

**ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី
និងក្រុមហ៊ុនបុត្រសម្ព័ន្ធ**

**របាយការណ៍ហិរញ្ញវត្ថុរួម
និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក
ចន្លោះពេល**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
និង**

**របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីរបាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល**

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**របាយការណ៍ហិរញ្ញវត្ថុរួម និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៨
របាយការណ៍របស់សវនករឯករាជ្យ	៩ - ១៤
របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល៖	
របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល	១៥
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល	១៦ - ១៧
របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល	១៨ - ១៩
របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល	២០ - ២១
របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល	២២
របាយការណ៍ចំណេញឬខាតនិងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេល	២៣
របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល	២៤ - ២៥
របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល	២៦ - ២៧
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល	២៨ - ២១៤

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះ ពេលរបស់ធនាគារ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (ដែលតទៅនេះ ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។

អំពីធនាគារ

មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមាន ទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន១៤ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានប្តូរសាជាថ្មី ម្តងទៀត ទៅជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ៦១ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អាចបង្កើតការិយាល័យ បន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីរួចហើយ ដោយចុះបញ្ជីការ ផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម និងត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិ នៃ កម្ពុជា។

សកម្មភាពអាជីវកម្មបឋម

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

លទ្ធផលហិរញ្ញវត្ថុចន្លោះពេល

លទ្ធផលហិរញ្ញវត្ថុចន្លោះពេលដែលបានធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ និង ធនាគារ សម្រាប់ដំណាច់ ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួមចន្លោះពេល និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេលនៅ លើទំព័រទី១៦ - ១៧ និងទំព័រទី២៣ ។

ដើមទុន និង បុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះ ផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងមូលធនបន្ទាប់ពីបានកាត់ពន្ធពីសាច់ប្រាក់ទទួលបានពីការលក់ភាគហ៊ុន។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សា ភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់ចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនពេញលេញសម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនាំឲ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់និងទទួលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឲ្យប៉ះពាល់ដល់វិធីសាស្ត្រក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

(ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

បំណុលយថាភាព និងបំណុលផ្សេងៗទៀត (ត)

- (ខ) បំណុលយថាភាពណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងបណ្តាលឲ្យ ចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយលើកលែងការផ្ទុះឡើងនូវ ណូវែលវីរុសកូរ៉ូណា (“កូវីដ-១៩”)។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ការិយបរិច្ឆេទនេះ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

វិវសក្ខីណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍មួយចំនួននៅក្នុងការិយបរិច្ឆេទរបាយការណ៍។ ការផ្ទុះឡើងនៃ ណូវែលវីរុសកូរ៉ូណា (“កូវីដ-១៩”) បានរាលដាលលើប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗ ត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុកដែលក្នុងនោះការគណនានៃការខាតបង់ឥណទានរំពឹងទុក នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់។ អ្នកគ្រប់គ្រងបានធ្វើការព្យាករណ៍ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរជាសារវន្តពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។ មើលកំណត់សម្គាល់លេខ ៣ (ខ) សម្រាប់លម្អិតបន្ថែម។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

- | | |
|----------------------------|--|
| ▪ លោក នាយ សៀន | ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ) |
| ▪ បណ្ឌិត អ៊ុន ចាន់នី | សមាជិក (អភិបាលប្រតិបត្តិ) |
| ▪ លោក វ៉ត្លូ យូម៉េង | សមាជិក (អភិបាលប្រតិបត្តិ) |
| ▪ លោក Kenichiro Mori | សមាជិក (អភិបាលមិនប្រតិបត្តិ) |
| ▪ អ្នកនាង Mirjam Janssen | សមាជិក (អភិបាលមិនប្រតិបត្តិ) |
| ▪ លោក Stéphane Mangiavacca | សមាជិក (អភិបាលមិនប្រតិបត្តិ) |
| ▪ បណ្ឌិត Pieter Kooi | សមាជិក (អភិបាលឯករាជ្យ) |
| ▪ លោក Ian Samuel Lydall | សមាជិក (អភិបាលឯករាជ្យ) |
| ▪ លោក Van Sou Ieng | សមាជិក (អភិបាលឯករាជ្យ) |

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

- | | |
|--------------------------|---|
| ▪ បណ្ឌិត អ៊ុន ចាន់នី | ប្រធាននាយកប្រតិបត្តិ |
| ▪ បណ្ឌិត សូ ផនណារី | អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ |
| ▪ លោកស្រី ម៉ារ អមរា | អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ |
| ▪ លោក វ៉ត្លូ យូម៉េង | អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយកប្រតិបត្តិតេស្តាភិបាល |
| ▪ លោក ស៊ី ថៃ | អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច |
| ▪ លោកស្រី ប៊ុត ប៊ុនស៊ីហា | អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម និង
លេខាធិការក្រុមហ៊ុន |
| ▪ លោក ម៉ាថេ ធារី | អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា |
| ▪ បណ្ឌិត ឡឿង សុភាព | អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ |

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងនិង អ្នកទទួលបន្ទុកលើអភិបាលកិច្ចរបាយការណ៍ ហិរញ្ញវត្ថុចន្លោះពេល

អ្នកគ្រប់គ្រងនិង អ្នកទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេលត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាព ហិរញ្ញវត្ថុ ចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ ប្រាក់ចន្លោះពេល សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ អ្នកគ្រប់គ្រងនិង អ្នកទទួលបន្ទុកលើអភិបាលកិច្ច ចាំបាច់ត្រូវ៖

- (i) អនុម័តគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុ ផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឲ្យមានសង្គតិភាព។
- (ii) អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មាន ដែលអនុលោមទៅតាម ស.វ.ទ.ហ.អ.ក ឬប្រសិនបើមានការប្រាសចាក ណាមួយក្នុងការបង្ហាញឲ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និងកំណត់ បរិមាណឲ្យបានសមស្រប នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមិនមាន ភាពសមស្របដែលសន្មតថាសម្ព័ន្ធធនាគារ និងធនាគារ នឹងបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មនាពេល អនាគត និង
- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឲ្យមានប្រសិទ្ធភាព តាមការសម្រេចចិត្តជាសារវន្តទាំងអស់ ដែលធុះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។
- (vi) ការថែរក្សាទ្រព្យសម្បត្តិរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យបានសមស្រប ដើម្បីទប់ ស្កាត់ និងរកឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងនិង អ្នកទទួលបន្ទុកលើអភិបាលកិច្ច លើរបាយការណ៍
ហិរញ្ញវត្ថុចន្លោះពេល (ត)**

អ្នកគ្រប់គ្រងនិង អ្នកទទួលបន្ទុកលើអភិបាលកិច្ច ធានាអះអាងថា សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តតាម
រាល់តម្រូវការដូចបាន រាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។



លោកស្រី ម៉ារ អេមរា

អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ



បណ្ឌិត អ៊ុន ចាន់នី

ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុបន្តរៀងរាល់

របាយការណ៍ហិរញ្ញវត្ថុបន្តរៀងរាល់ ព្រមទាំងកំណត់សម្គាល់ទាំងឡាយដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី ១៥ ដល់ទី ២១៤ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុបន្តរៀងរាល់របស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុព្រមទាំងលំហូរសាច់ប្រាក់បន្តរៀងរាល់របស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។



ប្តូរស្ថិតិលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។

លោក នាយ ស្នើន

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២១

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ដែលបានធ្វើសវនកម្មនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ



Grant Thornton

របាយការណ៍របស់សវនករឯករាជ្យ

ហ្គ្រេន ឥនថុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អាគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គឌួង

កែងមហាវិថីព្រះមុនីវង្ស

សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ៩៦៦ ៥២០

www.grantthornton.com.kh

ជូនចំពោះភាគហ៊ុនិក ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

យោងល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ដែលតទៅនេះទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា (“សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល របស់ធនាគារ ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងលំហូរសាច់ប្រាក់រួម និងដោយឡែកចន្លោះពេល សម្រាប់ការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី១៥ ដល់ទី២១៤ (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទ៣ខែ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។



Grant Thornton

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម

បញ្ហាសំខាន់ៗ ក្នុងការធ្វើសវនកម្ម គឺជាបញ្ហាមួយដែលតាមការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំ កំណត់ថាជាបញ្ហាសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាទាំងនេះត្រូវបានដោះស្រាយក្នុងបរិបទនៃការធ្វើសវនកម្មនិងជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរួមនិងដោយឡែកចន្លោះពេល ទាំងមូល ដោយមិនមានការបញ្ចេញមតិសវនកម្មដាច់ដោយឡែកសម្រាប់បញ្ហានេះទេ។

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម	វិធីដែលបញ្ហានេះត្រូវបានដោះស្រាយក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ
សវិធានធនសម្រាប់ឱនភាពនៃការខាតបង់តម្លៃទៅលើឥណទានផ្តល់ដល់អតិថិជន យោងទៅលើកំណត់សម្គាល់ ២(ង)(៧) សម្រាប់គោលនយោបាយគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារទៅលើឱនភាពនៃឥណទានផ្តល់ដល់អតិថិជន កំណត់សម្គាល់ ៣ (ខ) ទៅលើការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យមិនជាក់លាក់សំខាន់ៗ និងកំណត់សម្គាល់ ៣៥.១ សម្រាប់សេចក្តីបង្ហាញពីហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ឥណទានផ្តល់ដល់អតិថិជនដែលមានចំនួនប្រមាណ ៦៨.១២% និង៦៧.២៦% នៃទ្រព្យសម្បត្តិសរុបរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ផលប៉ះពាល់ឥណទានដុលរបស់សម្ព័ន្ធធនាគារ និងធនាគាររួមមានប្រាក់កម្ចីផ្តល់ដល់អតិថិជន ការបោះដុំ និងលក់វាយ សេវាកម្ម និងកសិកម្ម។ យោងទៅលើកំណត់សម្គាល់ ៣៥.១ (ឃ)(៣) សម្រាប់ព័ត៌មានលម្អិត។ អតិថិជនរួមមានទាំងក្រុមហ៊ុនសាជីវកម្ម និងឯកត្តជន។ សម្ព័ន្ធធនាគារ និងធនាគារបានអនុម័តទៅលើ ស.រ.ហ.អ.ក ៩ “ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងឆ្នាំ២០១៩។ ស.រ.ហ.អ.ក ៩ បានបង្ហាញពីការខាតបង់ឥណទានដែលបានរំពឹងទុក (“ECL”) គំរូឱនភាពតម្លៃ ដែលតម្រូវឱ្យប្រើប្រាស់នូវគំរូស្ថិតស្ថេរ និងការសន្មតសំខាន់ៗ អំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងស្ថានភាពឥណទាន។	នីតិវិធីសវនកម្មរបស់យើងខ្ញុំមានដូចខាងក្រោម៖ - យើងខ្ញុំទទួលបានការយល់ដឹង វាយតម្លៃលើការកែតម្រូវ និងការអនុវត្ត ព្រមទាំងពិនិត្យលើប្រសិទ្ធភាពនៃការគ្រប់គ្រងសំខាន់ៗ ទៅលើសវិធានធនសម្រាប់ឱនភាពនៃការខាតបង់។ ការត្រួតពិនិត្យក្នុងចំណោមផ្សេងៗទៀតរួមមាន៖ - ការស្នើសុំឥណទាន និងការត្រួតពិនិត្យឥណទាន - ការកំណត់អត្តសញ្ញាណនៃការកើនឡើងនូវហានិភ័យឥណទានសំខាន់ៗ - ការត្រួតពិនិត្យប្រចាំឆ្នាំជាបន្តបន្ទាប់នៃលទ្ធភាពនៃការទទួលបានឥណទានរបស់អ្នកខ្ចីនិង - ភាពត្រឹមត្រូវនៃការបញ្ចូលទិន្នន័យ - យើងខ្ញុំបានធ្វើការវាយតម្លៃថាតើវិធីសាស្ត្រ និងការសន្មតដែលបានប្រើប្រាស់នៅក្នុងម៉ូដែល ECL គឺសមស្របជាមួយនឹងតម្រូវការរបស់ ស.រ.ហ.អ.ក ៩ រួមបញ្ចូលទាំងផលប៉ះពាល់នៃជម្ងឺកូវីត-១៩។ - យើងខ្ញុំបានធ្វើការពិនិត្យទៅលើម៉ូដែលលើការត្រួតពិនិត្យទៅលើភាពសមស្របនៃការផ្តល់ចំណាត់ថ្នាក់ និងដំណាក់កាលឥណទានត្រូវបាន ការវាយតម្លៃ និងការសន្និដ្ឋានរបស់អ្នកគ្រប់គ្រងទៅលើលទ្ធភាពនៃការទទួលបានឥណទាន និងការធ្វើចំណាត់ថ្នាក់ទៅលើឥណទានដែលបានជ្រើសរើស។



Grant Thornton

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម	វិធីដែលបញ្ហានេះត្រូវបានដោះស្រាយក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ
ស្តង់ដារគណនេយ្យស្មុគស្មាញនេះតម្រូវឱ្យមានការវិនិច្ឆ័យ និងបកស្រាយខុសៗគ្នា នៅក្នុងការអនុវត្តស្តង់ដារគណនេយ្យទាំងនេះ ជាពិសេសនៅក្នុងយុគសម័យដែលមិនអាចប៉ាន់ស្មានបាន នៃជម្ងឺរាតត្បាត កូវីត-១៩ ដែលនាំមកនូវភាពមិនច្បាស់លាស់នៃការប៉ាន់ស្មានខ្ពស់។ ការវិនិច្ឆ័យសំខាន់ៗនៅក្នុងការអនុវត្តគណនេយ្យដែលតម្រូវនៅក្នុងការវាស់វែង ECL រួមមានដូចខាងក្រោម៖ • បង្កើតម៉ូដែលដែលសមស្របនៃការវាយតម្លៃដែលបានប្រើប្រាស់ក្នុងការគណនា ECL។ ម៉ូដែលទាំងនេះ គឺមានភាពស្មុគស្មាត ហើយការវិនិច្ឆ័យគឺត្រូវបានអនុវត្តក្នុងការកំណត់លើការបង្កើតឡើងនូវម៉ូដែលដែលសមស្រប • ការកំណត់អត្តសញ្ញាណនៃឥណទានផ្តល់ដល់អតិថិជនឱ្យទាន់ពេលវេលា និងហិរញ្ញប្បទានដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងហានិភ័យឥណទាន • ការសន្មតដែលបានប្រើប្រាស់នៅក្នុងម៉ូដែល ECL មានដូចជាលំហូរសាច់ប្រាក់នាថ្ងៃអនាគតដែលបានរំពឹងទុក កត្តាម៉ាក្រូសេដ្ឋកិច្ចថ្ងៃអនាគត និង កាលបរិច្ឆេទកំណត់ និង • ផលប៉ះពាល់នៃជម្ងឺរាតត្បាត កូវីត-១៩ ដែលពាក់ព័ន្ធទៅនឹងការវិនិច្ឆ័យសំខាន់ៗដូចដែលបានរៀបរាប់ខាងលើ។	• យើងខ្ញុំបានវាយតម្លៃទៅលើដំណើរការដែលបានប្រើប្រាស់ដោយអ្នកគ្រប់គ្រងដើម្បីអភិវឌ្ឍន៍ព័ត៌មាននាពេលអនាគត។ ចំពោះគំរូអថេរភាពនៃព័ត៌មាននាពេលអនាគតសំខាន់ៗ យើងខ្ញុំបានធ្វើការប្រៀបធៀបទៅនឹងការព្យាករណ៍ដែលទទួលបានឯករាជ្យ និងព័ត៌មានដែលមានជាសាធារណៈ។ • យើងខ្ញុំបានធ្វើការពិនិត្យទៅលើភាពត្រឹមត្រូវនៃការបញ្ចូលម៉ូដែល ECL សំខាន់ៗ តាមរយៈការប្រៀបធៀបជាមួយប្រព័ន្ធនៃប្រភពឯកសារ និងឯកសារ៖ • យើងខ្ញុំបានគណនាឡើងវិញនូវ ECL ដើម្បីសាកល្បងលើភាពត្រឹមត្រូវនៃការគណនានៃគំរូ ECL។ • យើងខ្ញុំបានធ្វើការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបកស្រាយដើម្បីធានាបាននូវការអនុលោមលើស.វ.ហ.អ.ក ៩។ យើងខ្ញុំក៏បានចូលរួមជាមួយអ្នកឯកទេសរបស់យើងក្នុងការអនុវត្តទៅលើនីតិវិធីខាងលើនៅពេលដែលចាំបាច់ដែលត្រូវការជំនាញជាក់លាក់។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានផ្តល់នូវមតិយោបល់របស់ខ្លួនលើ របាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ។ យើងខ្ញុំក៏បានបញ្ចេញនូវចំណាប់អារម្មណ៍របស់យើងទៅលើភាពជាក់ស្តែងនៃការប្រៀបធៀបព័ត៌មានហិរញ្ញវត្ថុសម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដែលមិនត្រូវបាន



Grant Thornton

ធ្វើសវនកម្មប៉ុន្តែត្រូវបានធ្វើការត្រួតពិនិត្យដោយ សវនករដ៏ដែលនោះ ហើយ បានចេញរបាយការណ៍ត្រួតពិនិត្យ របស់ខ្លួននៅ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ ជាព័ត៌មាននៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៧ ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និងនៅក្នុង របាយការណ៍សវនកម្មរបស់យើងខ្ញុំ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយ យើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ការទទួលខុសត្រូវរបស់យើងខ្ញុំ ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល គឺ ត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយ ការណ៍ហិរញ្ញវត្ថុចន្លោះពេល ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវ កំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំ សន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាព ជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុស ត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះ ពេល ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវ លើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញ វត្ថុចន្លោះពេលឲ្យ ជៀសផុតពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធ ភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវ បញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើក លែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬគ្មានជម្រើសសមរម្យ ដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ។



Grant Thornton

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់ សវនករដែលរួម បញ្ចូលមតិរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គង តែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋាននិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ដោយសារតែ ការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ជាមូលដ្ឋាន សម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែល កើតឡើង ដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការសមគំនិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនាការ បកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បី រៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញ មតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នក គ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង និង ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាតើភាពមិនច្បាស់លាស់សារវន្ត ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើង យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ដើម្បីទាញ ចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលឬប្រសិនបើ ការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការ សន្និដ្ឋាន របស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវន



Grant Thornton

កម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចធ្វើឲ្យសម្ព័ន្ធ ធនាគារ និងធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្មបាន។

- វាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលទាំងមូល ដែលរួមបញ្ចូលទាំង ការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលបានបង្ហាញពីប្រតិបត្តិការ និង ព្រឹត្តិការណ៍ ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលដ៏ត្រឹម ត្រូវ។
- ទទួលបាននូវភស្តុតាងសវនកម្មដែលសមស្រប និងគ្រប់គ្រាន់ ពាក់ព័ន្ធនឹងព័ត៌មានហិរញ្ញវត្ថុចន្លោះពេលរបស់ប ណ្តា បុត្រសម្ព័ន្ធ នៅក្នុងសម្ព័ន្ធធនាគារ ដើម្បីបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរួម។ យើងខ្ញុំ ទទួលខុសត្រូវក្នុងការដឹកនាំ ការត្រួតត្រាមើល និងការប្រតិបត្តិនៃសវនកម្មរបស់សម្ព័ន្ធធនាគារ។ យើងខ្ញុំរក្សាការ ទទួលខុសត្រូវលើមតិសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច រួមបញ្ចូលទាំងបញ្ហាផ្សេងទៀត ដូចជាវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមាន ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏បានផ្តល់សេចក្តីបញ្ជាក់ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចថា យើងខ្ញុំបានអនុលោមតាម លក្ខខណ្ឌ តម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធលើឯករាជ្យភាពរបស់យើងខ្ញុំ និងបានជម្រាបជូន ពួកគាត់នូវរាល់ ទំនាក់ទំនង និងបញ្ហាផ្សេងៗទៀតដែលអាចត្រូវបានយកមកពិចារណាយ៉ាងសមហេតុផល ថាអាចមានទំនាក់ ទំនងទៅនឹងការការពារឯករាជ្យភាពរបស់យើងខ្ញុំ។

បញ្ហាដែលយើងខ្ញុំបានជម្រាបជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច គឺជាបញ្ហាដែលយើងខ្ញុំកំណត់ថា មានសារៈ សំខាន់បំផុត នៅក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ហើយបញ្ហានេះគឺជាបញ្ហាសំខាន់ក្នុងការធ្វើសវនកម្ម។

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរួមរបស់ដែលបានធ្វើសវនកម្មនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ



Grant Thornton

យើងខ្ញុំបង្ហាញបញ្ហានេះ នៅក្នុងរបាយការណ៍សវនកម្មលើកលែងតែច្បាប់ ឬបទប្បញ្ញត្តិ រារាំងនូវការលាតត្រដាង ជាសាធារណៈអំពីបញ្ហានេះក្នុងការធ្វើសវនកម្ម ឬក៏ក្នុងកាលៈទេសៈដឹកនាំបំផុត នៅពេលដែលយើងខ្ញុំរកឃើញ ថាបញ្ហានោះមិនគួរត្រូវបានបង្ហាញក្នុងរបាយការណ៍ របស់យើងខ្ញុំ ដោយសារតែផលអវិជ្ជមាន អាចមានច្រើនជាង អត្ថប្រយោជន៍ជាសាធារណៈ ដែលកើតចេញពីការជូនដំណឹងនេះ ។

នាយកសវនករជំនាញដែលចូលរួមក្នុងលទ្ធផលសវនកម្មនៅក្នុងរបាយការណ៍សវនករឯករាជ្យនេះគឺ

លោក Ronald C. Almera ។

Grant Thornton

ហ្គ្រាន សនចុន ខេមបូឌា លីមីតធីត

គណនេយ្យករជំនាញ

សវនករប្រតិបត្តិបច្ចុប្បន្ន



Ronald C. Almera

នាយកសវនករជំនាញ

ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមសង្ខេបចន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

		នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	៥៥០.០៥៨.៥៥២	៤១២.៧៥៩.០៥១	២.២២៤.៩៨៦.៨៤៣	១.៦៦៩.៦១០.៣៦១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៦	៦៣៣.២៣២.៥៥៤	៥៣៤.៦៥៣.១៤៦	២.៥៦១.៤២៥.៦៨១	២.១៦២.៦៧១.៩៧៦
ការវិនិយោគហិរញ្ញវត្ថុ	៧	៤៤៨.៨០៨.៣៥៤	៥៦៦.៦៧៤.៥២៣	១.៨១៥.៤២៩.៧៩២	២.២៩២.១៩៨.៤៤៦
ឥណទាននិងបុរេប្រទាន-សុទ្ធ	៨	៤.៧២៩.១៤៣.៧៣៥	៤.៤៧១.៣០០.៦១៨	១៩.១២៩.៣៨៦.៤០៨	១៨.០៨៦.៤១១.០០០
ទ្រព្យសកម្មផ្សេងៗ	៩	២៤.៥៥៨.០៨៤	២២.៧៦៦.៩១៣	៩៩.៣៣៧.៤៥០	៩២.០៩២.១៦៣
ប្រាក់បញ្ញើតាមច្បាប់	១០	៣៧២.៦៨៧.៩៣៥	៣៦០.៣៧៧.០០៨	១.៥០៧.៥២២.៦៩៧	១.៤៥៧.៧២៤.៩៩៧
ទ្រព្យនិងបរិក្ខារ	១២	១២៧.៣០៦.៤៧៦	១២៧.៥៤៦.៤៤១	៥១៤.៩៥៤.៦៩៥	៥១៥.៩២៤.៣៥៤
ទ្រព្យសកម្មអរូបី	១៣	១៣.៩៥៧.៥៨១	១៤.៦៩០.៦៧៥	៥៦.៤៤៨.៤១៥	៥៩.៤២៣.៧៨០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៤	២៨.៦០៦.២៦៩	២៩.៥២៩.៧៦៨	១១៥.៧១២.៣៥៨	១១៩.៤៤៧.៩១២
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	១៥	១៤.០១៦.៦៦៣	១១.១៩៥.៨៤៥	៥៦.៦៩៧.៤០២	៤៥.២៨៧.១៩៣
ទ្រព្យសកម្មសរុប		៦.៩៤២.៣៧៦.២០៣	៦.៥៥១.៤៩៣.៩៨៨	២៨.០៨១.៩១១.៧៤១	២៦.៥០០.៧៩៣.១៨២
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦	៣៩១.៧៧៤.៤២៩	៣១៧.០០៩.៤៥៩	១.៥៨៤.៧២៧.៥៦៥	១.២៨២.៣០៣.២៦២
ប្រាក់បញ្ញើរបស់អតិថិជន	១៧	៤.៥៦៣.៦៥៩.៤៤៧	៤.២៩៤.២៨៦.០៤៨	១៨.៤៦០.០០២.៤៦៣	១៧.៣៧០.៣៨៧.០៦៤
បំណុលផ្សេងៗ	១៨	៨៨.៤៩២.៥៤៤	៦៣.៧៥១.១០៨	៣៥៧.៩៥២.៣៤០	២៥៧.៨៧៣.២៣២
ប្រាក់កម្ចី	១៩	៥២៦.១១៥.៣៥២	៥៤២.៣៩៨.៩១៦	២.១២៤.១៣៦.៧២០	២.១៩៤.០០៣.៦១៥
បំណុលបន្ទាប់បន្សំ	២០	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៧៦.១៥៦.៦៣០
បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយាល័យរដ្ឋ	២៩(ក)	១២.៨១៧.៨២៧	៣០.២៩២.៣៧០	៥១.៨៤៨.១១០	១២២.៥៣២.៦៣៧
បំណុលភតិសន្យា	២១	២៧.៨៩៧.២៣២	២៨.៦១៧.៩០២	១១២.៨៤៤.៣០៣	១១៥.៧៥៩.៤១៤
អត្ថប្រយោជន៍និយោជិត	២២	២០.៨១១.៨៥៨	១៨.៣៥៤.០៥៥	៨៤.១៨៣.៩៦៦	៧៤.២៤២.១៥២
បំណុលសរុប		៥.៨០១.៥១៨.២៤៤	៥.៤៦១.៨៦៨.៤៨១	២៣.៤៦៧.១៤១.២៩៦	២២.០៩៣.២៥៨.០០៦
មូលធន					
ដើមទុន	២៣	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៥២.១៤៤.៤១២	១.៧៥២.១៤៤.៤១២
បុព្វលាភភាគហ៊ុន	២៣	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៧.៣៥១.៦៤០	៤៧.៣៥១.៦៤០
ទុនប្រុង	៣៣	៥៧៦.៣០៥.៦២៣	៥០៣.០៩៤.២៣៦	២.៣៤៥.២៧០.៦២០	២.០៤៨.៧០៨.៩៩៧
ប្រាក់ចំណេញរក្សាទុក		១១៣.៥៥៧.៧៣៩	១៤១.៦៦២.០៣៧	៤៤៥.២២៦.៦៧៩	៥៥៩.៣៣០.១២៧
មូលធនសរុប		១.១៣៤.៧៣២.៥៩៦	១.០៨៨.៦២៥.៥០៧	៤.៥៩៥.៩៩៣.៣៥១	៤.៤០៧.៥៣៤.១៧៦
អប្បបរមាភាគកម្ម		៦.១២៥.៣៦៣	-	២៤.៧៧៧.០៩៤	-
បំណុលនិងមូលធនសរុប		៦.៩៤២.៣៧៦.២០៣	៦.៥៥១.៤៩៣.៩៨៨	២៨.០៨១.៩១១.៧៤១	២៦.៥០០.៧៩៣.១៨២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់ឧបស្ថានៈពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់ សម្គាល់ ៤)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់ សម្គាល់ ៤)
ចំណូលការប្រាក់	២៤	១៣៩.៥៧៣.៣៩៧	១២៧.៧៦៧.១៦៦	៥៦៦.៦៦៧.៩៩២	៥១៩.១១៧.៩៩៥
ចំណាយការប្រាក់	២៥	(៣៨.២៣០.០០៩)	(៣៧.៧២៦.៤៨៥)	(១៥៥.២១៣.៨៣៧)	(១៥៣.២៨២.៧០៩)
ចំណូលការប្រាក់សុទ្ធ		១០១.៣៤៣.៣៨៨	៩០.០៤០.៦៨១	៤១១.៤៥៤.១៥៥	៣៦៥.៨៣៥.២៨៦
ចំណូលកម្រៃនិងជើងសារ	២៦	១២.៤៥៧.៨៤២	១២.៥២៧.៥០៧	៥០.៥៧៨.៨៣៩	៥០.៨៩៩.២៦១
ចំណាយកម្រៃនិងជើងសារ		(៩២០.៦៥៤)	(៧២៩.៧៦១)	(៣.៧៣៧.៨៥៥)	(២.៩៦៥.០១៩)
ចំណូលកម្រៃនិងជើងសារសុទ្ធ		១១.៥៣៧.១៨៨	១១.៧៩៧.៧៤៦	៤៦.៨៤០.៩៨៤	៤៧.៩៣៤.២៤២
សំវិធានធនសម្រាប់ ការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាន និងបុរេប្រទានប្រាក់បញ្ញើនៅធនាគារផ្សេងៗ និង គណនីត្រូវទទួលបានផ្សេងៗ	៣៥.១(២)	(៣.៨១៦.៩៦២)	(២.៣៩៧.៨៨៨)	(១៥.៤៩៦.៨៦៦)	(៩.៧៤០.៩៩៤)
សំវិធានធនសម្រាប់ ការខាតបង់ឱនភាពនៃតម្លៃកិច្ចសន្យា ក្រៅតារាងតុល្យការ		១២៣.២១៩	(១៣.០០៩)	៥០០.២៦៩	(៥២.៨៥៦)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(៣.៦៩៣.៧៤៣)	(២.៤១០.៨៩៧)	(១៤.៩៩៦.៥៩៧)	(៩.៧៩៣.៨៥០)
ចំណូលបន្ទាប់ពីសំវិធានធនសម្រាប់ឱនភាពនៃតម្លៃសុទ្ធ		១០៩.១៨៦.៨៣៣	៩៩.៤២៧.៩៣០	៤៤៣.២៩៨.៥៤២	៤០៣.៩៧៥.៦៧៨
ចំណូលផ្សេងៗ	២៧	៤.១៧០.០៩៩	៤.១៩៨.០៥៦	១៦.៩៣០.៦០២	១៧.០៥៦.៧០២
ចំណាយទូទៅនិងរដ្ឋបាល	២៨	(៦១.៤៦២.០៣៨)	(៦១.០៩១.៣៨៨)	(២៤៩.៥៣៥.៨៧៤)	(២៤៨.២១៤.៣០៩)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		៥១.៨៧៨.៨៩៤	៤២.៥២៤.៥៩៨	២១០.៦២៥.៣៣០	១៧២.៨៩៨.០៧១
ចំណាយពន្ធលើប្រាក់ចំណេញ	២៩(ខ)	(៧.៧៩៣.៤៥៦)	(៨.៩៤៩.៤៧៧)	(៣១.៦៤១.៤៣១)	(៣៦.៣៦១.៧២៤)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ(យោងទៅទំព័របន្ទាប់)		៤៤.១០៥.៤៣៨	៣៣.៥៧៥.១២១	១៧៨.៩៨៣.៨៩៩	១៣៦.៥៣៦.៣៤៧

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់ឧបស្ថានៈពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

	កំណត់ សម្គាល់	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៥)
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងមកពីទំព័រមុន)					
		៤៥.១០១.៤៣៨	៣៣.៥៨៥.១២១	១៧៩.០៥១.៨៣៩	១៣៦.៤៥៦.៣៥៧
លទ្ធផលលម្អិតផ្សេងៗ៖					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬខាត៖					
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត		១៥៧.៩៥៥	៧៨៥.៦២៩	៦៤១.២៥៧	៣.១៩២.០០៧
ធាតុដែលត្រូវប្រភាពត្រូវបានចាត់ថ្នាក់ឡើងវិញនៅគ្រាបន្ទាប់ទៅ					
ចំណេញឬខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៦៦៣.៨៩៣)	(៣៦៣.៨៧៥)
លទ្ធផលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		១៥៧.៩៥៥	៧៨៥.៦២៩	(២២.៦៣៦)	២.៨២៨.១៣២
លទ្ធផលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប					
		៤៥.២៥៩.៣៩៣	៣៤.៣៧០.៧៥០	១៧៩.០២៩.២០៣	១៣៩.២៨៤.៥៧៩
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		៤៥.២២៩.៨៦៩	៣៣.៥៨៥.១២១	១៧៩.៥៧៣.២៦៩	១៣៦.៤៥៦.៣៥៧
អប្បភាគភាគីកម្ម		(១២៨.៤៣១)	-	(៥២១.៥៣០)	-
		៤៥.១០១.៤៣៨	៣៣.៥៨៥.១២១	១៧៩.០៥១.៨៣៩	១៣៦.៤៥៦.៣៥៧
លទ្ធផលលម្អិតសរុបដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		៤៥.៣៨៥.៣៩៤	៣៤.៣៧០.៧៥០	១៧៩.៥៣៨.៩១៧	១៣៩.២៨៤.៥៧៩
អប្បភាគភាគីកម្ម		(១២៦.០១១)	-	(៥០៩.៧១៥)	-
		៤៥.២៥៩.៣៨៣	៣៤.៣៧០.៧៥០	១៧៩.០២៩.២០៣	១៣៩.២៨៤.៥៧៩
ចំណូលក្នុងមួយភាគហ៊ុនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារក្នុងការិយបរិច្ឆេទត្រូវបានបង្ហាញដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	៣០	០.១០	០.០៨	០.៥១	០.៣២
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣០	០.១០	០.០៨	០.៥១	០.៣២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបង្រួបបង្រួលមូលធនរួមសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

ផ្តល់ព័ត៌មានហ៊ុនធនរបស់ក្រុមហ៊ុន														
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនប្រមូល		ចំណេញរក្សាទុក		សរុប		បេតិកភណ្ឌរក្សាទុក		មូលធនសរុប	
	បុព្វធនធនធិក	តារាងរៀប	បុព្វធនធនធិក	តារាងរៀប	បុព្វធនធនធិក	តារាងរៀប	បុព្វធនធនធិក	តារាងរៀប	បុព្វធនធនធិក	តារាងរៀប	បុព្វធនធនធិក	តារាងរៀប	បុព្វធនធនធិក	តារាងរៀប
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
នាថ្ងៃទី ១ខែមករាឆ្នាំ ២០២១														
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	-	-	-	-	-	-	-	-
លទ្ធផលបង្កើតរដ្ឋធាន														
ការរស់រានឡើងវិញនៃភាគពូកិច្ច អត្ថប្រយោជន៍និយោជិត	-	-	-	-	-	-	១៥៥៥២៥	៦៣១.៤៣២	១៥៥៥២៥	៦៣១.៤៣២	២.៥២០	៩.៥២៥	១៥៧.៩៥៥	៦៥១.២៥៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៦៦៥៧៨៥)	-	-	-	(៦៦៥៧៨៥)	-	១.៨៩១	-	(៦៦៣.៥៩៣)
លទ្ធផលបង្កើតរដ្ឋធានសរុប						(៦៦៥៧៨៥)								
ការិយបរិច្ឆេទ	-	-	-	-	-	(៦៦៥៧៨៥)	៤.៤៣៥.៤៣៩	១.៨០.២០៤.៧០១	៤.៤៣៥.៤៣៩	១.៧៩៣.៤៩១	(១២៦.០១១)	(៥០៩.៧១៥)	៤.៤២៥.៤៣៨	១.៧៩០.២៩២.០៣
ប្រតិបត្តិការសម្រាប់ភាគហ៊ុន														
ការបង្កើនដើមទុនរបស់ AB វិនិយោគដោយ AFT	៦.០៤៧.០៥៦	២.៤៥៥.១០៧	-	-	-	-	-	-	៦.០៤៧.០៥៦	២.៤៥៥.១០៧	-	-	៦.០៤៧.០៥៦	២.៤៥៥.១០៧
បុព្វលាភភាគហ៊ុនរបស់ AB	-	-	៣.៩៥២.៩៥៤	១៦.០៤៤.៩៩៣	-	-	-	-	៣.៩៥២.៩៥៤	១៦.០៤៤.៩៩៣	-	-	៣.៩៥២.៩៥៤	១៦.០៤៤.៩៩៣
ដើមទុនដែលបានលុបបំបាត់របស់ AB ទៅជាអប្បបរមាភាគកម្ម	(៦.០៤៧.០៥៦)	(២.៤៥៥.១០៧)	(៩២.៤៦៣៥)	(៣.៧៥៤.០១៤)	-	-	-	-	(៦.៩៧១.៦៨១)	(២.៤៣០.៥០២៥)	៦.៩៧១.៦៨១	២.៤៣០.៥០២៥	-	-
ការផ្ទេរពីប្រាក់ចំណេញក្រុមទៅជាទុនប្រមូលទូទៅ	-	-	-	-	៦.៤៥២.៧៧២	២៦១.៩៨២.៦៧៣	(៦.៤៥២.៧៧២)	(២៦១.៩៨២.៦៧៣)	-	-	-	-	-	-
ការផ្ទេរពីប្រាក់ចំណេញក្រុមទៅជាទុនប្រមូលតាមបទប្បញ្ញត្តិ	-	-	-	-	៤៦៨.០៧៣៥	៣៥២.៤៣៧៨៤	(៤៦៨.០៧៣៥)	(៣៥២.៤៣៧៨៤)	-	-	-	-	-	-
ការផ្ទេរពីប្រាក់ចំណេញក្រុមទៅជាអប្បបរមាភាគកម្ម	-	-	-	-	-	-	៧១៨.៧៩៥	២.៩១៨.៣០៨	៧១៨.៧៩៥	២.៩១៨.៣០៨	(៧១៨.៧៩៥)	(២.៩១៨.៣០៨)	-	-
អប្បបរមាភាគកម្មទុនប្រមូល	-	-	(៣០២.៤៣១៩)	(១២.២៩៤.៩៧៥)	៣០២.៤៣១៩	១២.២៩៤.៩៧៥	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស	-	-	-	-	(៣០២.៥៤១៩)	(១២.២៨៣.២០១)	-	-	(៣០២.៥៤១៩)	(១២.២៨៣.២០១)	(១.៥១២)	(៦.១៣៩)	(៣០២.៦.៩៣១)	(១២.២៨៤.៣៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(១០.៨២៥)	-	-	-	(១០.៨២៥)	-	(៩៣.៧៧០)	-	(១០.៤៥៩៥)
ប្រតិបត្តិការសម្រាប់ភាគហ៊ុនសរុប	-	-	-	-	៧៣.២១១.៣៨៧	២.៩៧២.២៧០.៧០៧	(៧២.៨៨៩.៦៩២)	(២.៩៤៣.០៤១.៩៩៩)	៧២.១៦.៩៥៥	២.៩១៥.២៥៨	៦.២៥១.៣៧៤	២.៥២៨.៦០៨	៦.៩៧៣.០៦៩	២.៨២០.៦០៦
នាថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១	៤.៣៣១.៦៣១៩	១.៧៥២.១៤៤.៩១២	១១.៧០៦.២១៥	៤.៧៣៥.១៦៤០	៥.៧៦.៣០៥.៦២៣	២.៣៤៥.២៧០.៦២០	១១.៣៥៥.៧៧៣៩	៤.៤៥២.២៦៧.៧៩	១.១៣៤.៧២៥.៥៦	៤.៤៥៥.៩៩៣.៧៥១	៦.១២៤.៣៦៣	២.៤.៧៧៧.០៩៤	១.១៤០.៨៥៧.៩៥៩	៤.៦១៤.៧៧០.៤៥៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់រួមសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)
	កំណត់ សម្គាល់	ដុល្លារអាមេរិក	សម្គាល់	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពបុគ្គលិក					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៥១.៨៩៥.៨៩៥	៥២.៥៣៤.៥៩៨	២១០.៦៩៣.២៧០	១៧២.៨១៨.០៧១
និយ័តភាពលើ៖					
រំលស់លើទ្រព្យនិងបរិក្ខារ	១២	៥.០៨២.១០៦	៥.២៨២.៩៦០	២០.៦៣៣.៣៥០	២១.៤៦៤.៦៦៦
រំលស់លើទ្រព្យសកម្មអរូបី	១៣	១.០៣៤.៣២៩	៨០៤.៨៦៩	៤.១៩៩.៣៧៦	៣.២៧០.១៨៣
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៤	២.៦៧៤.៣៩០	២.៦២៤.៤៣០	១០.៨៥៥.០២៣	១០.៦៦៣.០៥៩
និយ័តភាពលើទ្រព្យនិងបរិក្ខារ		២០.៨៥៥	១៧.៩៧២	៨៤.៦៣១	៧៣.០២០
និយ័តភាពលើទ្រព្យសកម្មអរូបី		(១៦.៣២២)	២៦២.២៤១	(១៦.២៦៧)	១.០៦៥.៤៨៥
ចំណាយមូលនិធិសោធននិវត្តន៍		-	១០៧.៩០៨	-	៤៣៨.៤៣០
សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	៨	៣.៦៩៣.៧៤៣	២.៤១០.៤៩៧	១៤.៩៩៦.៥៩៧	៩.៧៩៣.៨៥០
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត	២២(ក)	៤១៤.២៤៣	១.៥១១.១៦១	១.៦៨១.៨២៧	៦.១៣៩.៨៤៧
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២២(គ)	២.០១០.៤៥៣	២.១១៧.៥៥៩	៨.១៦២.៣៩៩	៨.៦០៣.៦៤៣
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ		៣៦៧.៤២៦	៣៣៩.៧២០	១.៤៩១.៧៥០	១.៣៨០.២៨២
ទុនប្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		(៣.០២៦.៩៣១)	៧២៦.៣៤៦	(១២.២៨៩.៣៤០)	២.៩៥១.១៤៤
ចំណូលការប្រាក់សុទ្ធ		(១០១.៣៤៣.៣៨៨)	(៩០.០៤០.៦៨១)	(៤១១.៤៥៤.១៥៥)	(៣៦៥.៨៣៥.២៨៦)
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ និងទ្រព្យសកម្មអរូបី		៤៣៩.៦៧៨	(១៨.០៣៩)	១.៧៨៥.០៩៣	(៧៣.២៩២)
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់បានទទួលស្គាល់		(៦៧០.២១៦)	(១៧៧.២៨៦)	(២.៧២១.០៧៨)	(៧២០.៣១២)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(៣៧.៤២៤.៧៦០)	(៣១.៤៩៥.៧៤៥)	(១៥១.៩៥៤.៥២៤)	(១២៧.៩៦៧.២១០)
បម្រែបម្រួល៖					
ឥណទាននិងបុរេប្រទាន		(២៦១.០០២.២៣២)	(១០៨.៥៦៥.៩៣៩)	(១.០៥៩.៦៦៩.០៦២)	(៤៤១.១០៣.៤១០)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(៨៧.០១៥.៣១៨)	១៩.៣៦៨.០៧៦	(៣៥៣.២៨២.១៩១)	៧៨៦.៩២៤.៩៣៣
ប្រាក់បញ្ញើតាមច្បាប់		៥៨.៧៤៥.៦៩១	(២.៩៦៤.៨៤៤)	២៣៨.៨០៧.៥០៥	(១២.០៤៤.៨៣៦)
ទ្រព្យសកម្មផ្សេងៗ		(២.០៥៥.៩៨១)	(៦៨៧.៦៣៤)	(៨.៣៤៧.២៨៣)	(២.៧៩៣.៨៥៧)
ប្រាក់បញ្ញើសរសេរអតិថិជន		២៦៩.៣៧៣.៣៩៩	(៤៣.៦៤៧.៦៦១)	១.០៩៣.៦៥៦.០០០	(១៧៧.៣៤០.៤៥៧)
ប្រាក់បញ្ញើពីធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		៧៤.៧៦៤.៩៧០	២១.៨៩៣.២៦៩	៣០៣.៥៤៥.៧៧៨	៨៨.៩៥២.៣៥២
បំណុលផ្សេងៗ		២៤.៤០២.០៤៨	២០.៥៤៧.៩៨៣	៩៩.០៧២.៣១៥	៨៣.៤៨៦.៤៥៥
សាច់ប្រាក់សុទ្ធ(ប្រើប្រាស់ក្នុង)បានពីប្រតិបត្តិការ		៣៩.៧៨៧.៨១៧	(១២.៥៥៥.២០៩)	១៦១.៥៣៨.៥៣៨	(៥១០.១១៨.១៦០)
ចំណូលការប្រាក់បានទទួល		១៣៩.៨៣៩.០០៩	១២៧.៦៤៦.៤៦៣	៥៦៧.៧៤៦.៣៧៧	៥១៨.៦២៧.៥៧៩
ចំណាយការប្រាក់បានបង់		(៣៨.២០២.៨៩០)	(៣៧.៩១០.៤៣១)	(១៥៥.១០៣.៧៣៣)	(១៥៤.០៣០.០៨១)
ពន្ធលើប្រាក់ចំណេញបានបង់	២៩(ក)	(២៧.៩៣២.០៧៥)	(៣០.៣៦៦.១៤១)	(១១៣.៤០៤.២២៥)	(១២៣.៣៧៧.៦៣១)
មូលនិធិសោធននិវត្តន៍បានបង់		-	(១០៦.២១៨)	-	(៤៣១.៥៦៤)
អត្ថប្រយោជន៍ពេលចូលនិវត្តបានបង់	២២(ក)	(៩៨.២៩២)	(២៥.៣៩២)	(៣៩៩.០៦៦)	(១០៣.១៦៨)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២២(ខ)	(២.០៩០)	(២.០៨៣.១១១)	(៨.៤៨៥)	(៨.៤៦៣.៦៨០)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២២(គ)	(៥៣.៥៨៩)	(១០.១៤៤)	(២១៧.៥៧១)	(៤១.២១៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		១១៣.៣៣៧.៨៩០	(៦៨.៤០៧.០៦៩)	៤៦០.១៥១.៤៣៥	(២៧៧.៩៣៧.៩២០)

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់រួមសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
		(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក
				ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការវិនិយោគហិរញ្ញវត្ថុ		៤៤៨.៩៣៦	(៥.១៤៧.៣៧៤)	១.៨២២.៦៨០	(២០.៩១៣.៧៨១)
ការទិញទ្រព្យនិងបរិក្ខារ	១២	(៤.៩២៧.១១៥)	(២.៧២១.៨៥៦)	(២០.០០៤.០៨៧)	(១១.០៥៨.៩០១)
ការទិញទ្រព្យសកម្មអរូបី	១៣	(៧៩៨.៦៣១)	(១១០.១៩២)	(៣.២៤២.៤៤២)	(៤៤៧.៧១០)
អប្បបរមាភាគកម្ម		-	-	-	-
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		៧១.៧៩៧	៣២.៦៦២	២៩១.៤៩៦	១៣២.៧០៦
សាច់ប្រាក់(ប្រើប្រាស់ក្នុង)បានពីសកម្មភាពវិនិយោគ		(៥.២០៥.០១៣)	(៧.៩៣៥.៧៦០)	(២១.១៣២.៣៥៣)	(៣២.២៨៧.៦៨៦)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ភាគលាភ		-	(៣២.៧១៨.៨២៥)	-	(១៣២.៩៣៦.៥៨៦)
ការបង្កើនដើមទុនរបស់ AIB វិនិយោគដោយ AFT		៦.៩៧១.៦៨១	-	២៨.៣០៥.០២៥	-
អប្បបរមាភាគកម្មទុនបម្រុង		៣.០២៨.៣១៩	-	១២.២៩៤.៩៧៥	-
ការសងប្រាក់កម្ចី		(៥៧.៩១១.៥៤៦)	(៣៣.៥៩៤.៥៧២)	(២៣៥.១២០.៨៧៧)	(១៣៦.៤៩៤.៧៤៦)
សាច់ប្រាក់បានពីប្រាក់កម្ចី		៤៥.៣៣៥.២០១	-	១៨៤.០៦០.៩១៦	-
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		-	២២.៤៨១.៤៩១	-	៩១.៣៤២.២៩៨
ការទូទាត់បំណុលកតិសន្យា	២១	(២.៩១៩.៧៥៤)	(២.៧៦២.២៣១)	(១១.៨៥៤.២១៧)	(១១.២២២.៩៤៥)
សាច់ប្រាក់សុទ្ធ ប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន		(៥.៤៩៦.១០៣)	(៤៦.៥៩៤.១៣៧)	(២២.៣១៨.១៧៤)	(១៨៩.៣១១.៩៧៩)
ការ(ថយចុះ)កើនឡើងសាច់ប្រាក់ និង					
សាច់ប្រាក់សម្បទានសុទ្ធ		១០២.៦៣៦.៧៧៤	(១២២.៩៤៧.៩៦៦)	៤១៦.៧០៥.៣០៤	(៤៩៩.៥៣៧.៥៨៥)
សាច់ប្រាក់និងសាច់ប្រាក់សម្បទាននៃការិយបរិច្ឆេទ		១.៤៩៧.១០៥.៥០៤	១.៤៩៨.៧២១.៤៥៧	៦.០៥៥.៧៩១.៧៦៤	៦.១០៧.២៨៥.៨៦២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(១.៥៣៩.៥៥៣)	(៨.៣៥៤.២៣៩)
សាច់ប្រាក់និងសាច់ប្រាក់សម្បទាននៃការិយបរិច្ឆេទ	៣១	១.៥៩៩.៧៤២.២៧៨	១.៣៧៥.៧៧២.៤៩១	៦.៤៧០.៩៩៧.៥១៥	៥.៥៩៩.៣៩៥.០០៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយផ្សែងសង្ខេបបណ្តោះអាសន្ន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

	កំណត់ សម្គាល់	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រភេទសកម្មភាព					
សាច់ប្រាក់ក្នុងដៃ	៥	៥៣៥.៨៨៥.៩០២	៤០០.៨១៦.១២៦	២.១៦៧.៦៥៨.៤៧៤	១.៦២១.៣០១.២៣០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៦	៦០៩.១១៨.៧៩៤	៥០៧.៦២៩.៤០៧	២.៤៦៣.៨៨៥.៥២២	២.០៥៣.៣៦០.៩៥១
កាតិ និងយោគក្នុងក្រុមហ៊ុន	៧	៤៤៨.៨០៨.៣៥៤	៥៦៦.៦៧៤.៥២៣	១.៨១៥.៤២៩.៧៩២	២.២៩២.១៩៨.៤៤៦
ឥណទាននិងបុរេប្រទាន-សុទ្ធ	៨	៤.៥៥៤.៨៣៨.៣៣២	៤.២៩២.៦៨៩.១៥៩	១៨.៤២៤.៣២១.០៥៣	១៧.៣៦៣.៧៦៥.៨៨៨
ទ្រព្យសកម្មផ្សេងៗ	៩	២១.៥៦៨.១៤៥	២០.២៥៦.១១០	៨៧.២៤៣.១៤៨	៨១.៩៣៥.៩៦៥
ប្រាក់បញ្ញើតាមច្បាប់	១០	៣៦៨.៨៦២.៨៨៣	៣៥៦.៧៥៣.៧៥៦	១.៤៩២.០៥០.៣៦២	១.៤៤៣.០៦៨.៩៤៣
កាតិ និងយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១១	៩១.១១៥.៥៧១	៩១.១១៥.៥៧១	៣៦៨.៥៦២.៤៨៥	៣៦៨.៥៦២.៤៨៥
ទ្រព្យនិងធាតុរូប	១២	៩១.២៣៧.៤៦៦	៩០.៨៣៦.៤២២	៣៦៨.០៥៥.៥៥០	៣៦៧.៤៣៣.៣២៧
ទ្រព្យសកម្មអរូបី	១៣	១២.៦៥៣.៤៣៧	១៣.៨៨៤.៥៥៨	៥១.១៨៣.១៥៣	៥៦.១៦៣.០៣៧
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៤	២៥.៥០០.៣៨៥	២៦.១៨២.១៧២	១០៣.១៤៩.០៥៧	១០៥.៩០៦.៨៨៦
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	១៥	១២.១៨៧.៤៤១	១២.៦៨៥.៩៤៧	៤៩.២៩៨.១៩៩	៥១.៣១៤.៦៥៦
ប្រភេទសកម្មភាពសរុប		៦.៧៧១.៧៧៦.៧១០	៦.៣៧៩.៤៨៣.៧៥១	២៧.៣៩១.៨៣៦.៧៩៥	២៥.៨០៥.០១១.៧៧៤
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦	៣៧២.៧២២.១៩៥	២៩៦.៧៦៤.៥៥៤	១.៥០៧.៦៦១.២៧៩	១.២០០.៤១២.៦២១
ប្រាក់បញ្ញើរបស់អតិថិជន	១៧	៤.៤៥៦.៩៩៥.៥៦៣	៤.១៨០.២៦៦.៧៣៧	១៨.០២៨.៥៥៣.០០៧	១៦.៩០៩.១៨៧.០៤១
បំណុលផ្សេងៗ	១៨	៨៦.៦៤០.៣៦១	៦២.៤០៨.៨៨២	៣៥០.៤៦០.២៦០	២៥២.៤៤៣.៩២៨
ប្រាក់កម្ចី	១៩	៤៩២.៣១៥.៤០៤	៥០៧.៣៥២.៩១៦	១.៩៩១.៤១៥.៨០៩	២.០៥២.២៤២.៥៤៥
បំណុលបន្ទាប់បន្សំ	២០	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៧៦.១៥៦.៦៣០
បំណុលពន្ធលើប្រាក់បំណុលបច្ចុប្បន្ន	២៩(ក)	១០.៩២១.៤៥៩	២៧.៩៥០.៣៣៤	៤៤.១៧៧.៣០២	១១៣.០៥៩.១០១
បំណុលភតិសន្យា	២១	២៥.១៥៥.៤១៣	២៥.៧៧២.៣៨៥	១០១.៧៥៣.៦៤៦	១០៤.២៤៩.២៩៧
អត្ថប្រយោជន៍និយោជិត	២២	២០.១៤៦.១២៨	១៧.៧៨១.៧៦៣	៨១.៤៩១.០៨៨	៧១.៩២៧.២៣១
បំណុលសរុប		៥.៦៣៤.៨៤៥.០៨៨	៥.២៨៥.៤៥៨.១៩៤	២២.៧៩២.៩៤៨.២២០	២១.៣៧៩.៦៧៨.៣៩៤
មូលធន					
ដើមទុន	២៣	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៥២.១៤៤.៨១២	១.៧៥២.១៤៤.៨១២
បុព្វលាភភាគហ៊ុន	២៣	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៧.៣៥១.៦៤០	៤៧.៣៥១.៦៤០
ទុនប្រុង	៣៣	៥៧៧.៧៩០.៧១៣	៥១០.៧៤១.៥៥៤	២.៣៥០.៩៣៣.៧៩៥	២.០៧៩.៣៥៧.៨០២
ប្រាក់ចំណេញរក្សាទុក		១១៤.២៧១.៧១៥	១៣៨.៤១៤.៧៦៩	៤៤៨.៤៥៨.៧២៨	៥៤៦.៤៧៩.៥២៦
មូលធនសរុប		១.១៣៦.៩៣១.៦៦២	១.០៨៤.០២៥.៥៥៧	៤.៥៩៨.៨៨៨.៩៧៥	៤.៤៥២.៣៣៣.៣៨០
បំណុលនិងមូលធនសរុប		៦.៧៧១.៧៧៦.៧១០	៦.៣៧៩.៤៨៣.៧៥១	២៧.៣៩១.៨៣៦.៧៩៥	២៥.៨០៥.០១១.៧៧៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយផ្អែកសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	កំណត់ សម្គាល់	ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	(មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលការប្រាក់	២៤	១២៩.៩៣៣.៩៨៤	១១៨.៩២៧.៩១៨	៥២៥.៩០៧.៩៧៥	៤៨៣.២០៤.១៣១
ចំណាយការប្រាក់	២៥	(៣៥.៧៤៣.៤២៣)	(៣៤.៨៧៩.៥៤៣)	(១៤៥.១១៨.២៩៧)	(១៤១.៧១៥.៥៨៣)
ចំណូលការប្រាក់សុទ្ធ		៩៣.១៩០.៥៦១	៨៤.០៤៨.៣៧៥	៣៨០.៧៨៩.៦៧៨	៣៤១.៤៨៨.៥៤៨
ចំណូលកម្រៃនិងជើងសារ	២៦	១១.៣៨២.៧២៦	១១.៦៩០.៩៨៦	៤៦.២១៣.៨៦៨	៤៧.៥០០.៨៧៦
ចំណាយកម្រៃនិងជើងសារ		(៨៤០.៦០៧)	(៣៥៦.៩៤៥)	(៣.៤១២.៨៦៤)	(១.៤៥០.២៦៨)
ចំណូលកម្រៃនិងជើងសារសុទ្ធ		១០.៥៤២.១១៩	១១.៣៣៤.០៤១	៤២.៨០១.០០៤	៤៦.០៥០.៦០៨
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់ សម្រាប់ឥណទាននិង បុរេប្រទានប្រាក់បញ្ញើ នៅធនាគារនានានិងប្រាក់ទទួល បានផ្សេងទៀត	៣៥.១(២)	១.៥៩៧.៤៩៥	(១.៨៩០.០៦៨)	៦.៤៨៥.៨៣០	(៧.៦៧៩.៣៤៦)
សំវិធានធនកិច្ចសន្យាក្រៅតាមឯកសារ		១២០.០០៩	(២០.២៦៦)	៤៨៧.២៣៧	(៨២.៣៤១)
ឱនភាពនៃតម្លៃខាតបង់សុទ្ធ		១.៧១៧.៥០៤	(១.៩១០.៣៣៤)	៦.៩៧៣.០៦៧	(៧.៧៦១.៦៨៧)
ចំណូលបន្ទាប់ពីសំវិធានធនសម្រាប់ឱនភាពនៃតម្លៃ សុទ្ធ		១០៦.០៥០.១៨៤	៩៣.៤៧២.០៨២	៤៣០.៥៦៣.៧៤៥	៣៧៩.៧៧៧.០៦៩
ចំណូលផ្សេងៗ	២៧	៣.៨៦០.១៧៣	៣.៩៥២.៩៦៧	១៥.៦៧២.៣០២	១៦.០៦០.៩០៥
ចំណាយទូទៅនិងរដ្ឋបាល	២៨	(៥៦.៩០៩.៧៩៥)	(៥៥.៩៦៥.៧៧៥)	(២៣១.០៥៣.៧៦៨)	(២២៧.៣៨៨.៩៤៤)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		៥៣.០០០.៥៦២	៤១.៤៤៩.២៧៤	២១៥.១៨២.២៣៤	១៦៨.៧៣៩.០៣០
ចំណាយពន្ធលើប្រាក់ចំណេញ	២៩(ខ)	(១០.២៦៧.៩៧៣)	(៨.២៨៥.៦៥០)	(៤១.៦៨៧.៩៧០)	(៣៣.៦៦៤.៥៩៦)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៤២.៧៣២.៥៨៩	៣៣.១៦៣.៦២៤	១៧៣.៤៩៤.២៦៤	១៣៥.០៧៤.៤៣៤
លទ្ធផលលម្អិតផ្សេងៗ៖					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬខាត៖					
ការវាស់វែងឡើងវិញនៃភាគរួមកិច្ចអត្ថប្រយោជន៍និយោជិត		១៧៣.៥១៤	៧៦២.៧៩៤	៧០៤.៤៦៧	៣.០៩៩.២៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៦៤៣.៥៩៣)	(៣៥១.១៩៩)
លទ្ធផលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		១៧៣.៥១៤	៧៦២.៧៩៤	៦០.៨៧៤	២.៧៤៨.០៣៣
លទ្ធផលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប		៤២.៩០៦.១០៣	៣៣.៩២៦.៤១៨	១៧៣.៥៥៥.១៨៧	១៣៧.៥៣២.៤៦៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយផ្សែងសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ចំណេញរក្សាទុក		សរុប	
	ទុន្នាននៈមីក	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នាននៈមីក	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នាននៈមីក	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នាននៈមីក	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នាននៈមីក	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ខែមករាឆ្នាំ ២០២១	៤៣៣.១៦៣.០១៩	១.៧៥២.១៤៤.៤១២	១១.៧០៦.២១៥	៤៧.៣៥១.៦៤០	៥១០.៧៤១.៥៥៦	២.០៧៩.៣៥៧.៨១០	១៣៨.៤១៤.៧៦៩	៥៤៦.៤៧៩.៥២៦	១.០៩៤.០២៥.៥៥៩	៤.៤២៥.៣៣៣.៣៨៨
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	៤២.៧៣២.៥៨៩	១៧៣.៤៩៤.៣១៣	៤២.៧៣២.៥៨៩	១៧៣.៤៩៤.៣១៣
<i>លទ្ធផលលម្អិតផ្សេងៗ៖</i>										
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍										
និយោជិត	-	-	-	-	-	-	១៧៣.៥១៤	៧០៤.៤៦៧	១៧៣.៥១៤	៧០៤.៤៦៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៦៤៣.៥៩៣)	-	-	-	(៦៤៣.៥៩៣)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	(៦៤៣.៥៩៣)	៤២.៩០៦.១០៣	១៧៤.១៩៨.៧៨០	៤២.៩០៦.១០៣	១៧៣.៥៥៥.១៨៧
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាដើមទុនបម្រុង	-	-	-	-	៥៥.៣២៧.៩២៥	២២៤.៦៣១.៣៧៦	(៥៥.៣២៧.៩២៥)	(២២៤.៦៣១.៣៧៦)	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង	-	-	-	-	១១.៧២១.២៣២	៤៧.៥៨៨.២០២	(១១.៧២១.២៣២)	(៤៧.៥៨៨.២០២)	-	-
តាមបទប្បញ្ញត្តិ	-	-	-	-	១១.៧២១.២៣២	៤៧.៥៨៨.២០២	(១១.៧២១.២៣២)	(៤៧.៥៨៨.២០២)	-	-
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	៦៧.០៤៩.១៥៧	២៧២.២១៩.៥៧៨	(៦៧.០៤៩.១៥៧)	(២៧២.២១៩.៥៧៨)	-	-
នាថ្ងៃទី ៣១ខែមីនាឆ្នាំ២០២១	៤៣៣.១៦៣.០១៩	១.៧៥២.១៤៤.៤១២	១១.៧០៦.២១៥	៤៧.៣៥១.៦៤០	៥៧៧.៧៩០.៧១៣	២.៣៥០.៩៣៣.៧៩៥	១១៤.២៧១.៧១៥	៤៤៨.៤៥៨.៧២៨	១.១៣៦.៩៣១.៦៦២	៤.៥៩៨.៨៨៨.៥៧៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយផ្សេងៗសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		បំណែនាវក្សាទុក		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០										
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ (មិនបានធ្វើសវនកម្ម)	-	-	-	-	-	-	៣៣.១៧៣.៦២៤	១៣៤.៧៨៤.៤៣៤	៣៣.១៧៣.៦២៤	១៣៤.៧៨៤.៤៣៤
លទ្ធផលលម្អិតផ្សេងៗ (មិនបានធ្វើសវនកម្ម)៖										
ការវាស់វែងឡើងវិញនៃភាគរួមកិច្ចអត្ថប្រយោជន៍និយោជិត	-	-	-	-	-	-	៧៦២.៧៩៤	៣.០៩៩.២៣២	៧៦២.៧៩៤	៣.០៩៩.២៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៣៥១.១៩៩)	-	-	-	(៣៥១.១៩៩)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ (មិនបានធ្វើសវនកម្ម)	-	-	-	-	-	(៣៥១.១៩៩)	៣៣.៩៣៦.៤១៨	១៣៧.៨៨៣.៦៦៦	៣៣.៩៣៦.៤១៨	១៣៧.៨៨៣.៦៦៦
ប្រតិបត្តិការជាមួយភាគហ៊ុន (មិនបានធ្វើសវនកម្ម)៖										
ភាគលាភដែលបានបង់	-	-	-	-	-	-	(៣២.៧១៨.៨២៥)	(១៣២.៣៨០.៣៦៦)	(៣២.៧១៨.៨២៥)	(១៣២.៣៨០.៣៦៦)
ការផ្ទេរពីប្រាក់ចំណេញក្សាទុកទៅជាដើមទុនបម្រុង	-	-	-	-	៨២.៦១២.៣៦០	៣៣៦.៣១៤.៩១៨	(៨២.៦១២.៣៦០)	(៣៣៦.៣១៤.៩១៨)	-	-
ការផ្ទេរពីប្រាក់ចំណេញក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	២.៤១៩.៥៨២	៩.៨៤៧.៦៩៩	(២.៤១៩.៥៨២)	(៩.៨៤៧.៦៩៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.១៤៤.០៩១)	-	-	-	(២.៩១៣.៧៩៩)	-	-	-	(៥.០៥៧.៨៩០)
ប្រតិបត្តិការជាមួយភាគហ៊ុនសរុប (មិនបានធ្វើសវនកម្ម)	-	(២.១៤៤.០៩១)	-	-	៨៩.០៣១.៩៤២	៣៤៣.២៥៨.៨១៨	(១១២.៧២០.៧៦៧)	(៤៧៨.៥៥២.៨៨៣)	(៣២.៧១៨.៨២៥)	(១៣៧.៤៨៤.២៦៦)
នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ (មិនបានធ្វើសវនកម្ម)	៨២៨.៨១៨.១៥៤	១.៧៤៥.២៨៩.៨៨៨	-	-	៥១០.៧៤១.៥៥៤	២.០៩៥.២៦៦.២៧៥	៣៣.៩៣៦.៤១៨	១២១.៥៧៣.០៧២	៩៧៣.៤៩៦.១២៦	៣.៩៦២.១២៩.២៣៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយឡែកសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
		(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៥៣.០០០.៥៦២	៤១.៤៥៩.២៧៤	២១៥.១៨២.២៨៣	១៦៨.៤៤៩.០៣០
និយ័តកម្ម៖					
រំលស់លើទ្រព្យនិងបរិក្ខារ	១២	៤.៥០០.០៩១	៤.៧៣៧.៧០០	១៨.២៧០.៣៦៩	១៩.២៤៩.២៧៥
រំលស់លើទ្រព្យសកម្មអរូបី	១៣	៩២៥.១២៥	៧១៩.២០៣	៣.៧៥៦.០០៨	២.៩២២.១២២
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៤	២.៤៦៥.៩១១	២.៤១៤.០៣៤	១០.០១១.៥៩៩	៩.៨០៨.២២០
និយ័តកម្មលើទ្រព្យនិងបរិក្ខារ		២០.៨៤៥	(២៦.៦៦២)	៨៤.៦៣១	(១០៨.៣២៤)
និយ័តកម្មលើទ្រព្យសកម្មអរូបី		(១៦.៣២២)	២៧០.៩៣១	(៦៦.២៦៧)	១.១០០.៧៩៣
សំវិធានធនលើខាតបង់ឱនភាពនៃតម្លៃ	៨	(១.៧១៧.៥០៤)	១.៩១០.៣៣៤	(៦.៩៧៣.០៦៧)	៧.៧៦១.៦៨៧
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត	២២(ក)	៣៨៤.៣២៨	១.៤៤២.១៥២	១.៥៦០.៣៧២	៥.៨៥៩.៥៦៤
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២២(គ)	១.៩៦៣.៥២៨	២.០៩២.៤៧២	៧.៩៧១.៥១៨	៨.៥០១.៧១៤
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ		៣៥៥.៨៩០	៣៣៩.៧២០	១.៤៤៤.៩១៣	១.៣៨០.២៨២
ចំណូលការប្រាក់សុទ្ធ		(៩៣.៧៩០.៥៦១)	(៨៤.០៤៨.៣៧៥)	(៣៨០.៧៨៩.៦៧៨)	(៣៤១.៤៨៨.៥៤៨)
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារនិងទ្រព្យសកម្មអរូបី		៤៣៩.៥៣១	(១៨.៩៤២)	១.៧៨៤.៤៩៦	(៧៦.៩៦១)
ចំណេញពីការរួចរំលាយបំណុលមិនទាន់បានទទួលស្គាល់		(៣៤៦.២៦០)	(១៣៤.០៧៥)	(១.៤០៥.៨១៦)	(៥៤៤.៧៤៧)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(៣១.៨១៤.៩៣៦)	(២៨.៨៤២.២៣៤)	(១២៩.១៦៨.៦៣៩)	(១១៧.១៨៥.៩៩៧)
បម្រែបម្រួល៖					
ឥណទាននិងបុរេប្រទាន		(២៥៩.៩២១.១២៩)	(១០១.១៤០.៧២៥)	(១.០៥៥.២៧៩.៧៨៤)	(៤១០.៩៣៤.៧៦៦)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(៨៥.៣៥៤.៧១៩)	២០.១០៤.០៧៨	(៣៤៦.៥៤០.១៥៩)	៨១៦.៨២៤.៨៦៩
ប្រាក់បញ្ញើតាមច្បាប់		៥៧២.៩៣៣.៣៩៥	(៤៦២០.៤៨១)	២៣២.៦១១.១៨៤	(១៨.៧៧៣.០១៤)
ទ្រព្យសកម្មផ្សេងៗ		(១.៥៧០.០៦៣)	(៨៩៥.៣៣៥)	(៦.៣៧៤.៤៥៦)	(៣.៦៣៧.៧៤៦)
ប្រាក់បញ្ញើរបស់អតិថិជន		២៧៦.៧២៥.៨២៦	(៥០.០០៩.២២៣)	១.១២៣.៥០៦.៨៥៤	(២០៣.១៨៧.៤៧៣)
ប្រាក់បញ្ញើនៅធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		៧៥.៩៥៧.៦៤១	១៨.៨៨៨.២៦៨	៣០៨.៣៨៨.០២២	៧៦.៧៤៣.០៣៣
បំណុលផ្សេងៗ		២៣.៩៨៩.៥២៨	២១.៩៩១.៨៤៣	៩៧.៣៩៧.៤៨៤	៨៩.៣៥២.៨៥៨
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង)បានពីប្រតិបត្តិការ		៥៥.៣០៥.៥៤៣	(១២៤.៥២៣.៨០៩)	២២៤.៥៤០.៥០៦	(៥០៥.៩៤០.២៣៦)
ចំណូលការប្រាក់បានទទួល		១២៩.៧៩២.១៧៤	១១៨.៨១២.០២៤	៥២៦.៩៥៦.២២៦	៤៨២.៧៣៣.២៥៤
ចំណាយការប្រាក់បានបង់		(៣៥.៧៦៦.៥៧៧)	(៣៥.៨៦៥.៨៥០)	(១៤៥.២១២.៣០៣)	(១៤៥.៧២២.៩៤៩)
ពន្ធលើប្រាក់ចំណូលបានបង់	២៩(ក)	(២៦.៧៩៨.៣៤២)	(២៩.៩៤៧.៤២៧)	(១០៨.៨០១.២៦៩)	(១២១.៦៧៦.៣៩៦)
អត្ថប្រយោជន៍ពេលចូលនិវត្តបានបង់	២២(ក)	(៤៨.២៩២)	(២៥.៣៩២)	(៣៩០.៦៦៦)	(១០៣.១៦៨)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២២(ខ)	(២.០៩០)	(២.០៨៣.១១១)	(៨.៤៨៥)	(៨.៤៦៣.៦៨០)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២២(គ)	(៤៩.០៩៥)	(១០.១៤៤)	(១៩៩.៣២៦)	(៤១.២១៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		១២២.៣៨៣.៣២១	(៧៣.៦៤៣.៧០៩)	៤៩៦.៨៧៦.២៨៣	(២៩៩.២១៤.៣៩០)

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់របស់ក្រុមសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	កំណត់ សម្គាល់	ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៨)	(មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៨)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការវិនិយោគហិរញ្ញវត្ថុ		៨៨៨.៩៣៦	(៥.១៨៧.៣៧៤)	១.៨២២.៦៨០	(២០.៩១៣.៧៨១)
ការទិញទ្រព្យនិងបរិក្ខារ	១២	(៤.៩០៧.៥៧០)	(២.៥៧៥.៣៩២)	(១៩.៩២៤.៧៣៤)	(១០.៤៦៣.៨១៨)
ការទិញទ្រព្យសកម្មអរូបី	១៣	(១៨៣.៤៦២)	(៧៧.១៤០)	(៧៤៤.៨៥៦)	(៣១៣.៤២០)
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		៧១.៣៥១	១៩.៧៣៩	២៨៩.៦៨៥	៨០.២០០
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(៤.៥៣៦.៧៤៥)	(៧.៧២៣.០១៦)	(១៨.៥៥៧.២២៥)	(៣១.៥១៦.៨១៩)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ភាគលាភ		-	(៣២.៧១៨.៨២៥)	-	(១៣២.៩៣៦.៥៨៦)
ការសងប្រាក់កម្ចី		(៥១.៤២៩.៨៥២)	(២៩.៨១០.២៦៥)	(២០៨.៨០៥.១៩៩)	(១២១.១១៩.១០៧)
សាច់ប្រាក់បានពីប្រាក់កម្ចី		៤០.០០០.០០០	-	១៦២.៤០០.០០០	-
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		-	២២.៤៨១.៤៩១	-	៩១.៣៤២.២៩៨
ការទូទាត់បំណុលភតិសន្យា	២១	(២.៧៨៤.៨៨៣)	(២.៥៨៩.៧៦១)	(១១.៣០៦.៦២៥)	(១០.៥២២.១៩៩)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន		(១៤.២១៤.៧៣៥)	(៤២.៦៣៧.៣៦០)	(៥៧.៧១១.៨២៥)	(១៧៣.២៣៥.៥៩៤)
កើនឡើង(ថយចុះ)/កើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមូលបន្ថែម					
សាច់ប្រាក់សមូលបន្ថែម		១០៣.៥៩៧.៨៤១	(១២៤.០៦១.២៣៦)	៤២០.៦០៧.២៣៤	(៥០៤.០៦០.៨០៣)
សាច់ប្រាក់និងសាច់ប្រាក់សមូលនិយមកាលបរិច្ឆេទ		១.៤៥៧.៦៩៧.៩៣៩	១.៤៥៩.៦១៣.៤៨៨	៥.៨៩៦.៣៨៨.១៦៣	៥.៩៥៧.៩២៨.៨០១
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(១.៥៥៣.៩៦៧)	(៨.១៦៦.៤៩៥)
សាច់ប្រាក់និងសាច់ប្រាក់សមូលនិយមកាលបរិច្ឆេទ	៣១	១.៤៥៧.៦៩៧.៨៤០	១.៣៣៥.៥៥២.២២២	៦.៣១៥.៤៨១.៤៣០	៥.៨៤៩.៧៦២.២០៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៨ ដល់ទី២១៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

១. ព័ត៌មានទូទៅ

មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯក ទេស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារជាធនាគារពាណិជ្ជកម្ម សម្រាប់រ យៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣។ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានធ្វើជាថ្មីទៅជាអាជ្ញាប័ណ្ណ អចិន្ត្រៃយ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីជាមួយ ផ្សារមូលបត្រកម្ពុជាដោយជោគជ័យ។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្តោតជាពិសេសលើការផ្តល់ ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

សកម្មភាពចម្បងៗរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ១១ លើរបាយការណ៍ ហិរញ្ញវត្ថុបណ្តោះអាសន្ន។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ មានបុគ្គលិកចំនួន ១៣.៧១៤ នាក់ (២០២០៖ ១៣.៧០៤ នាក់) ហើយធនាគារមានសាខាចំនួន ២៦២ សាខាគ្របដណ្តប់នៅគ្រប់ខេត្តក្រុងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា មានចំនួន៣៨ សាខានៅក្នុងប្រទេសឡាវ និង មានចំនួន ១៧សាខានៅក្នុងសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា។

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបានអនុវត្តដោយសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្ត ប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម។

(ក) មូលដ្ឋាននៃការរៀបចំនិងបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.រ.ទ.ហ.អ.ក”)។ របាយការណ៍ ហិរញ្ញវត្ថុបណ្តោះអាសន្នត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមលើកលែងតែធាតុមួយចំនួនដែលមិនត្រូវបាន រៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមមានដូចជា៖

- ឧបករណ៍ហិរញ្ញវត្ថុតាមរំលស់ថ្លៃដើម

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) មូលដ្ឋាននៃការរៀបចំ (ត)

- ឧបករណ៍ហិរញ្ញវត្ថុដែលបានកំណត់តម្លៃតាមតម្លៃសមស្រប
- បានកំណត់ជាទ្រព្យសកម្មដែលមានអត្ថប្រយោជន៍ ឬកាតព្វកិច្ច
- សំវិធានធនដែលបានវាស់វែង តាមការចំណាយដែលបានប៉ាន់ស្មានល្អបំផុត ដែលតម្រូវឱ្យទូទាត់នូវកាតព្វកិច្ចបច្ចុប្បន្ន ជាមួយការធ្វើអប្បបរមា ប្រសិនបើមានផលប៉ះពាល់ទៅលើតម្លៃនៃសាច់ប្រាក់។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន អនុលោមទៅតាម ស.រ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ។ វាក៏តម្រូវឱ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យ របស់សម្ព័ន្ធធនាគារ និងធនាគារ។ ផ្នែកពាក់ព័ន្ធនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញដែលមានកម្រិតខ្ពស់ ឬផ្នែកដែលមានការសន្មត និងការប៉ាន់ស្មានជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៣។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញដោយអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។

(ខ) ស្តង់ដារបានចេញផ្សាយប៉ុន្តែមិនទាន់បានប្រើ

ស្តង់ដារថ្មី និងការធ្វើវិសោធនកម្មស្តង់ដារមួយចំនួន បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើមបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត ប៉ុន្តែសម្ព័ន្ធធនាគារ និងធនាគារមិនបានអនុវត្តស្តង់ដារមុនកាលកំណត់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះនៅឡើយទេ។

ស្តង់ដារដែលបានវិសោធនកម្មខាងក្រោមនេះ ទាំងនោះមិនត្រូវបានរំពឹងថានឹងមិនមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ស្តង់ដារដែលបានធ្វើវិសោធនកម្មរួចមិនត្រូវបានរំពឹងទុកថានឹងមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ លើកលែងតែ CIFRS១៧ កិច្ចសន្យាធានារ៉ាប់រង ដែលមិនអាចអនុវត្តបាន។

- កិច្ចសន្យាខាតបង់ - ចំណាយដើម្បីបំពេញកិច្ចសន្យា (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក ៣៧)។
- សម្បទានការជួលទាក់ទងនឹងកូវីដ១៩ (ការធ្វើវិសោធនកម្មចំពោះ ស.រ.ហ.អ.ក ១៦)។
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ចំណូលមុនពេលប្រើប្រាស់ដែលបានកំណត់ទុកជាមុន (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក ១៦)។
- ឯកសារយោងចំពោះក្របខ័ណ្ឌទស្សនទាន (ការធ្វើវិសោធនកម្មចំពោះ ស.រ.ហ.អ.ក ៣)។
- ការធ្វើចំណាត់ថ្នាក់បំណុល ជាបំណុលរយៈពេលខ្លី ឬពេលវែង (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក ១)។ CIFRS ១៦៖ កំណែទម្រង់ទៅលើអត្រាការប្រាក់

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធមានអភិបាលភាព។ សម្ព័ន្ធអភិបាលក្រុមហ៊ុន មួយនៅពេលដែលសម្ព័ន្ធប្រឈម ឬមានសិទ្ធិចំពោះផលអថេរពីការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅលើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុរួមបណ្តោះអាសន្ន គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដែលបានរៀបចំសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពត្រូវបានផ្ទេរទៅឲ្យសម្ព័ន្ធចនាគារ និងបញ្ឈប់ការរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធចនាគារត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុរួមបណ្តោះអាសន្ន ឆ្លុះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានផ្លាស់ប្តូរដើម្បីធានាឲ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយសម្ព័ន្ធ។

(ii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ភាគហ៊ុនិកក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព

ប្រតិបត្តិការជាមួយអប្បភាគភាគកម្ម ដែលមិនធ្វើឲ្យមានការបាត់បង់អភិបាលភាព ត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីអប្បភាគភាគកម្មលម្អៀងរវាង តម្លៃតបស្មង់ដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញ ត្រូវបានកត់ត្រាជាកចេញពីមូលធន។ ករណីមានការលក់អប្បភាគភាគកម្ម លម្អៀងរវាង តម្លៃតបស្មង់ដែលបានទទួល និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានលក់ ក៏ត្រូវកត់ត្រាក្នុងមូលធនដែរ។

(iii) ការលក់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ

នៅពេលដែលសម្ព័ន្ធលែងមានអភិបាលភាព អត្ថប្រយោជន៍ដែលមាននៅក្នុងក្រុមហ៊ុនត្រូវបានវាស់វែងឡើងវិញទៅតាមតម្លៃសមស្រប នៅកាលបរិច្ឆេទដែលអភិបាលភាពបានបាត់បង់ ជាមួយនឹងការផ្លាស់ប្តូរនៃតម្លៃ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ តម្លៃសមស្របគឺជាតម្លៃយោងដំបូងសម្រាប់គោលបំណងគណនេយ្យជាបន្តបន្ទាប់ សម្រាប់អត្ថប្រយោជន៍ដែលត្រូវទទួលបានទុកជាសមាគម ការដាក់ទុនរួមគ្នា ឬទ្រព្យសកម្មហិរញ្ញវត្ថុ។ លើសពីនេះទៀត ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅគ្រាមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗទាក់ទងនឹងអង្គភាពនោះ ត្រូវកត់ត្រាដូចករណីដែលសម្ព័ន្ធបានលក់ដោយផ្ទាល់នៃទ្រព្យសកម្ម ឬសងបំណុលដែលពាក់ព័ន្ធ។ វាអាចមានន័យថា ចំនួនដែលបានទទួលនៅគ្រាមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ប្រាក់ចំណេញ ឬខាត។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(iv) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមថ្លៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្គុរនៅក្នុងរបាយការណ៍ដោយឡែកចន្លោះពេលរបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃតបស្នងដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញឬខាត។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនាពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ក្រុមហ៊ុននៃសម្ព័ន្ធ ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃសេដ្ឋកិច្ចសំខាន់ដែលក្រុមហ៊ុនប្រើនៅក្នុងកិច្ចប្រតិបត្តិការ (រូបិយប័ណ្ណមុខងារ)។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ សម្ព័ន្ធធនាគារ និងធនាគារ។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណមុខងារតាមអត្រាប្តូរប្រាក់ នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមកពីការទូទាត់នៃប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(iii) សម្ព័ន្ធធនាគារ

របាយការណ៍លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនៃកិច្ចប្រតិបត្តិការក្រៅប្រទេស (ដែលមិនមានរូបិយប័ណ្ណនៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ហួសហេតុ) ដែលមានរូបិយប័ណ្ណមុខងារខុសគ្នាពីរូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ធនាគារ ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណសម្រាប់ការបង្ហាញ ដូចខាងក្រោម៖

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស (ត)

(iii) សម្ព័ន្ធធនាគារ (ត)

- ក) ទ្រព្យសកម្មនិងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រើនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍។
- ខ) ប្រាក់ចំណូលនិងចំណាយ សម្រាប់ការរាយការណ៍ចំណេញ ឬខាតនីមួយៗ ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាមធ្យម (លើកលែងតែអត្រាប្តូរនេះមិនមែនជាភាពប្រហាក់ប្រហែលសមហេតុផលនៃផលប៉ះពាល់បង្គុលរបស់អត្រានៅកាលបរិច្ឆេទប្រតិបត្តិការក្នុងករណីដែលចំណូល និងចំណាយត្រូវបានប្រែសម្រួលតាមអត្រានៅកាលបរិច្ឆេទនៃប្រតិបត្តិការនេះ) និង
- គ) រាល់ភាពខុសគ្នានៃលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជាសមាសធាតុដាច់ដោយឡែកនៃមូលធន។

លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្រែសម្រួលនៃការវិនិយោគសុទ្ធ នៅក្នុងកិច្ចប្រតិបត្តិការបរទេសណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលសម្រេចផ្សេងៗ នៅក្នុងមូលដ្ឋាននៃការរួមបញ្ចូលគ្នា។ នៅពេលកិច្ចប្រតិបត្តិការបរទេស ត្រូវបានលក់ដោយផ្នែក លម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ចំណេញ ឬខាតដែលជាផ្នែកមួយនៃចំណេញ ឬខាតពីការលក់។

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងលើកដំបូង

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់លើកដំបូងនូវឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ នៅកាលបរិច្ឆេទដែលកើតមាន។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមមានការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលជាកាលបរិច្ឆេទដែលសម្ព័ន្ធធនាគារនិងធនាគារក្លាយជាភាគីនៃកិច្ចសន្យារបស់របស់ឧបករណ៍។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬកន្លឹង (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ("FVTPL") ចំណាយប្រតិបត្តិការដែលកើតមកពីការទិញ ឬចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជា៖ តម្លៃដករំលស់តម្លៃសមស្រប តាមរយៈលទ្ធផលលម្អិតផ្សេងៗ (“FVOCI”) ឬតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមតម្លៃដករំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលជាត្រូវទូទាត់តែប្រាក់ដើម និងការប្រាក់ តាមបរិមាណប្រាក់ដើមនៅជំពាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបានបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលជា SPPI។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានជ្រើសរើសជាស្ថាពរដើម្បីបង្ហាញការប្រែប្រួលតម្លៃសមស្របនៅគ្រាបន្ទាប់ ក្នុងលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកមូលដ្ឋានតាមការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់លើកដំបូង សម្ព័ន្ធធនាគារ និងធនាគារអាចនឹងកំណត់ជាស្ថាពរនូវទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាម FVTPL ប្រសិនបើបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមតម្លៃដករំលស់ ឬតាម FVOCI ប្រសិនបើអនុវត្តដូច្នេះត្រូវលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃម៉ូដែលអាជីវកម្ម

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃម៉ូដែលអាជីវកម្ម ដែលទ្រព្យសកម្មមួយត្រូវបាន កាន់កាប់ក្នុងកម្រិតសម្ពាធហ្វាស៊ីលីដីមួយ ព្រោះវាឆ្លុះបញ្ចាំងបានល្អបំផុតអំពីមធ្យោបាយដែលអាជីវកម្មត្រូវបាន គ្រប់គ្រង និងព័ត៌មានទៅដែលបានផ្តល់ជូនអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានចែងសម្រាប់សម្ពាធហ្វាស៊ីលីដី និងការអនុវត្តជាក់ស្តែង នូវគោលនយោបាយទាំងនោះ។ ជាពិសេសជាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរក ចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្ម ទាំងនោះ ឬការធ្វើឲ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសម្ពាធហ្វាស៊ីលីដី និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ
- ហានិភ័យដែលជះឥទ្ធិពលដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅ ក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់ផ្នែកលើតម្លៃសមស្រប នៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណនិងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់ទាំងនោះ និងការរំពឹង ទុកអំពីសកម្មភាពនៃការលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពនៃការ លក់មិនត្រូវបានយកមកពិចារណាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទាំងមូលនៃ វិធីសាស្ត្រដែលសម្ព័ន្ធធនាគារ និងធនាគារ បានចែងអំពីគោលបំណងសម្រាប់សម្រេចបានការគ្រប់គ្រង ទ្រព្យសកម្មហិរញ្ញវត្ថុ និងវិធីសាស្ត្រក្នុងការទទួលបានលំហូរសាច់ប្រាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទុកសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនទុក សម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនទុកសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យានិងសម្រាប់ លក់ឡើយ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii). ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជាការទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើម នៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃថាតើសាច់ប្រាក់តាមកិច្ចសន្យា គឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ដែរ ឬទេ។ វាអាចមានការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនអាចបំពេញតាមលក្ខខណ្ឌនៃការទូទាត់តែប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាហេតុដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសអានុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការទាមទារកិច្ចសន្យាសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានមានទ្រព្យជាក់បញ្ចាំជាក់លាក់) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមរយៈពេលកំណត់) ។

សម្ព័ន្ធធនាគារ និងធនាគារមានសម្ពាធឥណទានមានអត្រាថេររយៈពេលវែងដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសស្នើឲ្យកែប្រែអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការកំណត់ជាថ្មីឡើងវិញតាមរយៈពេលកំណត់។ សិទ្ធិកំណត់ឡើងវិញទាំងនេះ ត្រូវបានកម្រិតតាមអត្រាទីផ្សារនៅពេលមានការកែប្រែដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសក្នុងការទទួលយកអត្រាការប្រាក់ ដែលបានកែតម្រូវ ឬ សងប្រាក់ដើមឥណទានដោយមិនមានការពិន័យ។ សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឥណទានទាំងនេះ គឺជា SPPI ពីព្រោះជម្រើសមានការផ្លាស់ប្តូរអត្រាការប្រាក់តាមរបៀបមួយដែលជាតម្លៃតបស្នងសម្រាប់ពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ ហានិភ័យឥណទាន ចំណាយ និងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត ទាក់ទងនឹងចំនួនប្រាក់ដើមដែលនៅជាប់ជំពាក់។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii). ការធ្វើចំណាត់ថ្នាក់ (ត)

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយសម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានធានាដោយទ្រព្យដាក់បញ្ចាំរបស់អតិថិជន បានកម្រិតសម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារលំហូរសាច់ប្រាក់របស់ទ្រព្យដាក់បញ្ចាំ (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើឥណទាននោះ បំពេញតាមលក្ខខណ្ឌទូទាត់ប្រាក់ដើម និងការប្រាក់ដែរ ឬទេ។ ជាទូទៅសម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃសំណងឥណទានដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារនៃការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលទ្រព្យដាក់បញ្ចាំពេញលេញ
- វិសាលភាពដែលទ្រព្យដាក់បញ្ចាំបង្ហាញពីទ្រព្យសកម្មរបស់អតិថិជនទាំងអស់ ឬជាផ្នែកណាមួយ និង
- ថាតើសម្ព័ន្ធធនាគារ និងធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនតម្លៃនៃទ្រព្យសកម្មនេះ ឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់លើកដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលបន្ទាប់ពីសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ បានចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួន (ក្រៅពីការធានាហិរញ្ញវត្ថុ និងការសន្យាផ្តល់ឥណទាន) ជាការវាស់វែងតាមតម្លៃដករំលស់ថ្លៃដើម ឬ FVTPL។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិតាមកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ (សូមមើល(iv)) ឬការផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលរាល់ហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាអភិបាលភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅពេលដែលមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលបានទទួលយក) និង (ii). ចំណេញ ឬខាតសរុប ដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ។

ការចំណេញ ឬខាតបង់សរុប ដែលត្រូវបានទទួលស្គាល់នៅក្នុង OCI ទាក់ទងនឹងមូលបត្រវិនិយោគមូលធនដែលបានកំណត់ជា FVOCI មិនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត នៅពេលដែលមានការឈប់ទទួលស្គាល់នូវមូលបត្របែបនេះឡើយ ដូចដែលបានពន្យល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតនិងលទ្ធផលសង្ខេបផ្សេងៗ។ ភាគកម្មលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានផ្ទេរដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈប់ទទួលស្គាល់ដែលត្រូវបានបង្កើត ឬរក្សាទុកដោយសម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្ម ឬបំណុលដាច់ដោយឡែក។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុមួយ នៅពេលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានបោះបង់ចោល ឬត្រូវបានលុបចោល ឬផុតកាលកំណត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកាលកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (៣)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមួយត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ឬកន្លះ ចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានកាត់ត្រាដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលជាសំណងនៃចំណាយប្រតិបត្តិការដែលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងលើកដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើការឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅគឺដើម្បីទទួលបានមកវិញជាអតិបរមានៃលក្ខខណ្ឌតាមកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ នោះត្រូវពិចារណាជាដំបូងថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជី មុនពេលធ្វើការកែប្រែកើតឡើងដែរ ឬទេ (សូមមើលគោលនយោបាយការលុបចេញពីបញ្ជី នៅខាងក្រោម)។ វិធីសាស្ត្រនេះមានផលប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃកាលបរិច្ឆេទទទួលស្គាល់ ជាធម្មតាមិនបំពេញបានករណីទាំងនេះទេ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់ ឬ FVOCI មិនបណ្តាលឲ្យមានការ
ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះសម្ព័ន្ធធនាគារ និងធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃ
ទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការ
កែតម្រូវជាចំណេញ ឬខាត នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអថេរ
អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បី
ឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ ឬថ្លៃសេវាដែលកើតឡើង និង ថ្លៃ
សេវាទទួលបាន ដែលជាផ្នែកមួយនៃការកែប្រែ ធ្វើការកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើ
ការប្រែ និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែនោះ។

ប្រសិនបើការកែប្រែនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ (សូមមើល (vii))
នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃរបស់ទ្រព្យសកម្ម។ ក្នុងករណីផ្សេង
ទៀត ត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (សូមមើល
(កំណត់សម្គាល់២ (៥)))។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ
ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី
មួយ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលត្រូវបានឈប់
ទទួលស្គាល់ និងតម្លៃតបស្នងដែលបានទូទាត់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។ តម្លៃតបស្នងដែលបាន
ទូទាត់រួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលថ្មី រួមទាំង
បំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះតម្លៃដករំលស់នៃបំណុលត្រូវបានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ និងថ្លៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ ដោយធ្វើការគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែសម្ព័ន្ធធនាគារ និងធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏លក់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធនៅពេលដែលត្រូវបានអនុញ្ញាតដោយ ស.រ.ហ.អ.ក ឬសម្រាប់ចំណេញ ឬខាត ដែលកើតឡើងពីក្រុមនៃប្រតិបត្តិការស្រដៀងគ្នា ដូចជានៅក្នុងសកម្មភាពជួញដូររបស់សម្ព័ន្ធធនាគារ និងធនាគារ។

(vi). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាថ្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានានៅកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារអាទិភាពដំបូង ដែលសម្ព័ន្ធធនាគារ និងធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ការវាស់វែងតម្លៃសមស្រប (ត)

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចតម្រូវឲ្យសង។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមនៃតម្លៃសមស្រប នៅចុងការិយបរិច្ឆេទ នៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii). ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (ECL) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល
- គណនីភតិសន្យាត្រូវទទួល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាផ្តល់ឥណទានដែលបានបោះផ្សាយ

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់លើការវិនិយោគមូលធនឡើយ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាល លើកលែងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាម ECL ១២ ខែ ដូចខាងក្រោមនេះ៖

- មូលបត្រវិនិយោគបំណុលដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាបនាការិយបរិច្ឆេទរបាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីគណនីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

សំវិធានធនលើការខាតបង់សម្រាប់គណនីភតិសន្យាត្រូវទទួលតែងតែត្រូវបានវាស់វែងតាមចំនួនស្មើនឹង ECL ពេញមួយអាយុកាល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើមូលបត្រវិនិយោគបំណុលមួយថាមានហានិភ័យឥណទានទាប នៅពេលដែលចំណាត់ថ្នាក់ហានិភ័យឥណទានរបស់វាស្មើទៅនឹងនិយមន័យដែលត្រូវបានគេស្គាល់ជាសកលនៃ “ថ្នាក់វិនិយោគ”។ សម្ព័ន្ធធនាគារ និងធនាគារមិនអនុវត្តការលើកលែងហានិភ័យឥណទានទាបចំពោះឧបករណ៍ហិរញ្ញវត្ថុដទៃទៀតឡើយ។

ECL ១២ ខែ គឺជាផ្នែកនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល ១២ ខែ របស់ឧបករណ៍ហិរញ្ញវត្ថុមួយដែលអាចកើតឡើងក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ១២ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ១”។

ECL ពេញមួយអាយុកាល (Life-time ECL) គឺជា ECL ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងអាយុកាលដែលរំពឹងទុក (expected life) ទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនមានឱនភាពនៃតម្លៃឥណទាន (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ២”។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានដែលបានឆ្លងតាមប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះខាតសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលជំពាក់ ដោយយោងតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងទុកថានឹងទទួលបាន) ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក។
- កិច្ចសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជំពាក់សម្ព័ន្ធធនាគារ និងធនាគារ ប្រសិនបើកិច្ចសន្យាឥណទានត្រូវបានប្រើប្រាស់ និងលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងទុកថានឹងទទួលបាន និង
- កិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ការទូទាត់ដែលរំពឹងទុក ចំពោះចំនួនទឹកប្រាក់ដែលនឹងផ្តល់ទៅអ្នកទទួលបានដោយដកចេញនូវចំនួនទឹកប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងទទួលបានមកវិញ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). គុណភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (PD);
- ការខាតបង់ដែលបណ្តាលមកពីការខកខានសង (LGD) និង
- ទំហំនៃការខកខានសង (EAD)

ECL សម្រាប់ទំហំក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសង ក្នុង ១២ ខែ និង ការខាតបង់ដែលបណ្តាលមកពីការខកខានសង នឹង ទំហំនៃការខកខានសង។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសង ពេញមួយអាយុកាល និង ការខាតបង់ដែលបណ្តាលមកពីការខកខានសង នឹង ទំហំនៃការខកខានសង។

ប្រូបាប៊ីលីតេនៃការខកខានសង (PD) ផ្តល់នូវការប៉ាន់ប្រមាណនៃលទ្ធភាពដែលអតិថិជនម្នាក់នឹងមិនអាចបំពេញកាតព្វកិច្ចបំណុល ឬភាពខកខានក្នុងរយៈពេលជាក់លាក់មួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោម វិធីសាស្ត្រទូទៅដែលតម្រូវមានដំណាក់កាលនឹងតម្រូវទាំងការប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុងពេញមួយអាយុកាល ដោយយោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រ Migration (migration approach) ឬវិធីសាស្ត្រការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងពីភាគីឯករាជ្យ។

ការខាតបង់ដែលបណ្តាលមកពីការខកខានសង គឺជាកម្រិតដែលអាចបាត់បង់ប្រសិនបើមានការខកខានសង។ ការខាតបង់ដែលបណ្តាលមកពីការខកខានសង ត្រូវបានកំណត់ជាភាគរយនៃទំហំប្រឈមដែលធនាគារអាចនឹងបាត់បង់ក្នុងករណីដែលអតិថិជនខកខានសង។ ការខាតបង់ទាំងនេះជាធម្មតាត្រូវបានបង្ហាញជាភាគរយនៃទំហំនៃការខកខានសង (EAD) ហើយពឹងផ្អែកលើប្រភេទនិងចំនួនទ្រព្យដាក់បញ្ចាំព្រមទាំងប្រភេទនៃអតិថិជន និងការប្រមូលបំណុលដែលរំពឹងទុកពីអតិថិជន ។

ជាមួយនឹងតម្លៃទ្រព្យដាក់បញ្ចាំដែលត្រឹមត្រូវ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មពីមួយពេលទៅមួយពេល ធនាគារអាចពិចារណាយកទ្រព្យដាក់បញ្ចាំចូលទៅក្នុងការគណនា ការខាតបង់ដែលបណ្តាលមកពីការខកខានសង សម្រាប់ការគណនា ECL។ ក្នុងករណីមានទ្រព្យដាក់បញ្ចាំលើសលុប កម្រិតទាបបំផុតរបស់ ការខាតបង់ដែល បណ្តាលមកពីការខកខានសង មួយ នឹងត្រូវយកទៅអនុវត្តសម្រាប់ការគណនា ECL។

ធនាគារ ហ្វេស៊ីលីតា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ទំហំនៃការខកខានសង គឺជាចំនួនទឹកប្រាក់នៅជំពាក់ នៅពេលមានការខកខានសង។ ទោះយ៉ាងណា ទំហំនៃការខកខានសង ខុសគ្នាទៅតាមលក្ខណៈនៃផលិតផល៖

- ហ្វាស៊ីលីតធិរំលស់៖ ចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្រោមកិច្ចសន្យា និងកើតឡើងពីការធ្វើរំលស់
- ហ្វាស៊ីលីតធិអាចប្រើប្រាស់ឡើងវិញ៖ អត្រាប្រើប្រាស់
- ក្រៅតារាងតុល្យការ៖ កត្តាបំប្លែងឥណទាន ("CCF")

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ជាអតិបរមានៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង ១២ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី១ សម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ដោយពិចារណាលើ ហានិភ័យនៃការខកខានសង ក្នុងរយៈពេលតាមកិច្ចសន្យាជាអតិបរមា (រួមបញ្ចូលទាំងជម្រើសការពន្យារពេលសងរបស់អតិថិជនប្រសិនបើមាន) ដែលប្រឈមនឹងហានិភ័យឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ សម្ព័ន្ធធនាគារ ឬ ធនាគារពិចារណាលើរយៈពេលដែលវែងជាងមួយរយៈពេលដែលវែងបំផុតគឺ គិតត្រឹមថ្ងៃដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិទាមទារការសងត្រឡប់នៃឥណទាន ឬបុរេប្រទាន ឬបញ្ចប់កិច្ចសន្យាធានា ឬកិច្ចសន្យាផ្តល់ឥណទាន។

ទោះយ៉ាងណាក៏ដោយ សម្រាប់ហ្វាស៊ីលីតធិប័ណ្ណឥណទានដែលរួមមានទាំងឥណទាន និងធាតុការសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ ដែលសម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ក្នុងរយៈពេលមួយវែងជាងរយៈពេលតាមកិច្ចសន្យាអតិបរមា ប្រសិនបើ សមត្ថភាពតាមកិច្ចសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការទាមទារសំណង និងលុបចោលការសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ មិនកំណត់ការប្រឈមរបស់សម្ព័ន្ធធនាគារ និងធនាគារចំពោះការខាតបង់ឥណទានចំពោះរយៈពេលជូនដំណឹងតាមកិច្ចសន្យា។ ហ្វាស៊ីលីតធិទាំងនេះមិនមានរយៈពេលថេរ ឬរចនាសម្ព័ន្ធសងត្រឡប់ទេ ហើយត្រូវបានគ្រប់គ្រងលើមូលដ្ឋានហ្វាស៊ីលីតធិក្រុម។ សម្ព័ន្ធធនាគារ និងធនាគារអាចលុបចោលពួកគេដោយប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែសិទ្ធិតាមកិច្ចសន្យានេះមិនត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងប្រចាំថ្ងៃជាធម្មតាទេ ប៉ុន្តែនៅពេលដែលសម្ព័ន្ធធនាគារ ឬ ធនាគារ ដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វាស៊ីលីតធិ។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងអនុវត្ត ហើយដែលអាចជួយកាត់បន្ថយ ECL បាន។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយកម្រិតកំណត់ការលុបចោលនៃហ្វាស៊ីលីតធិ និង/ឬ បង្វែរសមតុល្យដែលនៅជំពាក់ទៅជាឥណទានដែលមានលក្ខខណ្ឌសងត្រឡប់វិញថេរ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកថាទុកជាតម្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមតម្លៃដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានកត់ត្រាតាម FVOCI និងគណនីត្រូវទទួលភតិសន្យាហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទានដែរ ឬទេ (សំដៅលើ “ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី៣”។ ទ្រព្យសកម្មហិរញ្ញវត្ថុមួយមានឱនភាពនៃតម្លៃឥណទាន នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើតឡើង។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ឬបុរេប្រទាន ដោយសម្ព័ន្ធធនាគារ និងធនាគារ លើលក្ខខណ្ឌដែលសម្ព័ន្ធធនាគារ និងធនាគារមិនគួរយល់ព្រម
- អតិថិជនទំនងជានឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ
- ការបាត់បង់ទីផ្សារសកម្មចំពោះទ្រព្យដាក់បញ្ចាំមួយដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចរចាឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពរបស់អតិថិជន ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានសម្រាប់ការជួញដូររាយដែលហួសកាលកំណត់សង ៩០ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន ទោះបីជានិយមន័យនៃការខកខានសងតាមបទប្បញ្ញត្តិបានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងដោយតម្លៃដករំលស់៖ ជាការកាត់បន្ថយពីតម្លៃយោងដុលរបស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ជាទូទៅ ជាការធ្វើសំវិធានធន
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុមួយរួមបញ្ចូលទាំងសមាសធាតុមិនទាន់បានប្រើប្រាស់ និងបានប្រើប្រាស់ហើយសម្ព័ន្ធធនាគារ និងធនាគារមិនអាចកំណត់ ECL លើសមាសធាតុការសន្យាផ្តល់ឥណទានដោយឡែកពីសមាសធាតុនៃការសន្យាផ្តល់ឥណទានដែលបានប្រើប្រាស់ សម្ព័ន្ធធនាគារ និងធនាគារធ្វើការបង្ហាញ សំវិធានធនខាតបង់រួមបញ្ចូលគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនរួមបញ្ចូលគ្នាត្រូវបានបង្ហាញជា ការកាត់ចេញពីតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់។ ចំនួនលើសរបស់សំវិធានធន ខាតបង់លើតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់ត្រូវបានបង្ហាញជាការធ្វើសំវិធានធន និង

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖ (ត)

- ឧបករណ៍បំណុលដែលវាស់វែងតាម FVOCI៖ មិនមានសំវិធានធនខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទេ ពីព្រោះតម្លៃយោងនៃទ្រព្យសកម្មទាំងនេះគឺជាតម្លៃសមស្រប។ ទោះយ៉ាងណាក៏ដោយសំវិធានធនខាតបង់ត្រូវបានលាតត្រដាង និងទទួលស្គាល់នៅក្នុងទុនបម្រុងតម្លៃសមស្រប។

ការលុបចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុលត្រូវបានលុបចេញពីបញ្ជី (ជាផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកសមហេតុផលថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬចំណែកណាមួយ។ ករណីនេះមានជាទូទៅ នៅពេលសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងតាមកម្រិតទ្រព្យសកម្មទោល។

ទឹកប្រាក់ដែលប្រមូលបានមកវិញពីចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែអាចជាកម្មវត្ថុចំពោះសកម្មភាពទាមទារសងមកវិញតាមផ្លូវច្បាប់ ដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការប្រមូលមកវិញនូវទឹកប្រាក់ដែលនៅដំណាក់កាល។

ការធានាហិរញ្ញវត្ថុមិនមែនជាផ្នែកសំខាន់នៃកិច្ចសន្យា

សម្ព័ន្ធធនាគារ និងធនាគារ វាយតម្លៃថាតើកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាធាតុផ្សំមួយដ៏សំខាន់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលជាសមាសធាតុនៃឧបករណ៍នោះ ឬជាកិច្ចសន្យាដែលត្រូវបានកត់ត្រាដោយឡែកពីគ្នា។ កត្តាដែលសម្ព័ន្ធធនាគារ និងធនាគារពិចារណានៅពេលធ្វើការវាយតម្លៃនេះរួមមាន៖

- ការធានាគឺជាផ្នែកមួយនៃលក្ខខណ្ឌតាមកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានទាមទារដោយច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានបញ្ចូលក្នុងពេលដំណាលគ្នានិងឧបករណ៍បំណុល និង
- ការធានាត្រូវបានផ្តល់ដោយក្រុមហ៊ុនមេរបស់អ្នកខ្ចី ឬក្រុមហ៊ុនផ្សេងទៀតនៅក្នុងសម្ព័ន្ធរបស់អ្នកខ្ចី។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ កំណត់ថាការធានាគឺជាធាតុផ្សំសំខាន់មួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ នោះ បុព្វលាភត្រូវសងណាមួយទាក់ទងនឹងការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជា ចំណាយ ប្រតិបត្តិការក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើផលប៉ះពាល់ នៃការការពារនៅពេលវាស់វែងតម្លៃសមស្របនៃឧបករណ៍បំណុល និងនៅពេលវាស់វែង ECL។

ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាការធានាមិនមែនជាធាតុផ្សំសំខាន់នៃឧបករណ៍បំណុលទេ នោះ វាទទួលស្គាល់ជាទ្រព្យសកម្មមួយ ដែលបង្ហាញពីការបង់ប្រាក់ជាមុននៃបុព្វលាភនៃការធានា និងសិទ្ធិទូទាត់សង សម្រាប់ការខាតបង់ឥណទាន។ ទ្រព្យសកម្មបុព្វលាភបង់មុន ត្រូវបានទទួលស្គាល់លុះត្រាតែការធានាមិនមាន ឱនភាពនៃតម្លៃឥណទាន ឬមិនមានការកើនឡើងជាសារវន្តនូវ ហានិភ័យឥណទាននៅពេលការធានាត្រូវបាន ទទួលស្គាល់។ ទ្រព្យសកម្មទាំងនេះត្រូវបានទទួលស្គាល់នៅក្នុង “ទ្រព្យសកម្មផ្សេងៗ”។ សម្ព័ន្ធធនាគារ និងធនាគារ បង្ហាញពីចំណេញ ឬខាត លើសិទ្ធិទទួលបានសំណងនៅក្នុងចំណេញ ឬខាត ក្នុងធាតុផ្សំ “ការខាតបង់លើឱនភាព នៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ”។

(ច) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ ដែលឥណ្ឌូបត្ថិទានដំបូងមានរយៈពេល ៣ខែ ឬតិចជាង និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមាន ហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសមមូលសាច់ប្រាក់ ត្រូវបានគិតតាមតម្លៃដករំលស់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

(ឆ) ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមមានឥណទាន និង បុរេប្រទាន ដែលបានវាស់វែងតាមតម្លៃដករំលស់។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃ សមស្រប ឬក៏នឹងចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់បន្ថែម ហើយនាពេលបន្ទាប់ត្រូវកាត់ត្រាតាមតម្លៃ ដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) ការវិនិយោគហិរញ្ញវត្ថុ

“មូលបត្រហិរញ្ញវត្ថុ” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមមាន៖

- មូលបត្រវិនិយោគបំណុល ដែលបានវាស់វែងតាមតម្លៃដករំលស់ថ្លៃដើម។ មូលបត្រវិនិយោគបំណុលទាំងនេះត្រូវបានវាស់លើកដំបូង តាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់បន្ថែម ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។
- មូលបត្របំណុលដែលវាស់វែងតាម FVOCI និង
- មូលបត្រវិនិយោគលើមូលធនដែលបានកំណត់តាម FVOCI។

ចំពោះមូលបត្របំណុលដែលបានវាស់វែងតាម FVOCI ចំណេញ និងខាត ត្រូវបានទទួលស្គាល់នៅក្នុង OCI លើកលែងតែចំណុចដូចខាងក្រោម ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត តាមរបៀបដូចគ្នានឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់តាមតម្លៃដករំលស់៖

- ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព
- ECL និងការកត់ត្រាបញ្ចាស និង
- ចំណេញ និងខាតលើការប្តូររូបិយប័ណ្ណបរទេស។

នៅពេលដែលមូលបត្របំណុលវាស់វែងតាម FVOCI ត្រូវបានឈប់ទទួលស្គាល់ ចំណេញ ឬខាតបង្គរដែលបានទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវបានចាត់ថ្នាក់ឡើងវិញពីមូលធន ទៅរបាយការណ៍ចំណេញ ឬខាត។

សម្ព័ន្ធធនាគារ និងធនាគារជ្រើសរើសបង្ហាញនៅក្នុង OCI អំពីការផ្លាស់ប្តូរនៅក្នុងតម្លៃសមស្របនៃការវិនិយោគជាក់លាក់នៅក្នុងឧបករណ៍មូលធន ដែលមិនត្រូវបានទុកសម្រាប់ជួញដូរ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃឧបករណ៍នីមួយៗនៅពេលទទួលស្គាល់លើកដំបូងនិងជាស្ថាពរ។

ចំណេញ និងខាតលើឧបករណ៍មូលធនទាំងនេះនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ចំណេញ ឬខាតទេ ហើយក៏ពុំមានឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតដែរ។ ភាគលាភត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញលើផ្នែកខ្លះរបស់ថ្លៃដើមនៃការវិនិយោគ ក្នុងករណីដែលពួកគេត្រូវបានទទួលស្គាល់នៅក្នុង OCI។ ចំណេញ និងខាតបង្គរដែលត្រូវបានទទួលស្គាល់នៅក្នុង OCI ត្រូវបានផ្ទេរទៅប្រាក់ចំណេញរក្សាទុកលើការលក់ចេញរបស់ការវិនិយោគ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឈ) ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុមួយ ដែល បានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

(ញ) ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គុយ និងការខាតបង់ឱនភាពនៃតម្លៃបង្គុយ។ ថ្លៃដើមរួម មានការចំណាយផ្ទាល់នានា ក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មទាំងនោះ។

ថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររួមមាន៖

- តម្លៃទិញចូលនៃទ្រព្យសម្បត្តិ និងបរិក្ខារ រួមទាំងចំណាយនាំចូល និងពន្ធលើការទិញដែលមិនអាចដកមក វិញបាន បន្ទាប់ពីការដកតម្លៃអប្បបរមាពាណិជ្ជកម្ម និងការបង្វិលប្រាក់មកវិញ និង
- ថ្លៃដើមណាមួយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការនាំយកទ្រព្យសម្បត្តិទៅកាន់ទីតាំង និងលក្ខខណ្ឌ ដែលសមស្របក្នុងការធ្វើប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់អ្នកគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យ ដាច់ដោយឡែក តាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេល អនាគត នៃទ្រព្យនោះនឹងហូរចូលមកក្នុងសម្ព័ន្ធធនាគារ និងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែង គួរឲ្យជឿជាក់បានតែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានឈប់ទទួលស្គាល់។ រាល់ចំណាយ លើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាត ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

ថ្លៃដើមក្នុងការសាងសង់ទ្រព្យសម្បត្តិដោយខ្លួនឯង រួមបញ្ចូលទាំងចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម ផ្ទាល់ រួមទាំងចំណាយណាមួយដែលចូលរួមដោយផ្ទាល់ក្នុងការនាំយកទ្រព្យសម្បត្តិទៅកាន់លក្ខខណ្ឌការងារ សម្រាប់គោលបំណងនៃការប្រើប្រាស់ដែលបានគ្រោងទុក រួមទាំងថ្លៃដើមនៃការរុះរើ និងការដកហូតធាតុនៃទ្រព្យ សម្បត្តិ និងការរៀបចំទីតាំងដែលទ្រព្យសម្បត្តិនោះស្ថិតនៅ ហើយនិងចំណាយការប្រាក់ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់។ ដីធ្លីមិនត្រូវបានធ្វើរំលស់ទេ។ ទ្រព្យ និងបរិក្ខារផ្សេងទៀតត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរ ដើម្បី លុបចេញពីបញ្ជីនូវថ្លៃដើមនៃទ្រព្យសកម្មត្រឹមតម្លៃកាកសំណល់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃ ទ្រព្យសកម្ម នីមួយៗ សង្ខេបដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ញ) ទ្រព្យ និងបរិក្ខារ (ត)

	ឆ្នាំ
ការកែលម្អលើដី	៣ - ២០
អគារ និង ការកែលម្អ	៣ - ២០
ការកែលម្អលើទ្រព្យជួល*	៣ - ៥
បរិក្ខារការិយាល័យ	៣ - ៧
បរិក្ខារកុំព្យូទ័រ	៣ - ៧
យានយន្ត	៣ - ៨

* ការកែលម្អលើទ្រព្យជួល គឺត្រូវបានរំលស់ដោយផ្អែកលើអាយុកាលប្រើប្រាស់នៃការកែលម្អចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ឬរយៈពេលខ្លីជាងនេះនៃភតិសន្យាដែលពាក់ព័ន្ធ។

តម្លៃកាកសំណល់របស់ទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ត្រូវបានត្រួតពិនិត្យ និងកែតម្រូវប្រសិនបើមានភាពសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

រំលស់លើទ្រព្យសកម្មដែលកំពុងសាងសង់ចាប់ផ្តើមនៅពេលដែលទ្រព្យសកម្មត្រូវបានត្រៀមរួចរាល់ សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ទ្រព្យ និងបរិក្ខារ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ការបង្ហាញពីឱនភាពនៃតម្លៃនៅរៀងរាល់កាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងរាល់ពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈបង្ហាញថា តម្លៃយោងអាចនឹងមិនអាចប្រមូលបានមកវិញ។ នៅពេលដែលតម្លៃយោងនៃទ្រព្យសកម្មណាមួយលើសពីតម្លៃដែលអាចប្រមូលបានមកវិញដែលប៉ាន់ស្មាន ត្រូវបានកាត់ត្រាបន្ថយឲ្យនៅត្រឹមតម្លៃដែលអាចប្រមូលបានមកវិញ។

ចំណេញ និងខាតពីការលក់ទ្រព្យ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបចំណូលបានមកពីការលក់ និងតម្លៃយោង ហើយត្រូវបានកាត់ត្រានៅក្នុងចំណូលផ្សេងៗ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ដ) ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីរួមមានអាជ្ញាប័ណ្ណសូហ្វវែរកុំព្យូទ័រដែលបានធ្វើលទ្ធកម្ម និងចំណាយដែលទាក់ទង។ ទ្រព្យសកម្មអរូបីត្រូវបានទទួលស្គាល់តែនៅពេលដែលការចំណាយរបស់វាអាចវាស់វែងដោយជឿទុកចិត្តបាន ហើយទំនងជាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលរំពឹងទុក នឹងហូរចូលក្នុងសម្ព័ន្ធធនាគារ និងធនាគារ។

ទ្រព្យសកម្មអរូបីត្រូវបានរាយការណ៍តាមថ្លៃដើមប្រវត្តិសាស្ត្រដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានធ្វើរំលស់ដោយប្រើប្រាស់វិធីសាស្ត្រថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្ម។ អាយុកាលប្រើប្រាស់របស់សូហ្វវែរកុំព្យូទ័រមានរយៈពេលប្រាំឆ្នាំ លើកលែងតែអាជ្ញាប័ណ្ណកម្មរបស់ប្រព័ន្ធធនាគារស្វ័យ ដែលមានអាយុកាលប្រើប្រាស់ដប់ឆ្នាំ។

ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែរក្សាសូហ្វវែរកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

(ប) ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ឱនភាពត្រូវបានទទួលស្គាល់នៅក្នុងកាលបរិច្ឆេទឆ្នាំចាស់ គឺត្រូវបានវាយតម្លៃនាពេលចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ សម្រាប់ការចង្អុលបង្ហាញណាមួយដែលបង្ហាញថាការខាតបង់បានថយចុះ ឬមិនបានកើតមានទៀត។ ការខាតបង់ឱនភាពគឺត្រូវបានកត់ត្រាបញ្ច្រាស់ ប្រសិនបើមានការកែប្រែក្នុងការប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។ ឱនភាពនៃការខាតបង់ គឺត្រូវបានកត់ត្រាបញ្ច្រាស់ ចំពោះតែទំហំទឹកប្រាក់យោងរបស់ទ្រព្យសកម្មដែលមិនលើសពីចំនួនទឹកប្រាក់ដែលត្រូវបានកំណត់រួចរាល់ ចំនួនរំលស់លើទ្រព្យរូបី និងរំលស់លើទ្រព្យអរូបីសុទ្ធ ប្រសិនបើមិនមានឱនភាពនៃការខាតបង់ត្រូវបានទទួលស្គាល់។ ការកត់ត្រាបញ្ច្រាស់នៃឱនភាពនៃការខាតបង់ត្រូវបានទទួលស្គាល់ជាចំណូល។

ទ្រព្យសកម្មដែលមានអាយុកាលមិនអាចកំណត់បានមិនមែនជាកម្មវត្ថុក្នុងការធ្វើរំលស់ទេ និងត្រូវបានធ្វើតេស្តឡើងវិញជាប្រចាំឆ្នាំដើម្បីកំណត់ឱនភាពនៃតម្លៃ។ ទ្រព្យសកម្មជាកម្មវត្ថុក្នុងការធ្វើរំលស់ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈ ដែលបង្ហាញថាតម្លៃយោងអាចនឹងមិនប្រមូលបានមកវិញ។ ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ស្មើនឹងចំនួនដែលតម្លៃយោងរបស់ ទ្រព្យសកម្ម លើសពីតម្លៃដែលអាចប្រមូលបានមកវិញ។

សម្រាប់គោលបំណងនៃការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗបំផុតដែលមានលំហូរសាច់ប្រាក់អាចកំណត់បានដោយផ្អែក (អង្គភាពរកសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលទទួលបាននូវឱនភាពនៃតម្លៃ ត្រូវបានពិនិត្យឡើងវិញចំពោះការកត់ត្រាបញ្ច្រាស់មកវិញរបស់ឱនភាពនៃតម្លៃដែលអាចកើតមាន។ ការខាតបង់ឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ទុនបម្រុង

ទុនបម្រុងរួមមាន ទុនបម្រុងទូទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ និងទុនបម្រុងផ្សេងៗ។

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តរបស់ខ្លួន សម្រាប់ការប្រើប្រាស់ និងថែរក្សាទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងទូទៅ ត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននីមួយៗនៅក្នុងសម្ព័ន្ធ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃឥណទានអនុលោមតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ។ វាត្រូវបានផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុងតាមបទប្បញ្ញត្តិ។

ទុនបម្រុងផ្សេងៗ គឺសម្រាប់លម្អៀងពីការប្តូររូបិយប័ណ្ណនៃការវិនិយោគសុទ្ធក្នុងកិច្ចប្រតិបត្តិការបរទេស។

(ឈ) ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ

ការចំណាយពន្ធសម្រាប់ការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែវិសាលភាពដែលវាទាក់ទងទៅនឹងខ្ទង់ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងៗគ្នា។

ចំណាយពន្ធបច្ចុប្បន្ន ត្រូវបានកំណត់យោងទៅតាមច្បាប់ពន្ធនៃយុត្តាធិការនីមួយៗ ដែលសម្ព័ន្ធធនាគារប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញដែលជាប់ពន្ធ និងរាប់បញ្ចូលពន្ធទាំងអស់ដែលផ្អែកលើប្រាក់ចំណេញជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានទទួលស្គាល់ទាំងអស់ដោយប្រើវិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្នដែលកើតឡើងរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងចំនួនតម្លៃយោងរបស់ពួកគេនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ ទោះយ៉ាងណាក៏ដោយពន្ធលើប្រាក់ចំណូលពន្យារ មិនត្រូវបានរាប់បញ្ចូលប្រសិនបើវាកើតឡើងពីការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្ម ឬបំណុល នៅក្នុងប្រតិបត្តិការណាមួយក្រៅពីការរួមបញ្ចូលអាជីវកម្មដែលនៅពេលប្រតិបត្តិការមិនប៉ះពាល់ដល់គណនេយ្យ ឬចំណេញ ឬខាត ដែលជាប់ពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ក្នុងវិសាលភាពដែលវាទំនងជាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងកើតមានសម្រាប់ភាពខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធដែលមិនបានប្រើ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់នូវការទទួលស្គាល់បំណុល និងចំណាយសម្រាប់ប្រាក់បន្ថែម។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនមួយនៅពេលមានកាតព្វកិច្ចមានកិច្ចសន្យា ឬមានការអនុវត្តកន្លងមកដែលបានបង្កើតកាតព្វកិច្ចស្ថាបនា។

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់បន្ថែម និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទ ដែលសេវាកម្មពាក់ព័ន្ធ ត្រូវបានផ្តល់ជូនដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និងធនាគារ។

(ii) អត្ថប្រយោជន៍ក្រោយពីបំពេញការងារ

សម្ព័ន្ធធនាគារ និងធនាគារមានផែនការអត្ថប្រយោជន៍ក្រោយពីបំពេញការងារផ្សេងៗច្រើន។ ផែនការអត្ថប្រយោជន៍ទាំងនេះមានដូចខាងក្រោម។

អត្ថប្រយោជន៍អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ កប/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំ លេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែធនាគារអេស៊ីលីដាឡារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ស៊ីលីដាមីយ៉ាន់ម៉ា នឹងផ្តល់ជូននិយោជិតនូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ និយោជិតដែលបម្រើការចាប់ពី ១ខែ ដល់ ៦ខែ (មិនរាប់បញ្ចូលរយៈពេលសាកល្បងការងារ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឬថ្ងៃទី៣១ ខែធ្នូ នឹងទទួលបានប្រាក់បំណាច់អតីតភាពការងារចំនួន ៧.៥ថ្ងៃ។
- ប្រាក់បំណាច់រំលឹកអតីតភាពការងារ៖ និយោជិតដែលបម្រើការក្រោមកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ ហើយបម្រើការចាប់ពី ១ខែ ដល់ ៦ខែ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ នឹងទទួលបានប្រាក់រំលឹកអតីតភាពការងារស្មើនឹង ៣ថ្ងៃ ហើយក្នុងករណីបម្រើការងារលើសពី ៣ខែ នឹងទទួលបាន ១៥ថ្ងៃ។ ប្រាក់បំណាច់អតីតភាពការងារដែលត្រូវទូទាត់ មិនត្រូវលើសពី ៦ថ្ងៃ នៃប្រាក់ឈ្នួលមូលដ្ឋានគិតជាមធ្យមតាមឆ្នាំនីមួយៗដែលបានទូទាត់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ប៉ុន្តែមិនត្រូវលើសពី ១៥៦ថ្ងៃ ឡើយ។ ប្រាក់បំណាច់នឹងត្រូវទូទាត់ចាប់ពីខែធ្នូ ឆ្នាំ២០២១។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍ក្រោយពីបំពេញការងារ (ត)

បំណុលនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចដែលបានកំណត់នាកាលបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍ ដើម្បីប៉ាន់ស្មានតម្លៃអត្ថប្រយោជន៍ចុងក្រោយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនិយោជិតត្រូវទទួលបានចំពោះសេវាកម្មរបស់ពួកគេនៅក្នុងពេលបម្រើការងារចាប់ពីឆ្នាំ២០០៨ ដល់ ២០១៨។ សម្ព័ន្ធធនាគារ និងធនាគារបែងចែកអត្ថប្រយោជន៍ទៅតាមថេរវេលា ដែលត្រូវទូទាត់ប្រាក់បំណាច់រំលឹក អតីតភាពនេះ។ កាតព្វកិច្ចនេះកើតឡើងនៅពេលនិយោជិតបម្រើការងារដើម្បីទទួលបានប្រាក់បំណាច់រំលឹកអតីតភាព ការងារ ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់នៅកាលបរិច្ឆេទរាយការណ៍នាពេលអនាគត។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវទូទាត់នា ពេលអនាគត ដោយប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេល ៦០ខែ។

អត្ថប្រយោជន៍ពេលចូលនិវត្ត

ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ផ្តល់ជូនផែនការ អត្ថប្រយោជន៍ពេលចូលនិវត្តដែលមិនត្រូវបានផ្តល់ជាមូលនិធិ ដែលជាផែនការអត្ថប្រយោជន៍ដែលបានកំណត់ សម្រាប់បុគ្គលិកដែលមានសិទ្ធិទទួលបាននៅពេលដែលពួកគាត់ដល់អាយុចូលនិវត្ត ដូចខាងក្រោម៖

- បុគ្គលិកដែលមានអតីតភាពការងារជាមួយសម្ព័ន្ធធនាគារ និងធនាគារ ចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវ ចូលនិវត្តនៅអាយុ ៥៨ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៦០ឆ្នាំ ចំពោះអ្នកមានជំនាញ នឹងទទួលបាន អត្ថប្រយោជន៍ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សរ៍ចំនួន ១២ខែ នៃប្រាក់បៀវត្សរ៍ចុងក្រោយ។
- បុគ្គលិកដែលមានអតីតភាពការងារជាមួយសម្ព័ន្ធធនាគារ និងធនាគារចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវ ចូលនិវត្តមុន នៅអាយុ ៥៥ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៥៧ឆ្នាំ ចំពោះអ្នកមានជំនាញ នឹងទទួលបាន អត្ថប្រយោជន៍ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សរ៍ចំនួន ៦ខែ នៃប្រាក់បៀវត្សរ៍ចុងក្រោយ។

ចំពោះអត្ថប្រយោជន៍ពេលចូលនិវត្តនេះ មិនមានរក្សាទុកក្នុងមូលនិធិដាច់ដោយឡែកទេ ហើយការប្រាក់ត្រូវ បានផ្តល់សម្រាប់អត្ថប្រយោជន៍ពេលចូលនិវត្ត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍និយោជិតក្រោយពីបំពេញការងារ (ត)

អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

បំណុល ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរបាយការណ៍ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍ ដើម្បីប៉ាន់ស្មានតម្លៃចុងក្រោយបំផុតដែលសម្ព័ន្ធធនាគារ និងធនាគារត្រូវចំណាយចំពោះអត្ថប្រយោជន៍ដែលនិយោជិតត្រូវទទួលបានជាថ្នូរនឹងការបម្រើការងាររបស់ពួកគេក្នុងពេលបច្ចុប្បន្ន និងពេលកន្លងមក។ សម្ព័ន្ធធនាគារ និងធនាគារបែងចែកអត្ថប្រយោជន៍តាមគ្រានីមួយៗ ដែលកាតព្វកិច្ចផ្តល់អត្ថប្រយោជន៍ពេលចូលនិវត្តបានកើតឡើង។ កាតព្វកិច្ចនោះកើតឡើងនៅពេលដែលបុគ្គលិកបម្រើការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ពេលចូលនិវត្ត ដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងថានឹងទូទាត់ក្នុងការិយបរិច្ឆេទរបាយការណ៍នាពេលអនាគត ។

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្ត ត្រូវបានកំណត់ដោយធ្វើការអប្បបរមាការទូទាត់ដែលរំពឹងទុកនាពេលអនាគត ដោយយោងទៅតាមអត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលប្រាំមួយឆ្នាំរបស់ធនាគារ ដោយសារមិនមានទីផ្សារមូលបត្រក្រុមហ៊ុនដែលមានគុណភាពខ្ពស់ ហើយក៏មិនមែនជាមូលបត្របំណុលរាជរដ្ឋាភិបាលដែរ ។

ចំណេញ និងខាតដែលគណនាដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ កើតឡើងពីការកែតម្រូវគណនីសម្រង់ និងពីបម្រែបម្រួលការសន្មត ដែលគណនាដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ និងទទួលស្គាល់ដោយផ្ទាល់ នៅក្នុងប្រាក់ចំណេញរក្សាទុក ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។ ចំណាយទាក់ទងនឹងការផ្តល់អត្ថប្រយោជន៍ទាំងនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ដើម្បីធ្វើការបែងចែកចំណាយទាំងនោះទៅតាមរយៈពេលបម្រើការងារ ដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ។ តម្លៃសេវាកម្មពីអតីតកាល ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញ ឬខាត។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍និយោជិតក្រោយពីបំពេញការងារ (ត)

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង

ធនាគារផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រងដល់និយោជិត បម្រើការងារនៅក្នុងតួនាទីគ្រប់គ្រង ដូចខាងក្រោម៖

លំដាប់ថ្នាក់មុខតំណែងគ្រប់គ្រង	អត្ថប្រយោជន៍
លំដាប់ថ្នាក់ទី ៦	១.២៥០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ៧	២.៥០០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ៨	៣.៣៧៥ ដុល្លារអាមេរិក ទៅ ៣.៧៥០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ៩	៥.០០០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ១០	៦.២៥០ ដុល្លារអាមេរិក

ពួកគេមានសិទ្ធិទទួលបានសមាជិកភាព លុះត្រាតែពួកគេបានធ្វើការចាប់តាំងពីកាលបរិច្ឆេទនៃការតែងតាំងនៅក្នុងមុខតំណែងគ្រប់គ្រងបានរយៈពេលពីរឆ្នាំជាប់ៗគ្នា ហើយការវាយតម្លៃលទ្ធផលការងាររបស់ពួកគេមានកម្រិតខ្ពស់ (ឧទាហរណ៍៖ ពិន្ទុនៃការវាយតម្លៃស្មើនឹង ឬខ្ពស់ជាង ៧០០ និងគ្មានលិខិតព្រមាន)។ ពួកគេនឹងមានសិទ្ធិទទួលបានសមាជិកភាពដោយស្វ័យប្រវត្តិនៅថ្ងៃដំបូងនៃឆ្នាំទីបីរបស់ពួកគេ។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍នៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍។ តម្លៃបច្ចុប្បន្ន ត្រូវបានកំណត់ដោយការធ្វើអប្បបរមាការទូទាត់នាពេលអនាគតដែលបានប៉ាន់ស្មាន ដោយយោងទៅលើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលបីឆ្នាំ ដោយសារសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍មានរយៈពេលបីឆ្នាំ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចស្ថាបនា នាពេលបច្ចុប្បន្ន ដែលជាលទ្ធផល នៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចមានការហូរចេញនៃធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយទឹកប្រាក់នៃកាតព្វកិច្ចអាចត្រូវបានប៉ាន់ស្មានដោយភាពជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន ភាពដែលកើតមានឡើងនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយធ្វើការពិចារណាទៅលើថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ទោះបីជាលទ្ធភាពនៃលំហូរចេញទាក់ទងនឹងធាតុណាមួយដែលបានរួមបញ្ចូលនៅក្នុងថ្នាក់ដូចគ្នានៃកាតព្វកិច្ច អាចមានតិចតួចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវធ្វើការទូទាត់កាតព្វកិច្ចនោះ ដោយប្រើប្រាស់អត្រាមុនគិតពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃតាមទីផ្សារបច្ចុប្បន្ននៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារ ការកន្លងផុតទៅនៃពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

(ខ) ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអប្បបរមាការទទួល ឬទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលដែលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ មកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- តម្លៃដករំលស់របស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌតាមកិច្ចសន្យាទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ដែលរំពឹងទុក (ECL) នោះទេ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលប៉ាន់ស្មានរួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(៥) ការប្រាក់ (ត)

អត្រាការប្រាក់ប្រសិទ្ធភាព (ត)

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវចំណាយប្រតិបត្តិការ និងកម្រៃដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណាយប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលចូលរួមដោយផ្ទាល់ទៅនឹងការធ្វើលទ្ធកម្ម ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

តម្លៃដករំលស់ និងតម្លៃយោងដុល

តម្លៃដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់លើកដំបូង ដកការសងមកវិញនូវប្រាក់ដើម ឬក៏ ឬដករំលស់បង្គរដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននៅឥណប្រតិទាន និងត្រូវធ្វើនិយ័តកម្មចំពោះការខាតបង់ឥណទានដែលរំពឹងទុក (ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ)។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាតម្លៃដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើនិយ័តកម្មសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន) ឬតម្លៃដករំលស់នៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានធ្វើការកែប្រែឡើងវិញ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញតាមពេលកំណត់ របស់លំហូរសាច់ប្រាក់នៃឧបករណ៍ដែលមានអត្រាការប្រាក់អថេរ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការធ្វើនិយ័តកម្មតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យ នៅកាលបរិច្ឆេទធ្វើរំលស់នៃការធ្វើនិយ័តកម្មការទប់ស្កាត់ហានិភ័យ ត្រូវចាប់ផ្តើម។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទានបន្ទាប់ពីបានទទួលស្គាល់លើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព លើតម្លៃដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃឥណទាន នោះការគណនាចំណូលការប្រាក់ត្រូវប្តូរមកលើមូលដ្ឋានតម្លៃដុលវិញ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ថ) ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលទទួលស្គាល់លើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវឥណទាន លើតម្លៃដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង OCI រួមមាន៖

- ការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរវាងតាមតម្លៃដករំលស់
- ការប្រាក់លើឧបករណ៍បំណុលរវាងតាម FVOCI
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងដេរីវេការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងដេរីវេការទប់ស្កាត់ហានិភ័យ ដែលបានកំណត់ជាតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យនៃតម្លៃហានិភ័យអត្រាការប្រាក់។

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង OCI រួមមាន៖

- បំណុលហិរញ្ញវត្ថុដែលរវាងតាមតម្លៃដករំលស់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងដេរីវេការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់ នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់។

ចំណូល និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ តាម FVTPL ត្រូវបានបង្ហាញជាប្រាក់ចំណូលសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតតាម FVTPL។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ទ) កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងៗ រួមមានកម្រៃសេវាកម្មគណនី កម្រៃគ្រប់គ្រងការវិនិយោគ ជើងសារលើការលក់ កម្រៃបញ្ជី និងកម្រៃការប្រមូលផ្តុំ ត្រូវបានទទួលស្គាល់ជាសេវាកម្មពាក់ព័ន្ធត្រូវបានបម្រើ។ ប្រសិនបើ កិច្ចសន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានការដកប្រើប្រាស់ជាឥណទាន នោះកម្រៃកិច្ចសន្យាផ្តល់ឥណទានដែលទាក់ទង ត្រូវបានទទួលស្គាល់ដោយឈរលើមូលដ្ឋានថេរ ក្នុងរយៈពេលនៃកិច្ចសន្យា។

កិច្ចសន្យាជាមួយអតិថិជនដែលបង្កើតឲ្យមានការទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ និងជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ១៥។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារត្រូវអនុវត្តជាដំបូង ស.រ.ហ.អ.ក ៩ ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្តស.រ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់។

(ធ) ការទទួលស្គាល់កម្រៃសេវា និងចំណូលផ្សេងៗ

(i) ភាគលាភ

ភាគលាភ ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង។ ជាធម្មតានេះ គឺជាកាលបរិច្ឆេទនៃការបែងចែកភាគលាភ (អិចឌីវីដង់) សម្រាប់មូលបត្រមូលធនសម្រង់។

ភាគលាភលើឧបករណ៍មូលធនកំណត់តាម FVOCI ដែលបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញ របស់ផ្នែកនៃថ្លៃដើមរបស់ការវិនិយោគត្រូវបង្ហាញនៅក្នុង OCI។

(ii) សេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ចំណូលពីសេវាកម្ម នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូលសម្ព័ន្ធធនាគារ និងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលអាចវាស់វែងដោយជឿជាក់។ ចំណូលពីសេវាកម្មបណ្តុះបណ្តាល និងសេវាកម្មប្រឹក្សាយោបល់ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានផ្តល់។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ន) ភតិសន្យា

នៅដំណាក់កាលដំបូងនៃកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមាន ឬជា ភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជា ឬមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិអភិបាលការប្រើប្រាស់ទ្រព្យសកម្ម ជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្មីនឹងតម្លៃតបស្មង។

ក្នុងនាមជាកតិកៈ

នៅពេលចាប់ផ្តើម ឬការកែប្រែនៃកិច្ចសន្យាដែលមានសមាសធាតុភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារបែងចែកតម្លៃតបស្មងនៅក្នុងកិច្ចសន្យាទៅសមាសធាតុភតិសន្យានីមួយៗ ដោយផ្អែកលើមូលដ្ឋានថ្លៃតម្លាក់ឯង។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដំបូងតាមថ្លៃដើម ដែលរួមមានតម្លៃដំបូងនៃបំណុលភតិសន្យាដែលត្រូវបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើម ឬកន្លងចំណាយដោយផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មាននៃចំណាយដើម្បីរុះរើ និងផ្លាស់ចេញទ្រព្យសកម្មជាមូលដ្ឋាន ឬដើម្បីស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋាន ឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានទៅតាមលក្ខខណ្ឌតម្រូវ ក្នុងលក្ខខណ្ឌនៃភតិសន្យា (លើកលែងតែចំណាយដែលកើតឡើងក្នុងការផលិតសន្លឹក) ដកចេញការលើកទឹកចិត្តភតិសន្យាដែលបានទទួល។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់តាមវិធីសាស្ត្រថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើម រហូតដល់ចុងបញ្ចប់នៃអាយុកាលភតិសន្យា លើកលែងតែភតិសន្យាផ្ទេរការកាន់កាប់ទ្រព្យសកម្មជាមូលដ្ឋានទៅឲ្យសម្ព័ន្ធធនាគារ និងធនាគារនៅចុងការិយបរិច្ឆេទនៃរយៈពេលភតិសន្យា ឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា សម្ព័ន្ធធនាគារ និងធនាគារនឹងអនុវត្តជម្រើសធ្វើលទ្ធកម្ម។ ក្នុងករណីដែលសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនឹងត្រូវបានធ្វើរំលស់ក្នុងអាយុប្រើប្រាស់នៃទ្រព្យសកម្មជាមូលដ្ឋាន ដែលត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានដូចគ្នានៅនឹងទ្រព្យនិង បរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។ បំណុលភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅកាលបរិច្ឆេទចាប់ផ្តើម ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលបង្កប់នៅក្នុងភតិសន្យា ឬករណីដែលអត្រានោះមិនអាចកំណត់សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួន។ ជាទូទៅសម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ន) ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ (ត)

ការទូទាត់ភតិសន្យាដែលបានរួមបញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការទូទាត់ថេររួមទាំងការទូទាត់ថេរជាស្ថានភាពជាក់ព័ត
- ការទូទាត់ភតិសន្យាថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាមួយ ដែលវាស់វែងលើកដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- តម្លៃដែលរំពឹងថានឹងត្រូវបង់នៅក្រោមតម្លៃកាកសំណល់មានការធានា និង
- ថ្លៃអនុវត្តដែលស្ថិតក្រោមជម្រើសនៃការធ្វើលទ្ធកម្មដែលសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជា ក្នុងការអនុវត្ត ការទូទាត់ភតិសន្យានៅក្នុងរយៈពេលមានជម្រើសនៃការបន្តជាថ្មីប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាក្នុងការអនុវត្តជម្រើសពន្យារ និងការពិន័យ សម្រាប់ការបញ្ចប់ភតិសន្យា មុនពេលកំណត់លើកលែងតែសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជា មិនបញ្ចប់មុនពេលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការផ្លាស់ប្តូរនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែតម្លៃប៉ាន់ស្មានដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់ ក្រោមតម្លៃកាកសំណល់មានការធានា។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរ ការវាយតម្លៃថាតើត្រូវអនុវត្តជម្រើសការធ្វើលទ្ធកម្ម ពន្យារ ឬបញ្ចប់ដែរ ឬទេ ឬប្រសិនបើមានការទូទាត់ថេរ ជាស្ថានភាពជាក់ព័ត ដែលកែប្រែ។

នៅពេលដែលបំណុលភតិសន្យា ត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោង នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

សម្ព័ន្ធធនាគារ និងធនាគារបង្ហាញនូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនិងបំណុលភតិសន្យាដោយឡែកពីគ្នា នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ន) ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ (ត)

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប

ភតិសន្យាជួលដែល នាការបរិច្ឆេទចាប់ផ្តើម ដែលមានរយៈពេល ១២ខែ ឬតិចជាងនេះ។ ភតិសន្យាជួលដែល មានរួមមានជម្រើសក្នុងការទិញគឺមិនមែនជាភតិសន្យាជួលរយៈពេលខ្លីនោះទេ។

មូលដ្ឋាននៃការជួលទ្រព្យសម្បត្តិ ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាកតិសន្យានៃទ្រព្យសកម្មដែល មានតម្លៃទាប ប្រសិនបើលក្ខណៈនៃទ្រព្យសម្បត្តិដែលមានសភាពថ្មី ហើយជាទូទៅមិនមានតម្លៃទាប ។ ឧទាហរណ៍ ការជួលឡានដែលមិនសមស្របជាកតិសន្យាជួលនៃទ្រព្យសកម្មដែលមានតម្លៃទាបឡើយ ព្រោះឡានថ្មីមិនមានទាប ឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា ត្រឹមត្រូវ សម្រាប់ភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប និងភតិសន្យារយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយតាមមូលដ្ឋានថេរក្នុងរយៈពេល នៃភតិសន្យា។

(ប) ទ្រព្យសកម្មយថាភាព និងបំណុលយថាភាព

ទ្រព្យសកម្មយថាភាព គឺជាការកើតឡើងដោយមិនបានគ្រោងទុក ឬរំពឹងទុកដែលបណ្តាលមកពីភាពដែលអាច ទៅរួចនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចទៅលើសម្ព័ន្ធធនាគារ និងធនាគារ។ ជាលទ្ធផល វាត្រូវបានគេចាត់ទុក ថាជាចំណូលដែលមិនអាចទទួលស្គាល់ ទ្រព្យសកម្មយថាភាព មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន ពេលរបស់ សម្ព័ន្ធធនាគារ និងធនាគារ។

បំណុលយថាភាព ត្រូវបានរាប់បញ្ចូលទាំងការធានា និងលិខិតឥណទានដែលត្រូវបានដាក់តំកល់ជាទ្រព្យ បញ្ចាំ គឺកាតព្វកិច្ចដែលអាចកើតមានបណ្តាលពីព្រឹត្តិការណ៍អតីតកាលទាំងឡាយ ដែលអត្ថិភាពរបស់វាត្រូវបាន បញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមិនប្រាកដប្រជាមួយ ឬច្រើន ដែលមិន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬជាកាតព្វកិច្ចបច្ចុប្បន្ន ដែលកើតឡើងពីព្រឹត្តិការណ៍ អតីតកាលដែលមិនបានទទួលស្គាល់ ពីព្រោះវាអាចជាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬព្រោះតែមិនអាច វាស់វែងទៅលើចំនួននៃកាតព្វកិច្ចអោយបានច្បាស់លាស់។

បំណុលយថាភាព មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែត្រូវបានដាក់បង្ហាញ លើកលែងតែប្រូបាប៊ីលីតេនៃការកាត់កង គឺស្មើតែគ្មាន។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍

សម្ព័ន្ធធនាគារ និងធនាគារកំណត់យកព្រឹត្តិការណ៍បន្ទាប់ពីចុងការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍នីមួយៗ ថាព្រឹត្តិការណ៍ទាំងនោះជាព្រឹត្តិការណ៍អំណោយផល និងមិនអំណោយផល ដែលកើតឡើងក្នុងរវាងចុងការិយបរិច្ឆេទនៃ របាយការណ៍ និងនាការបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នបានអនុម័តឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺត្រូវធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនោះ ដែលផ្តល់នូវភស្តុតាងនៃស្ថានភាពដែលបានកើតឡើងនាចុងការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ដែលមិនបានធ្វើនិយ័តកម្មបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នជាសារវន្ត។

៣. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មានគណនេយ្យនឹងកម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលទាក់ទង។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអថេរសំខាន់ៗមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជា ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឱ្យមានការកែតម្រូវជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសម្បត្តិ និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់មានដូចខាងក្រោម៖

(ក) ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានឥទ្ធិពលជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម។

- កំណត់សម្គាល់ ២(ច) (ii)៖ ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃម៉ូដែលអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") តាមបរិមាណប្រាក់ដើមដែលនៅជាប់ជំពាក់។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

៣. ការប៉ាន់ស្មាន និងវិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ (ត)

(ក) ការវិនិច្ឆ័យ (ត)

- កំណត់សម្គាល់ ៣៥.១(ច)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រ សម្រាប់បញ្ចូលព័ត៌មាននាពេលអនាគតទៅក្នុងការវាស់វែងនៃ ឥណទានដែលរំពឹងថានឹងបាត់បង់ (ECL) និងការជ្រើសរើស និងការអនុម័តលើម៉ូដែលដែលប្រើដើម្បីវាស់វែង ECL។

រូបិយប័ណ្ណគោល

- ផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃមូលដ្ឋានកាលៈទេសៈដែលពាក់ព័ន្ធទៅធនាគារ អ្នកគ្រប់គ្រងកំណត់យក រូបិយប័ណ្ណគោលរបស់ធនាគារជា ប្រាក់ដុល្លារអាមេរិក (“USD”)។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណនៃ បរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ ហើយវាក៏ជារូបិយប័ណ្ណដែលបានឥទ្ធិពលខ្លាំងទៅ លើឥណទានដែលផ្តល់ដល់អតិថិជន និងចំណូលការប្រាក់។

ភតិសន្យា

- ការវាយតម្លៃថាតើការរៀបចំមានរួមបញ្ចូលនូវភតិសន្យា គឺផ្អែកលើខ្លឹមសាររបស់ភតិសន្យានោះ។ ការ រៀបចំមាន ឬរួមមានភតិសន្យាជួលនៅពេលដែលការចំពេញនូវការរៀបចំដោយផ្អែកលើទ្រព្យសកម្ម ជាក់លាក់ ឬទ្រព្យសកម្ម និងការរៀបចំដែលទាក់ទងសិទ្ធិក្នុងការប្រើប្រាស់លើទ្រព្យសកម្ម។

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន

- កំណត់សម្គាល់ ៣៥.១(ច)៖ ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅ ក្នុងម៉ូដែលនៃការវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក (ECL) រួមទាំងការបញ្ចូលព័ត៌មាននាពេល អនាគត ។
- កំណត់សម្គាល់ ៣៥.៤៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុជាមួយទិន្នន័យមិនអាច អង្កេតបានជាសារវន្ត។
- កំណត់សម្គាល់ ២២(ក)(iv)៖ ការវាស់វែងនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់៖ ការសន្មតដែល គណនាដោយ ផ្អែកលើមូលដ្ឋានច្បាស់លាស់។
- កំណត់សម្គាល់ ៣២៖ ការទទួលស្គាល់ និងការវាស់វែងយថាភាព៖ ការសន្មតសំខាន់ៗអំពីលទ្ធភាព និង ទំហំនៃលំហូរធនធាន។
- កំណត់សម្គាល់ ២(ច)(vii)៖ ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការ ប៉ាន់ស្មាន លំហូរសាច់ប្រាក់ដែលអាចប្រមូលមកវិញបាន។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

៣. ការប៉ាន់ស្មាន និងវិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ (ត)

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

វិស្វក្សណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុកត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍ មួយចំនួននៅក្នុងការិយបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃលទ្ធផលវិស្វក្សណា (“កូវីដ-១៩”) បានរាលដាលលើ ប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ៗផ្សេងៗត្រូវបានពិចារណាក្នុងការកំណត់ ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុក អ្នកគ្រប់គ្រងរំពឹងថាអាចមានខាតបង់ឥណទានរំពឹងទុកបន្ថែម ចំនួន ៤.៨៦ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយផ្អែកទៅលើស្ថានភាពអនាគតដែលអាចកើតឡើង ដោយគិតពីភាពជាក់ស្តែង លក្ខខណ្ឌ និង ការព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចពេលអនាគត និងព័ត៌មានដែលអាចប្រើប្រាស់បាននៅក្នុងការិយបរិច្ឆេទរាយការណ៍។

ការគណនាការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់ជាសារវន្ត។ អ្នក គ្រប់គ្រងបានព្យាករណ៍ទៅលើផលប៉ះពាល់របស់វិស្វក្សណាទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍ នេះអាចនឹងប្រែប្រួលជាសារវន្តពេលមានព្រឹត្តិការណ៍កើតឡើង។ ជាលទ្ធផល គួរលេខនេះគួរតែមិនអាចយកជាការ ណែនាំជាក់លាក់ ឬការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុចុងក្រោយដែលបានរំពឹងទុកនោះទេ។ នៅពេលដែល ផលប៉ះពាល់នោះកាន់តែមានសភាពធ្ងន់ធ្ងរ និងយូរជាងការរំពឹងទុក នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់ទៅលើ ខាតបង់ឥណទានរំពឹងទុក ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

អត្ថប្រយោជន៍ពេលចូលនិវត្តន៍

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ចូលនិវត្តន៍អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយ ការគ្រប់គ្រង ដោយប្រើការសន្មតមួយចំនួនដូចជាអត្រាកំណើនប្រាក់ខែ អត្រាលប័ត្រការងារ និងអត្រាអវលោភ។ ការ សន្មតដែលត្រូវបានប្រើក្នុងការកំណត់ចំណាយសុទ្ធសម្រាប់អត្ថប្រយោជន៍ពេលចូលនិវត្តន៍ រួមមានអត្រាអប្បបរមា។ ការផ្លាស់ប្តូរណាមួយនៅក្នុងការសន្មតទាំងនេះ នឹងប៉ះពាល់ដល់តម្លៃនៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

អត្ថមាននៃទីផ្សារសញ្ញាប័ណ្ណ និងមូលបត្របំណុលរដ្ឋាភិបាល ការគ្រប់គ្រងប្រើអត្រាការប្រាក់បញ្ញើមាន កាលកំណត់រយៈពេល ៦ ឆ្នាំ របស់ពួកគេ ជាអត្រាអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេល អនាគតប៉ាន់ស្មាន ដែលគេរំពឹងថានឹងត្រូវបានតម្រូវដើម្បីទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣. ការប៉ាន់ស្មាន និងវិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ គណនេយ្យ (ត)

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

ពន្ធ

ពន្ធត្រូវបានគណនាលើមូលដ្ឋាននៃការបកស្រាយលើបទប្បញ្ញត្តិពន្ធបច្ចុប្បន្ន ដែលបានអនុម័តនាកាលបរិច្ឆេទនៃរបាយការណ៍។ អ្នកគ្រប់គ្រងវាយតម្លៃជាប្រចាំលើស្ថានភាពនៃប្រកាសពន្ធដែលស្របជាមួយបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលត្រូវបានបកស្រាយ។ ច្បាប់នេះបង្កើតនូវបទប្បញ្ញត្តិដែលសមស្រប លើមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលបានរំពឹងទុកថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមកាលកំណត់ ហើយការកំណត់នៃបំណុលពន្ធនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយ នៃបញ្ហាទាំងនេះខុសគ្នាពីចំនួនទឹកប្រាក់ដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់ចំណូលពន្ធ និងសមតុល្យក្នុងកាលបរិច្ឆេទដែលការកំណត់ត្រូវបានធ្វើឡើង។

៤. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីសម្រាប់តែអនុវត្តទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រា នាការបរិច្ឆេទរបាយការណ៍។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

សម្ព័ន្ធធនាគារ និង ធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

		អត្រានាការបរិច្ឆេទ	
		របាយការណ៍	អត្រាមធ្យម
ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១	១ ដុល្លារអាមេរិក =	៤.០៤៥រៀល	៤.០៦០រៀល
ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០	១ ដុល្លារអាមេរិក =	៤.០៧០រៀល	៤.០៦៣រៀល
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០	១ ដុល្លារអាមេរិក =	៤.០៤៥រៀល	៤.០៧៧រៀល

តួលេខដែលត្រូវបានប្តូរនេះ មិនគួរបកស្រាយថាតួលេខនេះជាតួលេខសម្រាប់បង្ហាញ ដូចតួលេខជាប្រាក់ដុល្លារអាមេរិក ឬយល់ថាជាតួលេខត្រូវបានប្តូរ ឬអាចប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់ខាងលើ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៥. សាច់ប្រាក់ក្នុងដៃ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
តាមរូបិយប័ណ្ណ៖								
ជាប្រាក់ ដុល្លារអាមេរិក	៣៩៩.៧២៦.៦៩៩	២៨៤.៨៩២.០៩៨	១.៦១៦.៨៩៤.៤៩៧	១.១៥២.៣៨៨.៥៣៦	៣៩៧.៧៩៥.៥៧២	២៨៣.០២៨.៨២៨	១.៦០៩.០៨៣.០៨៩	១.១៤៤.៨៥១.៦០៩
ជាប្រាក់ រៀលខ្មែរ	១២១.៧៣៥.៦៨៥	១០៣.៤៨៨.២៤៧	៤៩២.៤២០.៨៤៦	៤១៨.៦០៩.៩៥៩	១២១.៧២៤.៧៦៤	១០៣.៤៨០.៣២៥	៤៩២.៣៧៦.៦៧០	៤១៨.៥៧៧.៩១៥
ជាប្រាក់ បាតថៃ	១៣.៣៧៦.៨៦៦	១២.២៤៧.១៦០	៥៤.១០៩.៤២៣	៤៩.៥៣៩.៧៦២	១១.៤០៨.១៣៤	៩.៩២៧.០៤៤	៤៦.១៤៥.៩០២	៤០.១៥៤.៨៩៣
ជាប្រាក់ អឺរ៉ូ	២.៩២៩.៣៦២	២.៩៦៧.៥០២	១១.៨៤៩.២៦៩	១២.០០៣.៥៤៦	២.៩២៨.៦២១	២.៩៦៥.១០៦	១១.៨៤៦.២៧២	១១.៩៩៣.៨៥៤
ជារូបិយប័ណ្ណ ផ្សេងៗ	១២.២៨៩.៩៤០	៩.១៦៤.០៤៤	៤៩.៧១២.៨០៨	៣៧.០៦៨.៥៥៨	២.០២៨.៨១១	១.៤១៤.៨២៣	៨.២០៦.៥៤១	៥.៧២២.៩៥៩
	៥៥០.០៥៨.៥៥២	៤១២.៧៥៥.០៥១	២.២២៤.៩៨៦.៨៤៣	១.៦៦៩.៦១០.៣៦១	៥៣៥.៨៨៥.៩០២	៤០០.៨១៦.១២៦	២.១៦៧.៦៥៨.៨៧៤	១.៦២១.៣០១.២៣០

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៦. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
ធនាគារជាតិនៃកម្ពុជា	៣៣៣.៦០០.០៨៥	២៦៤.១៩៧.៥៦៣	១.៣៤៩.៤១២.៣៤៤	១.០៦៨.៦៧៩.១៤២	៣៣៣.៦០០.០៨៥	២៦៤.១៩៧.៥៦៣	១.៣៤៩.៤១២.៣៤៤	១.០៦៨.៦៧៩.១៤២
ធនាគារផ្សេងៗ	១៥៦.៦៥៥.៧៣៨	៣.៣១៨.៧៥១	៦៣៣.៦៧២.៤៦១	១៣.៤២៤.៣៤៨	១៥៦.៦៥៥.៧៣៨	៣.៣១៨.៧៥១	៦៣៣.៦៧២.៤៦១	១៣.៤២៤.៣៤៨
	៤៩០.២៥៥.៨២៣	២៦៧.៥១៦.៣១៤	១.៩៨៣.០៨៤.៨០៥	១.០៨២.១០៣.៤៩០	៤៩០.២៥៥.៨២៣	២៦៧.៥១៦.៣១៤	១.៩៨៣.០៨៤.៨០៥	១.០៨២.១០៣.៤៩០
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
ធនាគារឡាវ	២១.៥៧៦.០១៨	១៩.៧៧១.៤៤៤	៨៧.២៧៤.៩៩៣	៧៩.៩៧៥.៤៩១	-	-	-	-
ធនាគារផ្សេងៗ	១២២.១១០.៧១៨	២៤៧.៩៤៧.៨៣២	៤៩៣.៩៣៧.៨៨៤	១.០០២.៩៤៨.៩៨០	១១៩.៤១២.៨៨៨	២៤០.២៥៤.៦៣៦	៤៨៣.០២៥.១៣២	៩៧១.៨៣០.០០៣
	១៤៣.៦៨៦.៧៣៦	២៦៧.៧១៩.២៧៦	៥៨១.២១២.៨៧៧	១.០៨២.៩២៤.៤៧១	១១៩.៤១២.៨៨៨	២៤០.២៥៤.៦៣៦	៤៨៣.០២៥.១៣២	៩៧១.៨៣០.០០៣
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	៦៣៣.៩៤២.៥៥៩ (៧១០.០០៥)	៥៣៥.២៣៥.៥៩០ (៥៨២.៤៤៤)	២.៥៦៤.២៩៧.៦៥២ (២.៨៧១.៩៧១)	២.១៦៥.០២៧.៩៦១ (២.៣៥៥.៩៨៥)	៦០៩.៦៦៨.៧១១ (៥៤៩.៩១៧)	៥០៧.៧៧០.៩៥០ (១៤១.៥៤៣)	២.៥៦៦.១០៩.៩៣៧ (២.២២៤.៥១៥)	២.០៥៣.៩៣៣.៤៩៣ (៥៧២.៥៤២)
	៦៣៣.២៣២.៥៥៤	៥៣៤.៦៥៣.១៤៦	២.៥៦១.៤២៥.៦៨១	២.១៦២.៦៧១.៩៧៦	៦០៩.១១៨.៧៩៤	៥០៧.៦២៩.៤០៧	២.៤២៤.៥៨៤.៤២២	២.០៥៣.៣៦០.៩៥១
ប្រាក់បញ្ញើរយៈពេលខ្លី	៦៣៣.២៣២.៥៥៤	៥៣៤.៦៥៣.១៤៦	២.៥៦១.៤២៥.៦៨១	២.១៦២.៦៧១.៩៧៦	៦០៩.១១៨.៧៩៤	៥០៧.៦២៩.៤០៧	២.៤២៤.៥៨៤.៤២២	២.០៥៣.៣៦០.៩៥១
ប្រាក់បញ្ញើរយៈពេលវែង	-	-	-	-	-	-	-	-
	៦៣៣.២៣២.៥៥៤	៥៣៤.៦៥៣.១៤៦	២.៥៦១.៤២៥.៦៨១	២.១៦២.៦៧១.៩៧៦	៦០៩.១១៨.៧៩៤	៥០៧.៦២៩.៤០៧	២.៤២៤.៥៨៤.៤២២	២.០៥៣.៣៦០.៩៥១

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៦. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ត)

ក) តាមប្រភេទគណនី

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
គណនីចរន្ត	៣៩៥.៧៧២.៥០០	២៦៤.៤៨១.០៥៤	១.៦០០.៨៩៩.៧៦៣	១.០៦៩.៨២៥.៨៦៣	៣៩៥.៧៧២.៥០០	២៦៤.៤៨១.០៥៤	១.៦០០.៨៩៩.៧៦៣	១.០៦៩.៨២៥.៨៦៣
ប្រាក់បញ្ញើមានកាលកំណត់	៩៤.៤៨៣.៣២៣	៣.០៣៥.២៦០	៣៨២.១៨៥.០៤២	១២.២៧៧.៦២៧	៩៤.៤៨៣.៣២៣	៣.០៣៥.២៦០	៣៨២.១៨៥.០៤២	១២.២៧៧.៦២៧
	៤៩០.២៥៥.៨២៣	២៦៧.៥១៦.៣១៤	១.៩៨៣.០៨៤.៨០៥	១.០៨២.១០៣.៤៩០	៤៩០.២៥៥.៨២៣	២៦៧.៥១៦.៣១៤	១.៩៨៣.០៨៤.៨០៥	១.០៨២.១០៣.៤៩០
សមតុល្យជាមួយធនាគារនៅប្រទេស៖								
គណនីចរន្ត	១៤៣.៦៨៦.៧៣៦	២៦៦.១០១.៤៥៣	៥៨១.២១២.៨៤៧	១.០៧៦.៣៨០.៣៧៧	១១៨.៩១០.២៧៣	២៣៩.៧៥១.៩៥៨	៤៨០.៩៩២.០៥៤	៩៦៩.៧៩៦.៦៧០
ប្រាក់បញ្ញើមានកាលកំណត់	-	១.៦១៧.៨២៣	-	៦.៥៤៤.០៩៤	៥០២.៦១៥	៥០២.៦៧៨	២.០៣៣.០៧៨	២.០៣៣.៣៣៣
	១៤៣.៦៨៦.៧៣៦	២៦៧.៧១៩.២៧៦	៥៨១.២១២.៨៤៧	១.០៨២.៩២៤.៤៧១	១១៩.៤១២.៨៨៨	២៤០.២៥៤.៦៣៦	៤៨៣.០២៥.១៣២	៩៧១.៨៣០.០០៣
សំវិធានធនលើឱនភាពនៃគម្លើងខាតបង់	៦៣៣.៩៤២.៥៥៩ (៧១០.០០៥)	៥៣៥.២៣៥.៥៩០ (៥៨២.៤៤៤)	២.៥៦៤.២៩៧.៦៥២ (២.៨៧១.៩៧១)	២.១៦៥.០២៧.៩៦១ (២.៣៥៥.៩៨៥)	៦០៩.៦៦៨.៧១១ (៥៤៩.៩១៧)	៥០៧.៧៧០.៩៥០ (១៤១.៥៤៣)	២.៤៦៦.១០៩.៩៣៧ (២.២២៤.៤១៥)	២.០៥៣.៩៣៣.៤៩៣ (៥៧២.៥៤២)
	៦៣៣.២៣២.៥៥៤	៥៣៤.៦៥៣.១៤៦	២.៥៦១.៤២៥.៦៨១	២.១៦២.៦៧១.៩៧៦	៦០៩.១១៨.៧៩៤	៥០៧.៦២៩.៤០៧	២.៤៦៣.៨៨៥.៥២២	២.០៥៣.៣៦០.៩៥១

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៦. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ត)

ខ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
គណនីសន្សំ	០,០០% - ០,៥០%	០,២០% - ០,៥០%	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	០,១៤% - ៧,៥០%	០,១២% - ៧,៥០%	០,១៤% - ៤,៧៥%	០,១២% - ៣,៣០%

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៧. ការវិនិយោគហិរញ្ញវត្ថុ

កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
មូលបត្រភាគហ៊ុនដែលមិនបានចុះបញ្ជី - ដោយតម្លៃសមស្រប								
តាមរយៈលទ្ធផលលម្អិតផ្សេងៗ៖								
ក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd (ក)	១៥៣.៥២៩	១៥៣.៥២៩	៦២១.០២៥	៦២១.០២៥	១៥៣.៥២៩	១៥៣.៥២៩	៦២១.០២៥	៦២១.០២៥
ការវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងកម្ពុជាដកលំដាប់								
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន ជាមួយ ធនាគារជាតិនៃកម្ពុជា (ខ)	៤៤៨.៦៥៤.៨២៥	៥៦៦.៥២០.៩៩៤	១.៨១៤.៨០៨.៧៦៧	២.២៩១.៥៧៧.៤២១	៤៤៨.៦៥៤.៨២៥	៥៦៦.៥២០.៩៩៤	១.៨១៤.៨០៨.៧៦៧	២.២៩១.៥៧៧.៤២១
	៤៤៨.៨០៨.៣៥៤	៥៦៦.៦៧៤.៥២៣	១.៨១៥.៤២៩.៧៩២	២.២៩២.១៩៨.៤៤៦	៤៤៨.៨០៨.៣៥៤	៥៦៦.៦៧៤.៥២៣	១.៨១៥.៤២៩.៧៩២	២.២៩២.១៩៨.៤៤៦

- (ក) នេះតំណាងឲ្យការវិនិយោគមូលធនរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd. (“CBC”) ដោយផ្ទាល់ ៥% និងដោយប្រយោល ១% តាមរយៈសមាគមធនាគារនៅកម្ពុជា (“ABC”)។
- (ខ) ធនាគារបានដាក់មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន ១៣.៩២៥.៩៣៥ ដុល្លារអាមេរិក (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០៖ ១៤.៣៧៤.៨៧១ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជាជាទ្រព្យបញ្ចាំសម្រាប់ទូទាត់។ មូលបត្រអាចជួញដូរបានផ្សេងទៀត មានទឹកប្រាក់ចំនួន ៤៣៤.៧២៨.៨៩០ ដុល្លារអាមេរិក (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០៖ ៥៥២.១៤៦.១២៣ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជាក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើសប្រាំមួយខែ។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ និង ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមិនទាន់បានប្រើឥណទានវិបារូបន៍នេះនៅឡើយទេ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ

	សម្ព័ន្ធធនាគារ											
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៨)	សំវិធានធន ECL ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៨)	សំវិធានធន ECL ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៨)
សេវាឥណទានខ្នាតតូច	២.២៨៧.៩៨៥.៣៥១	១៩.៧៨៨.៦៧៦	២.២៦៨.១៩៦.៦៧៥	២.២១១.១៩៧.២៧២	១៧.៣៥៣.៧៧៣	២.១៩៣.៨៤៣.៨៩៩	៩.២៥៤.៩០០.៣៤៥	៨០.០៤៥.១៩៤	៩.១៧៤.៨៥៥.៥៥១	៨.៩៤៤.២៩២.៩៦៥	៧០.១៩៦.០១២	៨.៨៧៤.០៩៦.៩៥៣
ឥណទានគេហដ្ឋានបុគ្គលិក	២៤៦.៩៦.៥៧៨	១១.៤៤៧	២៤៦.៨៥.១៣១	២៥២.៣៩.៧៦៣	១៧.០០៩	២៥២.២២.៧៥៤	៩៩.៨៩៧.៦៤៨	៤៦.៣០៣	៩៩.៨៥១.៣៥៥	១០២.០៩៤.៨៤១	៦.៨៨០.១	១០២.០២៦.០៤០
ឥណទានគេហដ្ឋានសាធារណៈ	១៣៣.០៩២.៦៩៦	១.០៣៣.២០១	១៣២.០៥៩.៤៩៥	១៣៥.៥៥៥.៣៦១	១.០៣២.៦០៥	១៣៤.៥២២.៧៥៦	៥៣៨.៣៥៩.៩៥៥	៤.១៧៩.២៩៨	៥៣៤.១៨០.៦៥៧	៥៤៨.៣២១.៤៣៥	៤.១៧៦.៨៨៧	៥៤៤.១៤៤.៥៤៨
ឥណទានបុគ្គលិក	១២៥.២៩២.៥២៧	១០៩.២៣៥	១២៥.១៨៣.២៩២	២២១.៩២៣.៧៦១	២២៥.៨៤១	២២១.៦៩៧.៩២០	៥០៦.៨០៨.២៧២	៤៤១.៨៥៦	៥០៦.៣៦៦.៤១៦	៨៩៧.៦៨១.៦១៣	៩១៣.៥២៧	៨៩៦.៧៦៨.០៨៦
ឥណទានធុរកិច្ចរូបវន្ត	១៧៥.១១២.៤៩៦	៤៦៤.៣៩៦	១៧៤.៦៤៨.១០០	៥៨០.៣៦.៣០២	៣៥២.៩៥០	៥៧៦.៨៣.៣៥២	៧០៨.៣៣០.០៤៦	១.៨៧៨.៤៨២	៧០៦.៤៥១.៥៦៤	២៣៤.៧៥៦.៨៥២	១.៤២៧.៦៨៣	២៣៣.៣២៩.១៥៩
ឥណទានកែលម្អគេហដ្ឋាន	៤២២.៥២៦.៤៤	៥៤៨.២៨៣	៤១.៧០៤.៣៦១	៤៧.៧៨០.២៩៥	៣៣៤.៦៤៤	៤៧.៤៤៥.៦៥១	១៧០.៩១១.៩៥៥	២.២១៧.៨០៥	១៦៨.៦៩៥.១៤០	១៩៣.២៧១.២៩៣	១.៣៥៣.៦៣៥	១៩១.៩១៧.៦៥៨
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	១៧៦.៧២០.៤៣០	១.២២៧.១១០	១៧៥.៤៩៣.៣២០	១៥៨.៣០០.២៨៤	១.០៦១.៩៧២	១៥៧.២៣៨.៣១២	៧១៤.៨៣៤.១៣៩	៤.៩៦៣.៦៥៩	៧០៩.៨៧០.៤៨០	៦៤០.៣២៤.៦៤៩	៤.២៩៥.៦៧៦	៦៣៦.០២៨.៩៧៣
បំណុលឥណទាន	២៩.០២៣.៣៣៧	៧២២.៣៦៣	២៨.៣០០.៩៧៤	២៥៦.៤១.៩៦២	៦៦៧.៣៤៥	២៤.៩៧៤.៦១៧	១១៧.៣៩៩.៣៩៨	២.៩២១.៩៥៨	១១៤.៤៧៧.៤៤០	១០៣.៧២១.៧៣៦	២.៦៩៩.៤១១	១០១.០២២.៣២៥
ឥណទានពាណិជ្ជកម្ម	៧៩១.៩៦៦.០	៥.៩៧៣	៧៩១.៣៦.៨៧	៩៦.៣៦.៥៦	២១.៥៧៨	៩៦១.១០៧.៨	៣២.០៣៥.០២៥	២៤.១៦១	៣២.០១០.៨៦៤	៣៨.៩៦៤.០៩៤	៨៧២.៨៣	៣៨.៨៧៦.៨១១
ឥណទានបង្វិល	៣៩.៣៨៦.៦៩៣	២៥៥.៥៨៤	៣៩.៣៦១.១០៩	៣៣.២៩៦.៧២២	២៣.៥១២	៣៣.២៧២.៧២០	១៥៩.៣១៩.១៧៣	១០៣.៤៨៧	១៥៩.២១៥.៦៩៦	១៣៤.៦៨៣.៥២០	៩៥.១០៦	១៣៤.៥៨៣.១៤
ឥណទានខ្នាតមធ្យម	១.៧២៥.៦៩៩.៧៦២	១៤.១០២.១៧១	១.៧១១.៥៩៧.៥៩១	១.៥៨០.០៣៩.២៧៧	១៤.២៥១.៣១៨	១.៥៦៥.៧៨៧.៩១៩	៦.៩៨០.៤៥៥.៥៣៧	៥៧.០៤៣.២៨២	៦.៩២៣.៤១២.២៥៥	៦.៣៩១.២៥៨.៧១៤	៥៧.៦៤៦.៥៨១	៦.៣៣៣.៦១២.១៣៣
	៤.៧៦៧.១៨២.១៧៤	៣៨.០៣៨.៤៣៩	៤.៧២៩.១៤៣.៧៣៥	៤.៥០៦.៦៤៣.១៦៥	៣៥.៣៤២.៥៨៧	៤.៤៧១.៣០០.៦១៨	១៩.២៨៣.២៥១.៨៩៣	១៥.៣៦៥.៤៨៥	១៩.១២៩.៣៨៦.៤០៨	១៨.២២៩.៣៧១.៦០២	១៤២.៩៦០.៦០២	១៨.០៨៦.៤១១.០០០

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	ធនាគារ											
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៨)	សំវិធានធន ECL ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៨)	សំវិធានធន ECL ពាន់រៀល (កំណត់សម្គាល់ ៨)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៨)
សេវាឥណទានខ្នាតតូច	២.១២៩.១២១.៤២២	១១.១៥៧.៩០៥	២.១១៧.៩៦៣.៥១៧	២.០៤៨.៩៣៦.៤១២	១៣.៣៤៣.៤៥២	២.០៣៥.៥៩២.៨៦០	៨.៦១២.២៩៦.១៥២	៤៥.១៣៣.៧២៦	៨.៥៦៧.១៦២.៤២៦	៨.២៨៧.៩៤៧.៧៨៧	៥៣.៩៧៤.៦៦៨	៨.២៣៣.៩៧៣.១១៩
ឥណទានគេហដ្ឋានបុគ្គលិក	២៤.៥៦៨.៦៣៧	១១.៣០៦	២៤.៥៨០.៣៣១	២៤.១០៨.៨៧៩	១៦.៩០៧	២៤.០៩១.៩៧២	៩៩.៣៨០.១៣៧	៤៥.៧៣៣	៩៩.៣៣៤.៤០៤	១០១.៥៦៥.៤១៦	៦៨.៣៨៩	១០១.៤៩៧.០២៧
ឥណទានគេហដ្ឋានសាធារណៈ	១៣២.៦៨២.៧៦០	៩៩៩.០៧៨	១៣១.៦៨៣.៦៨២	១៣៥.០៨៤.០៥៦	១.០១៦.៧៨៩	១៣៤.០៦៧.២៦៧	៥៣៦.៧០១.៧៦៤	៤.០៤១.២៧១	៥៣២.៦៦០.៤៩៣	៥៤៦.៤១៥.០០៧	៤.១១២.៩១២	៥៤២.៣០២.០៩៥
ឥណទានបុគ្គលិក	១១៧.៣៩៤.១២៦	៨៦.៧២៣	១១៧.៣០៧.៤០៣	២១៤.៣៨៩.១២១	២០៩.៩០៦	២១៤.១៧៩.២១៥	៤៧៤.៨៩៥.២៤០	៣៥០.៧៩៥	៤៧៤.៥០៨.៤៤៥	៨៦៧.២០៣.៩៩៤	៨៥៩.០៧០	៨៦៦.៣៤៤.៩២៤
ឥណទានវិទ្យាប័ណ្ណ	១៧៤.៣៣២.១៨៨	៤៦១.៧៤៤	១៧៣.៨៧០.៤៤៤	៥៧.៩៤៨.២៣៦	៣៥១.៤៣២	៥៧.៥៩៦.៨០៤	៧០៥.១៧៣.៧០០	១.៨៦៧.៧៥៤	៧០៣.៣០៥.៩៤៦	២៣៤.៤០០.៦១៥	១.៤២១.៥៥២	២៣២.៩៧៩.០៧៣
ឥណទានកែលម្អគេហដ្ឋាន	៣៧.៩៩២.៦៦១	២៤៩.៩៨៥	៣៧.៧៤២.៦៧៦	៤៤.២៦១.៤២១	២៩៤.៤០១	៤៣.៩៦៧.០២០	១៥៣.៦៨០.៣១៤	១.០១១.១៨៩	១៥២.៦៦៩.១២៥	១៧៩.០៣៧.៤៤៨	១.១៩០.៨៥២	១៧៧.៨៤៦.៥៩៦
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	១៧៣.៩៩៨.៨៧៨	១.១៧៩.០០៥	១៧២.៨១៩.៨៧៣	១៥៧.២២៨.៥៤១	១.០៨៣.៧៩៣	១៥៦.១៤៤.៧៤៨	៧០៣.៨២៥.៤៦២	៤៧៦.៩០៧៥	៦៩៩.០៥៦.៣៨៧	៦៣៥.៩៨៩.៤៤៨	៤.៣៨៣.៩៤១	៦៣១.៦០៥.៥០៧
ប័ណ្ណឥណទាន	២៩.០២៣.៣៣៧	៧២២.៣៦៣	២៨.៣០០.៩៧៤	២៥៦.៤១.៩៦២	៦៦៧.៣៤៥	២៤.៩៧៤.៦១៧	១១៧.៣៩៩.៣៩៨	២.៩២១.៩៥៨	១១៤.៤៧៧.៤៤០	១០៣.៧២១.៧៣៦	២.៦៩៩.៤១១	១០១.០២២.៣២៥
ឥណទានពាណិជ្ជកម្ម	៧.៩១៩.៦៦០	៥.៩៧៣	៧.៩១៣.៦៨៧	៩.៦៣២.៦៥៦	២១.៥៧៨	៩.៦១១.០៧៨	៣២.០៣៤.០២៥	២៤.១៦១	៣២.០១០.៨៦៤	៣៨.៩៦៤.០៩៤	៨៧.២៨៣	៣៨.៨៧៦.៨១១
ឥណទានភ្ញីល	៣៩.៣៨៦.៦៩៣	២៥.៥៨៤	៣៩.៣៦១.១០៩	៣៣.២៩៦.២៧២	២៣.៤១២	៣៣.២៧២.៧៦០	១៥៩.៣១៩.១៧៣	១០៣.៤៨៧	១៥៩.២១៥.៦៨៦	១៣៤.៦៨៣.៤២០	៩៥.១០៦	១៣៤.៥៨៨.៣១៤
ឥណទានខ្នាតមធ្យម	១.៧១៧.៣៤៥.៤៤៤	១៤០.២៧.៨០៨	១.៧០៧.៣១៧.៦៣៦	១.៥៧២.៣៣០.៩៩២	១៤.១៨០.១៧៤	១.៥៥៨.១៥០.៨១៨	៦.៩៤៦.៦២២.៣២១	៥៦.៧៤២.៤៨៤	៦.៨៨៩.៩១៩.៨៣៧	៦.៣៦០.០៧៨.៨១១	៥៧.៣៥៨.៨០៤	៦.៣០២.៧២០.០៥៧
	៤.៥៨៣.៧៦៥.៨០៦	២៨.៩២៧.៤៧៤	៤.៥៥៤.៨៣៨.៣៣២	៤.៣២៣.៨៥៥.៥៤៨	៣១.២០៩.៣៨៩	៤.២៩២.៦៤៩.១៥៩	១៨.៥៤១.៣៣២.៦៨៦	១១៧.០១១.៦៣៣	១៨.៤២៤.៣២១.១០៣	១៧.៤៩០.០០៧.៨២៦	១២៦.២៤១.៩៧៨	១៧.៣៦៣.៧៦៥.៤៨៤

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ

(ក) ឥណទាន និងបុរេប្រទានជាចំនួនដុលតាមឥណប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី១ឆ្នាំ	១.២៣៦.៦៧៣.៧៣៣	១.១៩៩.៥៨៣.០០២	៥.០០២.៣៤៥.២៥០	៤.៨៥២.៣១៣.២៤៣	១.១៥៨.៩៩៧.៧៩៩	១.១១៤.៨១០.៨០១	៤.៦៨៨.១៤៦.០៩៧	៤.៥០៩.៤០៩.៦៩០
លើស១ឆ្នាំ ប៉ុន្តែមិនលើសពី ៣ឆ្នាំ	១.៧៤២.៤១២.១៣៨	១.៦៦៩.៩៩២.១០៩	៧.០៤៨.០៥៧.០៩៨	៦.៧៥៥.១១៨.០៨១	១.៦៧៨.១១៥.៩៥៣	១.៦០៧.៤៨៧.០៣៥	៦.៧៨៧.៩៧៩.០៣០	៦.៥០២.២៨៥.០៥៧
លើស៣ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	១.១៥៥.២២៩.៦០៦	១.០៧៤.៥៩៧.៧៥៣	៤.៦៧២.៩០៣.៧៥៦	៤.៣៤៦.៧៤៧.៩១១	១.១២៦.៣៩៩.៩៦៦	១.០៤៩.០៧៥.៧០៤	៤.៥៥៦.២៨៧.៨៦២	៤.២៤៣.៥១១.២២៣
លើសពី៥ឆ្នាំ	៦៣២.៨៦៦.៦៩៧	៥៦២.៤៧០.៣០១	២.៥៥៩.៩៤៥.៧៨៩	២.២៧៥.១៩២.៣៦៧	៦២០.២៥២.០៨៨	៥៥២.៤៨៥.០០៨	២.៥០៨.៩១៩.៦៩៧	២.២៣៤.៨០១.៨៥៦
	<u>៤.៧៦៧.១៨២.១៧៤</u>	<u>៤.៥០៦.៦៤៣.១៦៥</u>	<u>១៩.២៨៣.២៥១.៨៩៣</u>	<u>១៨.២២៩.៣៧១.៦០២</u>	<u>៤.៥៥៣.៧៦៥.៨០៦</u>	<u>៤.៣២៣.៨៥៨.៥៤៨</u>	<u>១៨.៥៤១.៣២២.៦៨៦</u>	<u>១៧.៤៩០.០០៧.៨២៦</u>

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

សម្រាប់ការិយបរិច្ឆេទ ធនាគារ និងសម្ព័ន្ធធនាគារបានទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃលើ៖								
ឥណទាននិងបុរេប្រទាន	៣.៦៨៣.៩៦៦	២.៧៥៧.៨៩២	១៤.៩៥៦.៩០២	១១.២០៥.៣១៥	(២.០០៥.៤៤១)	១.៨៧២.៣៦២	(៨.១៤២.០៩០)	៧.៦០៧.៤០៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៣៣.៧៩៨	(៣៥៩.២៥៤)	៥៤៣.២២០	(១.៤៥៩.៦៤៩)	៤០៨.១០៨	១៨.៨៨០	១.៦៥៦.៩១៨	៧៦.៧០៩
គណនីត្រូវទទួលផ្សេងៗ	(៨០២)	(១.១៥០)	(៣.២៥៦)	(៤.៦៧២)	(១៦២)	(១.១៧៤)	(៦៥៨)	(៤.៧៧០)
	៣.៨១៦.៩៦២	២.៣៩៧.៤៨៨	១៥.៤៩៦.៨៦៦	៩.៧៤០.៩៩៤	(១.៥៩៧.៤៩៥)	១.៨៩០.០៦៨	(៦.៤៨៥.៨៣០)	៧.៦៧៩.៣៤៦
កិច្ចសន្យាក្រៅតារាងតុល្យការ	(១២៣.២១៩)	១៣.០០៩	(៥០០.២៦៩)	៥២.៨៥៦	(១២០.០០៩)	២០.២៦៦	(៤៨៧.២៣៧)	៨២.៣៤១
	៣.៦៩៣.៧៤៣	២.៤១០.៤៩៧	១៤.៩៩៦.៥៩៧	៩.៧៩៣.៨៥០	(១.៧១៧.៥០៤)	១.៩១០.៣៣៤	(៦.៩៧៣.០៦៧)	៧.៧៦១.៦៨៧

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

បម្រែបម្រួលការខាតបង់ឱនភាពនៃតម្លៃសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	៣៥.៣៨២.៥៤៧	៣៣.២៣៥.៥៧៦	១៨២.៩៦០.៦០២	១៣៥.២៦៨.៧៩៤	៣១.២០៩.៣៨៩	៣២.១៨៩.៥៧៩	១២៦.២៤១.៩៧៨	១៣១.០១១.៥៨៧
សំវិធានធនកិច្ចសន្យាក្រៅតារាងតុល្យការ	-	(១៣.០០៩)	-	(៥២.៨៥៦)	-	(២០.២៦៦)	-	(៨២.៣៤១)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃ								
សម្រាប់ការិយបរិច្ឆេទ	៣.៦៨៣.៩៦៦	២.៧៧០.៩០១	១៤.៩៥៦.៩០២	១១.២៥៨.១៧១	(២.០០៥.៨៤១)	១.៨៩២.៦២៨	(៨.១៨២.០៩០)	៧.៦៨៩.៧៤៨
លុបចេញពីបញ្ជីសម្រាប់ការិយបរិច្ឆេទ	(៤៦៣.២២៣)	(១.៤៨០.៩១៤)	(១.៨៨០.៦៨៥)	(៦.០១៦.៩៥៤)	(១៣.៨៧១)	(១.០៩៦.២០៧)	(៥៦.៣១៦)	(៤.៤៥៣.៨៨៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៥២៤.៨៥១)	(៣៦.៧១៣)	(២.១៣០.៨៩៥)	(១៨៩.១៦៥)	(២៦២.៦០៣)	(៥៩.២២៣)	(១.០៦៦.១៦៨)	(២៤០.៦២៣)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៤០.៤៣៩)	៨៦៨២	-	-	៣៤.២២៩	៥.០១៧
នាចុងការិយបរិច្ឆេទ	៣៨.០៣៨.៤៣៩	៣៤.៤៧៥.៨៤១	១៥៣.៨៦៥.៨៨៥	១៤០.៣១៦.៦៧២	២៤.៩២៧.៤៧៤	៣២.៩០៦.៥១១	១១៧.០១១.៦៣៣	១៣៣.៩២៩.៤៩៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៩. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការទូទាត់ជាមុន និងបុរេប្រទាន	១៥.៣៥៤.៣៧៩	១២.៨៦៦.៤៥៩	៦២.១០៨.៤៦៣	៥២.០៤៤.៨២៧	១២.៧៦៣.៦៥៣	១០.៧៨២.៤៦០	៥១.៦២៨.៩៧៦	៤៣.៦១៥.០៥១
ការផ្គត់ផ្គង់សម្ភារការិយាល័យ	២.៦៨០.៩៦៣	២.៤២៣.៧៨០	១០.៨៤៤.៤៩៥	៩.៨០៤.១៩០	២.៤៨៩.៨៦៣	២.២៤៨.៣៩២	១០.០៧១.៤៩៦	៩.០៩៤.៧៤៦
ប្រាក់ទទួលបានពី Western Union	៣.៣០១.៩៦៣	៣.៧៥៥.០៦៤	១៣.៣៥៦.៤៤០	១៥.១៨៩.២៣៤	៣.២៥៩.៦៧១	៣.៦៦៦.០២១	១៣.១៨៥.៣៦៩	១៤.៨២៩.០៥៥
ពន្ធប្រាក់ចំណេញត្រូវទទួល	១.៩៩១.១៤២	១.៩៦០.៩១៨	៨.០៥៤.១៦៩	៧.៩៣១.៩១៣	១.៩៣០.៣៩៣	១.៩០១.៩៦៤	៧.៨០៨.៤៤០	៧.៦៩៣.៤៤៤
ផ្សេងៗ	១.២២៩.៦៣៧	១.៧៦០.៦៩២	៤.៩៧៣.៨៨៣	៧.១២១.៩៩៩	១.១២៤.៥៦៥	១.៦៥៧.២៧៣	៤.៥៤៨.៨៦៧	៦.៧០៣.៦៦៩
	២៤.៥៥៨.០៨៤	២២.៧៦៦.៩១៣	៩៩.៣៣៧.៤៥០	៩២.០៩២.១៦៣	២១.៥៦៨.១៤៥	២០.២៥៦.១១០	៨៧.២៤៣.១៤៨	៨១.៩៣៥.៩៦៥

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មរយៈពេលខ្លី	១៨.២០៣.៩៩៥	១៧.១៧០.៥៨៤	៧៣.៦៣៥.១៦០	៦៩.៤៥៥.០១២	១៥.៨៦០.៧៨៧	១៥.៣៥៣.៨០៧	៦៤.១៥៦.៨៨៥	៦២.១០៦.១៤៩
ទ្រព្យសកម្មរយៈពេលវែង	៦.៣៥៤.០៨៩	៥.៥៩៦.៣២៩	២៥.៧០២.២៩០	២២.៦៣៧.១៥១	៥.៧០៧.៣៥៨	៤.៩០២.៣០៣	២៣.០៨២.២៦៣	១៩.៨២៩.៨១៦
	២៤.៥៥៨.០៨៤	២២.៧៦៦.៩១៣	៩៩.៣៣៧.៤៥០	៩២.០៩២.១៦៣	២១.៥៦៨.១៤៥	២០.២៥៦.១១០	៨៧.២៤៣.១៤៨	៨១.៩៣៥.៩៦៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១០. ប្រាក់បញ្ញើតាមច្បាប់

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
ជាមួយធនាគារកណ្តាល (ក)	៣៦៨.៨៦២.៨៨៣	៣៥៦.៧៥៣.៧៥៦	១.៤៩២.០៥០.៣៦២	១.៤៤៣.០៦៨.៩៤៣	៣៦៨.៨៦២.៨៨៣	៣៥៦.៧៥៣.៧៥៦	១.៤៩២.០៥០.៣៦២	១.៤៤៣.០៦៨.៩៤៣
ជាមួយធនាគារកណ្តាលផ្សេងៗ (ខ)	៣.៥៧៧.៨៣៣	៣.៣៧៦.០៣៣	១៤.៤៧២.៣៣៥	១៣.៦៥៦.០៥៤	-	-	-	-
ផ្សេងៗ (គ)	២៤៧.២១៩	២៤៧.២១៩	១.០០០.០០០	១.០០០.០០០	-	-	-	-
	៣៧២.៦៨៧.៩៣៥	៣៦០.៣៧៧.០០៨	១.៥០៧.៥២២.៦៩៧	១.៤៥៧.៧២៤.៩៩៧	៣៦៨.៨៦២.៨៨៣	៣៥៦.៧៥៣.៧៥៦	១.៤៩២.០៥០.៣៦២	១.៤៤៣.០៦៨.៩៤៣

(ក) ជាមួយធនាគារកណ្តាល

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% ចំពោះប្រាក់រៀល និង ១២.៥០% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ អនិវាសនជន និង ប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់កម្ចីអនិវាសនជន ។ យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧-០១៨-២៨២ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារឯកទេស ទុនបម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណប្រាក់រៀលនិងរូបិយប័ណ្ណផ្សេងទៀតមិនមានការប្រាក់ទេចាប់តាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។

នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ធនាគារជាតិ នៃ កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់រៀល ពី៨% មកត្រឹម៧%។ ចំពោះរូបិយប័ណ្ណផ្សេងៗ អត្រាទុនបម្រុងកាតព្វកិច្ចត្រូវបានកាត់បន្ថយពី១២.៥០% មកត្រឹម ៧% ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការឆ្លងរាលដាលជម្ងឺកូវីដ១៩មកលើសេដ្ឋកិច្ចកម្ពុជា។

ទុនបម្រុងកាតព្វកិច្ចចំនួន ៣២៥.៥៤០.១៧៣ ដុល្លារអាមេរិក និង ៣១៣.៤៣៧.៤៥៤ ដុល្លារអាមេរិក សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១១. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ

	ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគហ៊ុនធម្មតាដែលមិនត្រូវបានចុះបញ្ជីលើផ្សារភាគហ៊ុនតាមថ្លៃដើម				
ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (ក)	៥៩.៣៨៩.៥៦៦	៥៩.៣៨៩.៥៦៦	១៩៩.៧៨០.៧៩៤	១៩៩.៧៨០.៧៩៤
ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី (ខ)	២.០១០.០០០	២.០១០.០០០	៨.១៣០.៤៥០	៨.១៣០.៤៥០
វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា (គ)	១៩.៨០៥.០០០	១៩.៨០៥.០០០	៨០.១១១.២២៥	៨០.១១១.២២៥
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ឃ)	១៩.៩១១.០០៥	១៩.៩១១.០០៥	៨០.៥៤០.០១៦	៨០.៥៤០.០១៦
កាត់និយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធសរុប-រយៈពេលវែង	៩១.១១៥.៥៧១	៩១.១១៥.៥៧១	៣៦៨.៥៦២.៤៨៥	៣៦៨.៥៦២.៤៨៥

(ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត

ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (ហៅកាត់ថា “អេស៊ីលីដា ឡាវ”) ត្រូវបានបង្កើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ដោយបានទទួលអាជ្ញាប័ណ្ណជាលើកដំបូងពីធនាគារជាតិឡាវ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានភាគហ៊ុនក្នុងធនាគារអេស៊ីលីដា ចំនួន ៩៩.៩០%។ ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ទទួលបានការអនុញ្ញាតពីធនាគារជាតិឡាវអោយបង្កើនដើមទុនចំនួន ៥០.០០០.០០០.០០០ ឡាវគីប (សមមូលនឹង ៤.៤៥១.៨៦៤ ដុល្លារអាមេរិក) ដែលធ្វើឲ្យដើមទុនចុះបញ្ជីកើនឡើងពីចំនួន ៣០០.០០០.០០០.០០០ ឡាវគីប (សមមូលនឹង ២.៦៥១.៨៦៤ ដុល្លារអាមេរិក) ដល់ចំនួន ៣៥០.០០០.០០០.០០០ ឡាវគីប (សមមូលនឹង ៣.១០២.៧២៨ ដុល្លារអាមេរិក) ដោយបានការអនុញ្ញាតពីធនាគារជាតិឡាវ នៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២១។

សកម្មភាពចម្បងរបស់ធនាគារ អេស៊ីលីដា ឡាវ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់នូវសេវាហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

(ខ) ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០១០ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី (ហៅកាត់ថា “អេស៊ីលីដា ស៊ីឃ្យូរីធី”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និង បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.០៤៤៨ KH/២០១០។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ គណៈកម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក”) បានផ្តល់អាជ្ញាប័ណ្ណដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ជាឈ្មួញជើងសាមូលបត្រ។ ដើមទុនចុះបញ្ជីរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី មានចំនួន ២.០១០.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ២.០១០.០០០ ភាគហ៊ុន និង មានតម្លៃចារិក ១ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ទាំងស្រុង។

សកម្មភាពចម្បងរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី គឺការផ្តល់សេវាជាឈ្មួញជើងសាមូលបត្រ និង សេវាផ្សេងៗទៀតដែលអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១១. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(គ) វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា (អតីត ក្រុមហ៊ុនអេស៊ីលីដា ត្រេននឹង សេនធីរ) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មលេខ Co. ១៣៣២KH/២០១១ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១។ ដើមទុនចុះបញ្ជីរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មានចំនួន ១៧.៨០៥.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ១៧.៨០៥.០០០ ភាគហ៊ុន និង មានតម្លៃចារិក ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទាំងស្រុង។ ក្នុងការិយបរិច្ឆេទ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានបង្កើនដើមទុនចុះបញ្ជី ចំនួន ២.០០០.០០០ ដុល្លារអាមេរិក ដល់ ១៩.៨០៥.០០០ ដុល្លារអាមេរិក។ លក្ខន្តិកៈថ្មី ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្រោមអនុក្រឹត លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ពីរាជរដ្ឋាភិបាលកម្ពុជា។ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ផ្តល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់ គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញហិរញ្ញវត្ថុ និងធនាគារ។ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា អាចបើកសាខា មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី ឯកទេស កម្រិតថ្មី ឬថ្នាក់ថ្មី ប្រភេទបណ្តុះបណ្តាលថ្មី សុំប្តូរឈ្មោះថ្មី ឬ ទីតាំងថ្មី ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និង កីឡា។

នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើសំណើរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការដំឡើងដើមទុនរបស់ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលវិនិយោគដោយ AFT (អេស៊ីលីដា ហ្វាយណាន់ ហ្សល់ ត្រាស់) នូវទឹកប្រាក់ចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ស្មើនឹងអត្រា ២៣,៣៩១០ ភាគរយ នៃភាគហ៊ុនសរុបដែលបានចុះបញ្ជី ស្មើនឹង ៦.០៤៧.០៤៦ ភាគហ៊ុន ក្នុងតម្លៃ ១.៦៥៣៧ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន តាមរយៈកិច្ចព្រមព្រៀងវិនិយោគភាគហ៊ុន ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និង អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់។ ដូច្នេះ ភាគហ៊ុនរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា កើនឡើងដល់ ២៥.៨៥២.០៤៦ ដុល្លារអាមេរិក ហើយត្រូវបានកាន់កាប់ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ៧៦,៦០៩០ ភាគរយ ស្មើនឹង ១៩.៨០៥.០០០ ដុល្លារអាមេរិក។

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ហៅកាត់ថា "AMM") បានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមច្បាប់ស្តីពីវិនិយោគបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីបំពេញសេវាផ្សេងៗតាម លិខិតចុះបញ្ជីលេខ ១៨៣៧១៥០៩៨ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ឆ្នាំហិរញ្ញវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់អេស៊ីលីដាមីក្រូហិរញ្ញវត្ថុ គិតចាប់ពី ថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១១. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

អេស៊ីលីដា MFI ត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយផ្តល់នូវសេវា ផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារប្រជាជន ដែលមានប្រាក់ចំណូលទាប និងធ្វើសកម្មភាពផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុ នៅក្នុងតំបន់ចំនួន ៤៥ ក្នុងទីក្រុង Yangon និង នៅក្នុងតំបន់ចំនួន ២៨ ក្នុងទីក្រុង Bago ៣ ក្នុងទីក្រុង Mon State និង ២៥ ក្រុងក្នុងតំបន់ Magway។

ដោយមានការសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់អេស៊ីលីដា MFI នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ធនាគារអេស៊ីលីដា បានទិញភាគហ៊ុនធម្មតាចំនួន ៣.៦០០.០០០ (៤៥%) ពី KFW, COFIBRED S.A និង IFC ក្នុងតម្លៃ ៦.១៩៣.៣២១ ដុល្លារអាមេរិក។ ការផ្ទេរភាគហ៊ុន ការតែងតាំងតំណាងភាគទុននិក និងការផ្លាស់ប្តូរសមាជិកក្រុម ប្រឹក្សាភិបាលត្រូវបានអនុម័តដោយលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ សាធារណៈរដ្ឋសហភាព មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារអេស៊ីលីដាភីអិលស៊ី បញ្ចូលដើមទុនជាសាច់ប្រាក់ចំនួន ៣.៩៦៩.៩២៣.២០ ដុល្លារអាមេរិក ស្មើនឹង ៦.០៩៩.៣៩០.០០០ ក្បាត និងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បញ្ចូលទឹកប្រាក់បន្ថែមលើដើមទុនចំនួន ៣.៩៩៥.៣៦៦.៥០ ដុល្លារអាមេរិក ស្មើនឹង ៦.០៣៩.៣៩៦.០០០ ក្បាត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ អេស៊ីលីដា MFI ចំនួន ៩៩.៩៩% នៃភាគហ៊ុនចំនួន ២០.១៤០.០០០.០០០ ក្បាត (ឆ្នាំ២០១៨៖ ៩៩.៩៩% នៃ ៨.០០០.០០០.០០០ ក្បាត)។

នៅដើមខែកុម្ភៈឆ្នាំ ២០២១ កងទ័ព Tatmadaw ដែលជាកម្លាំងប្រដាប់អាវុធរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រកាសពីភាពអាសន្នពេញមួយឆ្នាំដែលនាំឱ្យមានការតវ៉ាជាតិនិយមនិងចលនាមិនគោរពដល់សង្គមស៊ីវិល។ ការតវ៉ានិងចលនាទាំងនេះ បណ្តាលឱ្យមានការរំខានជាបណ្តោះអាសន្ននៅក្នុងប្រតិបត្តិការអាជីវកម្មនៅទូទាំងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទាំងមូល។

ដើម្បីធានាបាននូវនិរន្តរភាពអាជីវកម្ម ការប្រមូលប្រាក់កម្ចីនិងការអនុលោមតាមស្ថាប័នបញ្ញត្តិនានានៅតែបន្តដំណើរការហើយនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២១ ប្រតិបត្តិការAMMបានចាប់ផ្តើមឡើងវិញជាមួយនឹងការរឹតត្បិតក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន។ នៅការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ផលប៉ះពាល់បច្ចុប្បន្ននៃស្ថានភាពអាសន្នមិនចាំបាច់បង្ហាញពីការចុះខ្សោយនៃការវិនិយោគរបស់ធនាគារនៅក្នុងAMMនោះទេ ដូច្នេះគ្មានការខាតបង់លើឱនភាពតម្លាភាពត្រូវបានទទួលស្គាល់ទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១១. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ង) ធនាគារ អេស៊ីលីដា ភីអិលស៊ី (ការិយាល័យតំណាង)

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាការិយាល័យតំណាងធនាគារបរទេស លេខ FB/R.O-១/(០៥) ២០១៦ ពីធនាគារកណ្តាលមីយ៉ាន់ម៉ា និង បានទទួលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មជាការិយាល័យតំណាង លេខ ៥៨FC/២០១៦-២០១៧ (YGN) ពីក្រសួងផែនការ និង ហិរញ្ញវត្ថុ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ វិញ្ញាបនបត្រនេះមាន សុពលភាពរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។ ការិយាល័យតំណាងត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពដូចខាងក្រោម៖

- ក. ធ្វើទីផ្សារ ផ្សព្វផ្សាយ ចរចា និង រៀបចំឯកសារសម្រាប់គោលដៅអាជីវកម្មជូនអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
- ខ. ណែនាំអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អំពីធនាគារផ្សេងៗដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេស មីយ៉ាន់ម៉ា ហើយត្រួតពិនិត្យ និង គ្រប់គ្រងប្រាក់កម្ចីដែលផ្តល់ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១២. ទ្រព្យ និងបរិក្ខារ

	សម្ព័ន្ធធនាគារ								
	ដីធ្លី ដុល្លារអន្តរជាតិ	កាត់កលប្បដីធ្លី ដុល្លារអន្តរជាតិ	គោរ និង កាត់កល ដុល្លារអន្តរជាតិ	កាត់កលប្ប លើទ្រព្យចូល ដុល្លារអន្តរជាតិ	បរិក្ខារ កាត់យាប័យ ដុល្លារអន្តរជាតិ	បរិក្ខារអំពូល ដុល្លារអន្តរជាតិ	យានយន្ត ដុល្លារអន្តរជាតិ	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
នាថ្ងៃទី ៣១ ខែ មីនា ២០២១									
ផ្ទៃដី									
នាថ្ងៃទី ១ ខែ មករា ២០២១	១៤.៥៤២.២៨០	១.៧៥១.៩៣៤	៩៨.៨០៦.៣៦០	៥.២០៥.២៥៣	៦៤.៩៧៥.៧០៦	៧៦.១១៧.៧១៥	១៩.១០១.២៤៩	៥.៣៦៤.៨៥៧	២៨៥.៨៦៥.៣៥៤
ការទិញបន្ថែម	-	-	២០.៥៣៨	៣៣៣.៦៤៤	៥៦៦.៧១៩	១.៤១២.១៦៣	៩៥៥.៨៦៦	១.៦៤៨.១៨៥	៤.៩២៧.១១៥
ការលក់ចេញការជម្រះចេញពីបញ្ជី	-	-	(៩.១៧០)	(៩២.៤៩១)	(៧៦.៩៣៥)	(៧៧.១៥០)	(១៧០.៧៥៣)	-	(៤២៦.៤៩៩)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	២៥៥.១៨២	៤៩.១៩៩	៨៨៦	៥៦.៤៥០	(៣៦២.១១៧)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(២៧.៤៤៩)	(៤៧.៦៧៥)	(១៤៨.៤៨៦)	(២៣.៤៨៤)	-	(២៤៧.០៩៤)
និយ័តកម្ម	-	-	-	-	-	-	១៣៩	(២១.០៥៤)	(២០.៩១៥)
នាថ្ងៃទី ៣១ ខែ មីនា ២០២១	១៤.៥៤២.២៨០	១.៧៥១.៩៣៤	៩៨.៨១៧.៧២៤	៥.៦៧៤.១៣៩	៦៥.៤៦៧.០១៤	៧៧.៣០៥.១២៨	១៩.៩០៩.៨៦៣	៦.៦២៩.៨៧១	២៩០.០៩៧.៩៥៧
ដកៈរំលស់បន្ត									
នាថ្ងៃទី ១ ខែ មករា ២០២១	-	៦៥២.១៩០	២២.១២៥.១៧៣	៤.៤៤៣.៣០៧	៥១.៣៥៩.៦៦៥	៦៣.៦២៥.៤៧២	១៦.១១៣.១០៦	-	១៥៨.៣១៨.៩១៣
រំលស់ក្នុងការិយបរិច្ឆេទ	-	៤៧.៤៦៣	១.១៣៤.២៣៧	១១០.២១៥	១.៥៦២.៩៥៤	១.៨៧៨.៣៥១	៣៤៨.៨៨៦	-	៥.០៨២.១០៦
ការលក់ចេញ	-	-	(៤.៩៩៩)	(៩១.៣៣០)	(៧៥.៨១២)	(៧៧.០១៣)	(១៧០.៧៥៣)	-	(៤១៩.៩០៧)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០)	(៤.៣១៨)	(២២.៨៣៤)	(៤៣.៩៩៨)	(៩៧.៩៥៦)	(២០.៤៤៥)	-	(១៨៩.៥៦១)
និយ័តកម្ម	-	-	-	-	-	-	(៧០)	-	(៧០)
នាថ្ងៃទី ៣១ ខែ មីនា ២០២១	-	៦៩៩.៦៨៣	២៣.២៥០.០៩៣	៤.៥៣៩.៣៥៨	៥២.៨០២.៨០៩	៦៥.៣២៨.៨៥៤	១៦.២៧០.៧២៤	-	១៦២.៧៩១.៤៨១
កង្វះយាន	១៤.៥៤២.២៨០	១.០៥២.២៩១	៧៥.៥៦៧.៦៣៥	១.២៣៤.៧៨១	១២.៦៦៤.២០៥	១១.៩២៦.២៧៤	៣.៦៣៩.១៣៩	៦.៦២៩.៨៧១	១២៧.៣០៦.៤៧៦
សម្បូលនឹងការរំលៀង (កំណត់សម្គាល់ ៤)	៥៨.៨២៣.៥៦៣	៤.២៥៦.៥១៧	៣០.៥៦៧១.០៨៤	៤.៩៩៤.៦៨៩	៥១.២២៦.៧០៩	៤៨.៤៤៤.០២៨	១៤.៧២០.៣១៧	២៦.៨១៧.៨២៨	៥១៤.៩៥៤.៦៩៥

នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ទ្រព្យ និងបរិក្ខារដែលរំលស់អស់ទាំងស្រុងសរុបមានចំនួន ១០៤.៥៣២.៤៩០ ដុល្លារអាមេរិក នៅតែកំពុងប្រើប្រាស់ ដោយសម្ព័ន្ធធនាគារ (ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២០៖ ១០៧.៣៤២.៦៧១ ដុល្លារអាមេរិក)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១២. ទ្រព្យ និងបរិក្ខារ (ត)

	សម្ព័ន្ធធនាគារ								
	ដីធ្លី ដុល្លារករណី	កាត់កល្យ ដីធ្លី ដុល្លារករណី	គោរ និង កាត់កល្យ ដុល្លារករណី	កាត់កល្យ លើទ្រព្យរូប ដុល្លារករណី	បរិក្ខារ ករិយាល័យ ដុល្លារករណី	បរិក្ខារអំពូល ដុល្លារករណី	យានយន្ត ដុល្លារករណី	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារករណី	សរុប ដុល្លារករណី
នាថ្ងៃទី ៣១ ខែ មីនា ២០២០									
ផ្ទៃដី (មិនបានធ្វើសវនកម្ម)									
នាថ្ងៃទី ១ ខែ មករា ២០២០	១៤.៥៤២.២៨០	១.៧៤៧.១៧៩	៩៨.៧៨៧.៤៨៥	៤.៩៦៣.៨៨៧	៦១.១១៩.៧២៩	៧០.៩២៣.៨៩២	១៨.២០៥.២៦៣	១.៦៥៨.១៩៤	២៧១.៩៤៧.៩០៩
ការទិញបន្ថែម	-	៤.៧៥៥	-	៤៤.៤៩២	៣២៩.៥២៧	៦៥១.៨៣១	៩២០.៩៣៧	៧៧០.៣១៤	២.៧២១.៨៥៦
ការលក់ចេញការជម្រះចេញពីបញ្ជី	-	-	-	(១៦.៤១៤)	(៤០.៥៥០)	(១៧៥.១២០)	(២៨.០៥៦)	(៨.៥៦៦)	(២៦៨.៧០៦)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	១៨.៤៩០	៦៧.៩១១	១៩.១៤០	៥៤.០០០	(១៥៩.៥៤១)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៥.២១៣	២.១៧៦	(៣២.៩៧៣)	(៤.៤៨៧)	-	(៣០.០៧១)
និយ័តកម្ម	-	-	-	-	-	-	-	១៧.៩៧២	១៧.៩៧២
នាថ្ងៃទី ៣១ ខែ មីនា ២០២០ (មិនបានធ្វើសវនកម្ម)	១៤.៥៤២.២៨០	១.៧៥១.៩៣៤	៩៨.៧៨៧.៤៨៥	៥.០១៥.៦៦៨	៦១.៤៧៨.៧៩៣	៧១.៣៨៦.៧៧០	១៩.១៤៧.៦៥៧	២.២៧៨.៣៧៣	២៧៤.៣៨៨.៩៦០
ដកៈរំលស់បង្ក (មិនបានធ្វើសវនកម្ម)									
នាថ្ងៃទី ១ ខែ មករា ២០២០	-	៤២៧.៥៣៥	១៧.៥២៧.៧៦៨	៤.២៦៧.៩៤១	៤៥.៤៣៦.៩៩៨	៥៧.២១០.៨៧៣	១៥.៩១៧.០០២	-	១៤០.៧៨៨.១១៧
រំលស់ក្នុងការិយបរិច្ឆេទ	-	៥៨.០៦២	១.១៤៧.៤៩៨	៩៣.៧២០	១.៦៩០.២០១	២.០០៩.៤៦៧	២៨៤.០១២	-	៥.២៨២.៩៦០
ការលក់ចេញការជម្រះចេញពីបញ្ជី	-	-	-	(១៥.៨៨៦)	(៣៧.៩២៦)	(១៧៣.៤៩៣)	(២៦.៧៧៨)	-	(២៥៤.០៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥៤)	(៤.៨៣៧)	៥៣.០៦៧	៧១.០០៣	៨១.១៦៨	៤០.៧៤៣	-	២៤១.០៩០
នាថ្ងៃទី ៣១ ខែ មីនា ២០២០ (មិនបានធ្វើសវនកម្ម)	-	៤៨៥.៥៤៣	១៨.៦៧០.៤២៩	៤.៣៩៨.៨៤២	៤៧.១៦០.២៧៦	៥៩.១២៤.០១៥	១៦.២១៤.៩៧៩	-	១៤៦.០៥៨.០៨៤
តម្លៃយោង (មិនបានធ្វើសវនកម្ម)	១៤.៥៤២.២៨០	១.២៦៦.៣៩១	៨០.១១៧.០៥៦	៦១៦.៨២៦	១៤.៣១៨.៥១៧	១២.២៥៨.៧៥៥	២.៩៣២.៦៧៨	២.២៧៨.៣៧៣	១២៨.៣៣០.៨៧៦
សម្បូលនិយាមន្ត្រី (កំណត់សម្គាល់ ៤) (មិនបានធ្វើសវនកម្ម)	៥៩.១៨៧.០៨០	៥.១៥៤.២១១	៣២៦.០៧៦.៤១៨	២.៥១០.៤៨២	៥៨.២៧៦.៣៦៤	៤៩.៨៩៣.១៣៣	១១.៩៣៥.៩៩៩	៩.២៧២.៩៧៨	៥២២.៣០៦.៦៦៥

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១២. ទ្រព្យ និងបរិក្ខារ (ត)

នាថ្ងៃទី ៣១ ខែមីនា ២០២១	ធនាគារ								
	ដីធ្លី ដុល្លារកម្ពុជា	កាត់កាបូប ដីធ្លី ដុល្លារកម្ពុជា	អគារនិង កាត់កាបូប ដុល្លារកម្ពុជា	កាត់កាបូប លើទ្រព្យរដ្ឋ ដុល្លារកម្ពុជា	បរិក្ខារ កាត់កាបូប ដុល្លារកម្ពុជា	បរិក្ខារអំពូល ដុល្លារកម្ពុជា	យានយន្ត ដុល្លារកម្ពុជា	ទ្រព្យសម្បត្តិពុំ សាច់សង់ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ផ្ទៃដី									
នាថ្ងៃទី ១ ខែមករា ២០២១	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៨៩៣.២០១	៤.៣១៨.១០៦	៦២.១៧៣.២៤៦	៦៨.២៥៣.១៥៧	១៧.៨០០.៨៧០	៥.២៤៣.៣៣៨	២៣៧.២៩២.៩៨៨
ការទិញបន្ថែម	-	-	២០.៥៣៨	៣៣២.៧០៥	៥៥៥.៣៤៦	១.៤០៨.៧៥៩	៨៨១.៩៤៣	១.៧០៨.២៧៩	៤.៩០៧.៥៧០
ការលក់ចេញការដោះចេញពីបញ្ជី	-	-	(៩.១៧០)	(៩១.៧៣៨)	(៧៥.៥០៧)	(៧៦.៣៤៨)	(១៦៩.៩៥០)	-	(៤២២.៧១៣)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	២៥៥.១៨២	៤៩.១៩៩	៨៨៦	៥៦.៨៥០	(៣៦២.១១៧)	-
និយ័តកម្ម	-	-	-	-	-	-	១៣៩	(២១.០៥៤)	(២០.៩១៥)
នាថ្ងៃទី ៣១ ខែមីនា ២០២១	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៩០៤.៥៦៩	៤.៨១៤.២៥៥	៦២.៧០២.២៨៤	៦៩.៥៨៦.៤៥៤	១៨.៥៤៩.៨៥២	៦.៥៦៨.៤៤៦	២៤១.៧៥៦.៩៣០
ដក់រំលស់បន្ត									
នាថ្ងៃទី ១ ខែមករា ២០២១	-	១៤៧.៤៥២	២០.៥៣៥.៣៨០	៣.៧៥២.៧០៧	៤៩.១៨៨.៣៨៣	៥៧.៩៥៩.៥៥១	១៤.៨៧៣.០៩៣	-	១៤៦.៤៥៦.៥៦៦
រំលស់ក្នុងការិយបរិច្ឆេទ	-	២.២៨០	៩៥៣.៦៦៧	៨៩.៧៧៤	១.៤៧០.០២៥	១.៦៤៦.៣២៤	៣៣៨.០២១	-	៤.៥០០.០៩១
ការលក់ចេញ	-	-	(៤.៩៩៩)	(៩០.៧៧៦)	(៧៤.៨២៩)	(៧៦.៣៤៨)	(១៦៩.៩៥០)	-	(៤១៦.៩០២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០)	(៤.៣១៨)	(៤១៥)	(៦.៤៥២)	(៧.៣៦០)	(១.៤៧៦)	-	(២០.២២១)
និយ័តកម្ម	-	-	-	-	-	-	(៧០)	-	(៧០)
នាថ្ងៃទី ៣១ ខែមីនា ២០២១	-	១៤៩.៧២២	២១.៤៧៩.៧៣០	៣.៧៥១.២៩០	៥០.៥៧៦.៩៣៧	៥៩.៥២២.១៦៧	១៥.០៣៩.៦១៨	-	១៥០.៥១៩.៤៦៤
កម្លាំងយោង	២.៣២៨.៣៤៤	១៣៣.០០៤	៥៥.៤២៤.៨៣៩	១.០៦២.៩៦៥	១២.១២៥.៣៤៧	១០.០៦៥.២៨៧	៣.៥៣០.២៣៤	៦.៥៦៨.៤៤៦	៩១.២៣៧.៤៦៦
សមូលនិធិការរៀប (កំណត់សម្គាល់ ៤)	៩.៤១៨.១៥១	៥៣៨.០០១	២២៤.១៩៣.៤៧៤	៤.២៩៩.៦៩៤	៤៩.០៤៧.០២៩	៤០.៧១០.០៤១	១៤.២៧៩.៧៩៧	២៦.៥៦៩.៣៦៣	៣៦៩.០៥៥.៥៥០

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទ្រព្យ និងបរិក្ខារដែលរំលស់អស់ទាំងស្រុងសរុបមានចំនួន ១០១.៩០៥.១១៥ ដុល្លារអាមេរិក នៅតែកំពុងប្រើប្រាស់ ដោយធនាគារ (៣១ ខែធ្នូ ឆ្នាំ២០២០៖ ៩៩.៦៥២.៤៥៦ ដុល្លារអាមេរិក)។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១២. ទ្រព្យ និងបរិក្ខារ (ត)

នាថ្ងៃទី ៣១ ខែ មីនា ២០២០	ធនាគារ								
	ដីធ្លី ដុល្លាកម្ពុជា	កាត់កលប្បដីធ្លី ដុល្លាកម្ពុជា	គោរ និង កាត់កលប្ប ដុល្លាកម្ពុជា	កាត់កលប្ប លើទ្រព្យទ្រព្យ ដុល្លាកម្ពុជា	បរិក្ខារ កាត់យាប័យ ដុល្លាកម្ពុជា	បរិក្ខារអុំល្បឿន ដុល្លាកម្ពុជា	យានយន្ត ដុល្លាកម្ពុជា	ទ្រព្យសម្បត្តិពុទ្ធ សាច់សង់ ដុល្លាកម្ពុជា	សរុប ដុល្លាកម្ពុជា
ផ្ទៃដី (មិនបានធ្វើសមាគម)									
នាថ្ងៃទី ១ ខែ មករា ២០២០	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៨៧៤.៣២៦	៤.០៧៥.៦៨៩	៥៨.៣៥៧.៦៩៥	៦៣.០១០.១៤៤	១៦.៧៩៦.៩៩៧	១.៥៩៧.៣៦៦	២២៣.៣២៣.២៨៧
ការទិញបន្ថែម	-	-	-	៣១.០៧៦	២៧៥.១០៨	៥៩៣.៣៦៨	៩១០.៣០៥	៧៦៥.៥៣៥	២.៥៧៥.៣៩២
ការលក់ចេញ/ការជម្រះចេញពីបញ្ជី	-	-	-	(១៤.៥៤៥)	(៣៥.០៣៦)	(១៥៩.២២០)	(២៥.៥២៩)	-	(២៣៤.៣៣០)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	១៨.៤៩០	៦៧.៩១១	១៩.១៤០	៥៤.០០០	(១៥៩.៥៤១)	-
និយ័តកម្ម	-	-	-	-	-	-	-	២៦.៦៦២	២៦.៦៦២
នាថ្ងៃទី ៣១ ខែ មីនា ២០២០ (មិនបានធ្វើសវនកម្ម)	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៨៧៤.៣២៦	៤.១១០.៧១០	៥៨.៦៦៥.៦៧៨	៦៣.៤៦៣.៤៣២	១៧.៧៣៥.៧៧៣	២.២៣០.០២២	២២៥.៦៩១.០១១
ដកៈរំលស់បង្គុះ (មិនបានធ្វើសមាគម)									
នាថ្ងៃទី ១ ខែ មករា ២០២០	-	១០៨.៣៩២	១៦.៦៧២.២៩២	៣.៥៦៥.២៦៥	៤៣.៤៥៤.៦៣៧	៥២.០៤១.៤៥០	១៤.៥៦៩.៩០៧	-	១៣០.៤១១.៩៤៣
រំលស់ក្នុងការិយបរិច្ឆេទ	-	១០.៥២៥	៩៦៤.៩២២	៧៨.៨១៦	១.៦១០.១៧២	១.៧៩៧.១១៨	២៧៦.១៤៧	-	៤.៧៣៧.៧០០
ការលក់ចេញ	-	-	-	(១៤.២២១)	(៣៤.៥៦១)	(១៥៩.២២១)	(២៥.៥៣០)	-	(២៣៣.៥៣៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥៤)	(៤.៨៣៧)	(៤០១)	(៨.២៦១)	(៩.១៦២)	(១.៣៩៦)	-	(២៤.១១១)
នាថ្ងៃទី ៣១ ខែ មីនា ២០២០ (មិនបានធ្វើសវនកម្ម)	-	១១៨.៨៦៣	១៧.៦៣២.៣៧៧	៣.៦២៩.៥៥៩	៤៥.០២១.៩៨៧	៥៣.៦៧០.១៨៥	១៤.៨១៩.១២៨	-	១៣៤.៨៩១.៩៩៩
គំរូរយាន	២.៣២៨.៣៤៤	១៦៣.៨៦៣	៥៩.២៤១.៩៤៩	៤៨១.២៥១	១៣.៦៤៣.៦៩១	៩.៧៩៣.២៤៧	២.៩១៦.៦៤៥	២.២៣០.០២២	៩០.៧៩៩.០១២
សម្បូលនិព្វានរៀង (កំណត់សម្គាល់ ៤) (មិនបានធ្វើសមាគម)	៩.៤៧៦.៣៦០	៦៦៦.៩២២	២៤១.១១៤.៧៣២	១.៩៥៨.៦៩៣	៥៥.៥២៩.៨២២	៣៩.៨៥៨.៥១៥	១១.៨៧០.៧៤៥	៩.០៧៦.១៩០	៣៦៩.៥៥១.៩៧៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៣. ទ្រព្យសកម្មអរូបី

នាថ្ងៃទី ៣១ ខែមីនា ២០២១	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីអ៊ីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារអ៊ីពុទ ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីអ៊ីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារអ៊ីពុទ ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
នាថ្ងៃទី ១ ខែមករា ២០២១	៣៩.២៦៩.០៧៨	១.៨៣២.៩០៥	៤១.១០១.៩៨៣	៣៥.៨៣៧.៩២០	១.៧៤១.១២៣	៣៧.៥៧៩.០៤៣
ការទិញបន្ថែម	៦២៩.៧០២	១៦៨.៩២៩	៧៩៨.៦៣១	១៣.៤១១	១៧០.០៥១	១៨៣.៤៦២
ការលក់ចេញ	(៩៦៥.០០០)	-	(៩៦៥.០០០)	(៩៦៥.០០០)	-	(៩៦៥.០០០)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	៦៨.៨១៧	(៦៨.៨១៧)	-	៦៨.៨១៧	(៦៨.៨១៧)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៤១.២៨៥)	-	(៤១.២៨៥)	-	-	-
និយ័តកម្ម	-	១២.២០៩	១២.២០៩	-	១២.២០៩	១២.២០៩
នាថ្ងៃទី ៣១ ខែមីនា ២០២១	៣៨.៩៦១.៣១២	១.៩៩៥.២២៦	៤០.៩៥៦.៥៣៨	៣៤.៩៥៥.១៤៨	១.៨៥៤.៥៦៦	៣៦.៨០៩.៧១៤
ដកៈលក់បន្ត						
នាថ្ងៃទី ១ ខែមករា ២០២១	២៦.៤១១.៣០៨	-	២៦.៤១១.៣០៨	២៣.៦៩៤.៤៨៥	-	២៣.៦៩៤.៤៨៥
រំលស់ក្នុងការិយបរិច្ឆេទ	១.០៣៤.៣២៩	-	១.០៣៤.៣២៩	៩២៥.១២៥	-	៩២៥.១២៥
ការលក់ចេញ	(៤៥៩.២២០)	-	(៤៥៩.២២០)	(៤៥៩.២២០)	-	(៤៥៩.២២០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣៣.៣៤៧)	-	(៣៣.៣៤៧)	-	-	-
និយ័តកម្ម	(៤.១១៣)	-	(៤.១១៣)	(៤.១១៣)	-	(៤.១១៣)
នាថ្ងៃទី ៣១ ខែមីនា ២០២១	២៦.៩៨៨.៩៥៧	-	២៦.៩៨៨.៩៥៧	២៤.១៥៦.២៧៧	-	២៤.១៥៦.២៧៧
តម្លៃយោង	១២.០១២.៣៥៥	១.៩៨៥.២២៦	១៣.៩៩៧.៥៨១	១០.៧៩៨.៨៧១	១.៨៥៤.៥៦៦	១២.៦៥៣.៤៣៧
សមមូលនៃការរំលែង (កំណត់សម្គាល់ ៤)	៤៨.៥៨៩.៩៧៦	៧.៨៦៨.៤៣៩	៥៦.៤៥៨.៤១៥	៤៣.៦៨១.៤៣៣	៧.៥០១.៧១៩	៥១.១៨៣.១៥៣

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទ្រព្យសកម្មអរូបីដែលរំលស់អស់ទាំងស្រុងសរុបមានចំនួន ២១.០៨០.៣២៧ ដុល្លារអាមេរិក និង ១៥.៧១៦.២៥៥ ដុល្លារអាមេរិក (៣១ ខែធ្នូ ឆ្នាំ២០២០៖ ១៤.២៩០.៤៦៦ ដុល្លារអាមេរិក និង ១៣.៩៩៦.៧៩៧ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់ដោយសម្ព័ន្ធធនាគារ និងធនាគារ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៣. ទ្រព្យសកម្មអរូបី (ត)

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ជុំនួនអនាមិក	ការងារកំពុង ដំណើរការ ជុំនួនអនាមិក	សរុប ជុំនួនអនាមិក	កម្មវិធីកុំព្យូទ័រ ជុំនួនអនាមិក	ការងារកំពុង ដំណើរការ ជុំនួនអនាមិក	សរុប ជុំនួនអនាមិក
នាថ្ងៃទី ៣១ ខែមីនា ២០២០						
ថ្លៃដើម (មិនបានធ្វើសវនកម្ម)						
នាថ្ងៃទី ១ ខែមករា ២០២០	៣១.០៨០.៥០៥	១.៦៥៩.៦៤១	៣២.៧៤០.១៤៦	២៧.៥៧៣.៣៦១	១.៥៧២.៨៩៦	២៩.១៤៦.២៥៧
ការទិញបន្ថែម	៥១២	១០៩.៦៨០	១១០.១៩២	៥១២	៧៦.៦២៨	៧៧.១៤០
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៤.៨៥៨)	-	(២៤.៨៥៨)	-	-	-
និយ័តកម្ម	៨.៦៩០	(២៧០.៩៣១)	(២៦២.២៤១)	-	(២៧០.៩៣១)	(២៧០.៩៣១)
នាថ្ងៃទី ៣១ ខែ មីនា ២០២០	៣១.០៦៤.៨៤៩	១.៤៩៨.៣៩០	៣២.៥៦៣.២៣៩	២៧.៥៧៣.៨៧៣	១.៣៧៨.៥៩៣	២៨.៩៥២.៤៦៦
ដកៈរំលស់បង្គុះ (មិនបានធ្វើសវនកម្ម)						
នាថ្ងៃទី ១ ខែមករា ២០២០	២៣.៧៤១.១៥៣	-	២៣.៧៤១.១៥៣	២១.២៣០.៨៩៥	-	២១.២៣០.៨៩៥
រំលស់ក្នុងការិយបរិច្ឆេទ	៨០៤.៨៦៩	-	៨០៤.៨៦៩	៧១៩.២០៣	-	៧១៩.២០៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២១.៨០៩)	-	(២១.៨០៩)	(៣.៦០៦)	-	(៣.៦០៦)
នាថ្ងៃទី ៣១ ខែ មីនា ២០២០ (មិនបានធ្វើសវនកម្ម)	២៤.៥២៤.២១៣	-	២៤.៥២៤.២១៣	២១.៩៤៦.៤៩២	-	២១.៩៤៦.៤៩២
តម្លៃយោង	៦.៥៤០.៦៣៦	១.៤៩៨.៣៩០	៨.០៣៩.០២៦	៥.៦២៧.៣៨១	១.៣៧៨.៥៩៣	៧.០០៥.៩៧៤
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤) (មិនបានធ្វើសវនកម្ម)	២៦.៦២០.៣៨៩	៦.០៩៨.៤៤៧	៣២.៧១៨.៨៣៦	២២.៩០៣.៨៤១	៥.៦១០.៨៧៣	២៨.៥១៤.៧១៤

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៤. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	សម្ព័ន្ធមណ្តា				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែធ្នូ	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែធ្នូ	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែធ្នូ	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែធ្នូ
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	២៨.៦០៦.២៦៩	២៩.៥២៩.៧៦៨	១១៩.៧១២.៣៥៨	១១៩.៤៤៧.៩១២	២៥.៥០០.៣៨៥	២៦.១៨២.១៧២	១០៣.១៤៩.០៥៧	១០៥.៩០៦.៨៨៦

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្ត សម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធមណ្តា				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែមីនា
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២៩.៥២៩.៧៦៨	៣២.៥៧៣.៨២៣	១១៩.៤៤៧.៩១២	១៣២.៧៣៨.៣២៩	២៦.១៨២.១៧២	២៨.៨៤៧.៨៥០	១០៥.៩០៦.៨៨៦	១១៧.៥៥៤.៩៨៩
ការទិញបន្ថែម សម្រាប់ក្នុងការិយបរិច្ឆេទ	១.៨០៧.៦៩៤	២.៦៩៦.០៣៨	៧.៣៣៩.២៣៨	១០.៩៥៥.០០២	១.៧៩៨.៣៦៣	២.៤១០.៤៤៣	៧.៣០១.៣៥៤	៩.៧៩៣.៦៣០
រំលស់សម្រាប់ការិយបរិច្ឆេទ	(២.៦៧៤.៣៩០)	(២.៦២៤.៤៣០)	(១០.៨៥៨.០២៣)	(១០.៦៦៣.០៥៩)	(២.៤៦៥.៩១១)	(២.៤១៤.០៣៤)	(១០.០១១.៥៩៩)	(៩.៨០៨.២២០)
ការបញ្ចប់ភតិសន្យាជួលសម្រាប់ការិយបរិច្ឆេទ	(២៥.៩២៥)	(១៥.៩៩១)	(១០៥.២៥៦)	(៦៥.៩៧១)	(២៥.៩២៥)	(១៥.៩៩១)	(១០៥.២៥៦)	(៦៥.៩៧១)
លម្អៀងពីអត្រាប្តូរប្រាក់	(៣០.៨៧៨)	៣៨.៩៣៧	(១២៥.៣៦៥)	១៥៨.២០១	១១.៦៨៦	២២.៨១៨	៤៧.៤៤៥	៩២.៧១០
លម្អៀងពី ការប្តូររូបិយប័ណ្ណ	-	-	១៣.៨៥២	(១៦២.២០៨)	-	-	១០.២២៧	(១៤៥.២១៨)
នាចុងការិយបរិច្ឆេទ	២៨.៦០៦.២៦៩	៣២.៦៦៨.៣៧៧	១១៩.៧១២.៣៥៨	១៣២.៩៦០.២៩៤	២៥.៥០០.៣៨៥	២៨.៨៥១.០៨៦	១០៣.១៤៩.០៥៧	១១៧.៤២៣.៩២០

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៤. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម(ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយរំលស់	២.៦៧៤.៣៩០	២.៦២៤.៤៣០	១០.៨៥៨.០២៣	១០.៦៦៣.០៥៩	២.៤៦៥.៩១១	២.៤១៤.០៣៤	១០.០១១.៥៩៩	៩.៨០៨.២២០
ការប្រាក់លើបំណុលកតិ សន្យា	៤៨០.៧៩៩	៥៤៣.៨៨០	១.៩៥២.០៤៥	២.២០៩.៧៨៤	៤៣១.៦៤៤	៤៨៣.៥២២	១.៧៥២.៤៧៥	១.៩៦៤.៥៤៩
	៣.១៥៥.១៨៩	៣.១៦៨.៣១០	១២.៨១០.០៦៨	១២.៨៧២.៨៤៣	២.៨៩៧.៥៥៥	២.៨៩៧.៥៥៦	១១.៧៦៤.០៧៤	១១.៧៧២.៧៦៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៥. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)
ទ្រព្យសកម្មពន្ធពន្យារ	៣៦.០៦២.៤៥២	២៤.០៦៤.៨៧៣	១៤៥.៨៧២.៦១៨	៩៧.៩៤៤.០៣៣	៣៣.១២៣.៣២៦	២២.៧៨៨.៦៣០	១៣៣.៩៨៣.៨៥៤	៩២.៧៤៩.៧២៤
បំណុលពន្ធពន្យារ	(២២.០៤៥.៧៨៩)	(៨.៤៧៦.១១៥)	(៨៩.១៧៥.២១៦)	(៣៤.៤៩៧.៧៨៨)	(២០.៩៣៥.៨៨៥)	(៨.០២៩.៤០៦)	(៨៤.៦៨៥.៦៥៥)	(៣២.៦៧៩.៦៨២)
	១៤.០១៦.៦៦៣	១៥.៥៨៨.៧៥៨	៥៦.៦៩៧.៤០២	៦៣.៤៤៦.២៤៥	១២.១៨៧.៤៤១	១៤.៧៥៩.២២៤	៤៩.២៩៨.១៩៩	៦០.០៧០.០៤២

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើសវនកម្ម)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើសវនកម្ម)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ (ដកចេញ)កត់ត្រាជាបន្ទុកក្នុង របាយការណ៍ចំណេញឬខាត	១១.១៩៥.៨៤៥	១៤.៨១៤.៣៥៥	៤៥.២៨៧.១៩៣	៦០.៣៦៨.៤៩៤	១២.៦៨៥.៩៨៧	១៤.០០៧.៧៤៣	៥១.៣១៤.៦៥៦	៥៧.០៨១.៥៥៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	២.៦៦៤.០៧៦	៧៧៤.៤០៣	១០.៨១៦.១៤៩	៣.១៤៦.៣៩៩	(៤៩៨.៥០៦)	៧៥១.៤៨១	(២.០២៣.៩៣៤)	៣.០៥៣.២៦៧
លម្អៀងពីអត្រាប្តូរប្រាក់	១៥៦.៧៨២	-	៦៣៦.៣៧៣	-	-	-	-	-
នាចុងការិយបរិច្ឆេទ (មិនបានធ្វើសវនកម្ម)	-	-	(៥២.៣១៣)	(៦៨.៦៤៨)	-	-	៧.៤៧៧	(៦៤.៧៧៨)
	១៤.០១៦.៦៦៣	១៥.៥៨៨.៧៥៨	៥៦.៦៩៧.៤០២	៦៣.៤៤៦.២៤៥	១២.១៨៧.៤៤១	១៤.៧៥៩.២២៤	៤៩.២៩៨.១៩៩	៦០.០៧០.០៤២

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ កក្កដា ឆ្នាំ២០២១

ទ្រព្យសកម្មពន្ធពន្យារត្រូវបានការកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកាត់កងទ្រព្យសកម្មពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដដែល ។

ព្រះពុទ្ធសកម្មពន្លឺពន្យាររបស់សម្តីនិយោជកៈ

ସ୍ୱପ୍ନ

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៥. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖ (ត)

ទ្រព្យសកម្មពន្ធពន្យាររបស់ធនាគារ

	កម្រៃពិដំណើការ កាលបរិច្ឆេទ នៃសង្ខេប បណ្តោះអាសន្ន	សំវិធានការ កាលបរិច្ឆេទ បណ្តោះអាសន្ន	សំវិធានការ បណ្តោះអាសន្ន បន្ថែម	ប្រាក់ប្រាក់ បណ្តោះអាសន្ន	ខាតបង់កម្រៃ បណ្តោះអាសន្ន បណ្តោះអាសន្ន	លែងកាត់បន្ថយ បណ្តោះអាសន្ន	កម្រៃបណ្តោះអាសន្ន	ប្រាក់បណ្តោះអាសន្ន	សុទ្ធ
នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១									
ថ្ងៃទី១ខែមករាឆ្នាំ២០២១	៧.៥៦០.៦៦៣	៩.៤២៦.៨៥៦	៧.២២០.២៤៣	២៦១.៤៣៤	៨១៤.២៨៦	១.៦០០.៧៤២	២៧០.១៦៩	៣.៨៦១.២៧០	៣១.០១៥.៦៦៣
(ដកចេញ)កត់ត្រាជាបន្តបន្ទាប់ ចំណេញប្រចាំឆ្នាំ	៦០១.៤១០	៦៤៨.៤៤៧	(១.១១១.៧៩៧)	១.៦៤៦.៦២៩	៥៣.៨០២	១.៨៦៦.៨១៦	៩.០១៧	៧៣.៣៣៩	២.១០៧.៦៦៣
នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	៨.១៦២.០៧៣	១០.០៧៥.៣០៣	៦.១០៨.៤៤៦	១.៩០៨.០៦៣	៨៦៨.០៨៨	១.៧៨៧.៥៥៨	២៧៩.១៨៦	៣.៩៣៤.៦០៩	៣៣.១២៣.៣២៦
<i>សម្រាប់នឹងពាក់ព័ន្ធនឹងការិយបរិច្ឆេទ</i>	៣៣.០១៥.៥៨៥	៤០.៧៥៤.៦០១	២៤.៧០៨.៦៦៤	៧.៧១៨.១១៥	៣.៥១១.៤១៦	៧.២៣០.៦៧២	១.១២៩.៣០៧	១៥.៩១៥.៤៩៤	១៣៣.៩៨៣.៨៥៤
នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០									
ថ្ងៃទី១ខែមករាឆ្នាំ២០២០	៦.៦៤១.៦២៤	៧.៨៦៦.២៥៤	៦.៦៤៦.៤០៩	៤១៦.៧៤៥	៦០៩.៦៦៤	-	-	(៥៨៧.៥០៨)	២១.៥៩៣.១៨៨
(ដកចេញ)កត់ត្រាជាបន្តបន្ទាប់ ចំណេញប្រចាំឆ្នាំ	៤៧៣.៩៨៤	២៩៧.៨៣៣	៧៣០.១៩៦	(៣៤៩.០៦៩)	៩៩.២០៦	-	-	(៥៦.៧០៨)	១.១៩៥.៤៤២
នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបាន ធ្វើសវនកម្ម)	៧.១១៥.៦០៨	៨.១៦៤.០៨៧	៧.៣៧៦.៦០៥	៦៧៦.៧៦	៧០៨.៨៧០	-	-	(៦៤៤.២១៦)	២២.៧៨៨.៦៣០
<i>សម្រាប់នឹងពាក់ព័ន្ធនឹងការិយបរិច្ឆេទ (មិនបានធ្វើសវនកម្ម)</i>	២៨.៩៦០.៥២៥	៣៣.២២៧.៨៣៤	៣០.០២២.៨០២	២៧៥.៤៤១	២.៨៨៥.១០១	-	-	(២.៦២១.៩៥៩)	៩២.៧៤៩.៧២៤

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង បុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៥. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (ត)

ចំណូលពន្ធពន្ធរបស់សម្ព័ន្ធធនាគារ

	រំលស់ការបំបាត់ ពន្ធនៃពន្ធ បុព្វហេតុ	ចំណេញពីការ ប្តូរមូលបត្រ មិនទាន់បាន ទទួលបាន បុព្វហេតុ	ផ្សេងៗ បុព្វហេតុ	សរុប បុព្វហេតុ
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	៦៤០.១៧៩	១៣.២៤៦.៩៤០	១៣.៨៨៧.១១៩
កាត់ត្រាជាបន្ត កក្កដាបាយការណ៍ចំណេញ ឬខាត	៣០១.១៩៨	(៦៤០.១៧៩)	៨.៤៩៧.៦៥១	៨.១៥៤.៦៧០
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	៣០១.១៩៨	-	២១.៧៤៤.៥៩១	២២.០៤៥.៧៨៩
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	<i>១.២១៨.៣៤៦</i>	<i>-</i>	<i>៨៧.៩៥៦.៨៧១</i>	<i>៨៩.១៧៥.២១៦</i>
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	(៥៤៣.២៤៣)	-	៨.៤៨៤.៥៩៨	៧.៩៤២.១៤៥
កាត់ត្រាជាបន្ត កក្កដាបាយការណ៍ចំណេញ ឬខាត	(២១១.៣៧៧)	-	៧០៦.៦៣៨	៥៣៣.៩៨៨
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	(៧៥៤.៦២០)	-	៩.១៩១.២៣៦	៨.៤៣៦.៦១៦
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	<i>(៣.០៧១.៣០៣)</i>	<i>-</i>	<i>៣៧.៤០៨.៣៣១</i>	<i>៣៤.៣៣៦.៧២៨</i>

ចំណូលពន្ធពន្ធរបស់ធនាគារ

	រំលស់ការបំបាត់ ពន្ធនៃពន្ធ បុព្វហេតុ	ចំណេញពីការ ប្តូរមូលបត្រ មិនទាន់បាន ទទួលបាន បុព្វហេតុ	ផ្សេងៗ បុព្វហេតុ	សរុប បុព្វហេតុ
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	៦៣៩.៣៩២	១២.៨៩១.០៣០	១៣.៥៣០.៤២២
កាត់ត្រាជាបន្ត កក្កដាបាយការណ៍ចំណេញ ឬខាត	-	(៦៣៩.៣៩២)	៨.០៤៤.៨៥៥	៧.៤០៥.២៦៣
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	-	-	២០.៩៣៥.៨៨៥	២០.៩៣៥.៨៨៥
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	<i>-</i>	<i>-</i>	<i>៨៤.៦៨៥.៦៥៥</i>	<i>៨៤.៦៨៥.៦៥៥</i>
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	(៥៤៣.២៤៣)	-	៨.១២៨.៦៨៨	៧.៥៨៥.៤៤៥
កាត់ត្រាជាបន្ត កក្កដាបាយការណ៍ចំណេញ ឬខាត	(២១១.៣៧៧)	-	៦៥៥.៣៣៨	៤៤៣.៩៦១
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	(៧៥៤.៦២០)	-	៨.៧៨៤.០២៦	៨.០២៩.៤០៦
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	<i>(៣.០៧១.៣០៣)</i>	<i>-</i>	<i>៣៥.៨៨៥.៧៧២</i>	<i>៣២.៨១៣.៨៦៩</i>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៦. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	១២០.៤៨៨.៥៣៣	១០៦.៦០៦.៦២៦	៤៨៧.៣៧៦.១១៦	៤៣១.២២៣.៨០២	១២៤.៦៧៣.៥២២	១០៨.១៥៥.៥៦៨	៥០៤.៣០៤.៣៩៦	៤៣៧.៤៨៨.២៧៣
គណនីសន្សំ	៤៧.៩២៧.១៨៥	៤៧.៥៥១.៨៦១	១៩៣.៨៦៥.៤៦៣	១៩២.៣៤៧.២៧៨	៤៦.៧០៩.៨៣៥	៤៦.៨១៦.៩១២	១៨៨.៩៤១.២៨៣	១៨៩.៣៧៤.៤០៩
ប្រាក់បញ្ញើមានកាលកំណត់	២២៣.៣៥៨.៧១១	១៦២.៨៥០.៩៧២	៩០៣.៤៨៥.៩៨៦	៦៥៨.៧៣២.១៨២	២០១.៣៣៨.៨៣៨	១៤១.៧៩២.០៧៤	៨១៤.៤១៥.៦០០	៥៧៣.៥៤៨.៩៣៩
	៣៩១.៧៧៤.៤២៩	៣១៧.០០៩.៤៥៩	១.៥៨៤.៧៧៧.៥៦៥	១.២៨២.៣០៣.២៦២	៣៧២.៧២២.១៩៥	២៩៦.៧៦៤.៥៥៤	១.៥០៧.៦៦១.២៧៩	១.២០០.៤១២.៦២១

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពីប្រាំមួយខែ	២១១.៩៦៤.០១៧	១៩៥.៧១៧.៨៤៧	៨៥៧.៣៩៤.៤៤៩	៧៩១.៦៧៨.៧៣២	១៩៨.២០០.១១៩	១៨៣.៧១៧.១៧៦	៨០១.៧១៩.៤៨២	៧៤៣.១៣៥.៩៧៧
លើសពីប្រាំមួយខែប៉ុន្តែមិនលើសពីមួយឆ្នាំ	៧៩.៦៧៨.៩២៨	៣០.១០៥.១៩៩	៣២២.៣០១.២៦៤	១២១.៧៧៥.៥៣០	៧៤.៤៩៧.១៦៩	២១.៨៦០.៩៧៥	៣០១.៣៤១.០៤៩	៨៨.៤២៧.៦៤៤
លើសពីមួយឆ្នាំ ប៉ុន្តែមិនលើសពីបីឆ្នាំ	១០.៥៤២.១១៩	៥.៦៤៨.៨១៥	៤២.៦៤២.៨៧១	២២.៨៤៩.៤៥៧	១០.៤៣៥.៥៤២	៥.៦៤៨.៨១៥	៤២.២១១.៧៦៧	២២.៨៤៩.៤៥៧
លើសពីបីឆ្នាំ	៨៩.៥៨៩.៣៦៥	៨៥.៥៣៧.៥៨៨	៣៦២.៣៨៨.៩៨១	៣៤៥.៩៩៩.៥៤៣	៨៩.៥៨៩.៣៦៥	៨៥.៥៣៧.៥៨៨	៣៦២.៣៨៨.៩៨១	៣៤៥.៩៩៩.៥៤៣
	៣៩១.៧៧៤.៤២៩	៣១៧.០០៩.៤៥៩	១.៥៨៤.៧៧៧.៥៦៥	១.២៨២.៣០៣.២៦២	៣៧២.៧២២.១៩៥	២៩៦.៧៦៤.៥៥៤	១.៥០៧.៦៦១.២៧៩	១.២០០.៤១២.៦២១

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៦. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	៨៣.៤០៦	៧២.៧៧៤	៣៣៧.៣៧៧	២៩៤.៣៧១	៤.៤២២.៦៦៧	១.៦៧០.៦៩៥	១៧.៨៨៩.៦៨៨	៦.៧៥៧.៩៦១
ភាគីមិនពាក់ព័ន្ធ	៣៩១.៦៩១.០២៣	៣១៦.៩៣៦.៦៨៥	១.៥៨៤.៣៩០.១៨៨	១.២៨២.០០៨.៨៩១	៣៦៨.២៩៩.៥២៨	២៩៥.០៩៣.៨៩៩	១.៤៨៩.៧៧១.៥៩១	១.១៩៣.៦៥៤.៦៦០
	៣៩១.៧៧៤.៤២៩	៣១៧.០០៩.៤៥៩	១.៥៨៤.៧២៧.៥៦៥	១.២៨២.៣០៣.២៦២	៣៧២.៧២២.១៩៥	២៩៦.៧៦៤.៥៩៤	១.៥០៧.៦៦១.២៧៩	១.២០០.៤១២.៦២១

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
គណនីចរន្ត	០,០០%-០,២០%	គ្មាន	០,០០%-០,២០%	គ្មាន
គណនីប្រាក់បញ្ញើសន្សំ	០,០០%-១,៩០%	០,០០%-១,៩០%	០,០០%-០,៥០%	០,០០%-០,៥០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,០០%-៧,៩៥%	១,០០%-៧,៩៥%	១,០០%-៧,៩៥%	១,០០%-៧,៩៥%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៧. ប្រាក់បញ្ញើរបស់អតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	៦៦០.០៩៩.៥៧០	៥២៥.១៧៩.៩៧៦	២.៦៧០.១០២.៧៦១	២.១២៤.៣៥៣.០០៣	៦៥៤.៦៦៥.៧៧២	៥១៥.៣៥៣.០១២	២.៦៤៨.១២៣.០៤៨	២.០៨៤.៦០២.៩៣៤
ប្រាក់បញ្ញើសន្សំ	១.៨៦៥.០៤២.៤៨៩	១.៨៦៦.៦២៤.៧៧៧	៧.៥៤៤.០៩៦.៨៦៨	៧.៥៥០.៤៩៧.២២៣	១.៨២៧.៥៣៤.៩៩៣	១.៨២៤.៦៨៤.៥១៥	៧.៣៩២.៣៧៩.០៤៧	៧.៣៨០.៨៤៨.៨៦៣
ប្រាក់បញ្ញើកម្រិត	១១.៦៥២.០៧៩	១៣.១៣៤.១៧៦	៤៧.១៣២.៦៥៩	៥៣.១២៧.៧៤២	១១.៦៥២.០៧៩	១៣.១៣៤.១៧៦	៤៧.១៣២.៦៥៩	៥៣.១២៧.៧៤១
ប្រាក់បញ្ញើមានកាលកំណត់	២.០២៦.៨៦៥.៣០៩	១.៨៨៩.៣៤៧.១១៩	៨.១៩៨.៦៧០.១៧៥	៧.៦៤២.៤០៩.០៩៦	១.៩៦៣.១៤១.៧១៩	១.៨២៧.០៩៧.០៣៤	៧.៩៤០.៩០៨.២៥៣	៧.៣៩០.៦០៧.៥០៣
	៤.៥៦៣.៦៥៩.៤៤៧	៤.២៩៤.២៨៦.០៨៨	១៨.៤៦០.០០២.៤៦៣	១៧.៣៧០.៣៨៧.០៦៤	៤.៤៥៦.៩៩៤.៥៦៣	៤.១៨០.២៦៨.៧៣៧	១៨.០២៨.៥៥៣.០០៧	១៦.៩០៩.១៨៧.០៤១

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេលប្រាំមួយខែ	៣.២៣៩.២១១.៥៥៦	៣.១២០.២៦៩.៨៤៩	១៣.១០២.៦១០.៧៤៤	១២.៦២១.៤៩១.៥៣៩	៣.១៧៧.៤៧៩.៣១៨	៣.០៤៨.៤៥៨.៦៣៧	១២.៨៥២.៩០៣.៨៤០	១២.៣៣១.០១៥.១៨៧
លើសប្រាំមួយខែប៉ុន្តែមិនលើសពីមួយឆ្នាំ	៧៣០.១៤៧.៩៥៨	៦១៨.៥៣៨.៥៧២	២.៩៥៣.៤៤៨.៤៩០	២.៥០១.៩៨៨.៥២៤	៧១១.៥៣៤.១៨៩	៦០១.៣០៤.៣៤១	២.៨៧៨.១៥៥.៧៩៥	២.៤៣២.២៧៦.០៥៩
លើសពីមួយឆ្នាំ ប៉ុន្តែមិនលើសពីបីឆ្នាំ	៤៣៦.២១៦.៤៤៨	៤០៥.៣៥៥.៣០៥	១.៧៦៤.៤៩៥.៥៣២	១.៦៣៩.៦៦២.២០៩	៤១៨.៧៣៧.៦៣៧	៣៨៧.៨៥៨.៧២៩	១.៦៩៣.៧៩៣.៧៤២	១.៥៦៨.៨៨៨.៥៥៩
លើសពីបីឆ្នាំ	១៥៨.០៨៣.៨៨៥	១៥០.១២២.៣២២	៦៣៩.៤៤៧.៦៩៧	៦០៧.២៤៤.៧៩២	១៤៩.២៤៣.៤១៩	១៥២.៦៤៧.០៣០	៦០៣.៦៨៩.៦៣០	៥៧៧.០០៧.២៣៦
	៤.៥៦៣.៦៥៩.៤៤៧	៤.២៩៤.២៨៦.០៨៨	១៨.៤៦០.០០២.៤៦៣	១៧.៣៧០.៣៨៧.០៦៤	៤.៤៥៦.៩៩៤.៥៦៣	៤.១៨០.២៦៨.៧៣៧	១៨.០២៨.៥៥៣.០០៧	១៦.៩០៩.១៨៧.០៤១

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៧. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	៨.១០៧.៣៨៩	១៨.២៥១.៦០៤	៣២.៧៩៤.២២៧	៧៣.៨២៧.៧៣៨	១៧.៨៣៥.៨១២	១៩.៤៧៨.០៧៤	៧២.១៤៥.៨៦០	៧៨.៧៨៨.៨០៩
ភាគីមិនពាក់ព័ន្ធ	៤.៥៥៥.៥៥២.០៩៨	៤.២៧៦.០៣៤.៤៤៤	១៨.៤២៧.២០៨.២៣៦	១៧.២៩៦.៥៥៩.៣២៦	៤.៤៣៩.១៥៨.៧៥១	៤.១៦០.៧៩០.៦៦៣	១៧.៩៥៦.៣៩៧.១៤៧	១៦.៨៣០.៣៩៨.២៣២
	៤.៥៦៣.៦៥៩.៤៨៧	៤.២៩៤.២៨៦.០៤៨	១៨.៤៦០.០០២.៤៦៣	១៧.៣៧០.៣៨៧.០៦៤	៤.៤៥៦.៩៩៤.៥៦៣	៤.១៨០.២៦៨.៧៣៧	១៨.០២៨.៥៤៣.០០៧	១៦.៩០៩.១៨៧.០៤១

គ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
គណនីចរន្ត	០,០០%-០,២០%	គ្មាន	០,០០%-០,២០%	គ្មាន
ប្រាក់បញ្ញើកម្រិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០%-១៥,០០%	០,០០%-១៥,០០%	០,០០%-០,៥០%	០,០០%-០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,៥០%-១១,៦៥%	០,៥០%-១២,០០%	០,៥០%-៨,២៥%	០,៥០%-៨,២៥%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៨. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
បង្គរការឈប់សម្រាកប្រចាំឆ្នាំ	២០.៣៤៩.៤៣២	២០.០៦៣.៣១០	៨២.៣១៣.៤៥២	៨១.១៥៦.០៨៩	១៩.៩៣៦.៤១៧	១៩.៦២៦.៦២០	៨០.៦៥២.៨០៧	៧៩.៣៨៩.៦៧៨
បង្គរប្រាក់ឆ្នាន់បុគ្គលិក	១០.៧៧២.៣៩៨	១១.០៥៦.២៨០	៤៣.៥៧៤.៣៥០	៤៤.៦៨២.២០៣	៩.៦១៣.៦០១	១០.៤៥៤.៩៩៩	៣៨.៨៨៧.០១៦	៤២.២៩០.៤៧១
មូលនិធិអតិថិជនរដ្ឋប្រាក់	៣៩.៤២៦.៣៤០	១៦.០៦០.៤៦០	១៥៩.៤៧៩.៥៤៥	៦៤.៩៦៤.៥៦១	៣៩.៤០១.០៦៥	១៦.០២៦.៦៥៦	១៥៩.៣៧៧.៣០៨	៦៤.៨២៧.៨២៤
ពន្ធគ្រប់រូប	១.៤៩៤.៣៧៤	១.៥៦៣.៩០១	៦.០៤៤.៧៤៣	៦.៣២៥.៩៨០	១.៤២២.៩៧៥	១.៤៧៨.៤១៣	៥.៧៥៥.៩៣៤	៥.៩៨០.១៨១
ផ្សេងៗ	១៦.៤៥០.០០០	១៥.០១៧.១៥៧	៦៦.៥៤០.២៥០	៦០.៧៤៤.៣៩៩	១៦.២៦៦.៣០៣	១៤.៨២២.១៩៤	៦៥.៧៩៧.១៩៥	៥៩.៩៥៥.៧៧៤
	៨៨.៤៩២.៥៤៤	៦៣.៧៩១.១០៨	៣៥៧.៩៥២.៣៩០	២៥៧.៨៧៣.២៣២	៨៦.៦៤០.៣៦១	៦២.៤០៨.៨៨២	៣៥០.៤៦០.២៦០	២៥២.៤៤៣.៩២៨
	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលរយៈពេលខ្លី	៧៨.៣២៩.៨៣៦	៤៤.០៥០.៥១៤	៣១៦.៨៤៤.១៨៧	១៧៨.១៨៤.៣២៩	៧៦.៨៩៨.៥៤៨	៤២.៧៨២.២៦៣	៣១១.០៥៤.៦២៦	១៧៣.០៥៤.២៥៤
បំណុលរយៈពេលវែង	១០.១៦២.៧០៨	១៩.៧០០.៥៩៤	៥១.១០៨.១៥៣	៧៩.៦៨៨.៩០៣	៩.៧៤១.៨១៣	១៩.៦២៦.៦១៩	៣៩.៤០៥.៦៣៤	៧៩.៣៨៩.៦៧៨
	៨៨.៤៩២.៥៤៤	៦៣.៧៥១.១០៨	៣៥៧.៩៥២.៣៤០	២៥៧.៨៧៣.២៣២	៨៦.៦៤០.៣៦១	៦២.៤០៨.៨៨២	៣៥០.៤៦០.២៦០	២៥២.៤៤៣.៩២៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៩. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានសន្យាថានឹងដាក់បញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីនោះទេ ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
ពុំមានទ្រព្យបញ្ចាំ៖								
ប្រាក់កម្ចីរយៈពេលខ្លី	១១៨.៦១៥.២៩៥	១២៤.៦២៩.០៧១	៤៧៩.៧៩៨.៨៦៨	៥០៤.១២៤.៥៩២	៩៤.៩៦២.៨៧៣	១០៤.៨៨៦.៦៩៨	៣៨៤.១២៣.៦០៨	៤២៤.២៦៦.៦៩៣
ប្រាក់កម្ចីរយៈពេលវែង	៤០៧.៥០០.០៨៧	៤១៧.៧៦៩.៨៤៥	១.៦៤៨.៣៣៧.៨៥២	១.៦៨៩.៨៧៩.០២៣	៣៩៧.៣៥២.៨៣១	៤០២.៤៦៦.២១៨	១.៦០៧.២៩២.២០១	១.៦២៧.៩៧៥.៨៥២
	៥២៦.១១៥.៣៨២	៥៤២.៣៩៨.៩១៦	២.១២៨.១៣៦.៧២០	២.១៩៤.០០៣.៦១៥	៤៩២.៣១៥.៧០៤	៥០៧.៣៥២.៩១៦	១.៩៩១.៤១៨.៨០៩	២.០៥២.២៤២.៥៤៥

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	-	-	-	-	-	-	-	-
ភាគីមិនពាក់ព័ន្ធ	៥២៦.១១៥.៣៨២	៥៤២.៣៩៨.៩១៦	២.១២៨.១៣៦.៧២០	២.១៩៤.០០៣.៦១៥	៤៩២.៣១៥.៧០៤	៥០៧.៣៥២.៩១៦	១.៩៩១.៤១៨.៨០៩	២.០៥២.២៤២.៥៤៥
	៥២៦.១១៥.៣៨២	៥៤២.៣៩៨.៩១៦	២.១២៨.១៣៦.៧២០	២.១៩៤.០០៣.៦១៥	៤៩២.៣១៥.៧០៤	៥០៧.៣៥២.៩១៦	១.៩៩១.៤១៨.៨០៩	២.០៥២.២៤២.៥៤៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

១៩ ប្រាក់កម្ចី (ត)

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
អត្រាការប្រាក់ប្រចាំឆ្នាំ	២,០០%-១៤,៥០%	២,០០%-១៤,៥០%	២,០០%-៨,០០%	២,០០%-៨,០០%

២០. បំណុលបន្ទាប់បន្សំ

ទាំងនេះគឺជាបំណុលបន្ទាប់បន្សំពីភាគីមិនពាក់ព័ន្ធ។ បំណុលទាំងនេះត្រូវអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងខ្ទង់ប្រភេទទីពីរ នៅក្នុងការគណនាមូលនិធិផ្ទាល់របស់ ធនាគារ ដោយអនុលោមទៅតាមប្រកាសលេខ ធ៧-០១០-១៨២ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា ។សម្ព័ន្ធធនាគារនិងធនាគារមិនបានសន្យាថានឹងបញ្ចាំសម្រាប់បំណុលបន្ទាប់បន្សំនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
បំណុលបន្ទាប់បន្សំរយៈពេលខ្លី	១៤.១៩៩.៣១៥	១១.៤០៨.៤១៣	៥៧.៤៣៦.២២៩	៥៦.១៤៧.០៣១	១៤.១៩៩.៣១៥	១១.៤០៨.៤១៣	៥៧.៤៣៦.២២៩	៥៦.១៤៧.០៣១
បំណុលបន្ទាប់បន្សំរយៈពេលវែង	១៥៥.៧៥០.២១០	១៥៥.៧៥០.២១០	៦៣០.០០៩.៦០០	៦៣០.០០៩.៥៩៩	១៥៥.៧៥០.២១០	១៥៥.៧៥០.២១០	៦៣០.០០៩.៦០០	៦៣០.០០៩.៥៩៩
	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៨៦.១៥៦.៦៣០	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៨៦.១៥៦.៦៣០

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២០. បំណុលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	-	-	-	-	-	-	-	-
ភាគីមិនពាក់ព័ន្ធ	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៧៦.១៥៦.៦៣០	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៧៦.១៥៦.៦៣០
	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៧៦.១៥៦.៦៣០	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៧៦.១៥៦.៦៣០

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
អត្រាការប្រាក់ប្រចាំឆ្នាំ	៥,៣៨%-៨,៤៨%	៥,៣៨%-៨,៤៨%	៥,៣៨%-៨,៤៨%	៥,៣៨%-៨,៤៨%

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

២១. បំណុលកកិសន្យា

ការវិភាគបំណុលកកិសន្យារបស់សម្ព័ន្ធធនាគារដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
បំណុលកកិសន្យាដែលមិនបានរាប់បញ្ចូល								
គិតជាងមួយឆ្នាំ	១០.១៦២.៧៨៣	១០.២៦១.៩០២	៤១.១០៨.៤៥៧	៤១.៥០៩.៣៩៤	៩.៥៧៤.៣២៤	៩.៦៥៥.៦០២	៣៨.៧២៨.១៤១	៣៩.០៥៦.៩១០
មួយទៅប្រាំឆ្នាំ	១៨.៩៤៤.២៥៧	២០.៥៨១.២៩៤	៧៦.៦២៩.៥២០	៨៣.២៥១.៣៣៤	១៧.៦១៥.៣៥៨	១៨.៨៨៨.៨៩៦	៧១.២៥៤.១២៣	៧៦.៤០៥.៥៨៤
លើសពីប្រាំឆ្នាំ	៤.៦៦០.៤០៤	៣.៨១៦.៤៦២	១៨.៨៥១.៣៣៤	១៥.៤៣៧.៥៨៩	១.២៦០.៩៩៨	៦៥៥.៩២៩	៥.១០០.៥៧៥	២.៦៥៣.២៣៣
បំណុលកកិសន្យាសរុបដែលមិនបានធ្វើអប្បបរមា	៣៣.៧៦៧.៤៤៤	៣៤.៦៥៩.៦៥៨	១៣៦.៥៨៩.៣១១	១៤០.១៩៨.៣១៧	២៨.៤៥០.៦៨០	២៩.៥០០.៤២៧	១១៥.០៨២.៨៣៩	១១៨.១១៥.៧២៧
កម្រៃបច្ចុប្បន្ននៃបំណុលកកិសន្យា								
បំណុលកកិសន្យារយៈពេលខ្លី	៩.៨៥៥.៧២២	១០.៣០៩.៨៦៥	៣៩.៨៦៦.៣៩៥	៤១.៧០៣.៤០៤	៩.២៨៥.៦៥៨	៩.៧១១.៨៧៩	៣៧.៥៦០.៤៨៧	៣៩.២៨៤.៥៥១
បំណុលកកិសន្យារយៈពេលវែង	១៨.០៨៨.៥៣០	១៨.៣០៨.០៣៧	៧២.៩៦៧.៩០៨	៧៤.០៥៦.០១០	១៥.៨៦៩.៧៥៥	១៦.០៦០.៥០៦	៦៤.១៩៣.១៥៩	៦៤.៩៦៤.៧៤៦
សរុបកម្រៃបច្ចុប្បន្ននៃបំណុលកកិសន្យា	២៧.៩៤៤.២៥២	២៨.៦១៧.៩០២	១១២.៨៣៤.៣០៣	១១៥.៧៥៩.៤១៤	២៥.១៥៥.៤១៣	២៥.៧៧២.៣៨៥	១០១.៧៥៣.៦៤៦	១០៤.២៤៩.២៩៧

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២១. ចំណូលភតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ សម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់កាលិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់កាលិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមកាលិយបរិច្ឆេទ	២៨៦១៧.៩០២	៣០.៩១៥.៩៣៩	១១៥.៧៥៩.៤១៤	១២៥.៩៨២.៤៥១	២៥.៧៧២.៣៨៥	២៧.៧៨៩.១៦៨	១០៤.២៤៩.២៩៧	១១៣.២៤០.៨៦០
ការទិញបន្ថែមសម្រាប់ក្នុងកាលិយបរិច្ឆេទ	១.៧៧១.៥០៨	២.៧៧៥.៧៣៦	៧.១៩២.៣២២	១១.២៧៧.៨១៥	១.៧៦៣.៥៤៩	២.៤១០.៤៥៥	៧.១៦០.០០៩	៩.៧៩៣.៦៧៨
ការទូទាត់សម្រាប់កាលិយបរិច្ឆេទ	(២.៩១៩.២៥១)	(២.៧៨២.៩៤១)	(១១.៨៥២.១៥៩)	(១១.៣០៧.០៨៩)	(២.៧៨៤.៨៨៣)	(២.៥៩៤.១៤៩)	(១១.៣០៦.៦២៥)	(១០.៥៤០.០២៧)
ការបញ្ចប់ភតិសន្យាសម្រាប់កាលិយបរិច្ឆេទ	(២៤.២១៩)	(១៣.២៧៤)	(៩៨.៣២៩)	(៥៣.៩៣២)	(២៧.២៨២)	(១៦.៣៣៧)	(១១០.៧៦៥)	(៦៦.៣៧៧)
ការប្រាក់	៤៨០.៧៩៩	៥៤៣.៨៨០	១.៩៥២.០៤៥	២.២០៩.៧៨៤	៤៣១.៦៤៤	៤៨៣.៥២២	១.៧៥២.៤៧៥	១.៩៦៤.៥៩៩
លម្អៀងពីអត្រាប្តូរប្រាក់	(២៩.៥០៧)	(៧៧.៤០១)	(១១៩.៧៩៨)	(៣១៤.៤៨០)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	១០.៨០៨	(៩៣៥.៥០៥)	-	-	៩.២៥៥	(១៣៦.៩៦១)
នាចុងកាលិយបរិច្ឆេទ	២៧.៨៩៧.២៣២	៣១.៣៦១.៩៣៩	១១២.៨៤៤.៣០៣	១២៦.៨៥៩.០៤៥	២៥.១៥៥.៤១៣	២៨.០៧២.៦៥៩	១០១.៧៥៣.៦៤៦	១១៤.២៥៥.៧២២

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២១. បំណុលកតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់ដូចខាងក្រោម ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
		(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)
លំហូរសាច់ប្រាក់ សរុបសម្រាប់ការជួល	២.៩១៩.៧៥៨	២.៧៦២.២៣១	១១.៨៥៤.២១៧	១១.២២២.៩៤៥	២.៧៨៤.៨៨៣	២.៥៨៩.៧៦១	១១.៣០៦.៦២៥	១០.៥២២.១៩៩

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២២. អត្ថប្រយោជន៍និយោជិត

	កំណត់សម្គាល់	សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
		នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
អត្ថប្រយោជន៍ ពេលចូលនិវត្ត	(ក)	១១.១៥៩.៧៩៧	១១.០១០.៤៧១	៤៥.១៤១.៣៧៩	៤៤.៥៣៧.៣៥៥	១០.៦០៥.៨១៤	១០.៤៩៨.១៩០	៤២.៩០០.៥១៧	៤២.៤៦៥.១៧៨
អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង	(ខ)	១.៦៧០.៧៤២	១.៣០៧.១៧២	៦.៧៥៨.១៥១	៥.២៨៧.៥១១	១.៦៥៩.២០០	១.៣០៧.១៧២	៦.៧១១.៤៦៤	៥.២៨៧.៥១១
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	(គ)	៧.៩៨១.៣១៩	៦.០៣៦.៤១២	៣២.២៨៤.៤៣៦	២៤.៤១៧.២៨៦	៧.៨៨១.១១៤	៥.៩៧៦.៤០១	៣១.៨៧៩.១០៧	២៤.១៧៤.៥៥២
		<u>២០.៨១១.៨៥៨</u>	<u>១៨.៣៥៤.០៥៥</u>	<u>៨៤.១៨៣.៩៦៦</u>	<u>៧៤.២៤២.១៥២</u>	<u>២០.១៤៦.១២៨</u>	<u>១៧.៧៨១.៧៦៣</u>	<u>៨១.៤៩១.០៨៨</u>	<u>៧១.៩២៧.២៣១</u>
		សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
		នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
អត្ថប្រយោជន៍រយៈពេលខ្លី		៩.៦៥២.០៦១	៧.៣៤៣.៥៨៤	៣៩.០៤២.៥៨៧	២៩.៧០៤.៧៩៧	៩.៥៤០.៣១៤	៧.២៨៣.៥៧៣	៣៨.៥៩០.៥៧០	២៩.៤៦២.០៥៣
អត្ថប្រយោជន៍រយៈពេលវែង		១១.១៥៩.៧៩៧	១១.០១០.៤៧១	៤៥.១៤១.៣៧៩	៤៤.៥៣៧.៣៥៥	១០.៦០៥.៨១៤	១០.៤៩៨.១៩០	៤២.៩០០.៥១៨	៤២.៤៦៥.១៧៨
		<u>២០.៨១១.៨៥៨</u>	<u>១៨.៣៥៤.០៥៥</u>	<u>៨៤.១៨៣.៩៦៦</u>	<u>៧៤.២៤២.១៥២</u>	<u>២០.១៤៦.១២៨</u>	<u>១៧.៧៨១.៧៦៣</u>	<u>៨១.៤៩១.០៨៨</u>	<u>៧១.៩២៧.២៣១</u>

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីចន្លោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត

(i) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានកំណត់ដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែធ្នូ	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែធ្នូ	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែធ្នូ	នាថ្ងៃទី៣១ខែមីនា	នាថ្ងៃទី៣១ខែធ្នូ
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
តម្លៃបច្ចុប្បន្ននៃការទទួលបានអត្ថប្រយោជន៍ដែលបានកំណត់កាតព្វកិច្ច	១១.១៥៩.៧៩៧	១១.០១០.៤៧១	៥៥.១៤១.៣៧៩	៥៤.៥៣៧.៣៥៥	១០.៦០៥.៨១៥	១០.៤៩៨.១៩០	៥២.៩០០.៥១៧	៥២.៤៦៥.១៧៨
តម្លៃសមស្របនៃទ្រព្យសកម្មផែនការ	-	-	-	-	-	-	-	-
បំណុលសុទ្ធត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១១.១៥៩.៧៩៧	១១.០១០.៤៧១	៥៥.១៤១.៣៧៩	៥៤.៥៣៧.៣៥៥	១០.៦០៥.៨១៥	១០.៤៩៨.១៩០	៥២.៩០០.៥១៧	៥២.៤៦៥.១៧៨

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

(ii) បម្រែបម្រួលលើកាតព្វកិច្ចអត្ថប្រយោជន៍ ដែលបានកំណត់ក្នុងមូលការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
	ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	(មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	(មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	១១.០១០.៤៧១	៩.៧២៣.៣៦៧	៤៤.៥៣៧.៣៥៥	៣៩.៦២២.៧២១	១០.៤៩៨.១៩០	៩.១៤៣.២៩៥	៤២.៤៦៥.១៧៨	៣៧.២៥៨.៩២៦
បន្តកត់ត្រាសេវាកម្មបច្ចុប្បន្ន	២២១.៥៤២	៧៩៣.៥៩២	៨៩៩.៤៦១	៣.២២៤.៣៦៤	១៩៨.៨១៨	៧៦៤.៧០៩	៨០៧.២០១	៣.១០៧.០១៣
ចំណាយការប្រាក់	១៩៧.១៥៧	៦៩៤.៩៩០	៨០០.៤៥៧	២.៨២៣.៧៤៤	១៨៩.៩៦៦	៦៥៤.៨៦៤	៧៧១.២៦២	២.៦៦០.៧១២
អត្ថប្រយោជន៍ បានបង់	(៩៨.២៩២)	(២៥.៣៩២)	(៣៩៩.០៦៦)	(១០៣.១៦៨)	(៩៨.២៩២)	(២៥.៣៩២)	(៣៩៩.០៦៦)	(១០៣.១៦៨)
ខាតពីការទូទាត់អត្ថប្រយោជន៍	(៤.៤៥៦)	២២.៥៧៩	(១៨.០៩១)	៩១.៧៣៩	(៤.៤៥៦)	២២.៥៧៩	(១៨.០៩១)	៩១.៧៣៩
ចំណេញពីការវាស់វែងឡើងវិញក្នុងការិយបរិច្ឆេទ	(១៥៧.៩៤៥)	(៧៨៥.៦២៩)	(៦៤១.២៤៧)	(៣.១៩២.០០៧)	(១៧៣.៥១៤)	(៧៦២.៧៩៤)	(៧០៤.៤៦៧)	(៣.០៩៩.២៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៨៦៨០)	(៥.២៥១)	(៣៥.២៤១)	(២១.៣៣៥)	(៤.៨៩៨)	(២.៨១៣)	(១៩.៨៨៦)	(១១.៤២៩)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២.២៣៩)	(៤៣.៧៥៦)	-	-	(១.៦១៤)	(៤១.១៥៩)
នាចុងការិយបរិច្ឆេទ	១១.១៥៩.៧៩៧	១០.៤១៨.២៥៦	៤៥.១៤១.៣៧៩	៤២.៤០២.៣០២	១០.៦០៥.៨១៤	៩.៧៩៤.៤៨៨	៤២.៩០០.៥១៧	៣៩.៨៦៣.៤០២

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

(iii) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ត្រូវបានកំណត់ដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់កាលបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់កាលបរិច្ឆេទ៣ខែគិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
បន្ទុកតម្លៃសេវាកម្មបច្ចុប្បន្ន	២២១.៥៤២	៧៩៣.៥៩២	៨៩៩.៤៦១	៣.២២៤.៣៦៤	១៩៨.៨១៨	៧៦៤.៧០៩	៨០៧.២០១	៣.១០៧.០១៣
ចំណាយការប្រាក់	១៩៧.១៥៧	៦៩៤.៩៩០	៨០០.៤៥៧	២.៨២៣.៧៤៤	១៨៩.៩៦៦	៦៥៤.៨៦៤	៧៧១.២៦២	២.៦៦០.៧១២
ខាតពីការទូទាត់អត្ថប្រយោជន៍	(៤.៤៥៦)	២២.៥៧៩	(១៨.០៩១)	៩១.៧៣៩	(៤.៤៥៦)	២២.៥៧៩	(១៨.០៩១)	៩១.៧៣៩
	៤១៤.២៤៣	១.៥១១.១៦១	១.៦៨១.៨២៧	៦.១៣៩.៨៤៧	៣៨៤.៣២៨	១.៤៤២.១៥២	១.៥៦០.៣៧២	៥.៨៥៩.៤៦៤

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

(៧) ការសន្មត់ដ៏សំខាន់ៗដែលបានប្រើប្រាស់ដើម្បីកំណត់ចំណាយ និងកាតព្វកិច្ចប៉ាន់ស្មានមានដូចខាងក្រោម៖

	២០២១	២០២០
អត្រាកំណើនប្រាក់បៀវត្ស	៣,៤៦%	៣,៤៦%
អត្រាអតិផរណា	១,២០%	១,២០%
អត្រាអប្បបរមា	៧,២៥%	៧,០០%
អត្រាមរណៈ(*) និង អត្រាបម្រែបម្រួលបុគ្គលិក(**)		

(*) តារាងអត្រាមរណៈមានដូចខាងក្រោម៖

រយៈ	២០២១		២០២០	
	អត្រាបម្រែបម្រួលបុគ្គលិក(%ក្នុងមួយឆ្នាំ)		អត្រាបម្រែបម្រួលបុគ្គលិក(%ក្នុងមួយឆ្នាំ)	
	ស្រ្តី	បុរស	ស្រ្តី	បុរស
១៨-២៩	០-០,៤៩	០-០,៤២	០-០,៤៩	០-០,៤២
៣០-៣៩	០-០,១០	០-០,៣២	០-០,១០	០-០,៣២
៤០-៤៩	-	-	-	-
៥០-៥៩	-	០-៦,៦៧	-	០-៦,៦៧
៦០	-	-	-	-

(**) តារាងអត្រាបម្រែបម្រួលបុគ្គលិកមានដូចខាងក្រោម៖

រយៈ	២០២១		២០២០	
	អត្រាបម្រែបម្រួលបុគ្គលិក(%ក្នុងមួយឆ្នាំ)		អត្រាបម្រែបម្រួលបុគ្គលិក(%ក្នុងមួយឆ្នាំ)	
	ស្រ្តី	បុរស	ស្រ្តី	បុរស
១៨-២៩	២,៣-៩,១០	៤,២៩-៩,២៤	២,៣-៩,១០	៤,២៩-៩,២៤
៣០-៣៩	១,៦៨-៤,៦៨	២,៧៤-៥,៧៦	១,៦៨-៤,៦៨	២,៧៤-៥,៧៦
៤០-៤៩	០-៦,៦៧	០-៤,៣៨	០-៦,៦៧	០-៤,៣៨
៥០-៥៩	-	០-៨,៣៣	-	០-៨,៣៣
៦០	-	-	-	-

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីការប្រែប្រួល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

ភាពប្រែប្រួលនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ចំពោះការផ្លាស់ប្តូរការសន្មត់ដ៏សំខាន់គឺ៖

	ការផ្លាស់ប្តូរការសន្មត់		ផលប៉ះពាល់លើកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់					
			ការកើនឡើងលើការសន្មត់		ការថយចុះលើការសន្មត់			
	២០២១	២០២០	២០២១	២០២០	២០២១	២០២០	២០២១	២០២០
អត្រាកំណើនប្រាក់ខែ	១,០០%	១,០០%	ការកើនឡើងដោយ	២០,៦០%	២០,៨០%	ការថយចុះដោយ	១៦,៥៥%	១៦,៦៧%
អត្រាអប្បបរមា	១,០០%	១,០០%	ការថយចុះដោយ	១៦,៨៩%	១៦,៦១%	ការកើនឡើងដោយ	២០,៥៥%	២០,៧៥%
អត្រាអតិផរណា	១,០០%	១,០០%	ការកើនឡើងដោយ	២០,៦៤%	២០,៨៤%	ការថយចុះដោយ	១៦,៥៧%	១៦,៦៩%
អត្រាមណោភាព	០,១០%	០,១០%	ការថយចុះដោយ	១,៨៩%	១,៩១%	ការកើនឡើងដោយ	០,០៨%	០,០៩%
អត្រាបម្រែបម្រួលរបស់បុគ្គលិក	១,០០%	១,០០%	ការថយចុះដោយ	១២,៥៣%	១២,៧៣%	ការកើនឡើងដោយ	៧,១៩%	៧,៣៩%

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២២. អត្ថប្រយោជន៍និយោជិត (ត)

(ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រងមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យរៀងរាល់៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយាល័យរៀងរាល់៣ខែគិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
នាថ្ងៃទី១ ខែមករា	១.៣០៧.១៧២	២.០៨៣.៧២៦	៥.២៨៧.៥១១	៨.៤៩១.១៨៣	១.៣០៧.១៧២	២.០៨៣.៧២៦	៥.២៨៧.៥១១	៨.៤៩១.១៨៣
ការបន្ថែម(កំណត់សម្គាល់ ២៨)	៣៦៧.៤២៦	៣៣៩.៧២០	១.៤៩១.៧៥០	១.៣៨០.២៨២	៣៥៥.៨៩០	៣៣៩.៧២០	១.៤៩៤.៩១៣	១.៣៨០.២៨២
អត្ថប្រយោជន៍បានបង់	(២.០៩០)	(២.០៨៣.១១១)	(៨.៤៨៥)	(៨.៤៦៣.៦៨០)	(២.០៩០)	(២.០៨៣.១១១)	(៨.៤៨៥)	(៨.៤៦៣.៦៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១.៧៦៦)	(១.៩៥៦)	(៧.១៧០)	(៧.៩៤៧)	(១.៧៧២)	(១.៩៥៦)	(៧.១៩៤)	(៧.៩៤៧)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៥.៤៥៥)	(២២.៦៣៥)	-	-	(៥.២៨១)	(២២.៦៣៥)
នាថ្ងៃទី៣១ ខែមីនា	១.៦៧០.៧៥២	៣៣៨.៣៧៩	៦.៧៥៨.១៥១	១.៣៧៧.២០៣	១.៦៥៩.២០០	៣៣៨.៣៧៩	៦.៧១១.៤៦៤	១.៣៧៧.២០៤

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២២. អត្ថប្រយោជន៍និយោជិត (ត)

(គ) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ

បម្រែបម្រួលនៅនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៥)	(មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៥)	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៥)	(មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៦.០៣៦.៤១២	៦.៤៩៨.៨០០	២៤.៤១៧.២៨៦	២៦.៤៨២.៦១០	៥.៩៧៦.៤០១	៦.៤៤០.៤៥៦	២៤.១៧៤.៥៤២	២៦.២៤៤.៨៥៨
ការបន្ថែម (កំណត់សម្គាល់ ២៨)	២.០១០.៤៤៣	២.១១៧.៤៥៩	៨.១៦២.៣៩៩	៨.៦០៣.៦៤២	១.៩៦៣.៤២៨	២.០៩២.៤៧២	៧.៩៧១.៥១៨	៨.៥០១.៧១៤
អត្ថប្រយោជន៍បានបង់	(៥៣.៥៨៩)	(១០.១៤៤)	(២១៧.៥៧១)	(៤១.២១៥)	(៤៩.០៩៥)	(១០.១៤៤)	(១៩៩.៣២៦)	(៤១.២១៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១១.៩៤៧)	(១៤.៨២៥)	(៤៨.៥០៥)	(៦០.២៣៤)	(៩.៦២០)	(១៤.៨២៥)	(៣៩.០៥៧)	(៦០.២៣៤)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២៩.១៧៣)	(១៧.៨៤៦)	-	-	(២៨.៥៧០)	(១៧.៧៣០)
នាចុងការិយបរិច្ឆេទ	៧.៩៨១.៣១៩	៨.៥៩១.៣៩០	៣២.២៨៨.៤៣៦	៣៤.៩៦៦.៩៥៧	៧.៨៨១.១១៤	៨.៥០៧.៩៥៩	៣១.៨៧៩.១០៧	៣៤.៦២៧.៣៩៣

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៣. ដើមទុន និង បុព្វលាភភាគហ៊ុន

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើមទុនចុះបញ្ជីសរុបមាន ៤៣៣.១៦៣.០១៩ ភាគហ៊ុន (២០២០៖ ៤៣៣.១៦៣.០១៩ ភាគហ៊ុន) ដែលមានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន ។ ភាគហ៊ុនទាំងអស់ត្រូវបានបង់រួចរាល់ទាំងស្រុងដោយភាគហ៊ុនិក និងអាស្រ័យទៅតាមចំណែកភាគហ៊ុនរបស់ពួកគេនៅក្នុងធនាគារដូចខាងក្រោម៖

ដើមទុន

	នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគរាល់ ភាគហ៊ុន គិតជាភាគរយ	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគរាល់ ភាគហ៊ុន គិតជាភាគរយ
ACLEDA Financial Trust	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៥,៧៣៩%	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៥,៧៣៩%
ASA Plc.	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	២៤,៧៤៩%	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	២៤,៧៤៩%
SMBC	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦%	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦%
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
Triodos Microfinance Fund	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥២៥%	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥២៥%
Triodos Fair Share Fund	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៩៩%	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៩៩%
Triodos Sustainable Finance Foundation	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥០២%	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥០២%
Other investors in CSX	៤.៣៤៤.៨៦៥	៤.៣៤៤.៨៦៥	១,០០៣%	៤.៣៤៤.៨៦៥	៤.៣៤៤.៨៦៥	១,០០៣%
	<u>៤៣៣.១៦៣.០១៩</u>	<u>៤៣៣.១៦៣.០១៩</u>	<u>១០០%</u>	<u>៤៣៣.១៦៣.០១៩</u>	<u>៤៣៣.១៦៣.០១៩</u>	<u>១០០%</u>
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	<u>១.៧៥២.១៤៤.៤១២</u>			<u>១.៧៥២.១៤៤.៤១២</u>		

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៣. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុន គឺចំនួនដែលលើសរវាងទឹកប្រាក់ដែលធនាគារបានទទួលពីការបោះផ្សាយភាគហ៊ុនថ្មីបន្ទាប់ពីទូទាត់ចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយ នឹងតម្លៃចារឹកនៃភាគហ៊ុនដែលបានបោះផ្សាយ។

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុនដែលមានតម្លៃចារឹក ៤.០០០ (០.៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុននឹងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ (៣.៩៧ ដុល្លារអាមេរិក) រៀលក្នុងមួយភាគហ៊ុន។ ធនាគារបានទទួលសាច់ប្រាក់ពីការបោះផ្សាយភាគហ៊ុនថ្មីចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងមានចំណាយ ប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយមូលបត្រកម្ពុជាសិទ្ធិជាសាធារណៈដំបូងចំនួន ១.០៣១.០២៥ ដុល្លារអាមេរិក ដោយទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៧.៧២៦.២៣៩ ពាន់រៀល)។

នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ភាគហ៊ុនិកបានយល់ព្រមធ្វើវិសោធនកម្មលើអនុស្សរណៈរបស់ក្រុមហ៊ុន (“MAA”) ទាក់ទងទៅនឹងការបង្កើនដើមទុនពី IPO។ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានដាក់ពាក្យស្នើសុំទៅធនាគារជាតិនៃកម្ពុជា សម្រាប់សេចក្តីអនុម័តដែលត្រូវបានអនុម័តដោយ NBC នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ នាការបរិច្ចេទនៃរបាយការណ៍ MAA នៅមិនទាន់ត្រូវបានអនុម័តដោយ ក្រសួងពាណិជ្ជកម្ម ហើយត្រូវបានរំពឹងទុកថានឹងទទួលបានការអនុម័តនាដើមខែឧសភា ឆ្នាំ២០២១។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៤. ចំណូលការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ឥណទាន និងបុរេប្រទាន៖								
- ចំណូលការប្រាក់	១៣៩.១៥១.៩៥២	១២៦.៣៨៧.៦៦៤	៥៦៤.៩៥៦.៩២៥	៥១៣.៥១៣.០៧៩	១២៩.១១៧.៦៤៤	១១៧.៥៥៥.៣០៧	៥២៤.២១៧.៦៣៥	៤៧៧.៦២៧.២១២
- ការវិនិយោគហិរញ្ញវត្ថុ	៩៤.៩០៥	៩៥៥.៤០៥	៣៨៥.៣១៤	៣.៨៨១.៨១១	៩៤.៩០៥	៩៥៥.៤០៥	៣៨៥.៣១៤	៣.៨៨១.៨១១
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖								
- ធនាគារនៅក្រៅប្រទេសកម្ពុជា	២៨.០២៤	២៧៥.៩៣៨	១១៣.៧៧៧	១.១២១.១៣៦	៣០.៨៥៥	២៧៥.៩៣៨	១២៥.២៧២	១.១២១.១៣៧
- ធនាគារនៅខាងក្នុងប្រទេសកម្ពុជា	២៩៨.៥១៦	១៤៨.១៥៩	១.២១១.៩៧៦	៦០១.៩៦៩	២៩០.៥៨០	១៤១.២៦៨	១.១៧៩.៧៥៤	៥៧៣.៩៧១
	<u>១៣៩.៥៧៣.៣៩៧</u>	<u>១២៧.៧២៧.១៦៦</u>	<u>៥៦៦.៦៦៧.៩៩២</u>	<u>៥១៩.១១៧.៩៩៥</u>	<u>១២៩.៥៣៣.៩៨៤</u>	<u>១១៨.៩២៧.៩១៨</u>	<u>៥២៥.៩០៧.៩៧៥</u>	<u>៤៨៣.២០៩.១៣១</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៥. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(កំណត់សម្គាល់ ៤) ពាន់រៀល	(កំណត់សម្គាល់ ៤) ពាន់រៀល	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	(កំណត់សម្គាល់ ៤) ពាន់រៀល	(កំណត់សម្គាល់ ៤) ពាន់រៀល
ប្រាក់បញ្ញើសរុបធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	២.៣៧៧.២៥៧	១.៩៦២.៩៩៧	៩.៦៥១.៦៦៣	៧.៩៧៥.៦៥៧	២.០៦២.០១៨	១.៧២១.៨៨១	៨.៣៧១.៧៩៣	៦.៩៩៦.០០៣
ប្រាក់បញ្ញើសន្សំគណនីចរន្ត	៩.៩៣១	៨.២៤៨	៤០.៣២០	៣៣.៥១២	៥.៦៦២	៥.៤៩៣	២២.៩៨៨	២២.៣១៨
	៤៦	-	១៨៧	-	៤៦	-	១៨៧	-
ប្រាក់បញ្ញើសរុបអតិថិជន								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	២៣.២៨៥.៥២៣	២១.៤៩៨.៤៧៤	៩៤.៥៣៩.២២៣	៨៧.៣៣២.០៨៨	២២.៣០៨.៨១០	២០.៥៣២.៣៥១	៩០.៥៧៣.៧៦៩	៨៣.៤២២.៩៥២
ប្រាក់បញ្ញើសន្សំគណនីចរន្ត	១.៦២១.៣៩៧	១.៤៩៣.៥៨៤	៦.៥៨២.៨៧២	៦.០៦៨.៤៣២	១.៣៤៨.១៥០	១.១៧៩.៨២៩	៥.៤៧៣.៤៨៩	៤.៧៩៣.៦៤៥
	១៣.០៦៤	១៤.១១១	៥៣.០៤០	៥៧.៣៣៣	១៣.០៦៤	១៤.១១១	៥៣.០៤០	៥៧.៣៣៣
បំណុលបន្ទាប់បន្សំ	២.៨៨៥.១៧៣	២.៦១០.៣៤២	១១.៧១៣.៨០២	១០.៦០៥.៨២០	២.៨៨៥.១៧៣	២.៦១០.៣៤២	១១.៧១៣.៨០១	១០.៦០៥.៨២០
ប្រាក់កម្ចី	៧.៥៥៦.៨១៩	៩.៥៩៨.៨៤៩	៣០.៦៨០.៦៨៥	៣៩.០០០.១២៣	៦.៦៨៨.៨៥៦	៨.៣៣២.០១៤	២៧.១៥៦.៧៥៥	៣៣.៨៥២.៩៧៣
ចំណាយការប្រាក់លើភតិសន្យា	៤៨០.៧៩៩	៥៤៣.៨៨០	១.៩៥២.០៤៥	២.២០៩.៧៨៤	៤៣១.៦៤៤	៤៨៣.៥២២	១.៧៥២.៤៧៥	១.៩៦៤.៥៤៩
	៣៨.២៣០.០០៩	៣៧.៧២៦.៤៨៥	១៥៥.២១៣.៨៣៧	១៥៣.២៨២.៧០៩	៣៥.៧៤៣.៤២៣	៣៤.៨៧៩.៥៤៣	១៤៩.១១៨.២៩៧	១៤១.៧១៥.៥៨៣

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៦. ចំណូលកម្រៃ និង ខេីងសា

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ធុន្នាននមេរិក	ធុន្នាននមេរិក	រាន់រៀល (កំណត់ សម្គាល់ ៤)	រាន់រៀល (កំណត់ សម្គាល់ ៤)	ធុន្នាននមេរិក	ធុន្នាននមេរិក	រាន់រៀល (កំណត់ សម្គាល់ ៤)	រាន់រៀល (កំណត់ សម្គាល់ ៤)
កម្រៃជើងសា	៤.៤៧៧.១៧៥	៤.១៧៨.៧០០	១៨.១៧៧.៣៣១	១៦.៩៧៨.០៥៨	៤.៣៧៧.៥០៨	៤.១១៨.២៨២	១៧.៧៧២.៦៨២	១៦.៧៣២.៥៨០
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	៩៨៧.៨១៨	១.៤៤៨.៧២៤	៥.០១០.៥៤១	៥.៨៨៦.១៦៦	៩៣៧.៣៦០	១.៣៧៣.៩៦៥	៣.៨០៥.៦៨២	៥.៥៨២.៤២០
កម្រៃពីម៉ាស៊ីនអេធីអឹម	១.៨៩៩.៤២៤	១.៦៥៧.៦៤០	៧.៧១១.៦៦១	៦.៧៣៤.៩៩១	១.៨៧៦.៦៩៨	១.៦៣៧.១០៩	៧.៦១៩.៣៩៤	៦.៦៥១.៥៧៤
កម្រៃពីការសងគណនាមុនកាលកំណត់	១.៨៨១.៤៧៨	១.៧៥៤.៥៩៨	៧.៦៣៨.៨០១	៧.១២៤.៩៣២	១.៣៩៦.១៣៩	១.៤៥៣.១២៩	៥.៦០៨.៣២៤	៥.៩០៤.០៦៣
កម្រៃពីសេវាប្រាក់បញ្ញើ	១.៧៥២.៣៧០	១.០៣៣.៣២៨	៧.១១៤.៦២២	៤.១៩៨.៤១២	១.៦៤៣.១៤០	១.០២៧.២៥៦	៦.៦៧១.១៤៨	៤.១៧៣.៧៤១
កម្រៃពីការធានា	១៥៧.០៧១	៣៥៣.៤៩៧	៦៣៧.៧០៨	១.៤៣៦.២៥៨	១៥៦.៣៩០	៣៥៣.៤៩៧	៦៣៤.៩៤៣	១.៤៣៦.២៥៨
កម្រៃពីការបណ្តុះបណ្តាល	២៨៣.១៧៩	៣៦៣.៧២៦	១.១៤៩.៧០៧	១.៤៧៧.៨១៩	៦.៤០៨	៦.៤១១	២៦.០១៦	២៦.០៨៨
កម្រៃផ្សេងៗ	១.០១៩.៣២៧	១.៧៣៧.២៩៤	៤.១៣៨.៤៦៨	៧.០៥៨.៦២៥	៩៨៩.០៨៣	១.៧២១.៣៣៧	៤.០១៥.៦៧៩	៦.៩៩៣.៧៩២
	១២.៤៥៧.៨៤២	១២.៥២៧.៥០៧	៥០.៥៧៨.៨៣៩	៥០.៨៩៩.២៦១	១១.៣៨២.៧២៦	១១.៦៩០.៩៨៦	៤៦.២១៣.៨៦៨	៤៧.៥០០.៤៧៦

មានកម្រៃជើងសាពី ការទូទាត់សាច់ប្រាក់ចំនួន ៩៥០.៩០០ រៀល (សមមូលនឹង ២៣៥ ដុល្លារអាមេរិក) និង ២.៩៨១ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៧. ចំណូលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់កាលបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់កាលបរិច្ឆេទ ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)
	ឧបត្ថម្ភធនធាន	ឧបត្ថម្ភធនធាន	ការរំលែង	ការរំលែង	ឧបត្ថម្ភធនធាន	ឧបត្ថម្ភធនធាន	ការរំលែង	ការរំលែង
			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)
ចំណេញពីការប្តូររូបិយប័ណ្ណ	២.៦៤៣.៧២៥	២.៨២៩.៤៦៨	១០.៧៣៣.៥២៤	១១.៤៩៦.១២៨	២.៦៣៨.៦៩២	២.៨៣០.៤០៤	១០.៧១៣.០៩០	១១.៤៩៩.៩៣១
ការប្រមូលឥណទាន និងបុរេប្រទានបាត់បង់ដែលបាន								
ជម្រះចេញពីបញ្ជីរួចមកវិញ	១.៦០៦.៨៩២	៩៥៧.៩៩៧	៦.៥២៣.៩៨២	៣.៨៩២.៣៨២	១.៣៤៦.៣៩៩	៧៩០.៦៦២	៥.៤៦៦.៣៨០	៣.២១២.៤៦០
(ខាត)/ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ	(៤៣៩.៦៧៨)	១៨.០៣៩	(១.៧៨៥.០៩៣)	៧៣.២៩២	(៤៣៩.៥៣១)	១៨.៩៤២	(១.៧៨៤.៤៩៦)	៧៦.៩៦១
ចំណូលផ្សេងៗ	៣៥៩.១៦០	៣៩២.៥៥២	១.៤៥៨.១៨៩	១.៥៩៤.៩៤០	៣១៤.៦១៣	៣១២.៩៥៩	១.២៧៧.៣២៨	១.២៧១.៥៥៣
	<u>៤.១៧០.០៩៩</u>	<u>៤.១៩៨.០៥៦</u>	<u>១៦.៩៣០.៦០២</u>	<u>១៧.០៥៦.៧០២</u>	<u>៣.៨៦០.១៧៣</u>	<u>៣.៩៥២.៩៦៧</u>	<u>១៥.៦៧២.៣០៦</u>	<u>១៦.០៦០.៩០៥</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ត្រោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៨. ចំណាយទូទៅ និងរដ្ឋបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	២៦.៥៥៣.៤៩១	២៥.០៧៧.៥៨២	១០៧.៨០៧.១៧៣	១០១.៨៩០.២១៦	២៤.៣៦៦.១២៣	២២.៨៥៧.១៩២	៩៨.៩២៦.៤៥៩	៩២.៨៦៨.៧៧១
អត្ថប្រយោជន៍និយោជិតផ្សេងៗ	១២.៦២០.៤៦៦	១២.៤៤៤.៦៦៦	៥១.២៣៩.០៩២	៥០.៨៦២.៦៧៧	១២.១៦៨.៩៨០	១១.៨៩០.៨១៦	៤៩.៤០៥.៨៩៦	៤៨.៣១២.៣៨៥
ចំណាយរំលស់លើទ្រព្យនិងឥត្តារ	៥.០៨២.១០៧	៥.២៨២.៩៦០	២០.៦៣៣.៣៥៤	២១.៤៦៤.៦៦៦	៤.៥០០.០៩១	៤.៧៣៧.៧០០	១៨.២៧០.៣៦៩	១៩.២៤៩.២៧៥
ចំណាយជួសជុលនិងថែទាំ	៣.១០០.៧៣២	២.៨៦១.៩១៥	១២.៥៨៤.៩៧២	១១.៦២៧.៩៦១	២.៩៤៨.៧៧៧	២.៧៣៦.៤៨៩	១១.៩៧២.០៣៥	១១.១១៨.៣៥៥
ការរំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិ	២.៦៧៤.៣៩០	២.៦២៤.៨៣០	១០.៨៥៨.០២៣	១០.៦៦៣.០៥៩	២.៤៦៥.៩១១	២.៤១៤.០៣៤	១០.០១១.៥៩៩	៩.៨០៨.២២០
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ	២.០១០.៤៤៣	២.១១៧.៥៥៩	៨.១៦២.៣៩៩	៨.៦០៣.៦៤២	១.៩៦៣.៤២៨	២.០៩២.៤៧២	៧.៩៧១.៥១៨	៨.៥០១.៧១៤
ចំណាយឥត្តារការិយាល័យ	១.២៣៩.៨៣៣	១.៤១៦.៦៨០	៥.០៣៣.៧២២	៥.៧៥៥.៩៧១	១.១២៩.២៩៧	១.២២៣.៣៩៧	៤.៥៨៤.៩៨៦	៤.៩៧០.៦៦២
ចំណាយទឹកភ្លើង	១.១៩៧.២២២	១.២៥៩.២៦៣	៤.៨៦០.៧២១	៥.១១៦.៣៨៦	១.១២២.៩៨២	១.១៥៨.១២០	៤.៥៥៩.៣០៧	៤.៧០៥.៤៤២
ចំណាយរំលស់លើទ្រព្យសកម្មអរូបី	១.០៣៤.៣២៩	៨០៤.៨៦៩	៤.១៩៩.៣៧៦	៣.២៧០.១៨៣	៩២៥.១២៥	៧១៩.២០៣	៣.៧៥៦.០០៨	២.៩២២.១២២
ចំណាយទំនាក់ទំនង	៩៩៧.៣៧០	១.០៩៨.៨៧៣	៤.០៤៩.៣២២	៤.៤៦៤.៧២១	៧៦៧.៤០៦	៨៧១.៩៥២	៣.១១៥.៦៦៨	៣.៥៤២.៧៤១
ចំណាយការធ្វើដំណើរ	៤៦៩.១៥១	៦១៧.០៤០	១.៩០៤.៧៥៣	២.៥០០.១៣៤	៤១៣.២៣៧	៥១៥.២៩២	១.៦៧៧.៧៤២	២.០៩៣.៦៣១
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត	៤១៤.២៤៣	១.៥១១.១៦១	១.៦៨១.៨២៧	៦.១៣៩.៨៤៧	៣៨៤.៣២៨	១.៤៨២.១៥២	១.៥៦០.៣៧២	៥.៨៥៩.៥៦៤
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង	៣៦៧.៤២៦	៣៣៩.៧២០	១.៤៩១.៧៥០	១.៣៨០.២៨២	៣៥៥.៨៩០	៣៣៩.៧២០	១.៤៤៥.៩១៣	១.៣៨០.២៨២
ចំណាយកម្រៃអាជ្ញាប័ណ្ណ	២៧២.៤២៧	២៩៣.៣៣២	១.១០៦.០៥៤	១.១៩១.៨០៨	២៦៥.៦៨៤	២៨២.៦៦០	១.០៧៨.៦៧៧	១.១៤៨.៤៤៨
ចំណាយផ្សេងៗ	៣.៤២៨.៤០៨	៣.៣៤១.៣៣៨	១៣.៩១៩.៣៣៦	១៣.៥៧៤.៨៥៦	៣.១៣២.៥៧៦	២.៦៨៤.៥៧៦	១២.៧១៥.២៩៩	១០.៩០៧.៤៣២
	៦១.៤៦២.០៣៨	៦១.០៩១.៣៨៨	២៤៩.៥៣៥.៨៧៤	២៤៨.២១៤.៣០៩	៥៦.៩០៩.៧៩៥	៥៥.៩៦៥.៧៧៥	២៣១.០៥៣.៧៦៨	២២៧.៣៨៨.៩៤៤

ចំណាយប្រាក់បៀវត្ស និង ប្រាក់ឈ្នួលចំនួន ៨.៩៧០ ដុល្លារអាមេរិក ត្រូវបានទូទាត់ឲ្យនិយោជិកសម្រាប់ ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។ មានការចំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ទាក់ទិននឹង សម្ភារផ្គត់ផ្គង់ការិយាល័យចំនួន ៥៩ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និង បរិក្ខារបំពាក់ចំនួន ១៥១ ដុល្លារអាមេរិក និង កម្រៃសមាជិកភាពចំនួន ៣.១៩៣ ដុល្លារអាមេរិក (១២.៩១៦.៦៦៧ រៀល)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេល (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៩. សារពើពន្ធ

(ក) បំណុលពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	៣០.២៩២.៣៧០	៣០.២៩៤.៣២៩	១២២.៥៣២.៦៣៧	១២៤.១២១.៦៦០	២៧.៩៥០.៣៣៤	២៩.១៧៥.៥៦០	១១៣.០៥៩.១០១	១១៨.៨៩០.៤០៧
ចំណាយពន្ធលើប្រាក់ចំណេញ	១០.៤៥៧.៥៣២	៩.៧២៣.៨៨០	៤២.៤៥៧.៤៨០	៣៩.៥០៨.១២៤	៩.៧៦៩.៤៦៧	៩.០៣៧.១៣១	៣៩.៦៦៤.០៣៦	៣៦.៧១៧.៨៦៣
ពន្ធលើប្រាក់ចំណេញបានបង់	(២៧.៩៣២.០៧៥)	(៣០.៣៦៦.១៤១)	(១១៣.៤០៤.២២៥)	(១២៣.៣៧៧.៦៣១)	(២៦.៧៩៨.៣៤២)	(២៩.៩៤៧.៤២៧)	(១០៨.៨០១.២៦៩)	(១២១.៦៧៦.៣៩៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣២.១៩២)	-	(៥៣៧.០៩៦)	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	២៦២.១១៨	(៩៦៩.១៦២)	-	-	២៥៥.៤៣៤	(២៩២.២៥០)
នាចុងការិយបរិច្ឆេទ	១២.៨១៧.៨២៧	៩.៥១៩.៨៧៦	៥១.៨៨៨.១១០	៣៨.៧៤៥.៨៩៥	១០.៩២១.៤៥៩	៨.២៦៥.២៦៤	៤៤.១៧៧.៣០២	៣៣.៦៣៩.៦២៤

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ	១០.៤៥៧.៥៣២	៩.៧២៣.៨៨០	៤២.៤៥៧.៤៨០	៣៩.៥០៨.១២៤	៩.៧៦៩.៤៦៧	៩.០៣៧.១៣១	៣៩.៦៦៤.០៣៦	៣៦.៧១៧.៨៦៣
ចំណាយពន្ធពន្យារ(អត្ថប្រយោជន៍)	(២.៦៦៤.០៧៦)	(៧៧៤.៤០៣)	(១០.៨១៦.១៤៩)	(៣.១៥៦.៤០០)	៤៩៨.៥០៦	(៧៥១.៤៨១)	២.០២៣.៩៣៤	(៣.០៥៣.២៦៧)
	៧.៧៩៣.៤៥៦	៨.៩៤៩.៤៧៧	៣១.៦៤១.៤៣១	៣៦.៣៥១.៧២៤	១០.២៦៧.៩៧៣	៨.២៨៥.៦៥០	៤១.៦៨៧.៩៧០	៣៣.៦៦៤.៥៩៦

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីការប្រកាស (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៩. សារពើពន្ធ (ត)

គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណេញមុនបង់ពន្ធ	៥១.៨៩៤.៨៩៤	៥២.៥៣៤.៥៩៨	២១០.៦៩៣.២៧០	១៧២.៨១៨.០៧២	៥៣.០០០.៥៦២	៤១.៤៥៩.២៧៤	២១៥.១៨២.២៨៣	១៦៨.៤៥៩.០៣០
ពន្ធគណនាតាមអត្រាពន្ធក្នុងស្រុកដែលត្រូវអនុវត្តចំពោះ								
ប្រាក់ចំណេញក្នុងប្រទេសនីមួយៗ	១០.២៨២.៥១៨	៨.៥២៥.៧៧០	៤១.៧៤៧.០២៣	៣៤.៦៤០.២០៤	១០.៦០០.១១២	៨.២៩១.៨៥៥	៤៣.០៣៦.៤៥៥	៣៣.៦៨៩.៨០៧
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	(២.៤៨៩.០៦២)	៤២៣.៧០៧	(១០.១០៥.៥៩២)	១.៧២១.៥២០	(៣៣២.១៣៩)	(៦.២០៥)	(១.៣៤៨.៤៨៥)	(២៥.២១១)
	៧.៧៩៣.៤៥៦	៨.៩៤៩.៤៧៧	៣១.៦៤១.៤៣១	៣៦.៣៦១.៧២៤	១០.២៦៧.៩៧៣	៨.២៨៥.៦៥០	៤១.៦៨៧.៩៧០	៣៣.៦៦៤.៥៩៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តរៀងរាល់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៩. សារពើពន្ធ(ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ (ត)

ដោយត្រូវបានចុះបញ្ជីដោយដោតជ័យនៅ ជ. ម. ក. ធនាគារអាចទទួលបានការកាត់ បន្ថយពន្ធលើប្រាក់ចំណូល ចំនួន ៥០% ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការចុះបញ្ជីជាផ្លូវការ (តាមសមាមាត្រទៅនឹងភាគរយមូលបត្រកម្មសិទ្ធិដែលបាន ចុះបញ្ជីដោយយក ២០.០០០១ ភាគរយជាគោល អនុលោមតាមប្រកាសលេខ ១៨៣ ស្តីពីការណែនាំ អនុវត្ត ការលើកទឹកចិត្ត ពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈ) និងការលើក លែងបំណុល ពន្ធផ្សេងៗរួមទាំងពន្ធលើប្រាក់ចំណូលនិងពន្ធកាត់ទុកសម្រាប់រយៈពេលចាប់ពីឆ្នាំ N-៣ ដល់ N-១០ ដែល N ជាឆ្នាំ IPO (“ពី N-៣ ដល់ N-១០”) ដោយអនុលោមតាមអនុក្រឹត្យលេខ ០១ អនក្រ.ប.ក ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ និងការពន្យារពេលជាបណ្តោះអាសន្នលើការបង់រំដោះពន្ធ លើប្រាក់ចំណូល សម្រាប់ រយៈពេល ៣ឆ្នាំ បន្ទាប់ពី បានចុះបញ្ជីជាផ្លូវការស្របតាមប្រកាស លេខ ៨៥៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ ធនាគារបានបំពេញបែបបទទៅអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ) តាមរយៈគណៈកម្មការ មូលបត្រកម្ពុជាដើម្បីទទួលបានការ លើកទឹកចិត្តពន្ធ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ធនាគារបានដាក់លិខិតមួយទៅ គ.ម.ក. ស្នើសុំជំនួយក្នុងការ សម្របសម្រួល ជាមួយ អ.ព.ជ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរស្តីពីការលើកទឹកចិត្តពន្ធទាក់ទងនឹងការលើកលែងបំណុល ពន្ធសម្រាប់រយៈពេលពី N-៣ ដល់ N-១០។ បន្ទាប់មកនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ គ.ម.ក. បានដាក់លិខិតមួយទៅ អ.ព.ជ ស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរលើការលើកទឹកចិត្តពន្ធ សម្រាប់រយៈពេលពី N-៣ ដល់ N-១០ ។ បំណុល ពន្ធដាក់ស្តែងដែលត្រូវបានលើកលែង និងត្រូវកំណត់ដោយ អ.ព.ជ។ គិតត្រឹមកាលបរិច្ឆេទនៃ របាយការណ៍ ហិរញ្ញវត្ថុ ចន្លោះពេល ធនាគារកំពុងរង់ចាំការយល់ព្រមជាលាយលក្ខណ៍អក្សរពី អ.ព.ជ។

នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ ធនាគារបានដាក់លិខិតមួយទៅ គ.ម.ក ស្នើសុំជំនួយ ក្នុងការសម្របសម្រួល ជាមួយ អ.ព.ជ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរលើការពន្យារពេលជាបណ្តោះ អាសន្ន លើការបង់រំដោះ ពន្ធលើប្រាក់ ចំណូលក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ពីការចុះបញ្ជីជាផ្លូវការ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ អ.ព.ជ បានជូន ដំណឹងទៅ គ.ម.ក បានយល់ព្រមលើការពន្យារពេលជាបណ្តោះ អាសន្នលើការបង់រំដោះពន្ធលើប្រាក់ ចំណូល សម្រាប់ ធនាគារចាប់ ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ដំណាច់ការិយបរិច្ឆេទលើកទឹកចិត្តពន្ធ។

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ធនាគារ បានទទួលលិខិតយល់ព្រមពី អ.ព.ជ លើការពន្យារពេលជាបណ្តោះ អាសន្ន លើការបង់រំដោះពន្ធលើប្រាក់ ចំណូល សម្រាប់ធនាគារចាប់ ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ ដំណាច់ ការិយបរិច្ឆេទលើក ទឹកចិត្តពន្ធ។

លើសពីនេះទៀត នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ធនាគារបានដាក់លិខិតមួយទៅ គ.ម.ក ស្នើសុំជំនួយ ក្នុងការ សម្របសម្រួលជាមួយ អ.ព.ជ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរលើការលើក ទឹកចិត្តពន្ធអនុលោមតាម ប្រកាស លេខ ១៨៣ ស្តីពីការណែនាំអនុវត្តការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូលចំពោះសហគ្រាសបោះផ្សាយលក់ មូលបត្រ លើកដំបូងជាសាធារណៈ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

២៩. សារពើពន្ធ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ (ត)

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានដាក់លិខិតមួយទៅ អ.ព.ដ ដោយយោងតាម អនុក្រឹត្យលេខ ០១ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរលើការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសបោះផ្សាយលក់ មូលបត្រ លើកដំបូងជាសាធារណៈ។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ធនាគារបានទទួលលិខិតយល់ព្រមពី អ.ព.ដ លើការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២១ អនុលោមតាម ឧបសម្ព័ន្ធ និងប្រកាស លេខ ១៨៣ ស្តីពីការណែនាំ អនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះសហគ្រាស បោះផ្សាយលក់មូលបត្រ លើកដំបូងជាសាធារណៈ។

ឃ) បញ្ហាពន្ធផ្សេងៗ

លិខិតប្រកាសពន្ធរបស់ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារតាមការិយបរិច្ឆេទ។ ផ្នែកខ្លះនៃច្បាប់ និង បទប្បញ្ញត្តិពន្ធដារអាចមានការបកស្រាយខុសៗគ្នា ហេតុនេះចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់ អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

៣០. ចំណេញក្នុងមួយភាគហ៊ុន

ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញផ្តល់ជូនអ្នកកាន់កាប់ភាគហ៊ុនរបស់ធនាគារ និងចំនួនភាគហ៊ុនគិតជាមធ្យម (weighted average) ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម) ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញផ្តល់ជូនអ្នកកាន់កាប់ភាគហ៊ុន	៥៥.២២៩.៨៦៩	៣៣.៥៨៥.១២១	១៧៩.៥៧៣.២៦៩	១៣៦.៤៥៦.៣៤៧
ចំនួនភាគហ៊ុនគិតជាមធ្យម	៥៣៣.១៦៣.០១៩	៥២៨.៨១៨.១៥៥	៥៣៣.១៦៣.០១៩	៥២៨.៨១៨.១៥៥
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	0.90	0.0៨	0.៤១	0.២២
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	0.90	0.0៨	0.៤១	0.២២

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែតម្រូវចំនួនភាគហ៊ុនដែលនៅសល់គិតជាមធ្យម ដោយសន្មតថាមានការផ្ទេរភាគហ៊ុនសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

ធនាគារពុំមានភាគហ៊ុនថយចុះគិតត្រឹមដំណាច់ការិយបរិច្ឆេទនីមួយៗ។ ដូច្នេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះស្មើនឹងចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេលបន្ថែមពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ ខែ គិតត្រឹម			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(កំណត់សម្គាល់ ៥)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)	(កំណត់សម្គាល់ ៥)	(មិនបានធ្វើសវនកម្ម)
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ(កំណត់សម្គាល់ ៥)	៥៥០.០៥៨.៥៥២	៥២៧.៩០១.៦៩៥	២.២២៤.៩៨៦.៨៤៣	១.៧៤១.៥៥៩.៨៩៩	៥៣៥.៨៨៥.៩០២	៤១៦.៤៩៦.២២៦	២.១៦៧.៦៥៨.៨៧៤	១.៦៩៥.១៣៩.៦៤០
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖								
សមតុល្យនៅធនាគារជាតិនៃកម្ពុជា៖								
- គណនីចរន្ត	៣៥៥.១៧៦.១០៣	៥២៨.៣៨២.៥០៦	១.៤៣៦.៦៨៧.៣៣៧	១.៧៤៣.៥១៦.៧៩៩	៣៣៣.៦០០.០៨៥	៥២៨.៣៦៩.០៨៤	១.៣៤៩.៤១២.៣៤៤	១.៧៤៣.៤៦២.១៧២
- គណនីប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលកំណត់បីខែ ឬតិចជាងបីខែ	-	២១.១០៤.៣៧៨	-	៨៥.៨៩៤.៨១៨	-	-	-	-
- មូលបត្រប្រាក់បញ្ញើអាចជួញដូរបានដែលមានកាលកំណត់ បីខែ ឬតិចជាងបីខែ	៤៣៤.៧២៨.៨៩០	៣៦០.០០០.០០០	១.៧៥៨.៤៧៨.៣៦០	១.៤៦៥.២០០.០០០	៤៣៤.៧២៨.៨៩០	៣៦០.០០០.០០០	១.៧៥៨.៤៧៨.៣៦០	១.៤៦៥.២០០.០០០
សមតុល្យនៅធនាគារផ្សេងៗ៖	-	-	-	-	-	-	-	-
- គណនីចរន្ត	១៨៤.២៨៣.១៣៣	៥២.១៦១.៦០៥	៧៤៥.៤២៥.២៧៣	១៧១.៥៩៧.៧៣២	១៨១.០៨២.៦៨៨	៣៥.៣៥៩.៩៤៩	៧៣២.៤៧៩.៤៧៣	១៤៣.៩១៤.៩៩២
- គណនីសន្សំ	-	៣២៦.៩៥២	-	១.៣៣០.៦៩៥	-	៣២៦.៩៥៣	-	១.៣៣០.៦៩៥
- គណនីប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលកំណត់បីខែ ឬតិចជាងបីខែ	៧៥.៤៩៥.៦០០	៩៥.៨៩៥.៣៥៥	៣០៥.៣៧៩.៧០២	៣៩០.២៩៤.០៩៥	៧៥.៤៩៥.៦០០	៩៥.៨៩៥.៣៥៥	៣០៥.៣៧៩.៧០២	៣៩០.២៩៤.០៩៥
	១.៥៩៩.៧៤២.២៧៨	១.៣៧៥.៧៧២.៩៩១	៦.៤៧០.៩៥៧.៥១៥	៥.៥៩៩.៣៩៤.០៣៨	១.៥៦១.២៩៥.៧៨០	១.៣៣៥.៥៥២.២១២	៦.៣១៥.៤៤១.៥៣០	៥.៤៣៥.៦៩៧.៥០៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់ (ក)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣២. កិច្ចសន្យា និង យថាភាព

សម្ព័ន្ធធនាគារ និង ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ របស់សម្ព័ន្ធធនាគារ និង ធនាគារ ដែលត្រូវពន្យារឥណទាន ជូនអតិថិជន លិខិតធានា ធនាគារ និង កញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

(ក) កិច្ចសន្យាផ្តល់ឥណទានទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឧបត្ថម្ភធន	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឧបត្ថម្ភធន	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កាន់រៀប (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កាន់រៀប (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឧបត្ថម្ភធន	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឧបត្ថម្ភធន	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កាន់រៀប (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កាន់រៀប (កំណត់សម្គាល់ ៤)
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	១៣៥.៧៣៨.៦៧២	១២០.៩៣៧.៦០៧	៥៤៩.០៦២.៩២៨	៤៨៩.១៩២.៦២០	១៣៥.៣៤៨.២៨១	១២០.១០៨.៩៦២	៥៤៧.៤៨៣.៧៩៧	៤៨៥.៨៤០.៧៥១
លិខិតធានាធនាគារ	៥៦.៤៩៣.៨៨៥	៥៧.០៣៨.១៦៦	១៨៨.០៦៧.៧៦៥	១៩០.២៦៩.៣៨១	៥៦.២១៤.១៦៧	៥៦.៨៣១.៦៦២	១៨៦.៩៣៦.៣០៦	១៨៩.៤៣៤.០៧៣
លិខិតឥណទាន	១១.៩៣១.៣៨៨	៧.៨៦២.៨១៨	៤៨.២៦២.៤៦៤	៣១.៨០៥.០៩៩	១១.៩៣១.៣៨៨	៧.៨៦២.៨១៨	៤៨.២៦២.៤៦៤	៣១.៨០៥.០៩៩
	១៩៤.១៦៣.៩៤៥	១៨៥.៨៣៨.៥៩១	៧៨៥.៣៩៣.១៥៧	៧១១.២៦៧.១០០	១៩៣.៤៩៣.៨៣៦	១៨៤.៨០៣.៤៤២	៧៨០.៦៨២.៥៦៧	៧០៧.០៧៩.៩២៣

គ្មានការខាតបង់ជាសារវន្តណាមួយត្រូវបានរំពឹងទុកជាលទ្ធផលនៃប្រតិបត្តិការទាំងនេះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នពេលបណ្តោះអាសន្ន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣២. កិច្ចសន្យា និងយថាភាព (ត)

(ខ) កិច្ចសន្យាទាក់ទងនឹងទ្រព្យសម្បត្តិ និង បរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
មិនលើសពី ១ឆ្នាំ	៥.៦៧៦.១៦២	៤.៦០១.៨៣២	២២.៩៦០.០៧៥	១៨.៦១៤.៤១០	៥.៦២១.៣០៣	៤.៥៨៩.១៥៥	២២.៧៣៨.១៧១	១៨.៥៦៣.១៣២
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	១៥៦.៤៩៨	១៥៦.៤៩៨	៥៩២.៥៨៤	៥៩២.៥៨៤	-	-	-	-
	៥.៨៣២.៦៦០	៤.៧៥៨.៣៣០	២៣.៥៥២.៦៥៩	១៩.២០៦.៩៩៤	៥.៦២១.៣០៣	៤.៥៨៩.១៥៥	២២.៧៣៨.១៧១	១៨.៥៦៣.១៣២

សមតុល្យចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធនឹងការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីចំនួន ៥.៦២១.៣០៣ ដុល្លារអាមេរិក កិច្ចសន្យាសាងសង់អគារវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង ការទិញបរិក្ខារផ្សេងៗចំនួន ១២.២៦២ ដុល្លារអាមេរិក និងការទិញបរិក្ខារផ្សេងៗ របស់ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ចំនួន ១៥៦.៤៩៨ ដុល្លារអាមេរិក និងគំរោង QR ចំនួន៤២.៥៩៧ ដុល្លារអាមេរិក។

(គ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារបានធានាលើកិច្ចព្រមព្រៀងឥណទានរបស់ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង IFC ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ នៅចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មានចំនួនទឹកប្រាក់ចំនួន ១០.៥៤០.០៣៣ ដុល្លារអាមេរិក សម្រាប់ការបង់សង។

ធនាគារបានធ្វើសំវិធានធនឱនភាពនៃតម្លៃខាតបង់ចំនួន ៣៧៣.៦៦៧ ដុល្លារអាមេរិក (ឆ្នាំ ២០២០៖ ៣៧០.៤៤៨ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេលបន្លោះពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៣. ទុនបម្រុង

	សម្ព័ន្ធធនាគារ											
	ទុនប្រមូលចំនុះ		ទុនប្រមូលបញ្ញត្តិ		លម្អៀងពីការបង្កើនប្រាក់ចំណូល		ប្រតិបត្តិការជាមួយអ្នកទីបី		ទុនប្រមូលផ្សេងៗ	សរុប		
	ទុនប្រមូល	កាន់រៀប (កំណត់សម្គាល់ ៥)	ទុនប្រមូល	កាន់រៀប (កំណត់សម្គាល់ ៥)	ទុនប្រមូល	កាន់រៀប (កំណត់សម្គាល់ ៥)	ទុនប្រមូល	កាន់រៀប (កំណត់សម្គាល់ ៥)	កាន់រៀប (កំណត់សម្គាល់ ៥)	ទុនប្រមូល	កាន់រៀប (កំណត់សម្គាល់ ៥)	
នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១	៥៦០.២០៧.៦៩៨	១.៥៦១.៥៤០.១៣៦	៦៤.៥២៧.៧៥២	២៦១.០១៤.៧៥៨	(២១.៦៤១.២១៥)	(៨៧.៥៣៨.៧១១)	-	-	១៣.៦៩២.៨១៤	៥០៣.០៩៥.២៣៦	២.០៤៨.៧០៨.៩៩៧	
លទ្ធផលបង្កើតផ្សេងៗ												
លទ្ធផលបង្កើតផ្សេងៗលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៦៦៥.៧៨៤)	-	(៦៦៥.៧៨៤)	
លទ្ធផលបង្កើតផ្សេងៗក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	-	-	(៦៦៥.៧៨៤)	-	(៦៦៥.៧៨៤)	
ប្រតិបត្តិការជាមួយអ្នកទីបី												
ការផ្ទេរពីប្រាក់ចំណេញក្រុមទុកទៅជាទុនប្រមូលទូទៅ	៦៤.៥២៧.៧៥២	២៦១.៩៨២.៦៧៣	-	-	-	-	-	-	-	៦៤.៥២៧.៧៥២	២៦១.៩៨២.៦៧៣	
ការផ្ទេរពីប្រាក់ចំណេញក្រុមទុកទៅជាទុនប្រមូលតាមបទប្បញ្ញត្តិ	-	-	៨៦.៨០៧.៣៥	៣៥.២៤៣.៧៨៤	-	-	-	-	-	៨៦.៨០៧.៣៥	៣៥.២៤៣.៧៨៤	
អប្បបរមាគណនេយ្យទុនប្រមូល	-	-	-	-	-	-	៣.០២៨.៣១៩	១២.២៩៤.៩៧៥	-	៣.០២៨.៣១៩	១២.២៩៤.៩៧៥	
លម្អៀងពីការប្តូររូបិយប័ណ្ណ - ក្រុមហ៊ុនបុត្រសម្ព័ន្ធដោទស	-	-	-	-	(៣.០២៨.៤១៩)	(១២.២៨៣.២០១)	-	-	-	(៣.០២៨.៤១៩)	(១២.២៨៣.២០១)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៩៦៧.៩១៥)	-	(១៣០.២១២)	-	៨៥.៣៨២	-	(៤៤.៤២៥)	១.០៨៧.៣៤៥	-	(១០.៨២៥)	
ប្រតិបត្តិការជាមួយអ្នកទីបីសរុប	៦៤.៥២៧.៧៥២	២៦១.០១៤.៧៥៨	៨៦.៨០៧.៣៥	៣៥.១១៣.៥៧២	(៣.០២៨.៤១៩)	(១២.២៣៧.៨១៩)	៣.០២៨.៣១៩	១២.២៤៩.៨៥០	១.០៨៧.៣៤៥	៧៣.២១១.៣៨៧	២៩៧.២២៧.៤០៧	
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	៥២៤.៧៣៥.៤៥០	២.១២២.៥៥៤.៨៩៥	៧៣.២០៨.៤៨៧	២៩៦.១២៨.៣៣០	(២៤.៦៦៦.៦៣៣)	(៩៩.៧៧៦.៥៣០)	៣.០២៨.៣១៩	១២.២៤៩.៨៥០	១៤.១១៤.៣៧៥	៥៧៦.៣០៥.៦២៣	២.៣៨៥.២៧០.៦២០	

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្លោះពេលបន្លោះពេល (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៣. ទុនបម្រុង (ត)

	ធនាគារ									
	ទុនបម្រុងទុក		ទុនបម្រុងបញ្ញត្តិ		លម្អៀងកាតព្វកិច្ចបីយប់		ប្រតិបត្តិការជាមួយអ្នកកាន់កាប់		ទុនបម្រុងស្រប	សរុប
	ទុនបម្រុងទុក	ពាក់កណ្តាល (កំណត់សម្គាល់ ៤)	ទុនបម្រុងទុក	ពាក់កណ្តាល (កំណត់សម្គាល់ ៤)	ទុនបម្រុងទុក	ពាក់កណ្តាល (កំណត់សម្គាល់ ៤)	ទុនបម្រុងទុក	ពាក់កណ្តាល (កំណត់សម្គាល់ ៤)	ទុនបម្រុងទុក	ពាក់កណ្តាល (កំណត់សម្គាល់ ៤)
នៅថ្ងៃទី១ខែមករាឆ្នាំ២០២០	៣៩៨.៣៧៧.៧៦៧	១៦២.៣៧៧.៧៦៧	៣៨៦.៣០៨.៧៨៨	១៨៧.៨១៩.៦០៦	(២២.២៨៥.៦១៩)	(៩០.៦៩១.៦៤៧)	-	-	១៧.៩៨៤.២០៨	៨១៨.៧៨៤.៧២៦
លទ្ធផលនៃការប្រើប្រាស់ប្រាក់បញ្ញើ (មិនបានប្រើប្រាស់)	-	-	-	-	-	-	-	-	(៣៦.៣៨៧.៧៩)	(៣៦.៣៨៧.៧៩)
លទ្ធផលនៃការប្រើប្រាស់ប្រាក់បញ្ញើ (មិនបានប្រើប្រាស់)	-	-	-	-	-	-	-	-	(៣៦.៣៨៧.៧៩)	(៣៦.៣៨៧.៧៩)
ប្រតិបត្តិការជាមួយអ្នកកាន់កាប់ (មិនបានប្រើប្រាស់)	៨៨.៩៨៣.២២០	៣៨០.០៣៧.៦៨៩	-	-	-	-	-	-	-	៨៨.៩៨៣.២២០
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនបម្រុងប្រចាំឆ្នាំ	-	-	២២១៩.៣២០	៩០៣២.៦៣២	-	-	-	-	-	២២១៩.៣២០
លម្អៀងពីការប្រើប្រាស់ប្រាក់បញ្ញើក្រុមហ៊ុនទៅជាទុនបម្រុងប្រចាំឆ្នាំ	-	-	-	-	៧២៦.៣៤៦	២.៩៥៦.២២៨	-	-	-	៧២៦.៣៤៦
លម្អៀងពីការប្រើប្រាស់ប្រាក់បញ្ញើក្រុមហ៊ុនទៅជាទុនបម្រុងប្រចាំឆ្នាំ	-	(២.០៧៧.៨៤៤)	-	(១៩៣.១៥២)	-	១១១.២៧៨	-	-	(៦៩៩.៦៦៧)	(២.០៧៧.៨៤៤)
ប្រតិបត្តិការជាមួយអ្នកកាន់កាប់ (មិនបានប្រើប្រាស់)	៨៨.៩៨៣.២២០	៣៨៧.៩៥៩.៣៨៥	២២១៩.៣២០	៨៨៣.៨៨០	៧២៦.៣៤៦	៣.០៧៧.៨០៦	-	-	(៦៩៩.៦៦៧)	៨៨.៩៨៣.២២០
នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១ (មិនបានប្រើប្រាស់)	៨៨.៩៨៣.២២០	៣៨៧.៩៥៩.៣៨៥	២២១៩.៣២០	៨៨៣.៨៨០	៧២៦.៣៤៦	៣.០៧៧.៨០៦	-	-	(៦៩៩.៦៦៧)	៨៨.៩៨៣.២២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេលបន្ថែមពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៣. ទុនបម្រុង (ត)

	ធនាគារ						
	ទុនបម្រុងទុរ		ទុនបម្រុងបឋមប្រព្រឹត្តិ		ទុនបម្រុងផ្សេងៗ	សរុប	
	ទុនធានាធម៌ក	ការរៀន (កំណត់សម្គាល់ ៥)	ទុនធានាធម៌ក	ការរៀន (កំណត់សម្គាល់ ៥)	ការរៀន (កំណត់សម្គាល់ ៥)	ទុនធានាធម៌ក	ការរៀន (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤៥៥.៤១៣.៦៣១	១.៨៥២.១៤៨.១៣៧	៥៥.៣២៧.៩២៥	២២៣.៨០១.៤៥៩	១៣.៤០៨.២១៤	៥១០.៧៤១.៥៥៦	២.០៧៩.៣៥៧.៨១០
លទ្ធផលលម្អិតផ្សេងៗ៖							
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៦៤៣.៥៩៣)	-	(៦៤៣.៥៩៣)
លទ្ធផលលម្អិតផ្សេងៗក្នុងកាលិយបរិច្ឆេទសរុប	-	-	-	-	(៦៤៣.៥៩៣)	-	(៦៤៣.៥៩៣)
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖							
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងទូទៅ	៥៥.៣២៧.៩២៥	២២៤.៦៣១.៣៧៦	-	-	-	៥៥.៣២៧.៩២៥	២២៤.៦៣១.៣៧៦
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងតាម បទប្បញ្ញត្តិ	-	-	១១.៧២១.២៣២	៤៧.៥៨៨.២០២	-	១១.៧២១.២៣២	៤៧.៥៨៨.២០២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៨២៩.៩១៩)	-	(១៧៥.៨១៩)	១.០០៥.៧៣៨	-	-
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	៥៥.៣២៧.៩២៥	២២៣.៨០១.៤៥៧	១១.៧២១.២៣២	៤៧.៤១២.៣៨៣	១.០០៥.៧៣៨	៦៧.០៥៩.១៥៧	២៧២.២១៩.៥៧៨
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	៥១០.៧៤១.៥៥៦	២.០៦៥.៩៤៩.៥៩៤	៦៧.០៤៩.១៥៧	២៧១.២១៣.៨៤២	១៣.៧៧០.៣៥៩	៥៧៧.៧៩០.៧១៣	២.៣៥០.៩៣៣.៧៩៥
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៣៨៨.៥៦៤.៣២៤	១.៥៨២.៩៩២.១២០	៣៧.២៤៥.២៨៨	១៥១.៧៧៤.៥៤៩	១៧.៦០១.៩៨៧	៤២៥.៧០៩.៦១២	១.៧៥២.៣៦៨.៦៥៦
លទ្ធផលលម្អិតផ្សេងៗ (មិនបានធ្វើសវនកម្ម)៖							
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៣៥១.១៩៩)	-	(៣៥១.១៩៩)
លទ្ធផលលម្អិតផ្សេងៗក្នុងកាលិយបរិច្ឆេទសរុប (មិនបានធ្វើសវនកម្ម)	-	-	-	-	(៣៥១.១៩៩)	-	(៣៥១.១៩៩)
ប្រតិបត្តិការជាមួយភាគហ៊ុនិក (មិនបានធ្វើសវនកម្ម)៖							
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងទូទៅ	៨២.៦១២.៣៦០	៣៣៦.៣១៤.៩១៨	-	-	-	៨២.៦១២.៣៦០	៣៣៦.៣១៤.៩១៨
ការផ្ទេរពីចំណេញរក្សាទុកទៅជាទុនបម្រុងតាម បទប្បញ្ញត្តិ	-	-	២.៤១៩.៥៨២	៩.៨៤៧.៦៩៩	-	២.៤១៩.៥៨២	៩.៨៤៧.៦៩៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.០២៤.៩៣៤)	-	(១៨៦.២២៧)	(៧០២.៦៣៨)	-	(២.៩១៣.៧៩៩)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប (មិនបានធ្វើសវនកម្ម)	៨២.៦១២.៣៦០	៣៣៩.២៨៩.៩៨៤	២.៤១៩.៥៨២	៩.៦៦១.៤៧២	(៧០២.៦៣៨)	៨៥.០៣១.៩៤២	៣៤៧.២៨៨.៨១៨
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	៤៧១.០៧៦.៦៨៤	១.៩១៧.២៨២.១០៤	៣៩.៦៦៤.៨៧០	១៦១.៤៣៦.០២១	១៦.៥៥៨.១៥០	៥១០.៧៤១.៥៥៤	២.០៩៥.២៦៦.២៧៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

(ក) សម្ព័ន្ធព្យាបាល និងទំនាក់ទំនង

សម្ព័ន្ធព្យាបាល	ទំនាក់ទំនង
ធនាគារ អេស៊ីលីដា ភីអិលស៊ី	ក្រុមហ៊ុនមេ
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១១	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគហ៊ុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២៣	ភាគហ៊ុនិក
បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ ។ បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគារ រួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេលបន្ថែមពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាភិ

		សម្ព័ន្ធធនាគារ				ធនាគារ			
		នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
i). ឥណទាននិងបុរេបទាន	បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗ	១២.៨៧០.១៩៥	១៣.៩៨៨.៦៥១	៥២.០៥៩.៩៣៩	៥៦.៥៨៤.០៩៣	១២.០១០.១៩៣	១២.៩៩៦.១៦៩	៤៨.៥៨១.២៣១	៥២.៥៦៩.៥០៤
	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៤.៩៨០.៨៩២	៦.៤៤០.៥៩០	២០.១៤៧.៧០៨	២៦.០៥២.១៨៧
		១២.៨៧០.១៩៥	១៣.៩៨៨.៦៥១	៥២.០៥៩.៩៣៩	៥៦.៥៨៤.០៩៣	១៦.៩៩១.០៨៥	១៩.៤៣៦.៧៥៩	៦៨.៧២៨.៩៣៩	៧៨.៦២១.៦៩១
ii). សមតុល្យជាមួយសម្ព័ន្ធព្យាភិ	ភាគហ៊ុនិក	៣១៦.៧០៧	៤១២.១៦២	១.២៨១.០៨០	១.៦៦៧.១៩៥	៣១៦.៧០៧	៤១២.១៦២	១.២៨១.០៨០	១.៦៦៧.១៩៥
	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៥០២.៦១៥	៥០២.៦៧៨	២.០៣៣.០៧៨	២.០៣៣.៣៣៣
		៣១៦.៧០៧	៤១២.១៦២	១.២៨១.០៨០	១.៦៦៧.១៩៥	៨១៩.៣២២	៩១៤.៨៤០	៣.៣១៤.១៥៨	៣.៧០០.៥២៨
iii). គណនីត្រូវទទួល(គណនីត្រូវទូទាត់ប្រ)	សម្ព័ន្ធព្យាភិ								
	ប្រាក់បញ្ញើអ្នកគ្រប់គ្រងសំខាន់ៗ								
	ការប្រាក់ត្រូវបង់	(៣០.៧៧៥)	(២៨.៣៧៥)	(១២៤.៤៨៥)	(១១៤.៧៧៧)	(៣២.៧៤១)	(២៨.៣៧៥)	(១៣២.៤៣៧)	(១១៤.៧៧៧)
	ភាគហ៊ុនិក								
	គណនីត្រូវទូទាត់ផ្សេងៗ	(៤៧៣)	(៥០០)	(១.៩១៣)	(២.០២៣)	(៤៧៣)	(៥០០)	(១.៩១៣)	(២.០២៣)
	ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
	គណនីត្រូវទទួលផ្សេងៗ	-	-	-	-	៩៥.៤៣២	១៦៩.៥៤៤	៣៨៦.០២២	៦៨៥.៨០៦
	គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	(១៥២.១៣១)	(២.១៨៧)	(៦១៥.៣៧០)	(៨.៨៤៦)
		(៣១.២៤៨)	(២៨.៨៧៥)	(១២៦.៣៩៨)	(១១៦.៨០០)	(៨៩.៩១៣)	១៣៨.៤៨២	(៣៦៣.៦៩៨)	៥៦០.១៦០

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេលបន្ថែមពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាភី (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្រាភី (ត)

		សម្ព័ន្ធធនាគារ				ធនាគារ			
		នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
iv.	ប្រាក់បញ្ញើរបស់សម្ព័ន្ធព្រាភី								
	បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗ	៥.៣៥៩.២៦៩	៥.២០៦.៧៨២	២១.៦៧៨.២៤៣	២១.០៦១.៤៣៣	៤.៥៦០.៥១១	៤.៥១៣.៨៥២	១៨.៤៤៧.២៦៧	១៨.២៥៨.៥៣១
	ភាគហ៊ុនិក								
	គណនីចរន្ត	២.៦០១.៣២១	១២.៨៦៧.៣៨៤	១០.៥២២.៣៤៣	៥២.០៤៨.៥៦៨	២.៦០១.៣២១	១២.៨៦៧.៣៨៤	១០.៥២២.៣៤៣	៥២.០៤៨.៥៦៨
	គណនីសន្សំ	៧៩.៦៩២	៩៩.៧១២	៣២២.៣៥៤	៤០៣.៣៣៥	៧៩.៦៩២	៩៩.៧១២	៣២២.៣៥៤	៤០៣.៣៣៥
	ប្រាក់បញ្ញើមានកាលកំណត់	១៥០.៤៧៣	១៥០.៥០០	៦០៨.៦៦៣	៦០៨.៧៧៣	១៥០.៤៧៣	១៥០.៥០០	៦០៨.៦៦៣	៦០៨.៧៧៣
	ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
	គណនីចរន្ត	-	-	-	-	១៣.០០៨.២២៧	១.៦៣៧.២២៤	៥២.៦១៨.២៧៨	៦.៦២២.៥៧១
	គណនីសន្សំ	-	-	-	-	១៥៥.៧៤៣	១៨០.១៣៥	៦២៩.៩៨០	៧២៨.៦៤៦
	ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-	១.៧០២.៥១២	១.៦៩៩.៩៦២	៦.៨៨៦.៦៦១	៦.៨៧៦.៣៤៦
		<u>៨.១៩០.៧៥៥</u>	<u>១៨.៣២៤.៣៧៨</u>	<u>៣៣.១៣១.៦០៣</u>	<u>៧៤.១២២.១០៩</u>	<u>២២.២៥៨.៨៧៩</u>	<u>២១.១៤៤.៧៦៩</u>	<u>៩០.០៣៥.៥៥៦</u>	<u>៨៥.៥៥៦.៧៧០</u>
v.	ប្រាក់កម្ចីពីសម្ព័ន្ធព្រាភី								
	ភាគហ៊ុនិក	-	-	-	-	-	-	-	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេលបន្ថែមពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម (ត)

(ត) ប្រតិបត្តិការសម្ព័ន្ធព្រាម

	សម្ព័ន្ធចរនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្រាម								
ឥណទាន និង បុរេប្រទានផ្តល់ដល់ គណៈគ្រប់គ្រងសំខាន់ៗ	២៨៨.៤៤៩	១៤៥.០៨១	១.១៧១.១០៣	៥៩០.៤៨០	៣៤០.៣៨៥	១៣៤.៥៨៦	១.៣៨១.៩៦៣	៥៤៧.៧៦៥
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	-	-	-	-	-	-	-	-
ប្រាក់បញ្ញើជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២.៨៣១	-	១១.៤៩៤	-
ឥណទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១១៣.៣០៥	៩៤.៧៩២	៤៦០.០១៨	៣៨៥.៨០៣
	<u>២៨៨.៤៤៩</u>	<u>១៤៥.០៨១</u>	<u>១.១៧១.១០៣</u>	<u>៥៩០.៤៨០</u>	<u>៤៥៦.៥២១</u>	<u>២២៩.៣៧៨</u>	<u>១.៨៤៣.៤៧៤</u>	<u>៩៣៣.៥៦៨</u>
ii). ចំណូលអត្រាប្រាក់លើសពីសម្ព័ន្ធព្រាម								
ភាគហ៊ុនិក	៧.០១៦	៧.០១៦	២៨.៤៨៥	២៨.៥៥៥	៧.០១៦	៧.០១៦	២៨.៤៨៥	២៨.៥៥៥
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៧.៦០៣	៤៦៤	៣០.៨៦៨	១.៨៨៩
	<u>៧.០១៦</u>	<u>៧.០១៦</u>	<u>២៨.៤៨៥</u>	<u>២៨.៥៥៥</u>	<u>១៤.៦១៩</u>	<u>៧.៤៨០</u>	<u>៥៩.៣៥៣</u>	<u>៣០.៤៤៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេលបន្ថែមពេល (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម (ត)

(ត) ប្រតិបត្តិការសម្ព័ន្ធព្រាម (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០
	(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)		(មិនបានធ្វើសវនកម្ម)	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
iii). ចំណាយការប្រាក់នៅឱ្យសម្ព័ន្ធព្រាម								
ប្រាក់បញ្ញើរបស់អ្នកគ្រប់គ្រងសំខាន់ៗ	៣៨.៣៨១	៤៤.៩២១	១៥៥.៨២៧	១៨២.៨២៨	៣៦.៧៥៤	៤៤.៧២២	១៤៩.២២១	១៨២.០១៩
ប្រាក់កម្ចីពីភាគហ៊ុនិក	-	២៧.២២៦	-	១១០.៨១០	-	-	-	-
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	២.០៨៣	២៣.០៦០	៨.៤៥៧	៩៣.៨៥៤	២.០៨៣	២៣.០៦០	៨.៤៥៧	៩៣.៨៥៤
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៣០.០៣០	២៤.៩៥៩	១២១.៩២២	១០១.៥៨៣
	៤០.៤៦៤	៩៥.២០៧	១៦៤.២៨៤	៣៨៧.៤៩២	៦៨.៨៦៧	៩២.៧៤១	២៧៩.៦០០	៣៧៧.៤៥៦
iv). ចំណាយកម្រៃនិងថ្លៃសេវាឱ្យសម្ព័ន្ធព្រាម								
ក្រុមប្រឹក្សាភិបាល	១៣៤.៥៥៣	១៥០.០៥៧	៥៤៦.២៨៥	៦១០.៧៣២	៧៦.៣១៩	៨៧.៣៧៥	៣០៩.៨៥៥	៣៥៥.៦១៦
អ្នកគ្រប់គ្រងសំខាន់ៗ	៣.៣៦៣.០១៥	៣.៧២១.៦០៩	១៣.៦៥៣.៨៩១	១៥.១៤៦.៩៤៩	២.៨៤៦.០៨៨	៣.០៩២.០២៤	១១.៥៥៥.១១៧	១២.៥៨៤.៥៣៨
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៦៣៥.៤៦៨	៥៩៨.៨៩៥	២.៥៨០.០០០	២.៤៣៧.៥០៣
	៣.៤៩៧.៥៦៨	៣.៨៧១.៦៦៦	១៤.២០០.១៧៦	១៥.៧៥៧.៦៨១	៣.៤៥៧.៨៥៥	៣.៧៧៨.២៩៤	១៤.៤៤៥.៩៧២	១៥.៣៣០.៦៥៧
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់វិទ្យាស្ថាន	-	-	-	-	-	-	-	-
ពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC	-	-	-	-	៣៧៣.៦៦៧	១០៥.១៦៧	១.៥១៧.០៨៨	៤២៨.០៣០

១៣៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នពេលបណ្តោះអាសន្ន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ

សម្ព័ន្ធធនាគារ និងធនាគារគឺជាធនាគារនាំមុខ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ និងមានបណ្តាញប្រតិបត្តិការសាខា និងសេវាស្វ័យប្រតិបត្តិការច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទជូនដល់សាធារណជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ប័ណ្ណអេស៊ីលីដា និងប័ណ្ណឥណទាន-ឥណទាន និងសេវាឌីជីថល ដូចជា សេវាអេស៊ីលីដាអ៊ីនធើណែត សេវាអេស៊ីលីដាម៉ូបាល សេវាអេស៊ីលីដាអ៊ុយមេស ម៉ាស៊ីនអេធើអិម ម៉ាស៊ីនឆ្លុះកាត និងម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់។ ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ១១ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៤របស់ធនាគារមានដូចខាងក្រោម៖

- (ក) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត
- (ខ) ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធើ ភីអិលស៊ី
- (គ) វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
- (ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ស្ថិតក្នុងមជ្ឈដ្ឋានអាជីវកម្មដែលមានការប្រកួតប្រជែង ការវិវត្តន៍ និងវិកលចលនាសំយាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឬប្លែកពីគ្នាច្បាប់ដែលត្រូវអនុវត្ត ដូច្នេះសម្ព័ន្ធធនាគារ និងធនាគារចាំបាច់ត្រូវមានការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងហានិភ័យ ស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសមល្មើស (Risk Tolerance) ដែលផ្តល់នូវការធានាសមស្រប ចំពោះគោលដៅដែលសម្រេចបាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នបណ្តោះអាសន្ន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ (ត)

ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើង ដោយមានធាតុចាំបាច់ដូចជា៖ ១) អភិបាលកិច្ច និងការត្រួតពិនិត្យដោយក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ២) ការអនុវត្តវិសមភាពហានិភ័យ (Risk Appetite) និងវិសមភាពហានិភ័យ (Risk Tolerance) ៣) ការអនុវត្តដំណើរការគ្រប់គ្រងហានិភ័យ និង ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទិន្នន័យ។ ក្របខ័ណ្ឌនេះ ត្រូវបានរួមបញ្ចូលក្នុងដំណើរការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីផ្តល់នូវការគ្រប់គ្រងហានិភ័យទីផ្សារប្រកបដោយតម្លាភាព និងសង្គតិភាពទូទាំងធនាគារ និងសម្ព័ន្ធធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារបង្កើតឲ្យមានដំណើរការគ្រប់គ្រងហានិភ័យដែលអាចគ្រប់គ្រងហានិភ័យបានទុកជាមុន ដោយដាក់បញ្ចូលវប្បធម៌នៃការទទួលខុសត្រូវ និងភាពជាម្ចាស់ហានិភ័យក្នុងការគ្រប់គ្រងហានិភ័យនៅគ្រប់កម្រិត ចាប់តាំងពីក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រហូតដល់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់។ វប្បធម៌គ្រប់គ្រងហានិភ័យនេះត្រូវបានគាំទ្រដោយ(១) គោលនយោបាយនានាទាក់ទងនឹងកម្មករនិយោជិតធនាគារ (ការគ្រប់គ្រងធនធានមនុស្ស និងក្រមសីលធម៌ ក្រមប្រតិបត្តិ ទំនាស់ផលប្រយោជន៍ ការតែងតាំង និងលាភការ កំណត់ការនិវេតន៍ និងរបាយការណ៍លម្អិតស្តីពីកំហុស ។ល។) (២) ភាពសមស្របនៃគោលនយោបាយស្តីពីការផ្តល់អត្ថប្រយោជន៍នានា ជាមួយនឹងកម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសមភាពហានិភ័យ (Risk Tolerance) និង (៣) ការបណ្តុះបណ្តាលអំពីហានិភ័យទីផ្សារនៅទូទាំងធនាគារ។

ការគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវអនុវត្តតាមម៉ូដែលខ្សែបន្ទាត់ទាំងបី ដែលគាំទ្រដោយភាពគ្រប់គ្រាន់នៃបុគ្គលិកជំនាញ នៅក្នុងការគ្រប់គ្រងហានិភ័យ នៅគ្រប់ផ្នែកទាំងអស់ នៃខ្សែបន្ទាត់ទាំងបី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍

គោលបំណងនៃគោលនយោបាយគ្រប់គ្រងហានិភ័យរួមមាន៖

- ដើម្បីគ្រប់គ្រងហានិភ័យ ឲ្យស្ថិតនៅក្នុងរង្វង់កម្រិតសីលធម៌ហានិភ័យ (Risk Appetite) និងវិសេសលើវិន័យ (Risk Tolerance) ដែលផ្តល់នូវការធានាសមស្រប ចំពោះគោលដៅដែលសម្រេចបាន។
- ដើម្បីគ្រប់គ្រងហានិភ័យមានប្រសិទ្ធភាព និងដើម្បីកំណត់អត្តសញ្ញាណហានិភ័យមុនពេលវាកើតមានឡើង និងកាត់បន្ថយហានិភ័យសក្តានុពលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។

ដើម្បីគ្រប់គ្រងហានិភ័យ ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរ លើការចាត់ចែងហានិភ័យ ដើម្បីបន្ថែមតម្លៃដល់សម្ព័ន្ធធនាគារ និងធនាគារ។ វិសេសហានិភ័យ (Risk Appetite) ត្រូវបានកំណត់ជាចំនួន និងប្រភេទនៃហានិភ័យ ក្នុងកម្រិតទាំងមូលដែល ក្រុមហ៊ុនមានបំណងនឹងទទួលយក ដើម្បីរក្សាបានតម្លៃភាគហ៊ុនិករយៈពេលវែង។ វិសេសលើវិន័យ (Risk Tolerance) គឺសំដៅទៅលើបម្រែបម្រួលនៃហានិភ័យជាអតិបរមាដែលអាចទទួលយកបាន និងធ្វើការពិចារណាទៅលើវិធានការណ៍សមស្របដើម្បីកាត់បន្ថយហានិភ័យ ។

របាយការណ៍វិសេសហានិភ័យ (Risk Appetite) និងវិសេសលើវិន័យ (Risk Tolerance) របស់ធនាគារ គឺជាការរៀបចំទៅតាមយុទ្ធសាស្ត្រអាជីវកម្ម និងតួនាទីរបស់ធនាគារនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល អនុម័ត ទៅលើរបាយការណ៍វិសេសហានិភ័យ (Risk Appetite) និងវិសេសលើវិន័យ (Risk Tolerance) របស់ធនាគារ ជាមួយនិងការសម្រេចទៅលើហានិភ័យសំខាន់ៗមួយចំនួន ដែលធនាគារត្រូវបានប្រឈម និងផ្តល់នូវវិធីសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យទាំងនោះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នបណ្តោះអាសន្ន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

គោលនយោបាយគ្រប់គ្រងហានិភ័យ បែកចែកប្រភេទហានិភ័យខុសៗគ្នា ស្របទៅតាមប្រភេទនានាដែលកំណត់ដោយគណៈកម្មការ Basel និងស្របតាមលក្ខណៈ និងបរិបទអាជីវកម្មរបស់ធនាគារ ។ គោលនយោបាយនេះបានកំណត់រឹសថលើវែន (Risk Tolerance) និងកម្រិត កំណត់ផ្ទៃក្នុង (Internal Targets) ទៅតាមប្រភេទហានិភ័យ នីមួយៗ ។

នៅគ្រប់ពេលទាំងអស់ ធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុបាតប្រុងប្រយ័ត្ន និងតម្រូវការនានាដែលបានចែង ដោយធនាគារជាតិនៃកម្ពុជា។

នៅគ្រប់ពេលទាំងអស់ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ ធនាគារត្រូវប្រកាន់ខ្ជាប់នូវរឹសថលើវែន (Risk Tolerance) និងកម្រិត កំណត់ផ្ទៃក្នុង (Internal Targets) ដែល បានបង្កើតដោយ ក្រុមប្រឹក្សាភិបាល ដើម្បីកាត់បន្ថយការខាតបង់ជាសារវន្ត ។

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យ រូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ ធនាគារមិនប្រឈមនឹងហានិភ័យថ្លៃភាគហ៊ុន និងថ្លៃទំនិញទេ ដោយសារធនាគារមិនមានធ្វើការវិនិយោគលើភាគហ៊ុន ឬទំនិញណា មួយនោះទេ)និងហានិភ័យសន្ទនីយភាព។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

សម្ព័ន្ធធនាគារ និង ធនាគារ កាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	នូវថ្នទីពារខ្សែនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នូវថ្នទីពារខ្សែ ឆ្នាំ២០២១ ដុល្លារអាមេរិក	នូវថ្នទីពារខ្សែនា ឆ្នាំ២០២១ ពាន់រៀល	នូវថ្នទីពារខ្សែ អដ្ឋាហ៍ ពាន់រៀល	នូវថ្នទីពារខ្សែនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នូវថ្នទីពារខ្សែ ឆ្នាំ២០២១ ដុល្លារអាមេរិក	នូវថ្នទីពារខ្សែនា ឆ្នាំ២០២១ ពាន់រៀល	នូវថ្នទីពារខ្សែ ឆ្នាំ២០២១ ពាន់រៀល
			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	៥៥០.០៥៨.៥៥២	៤១២.៧៥៩.០៥១	២.២២៤.៩៨៦.៨៤៣	១.៦៦៩.៦១០.៣៦១	៥៣៥.៨៨៥.៩០២	៤០០.៨១៦.១២៦	២.១៦៧.៦៥៨.៤៧៤	១.៦២១.៣០១.២៣០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៦៣៣.២៣២.៥៥៤	៥៣៤.៦៥៣.១៤៦	២.៥៦១.៤២៥.៦៨១	២.១៦២.៦៧១.៩៧៦	៦០៩.១១៨.៧៩៤	៥០៧.៦២៩.៤០៧	២.៤៦៣.៨៨៥.៥២២	២.០៥៣.៣៦០.៩៥១
កាតិ និង យោគហិរញ្ញវត្ថុ	៤៤៨.៨០៨.៣៥៤	៥៦៦.៦៧៤.៥២៣	១.៨១៥.៤២៩.៧៩២	២.២៩២.១៩៨.៤៤៦	៤៤៨.៨០៨.៣៥៤	៥៦៦.៦៧៤.៥២៣	១.៨១៥.៤២៩.៧៩២	២.២៩២.១៩៨.៤៤៦
ឥណទាន និងបុរេប្រទាន-សុទ្ធ	៤.៧២៩.១៤៣.៧៣៥	៤.៤៧១.៣០០.៦១៨	១៩.១២៩.៣៨៦.៤០៨	១៨.០៨៦.៤១១.០០០	៤.៥៥៤.៨៣៨.៣៣២	៤.២៩២.៦៤៩.១៥៩	១៨.៤២៤.៣២១.០៥៣	១៧.៣៦៣.៧៦៥.៨៨៨
ទ្រព្យសកម្មផ្សេងៗ	៥.៨៩៦.២០៦	៦.៩២១.៨៥២	២៣.៨៥០.១៥៣	២៧.៩៩៨.៨៩១	៥.៨៩៤.៨២៤	៦.៩២៣.២២២	២៣.៨៥៤.៥៦៣	២៨.០០៤.៤៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦.៣៦៧.១៣៩.៤០១	៥.៩៩២.៣០៩.១៩០	២៥.៧៥៥.០៧៨.៨៧៧	២៤.២៣៨.៨៩០.៦៧៩	៦.១៥៤.៥៤៦.២០៦	៥.៧៧៤.៦៩២.៤៣៧	២៤.៨៩៥.១៣៩.៤០៤	២៣.៣៥៨.៦៣០.៩០៨
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើសរុបធនាគារ និង ស្ថាប័ន								
ហិរញ្ញវត្ថុផ្សេងៗ	៣៩១.៧៧៤.៤២៩	៣១៧.០០៩.៤៥៩	១.៥៨៤.៧២៧.៥៦៥	១.២៥២.៣០៣.២៦២	៣៧២.៧២២.១៩៥	២៩៦.៧៦៤.៥៥៤	១.៥០៧.៦៦១.២៧៩	១.២០០.៤១២.៦២១
ប្រាក់បញ្ញើសរុបអតិថិជន	៤.៥៦៣.៦៥៩.៤៤៧	៤.២៩៤.២៦៨.០៤៨	១៨.៤៦០.០០២.៤៦៣	១៧.៣៧០.៣៨៧.០៦៤	៤.៤៥៦.៩៩៤.៥៦៣	៤.១៨០.២៦៨.៧៣៧	១៨.០២៨.៥៤៣.០០៧	១៦.៩០៩.១៨៧.០៤១
បំណុលផ្សេងៗ	៥២.១១៧.០៤៤	២៨.៦៩៩.២២៨	២១០.៨១៣.៤៤៣	១១៦.០៨៨.៣៧៧	៥២.០៥៤.៥២៦	២៨.៤៨៨.៩៥៩	២១០.៥៦០.៥៥៨	១១៥.២៣៧.៨៣៩
បំណុលភតិសន្យា	២៧.៨៩៧.២៣២	២៨.៦១៧.៩០២	១១២.៨៤៤.៣០៣	១១៥.៧៥៩.៤១៤	២៥.១៥៤.៤១៣	២៥.៧៧២.៣៨៥	១១១.៧៥៣.៦៤៦	១០៤.២៤៩.២៩៧
ប្រាក់កម្ចី	៥២៦.១១៥.៣៨២	៥៤២.៣៩៨.៩១៦	២.១២៨.១៣៦.៧២០	២.១៩៤.០០៣.៦១៥	៤៩២.៣១៥.៤០៤	៥០៧.៣៥២.៩១៦	១.៩៩១.៤១៥.៨០៩	២.០៥២.២៤២.៥៥៥
បំណុលបន្ទាប់បន្សំ	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៧៦.១៥៦.៦៣០	១៦៩.៩៤៩.៥២៥	១៦៧.១៥៨.៦២៣	៦៨៧.៤៤៥.៨២៩	៦៧៦.១៥៦.៦៣០
បំណុលហិរញ្ញវត្ថុសរុប	៥.៧៣១.៥១៣.០៥៩	៥.៣៧៨.១៧០.១៧៦	២៣.១៨៣.៩៧០.៣២៣	២១.៧៥៤.៦៩៨.៣៦២	៥.៥៦៩.១៩១.៦២៦	៥.២០៥.៨០៦.១៧៤	២២.៥២៧.៣៨០.១២៨	២១.០៥៧.៤៨៥.៩៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៦៣៥.៦២៦.៣៤២	៦១៤.១៣៩.០១៤	២.៥៧១.១០៨.៥៥៤	២.៤៨៣.១៩២.៣១៧	៥៨៥.៣៥៤.៥៨០	៥៦៨.៨៨៦.២៦៣	២.៣៦៧.៧៥៩.២៧៦	២.៣០១.១៤៤.៩៣៥

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលភាគីម្ខាងទៀតនៃកិច្ចសន្យា ខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ។ ឧទាហរណ៍ដែលឥណទាន និងបុរេប្រទាន ជាប្រភពច្បាស់បំផុតនៃហានិភ័យឥណទានប្រភពផ្សេងទៀតនៃហានិភ័យឥណទាន តាមរយៈសកម្មភាពរបស់ស្ថាប័ន រួមមាននៅក្នុងសៀវភៅធនាគារ (banking book) និង សៀវភៅពាណិជ្ជកម្ម (trading book) ទាំងនៅក្នុង និងក្រៅតារាងតុល្យការ ។ ស្ថាប័នកំពុងប្រឈមនឹងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតក្រៅពី ឥណទាន និងបុរេប្រទានរួមបញ្ចូលទាំងការទទួលព្រមហិរញ្ញប្បទាន ពាណិជ្ជកម្ម កិច្ចសន្យាផ្តល់ ឥណទាន និងលិខិតធានាធនាគារប្រតិបត្តិការអន្តរធនាគារ ការទូទាត់ប្រតិបត្តិការ ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស មូលបត្របំណុលមូលធន និងឧបករណ៍និស្សន្ទហិរញ្ញវត្ថុផ្សេងៗទៀត។

គោលការណ៍ហានិភ័យឥណទាន៖

- ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ការកាត់ត្រាឥណទាន គឺជាប្រភពដ៏សំខាន់នៃប្រាក់ចំណេញរបស់ធនាគារ តែផ្ទុយទៅវិញ ការកាត់ត្រាឥណទាននេះ ក៏បង្កឲ្យមាននូវហានិភ័យនៃការខាតបង់ដ៏ធ្ងន់ធ្ងរផងដែរ។
- ក្រុមប្រឹក្សាភិបាលធ្វើការពិចារណាក្នុងការផ្តល់ឥណទានទៅកាន់ចំណែកទីផ្សារតូចៗ ដូចជាការផ្តល់កម្ចីឥណទានទៅកាន់ អាជីវកម្មខ្នាតតូច (ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយដែលមានស្រាប់) ដូចដែលអ្នកធ្លាប់បានដឹង យើងនឹងទទួលបាននូវហានិភ័យឥណទាន ក្នុងកម្រិតទាបបំផុត ពេលដែលផ្តល់កម្ចីទៅកាន់ឥណទានខ្នាតតូច ជៀសវាងការផ្តល់កម្ចីទៅកាន់ឥណទានដែលមានទំហំធំៗ។ ក្រុមប្រឹក្សាភិបាល ធ្វើការពិចារណាសមស្របក្នុងការប្រៀបធៀបពីហានិភ័យ និង ចំណូលដែលទទួលបានពីការផ្តល់ឥណទានកាន់ចំណែកទីផ្សារតូចៗនេះ ហើយក៏បានពិចារណាថាឥណទានខ្នាតតូច ជាផលិតផលស្នូលរបស់សម្ព័ន្ធធនាគារ និង ធនាគារផងដែរ។
- ក្រុមប្រឹក្សាភិបាលធ្វើការពិចារណាថា អ្នកគ្រប់គ្រងមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែតម្រូវ ផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែង ឬ អភិវឌ្ឍផលិតផលដែលមានស្រាប់ ហើយនឹងខ្សែសង្វាក់ផលិតផល ប៉ុន្តែ តម្រូវឲ្យមានការយល់ព្រមពីក្រុមប្រឹក្សាភិបាល។
- ការទទួលខុសត្រូវប្រចាំថ្ងៃសម្រាប់ហានិភ័យឥណទាន គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានឥណទានជាមួយអ្នកគ្រប់គ្រងសាខា និង ជាមួយភ្នាក់ងារឥណទានសាខា។
- ហានិភ័យឥណទានគឺត្រូវបានវាស់វែងជាប្រចាំ ដោយគណនាការខាតបង់ដែលបានរំពឹងទុក (“ECL”) ដែលអាច កើតមានឡើង ចំពោះអតិថិជនដែលខកខានសងត្រឡប់ ការប្រឈមហានិភ័យក្នុងព្រឹត្តិការណ៍ នៃការខកខានសង និង ភាពខ្លាំងនៃការខាតបង់ (“LGD”) ដែលបានមកពីការខកខានសងរបស់អតិថិជន ដោយផ្អែកទៅលើពិន្ទុឥណទានសម្រាប់ការអនុវត្ត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

គោលការណ៍ហានិភ័យឥណទាន (ត)

- ក្រុមប្រឹក្សាភិបាលយល់ឃើញថាហានិភ័យឥណទានគឺអាចរីករាលដាលដល់វិស័យផ្សេងៗទៀត ដូចជា (វិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ...) និងផលិតផលផ្សេងៗទៀត ដើម្បីជៀសវាងការប្រឈមមិនត្រឹមត្រូវទៅលើ វិស័យ ឬឧស្សាហកម្មជាក់លាក់មួយ។
- ហានិភ័យជាប្រព័ន្ធ គឺជាហានិភ័យនៃ ប្រព័ន្ធទាំងមូលនៃវិស័យហិរញ្ញវត្ថុ ។ ក្រុមប្រឹក្សាភិបាលយល់ឃើញថាហានិភ័យឥណទានទៅលើដៃគូភាគីស្ថាប័នហិរញ្ញវត្ថុទាំងឡាយ គួរតែជាកម្មវត្ថុនៃការវាយតម្លៃ ដ៏ប្រុងប្រយ័ត្ន និង អភិបាលភាព ដូចទៅនឹងទម្រង់នៃការផ្តល់កម្ចីឥណទានដទៃទៀត ហើយកម្រិតកំណត់ ស្ថានភាព ប្រុងប្រយ័ត្ន គួរតែត្រូវបានកំណត់ដើម្បីការពារសម្ព័ន្ធធនាគារ និងធនាគារឲ្យបានគ្រប់គ្រាន់ សម្រាប់ហានិភ័យ ជាប្រព័ន្ធ។

កម្រិតកំណត់ផ្ទៃក្នុងស្ថានភាពនៃហានិភ័យឥណទាន

កម្រិតកំណត់ផ្ទៃក្នុងស្ថានភាពលើផលិតផលឥណទាន គួរតែបង្កើតឡើងដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យនិងបច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល និង មានការអនុម័តដោយក្រុមប្រឹក្សាភិបាល។ កម្រិតកំណត់ស្ថានភាព គួរតែ ត្រូវបានស្រប ទៅតាមកម្រិតរ៉یس្កអាប៉េតៃត (Risk Appetite)។

នាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើរាល់កម្រិតកំណត់ផ្ទៃក្នុងស្ថានភាពដូចដែលបានកំណត់ ហើយអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់អនុសាសន៍ទៅលើការផ្លាស់ប្តូរផ្សេងៗដែលចាត់ទុកថាវាសមស្រប។

ដើម្បីរក្សាកំណើនឥណទាន ក្នុងមធ្យោបាយដ៏ប្រុងប្រយ័ត្ន និង សមហេតុផល ក៏ដូចជាដើម្បីរក្សាគុណភាពសម្ពាធន ឥណទាន ធនាគារបានដាក់កម្រិតកំណត់ផ្សេងៗទៅលើផលិតផលឥណទាន ដែលត្រូវអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន ដូចខាងក្រោម៖

- អនុបាតហានិភ័យឥណទាន (Loan Exposure ratio): ត្រូវបានកំណត់ដូចជាសម្ពាធនឥណទាន ដែលមានហានិភ័យបានខកខានមិនបានសងធំជាងសាមសិបថ្ងៃសរុប ចែកជាមួយ មូលនិធិទ្រព្យសម្បត្តិសុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារ តែត្រូវតិចជាង ២៥%។
- កម្រិតកំណត់ការផ្តល់ឥណទាន (Ceilings) ទៅកាន់វិស័យផ្សេងៗ និង ដោយផលិតផលត្រូវដាក់ដែនកំណត់ទៅលើហានិភ័យប្រមូលផ្តុំ។
- ទំហំហានិភ័យធំបំផុត (Maximum Exposure) សម្រាប់អតិថិជនម្នាក់ ឬ អតិថិជនក្រុម គឺអាចមានទំហំរហូតដល់ ៥% នៃមូលនិធិទ្រព្យសម្បត្តិសុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារ។
- ដៃគូភាគីស្ថាប័នហិរញ្ញវត្ថុនានា។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ក) ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាលបានបែងចែកការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យទៅលើហានិភ័យឥណទាន ទៅគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានឥណទាន ដែលទទួលខុសត្រូវគ្រប់គ្រងហានិភ័យឥណទាន ត្រូវពឹងផ្អែកទៅលើសកម្មភាព ដូចដែលមានចែងខាងក្រោម៖

- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធ ក្នុងការប្រាស្រ័យជាមួយអតិថិជន ដែលដាក់ពាក្យសុំខ្ចីឥណទាន និង អ្នកដែលពាក់ព័ន្ធក្នុងការអនុម័តឥណទាន។
- ការបែងចែកតួនាទីដាច់ដោយឡែក រវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជនដោយផ្ទាល់ និងអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន។
- គោលការណ៍នៃការអនុម័តពីរលំដាប់ថ្នាក់ផ្សេងគ្នា ដើម្បីធានាឱ្យមានតុល្យភាពនៃផលប្រយោជន៍របស់អតិថិជនឱ្យបានល្អ និងគោលដៅនៃ ដំណើរការវាយតម្លៃហានិភ័យ។
- ការរៀបចំឯកសារបានព្រមព្រៀងឱ្យទាន់ពេលវេលា និងពេញលេញជាមួយអតិថិជន រួមជាមួយព័ត៌មានដែលត្រូវការទាំងអស់ដែល ទាក់ទងនឹងការវាយតម្លៃ និងដំណើរការគ្រប់គ្រងឥណទាន។
- ប្រព័ន្ធត្រួតពិនិត្យឥណទានត្រូវមានការប្រយ័ត្នប្រយែង គួបផ្សំនឹងការពិនិត្យសមាធិកភាពដែលអាចកំណត់សម្គាល់សញ្ញាណ ទាន់ពេលវេលាពីព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។
- ការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាឱ្យមាននូវអនុលោមភាពទៅតាមនីតិវិធី និងនិយ័តកម្ម ក្នុងដំណើរការឥណទាន និង ការតាមដានគុណភាពទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យឥណទានឱ្យបានទាន់ពេលវេលា។
- សម្ព័ន្ធធនាគារ និងធនាគារនឹងរក្សាឱ្យបានល្អនូវសមតុល្យឥណទានតាមវិស័យផ្សេងៗ ដូចជាវិស័យឧស្សាហកម្ម តំបន់ភូមិសាស្ត្រ រូបិយប័ណ្ណ និងទំហំឥណទាន។
- ការវិភាគឥណទានធ្វើឡើងដោយផ្ដោតសំខាន់លើសមត្ថភាព និងឆន្ទៈរបស់អតិថិជនក្នុងការសងឥណទាន តាមរយៈការវាយតម្លៃពីអត្តចរិត លំហូរសាច់ប្រាក់ និង ការអនុវត្តតាម green-lining methodology។

សម្ពាធឥណទានសរុបរបស់សម្ព័ន្ធធនាគារនិងធនាគារដែលផ្តល់ឱ្យអតិថិជនម្នាក់ ឬអតិថិជនក្រុម (គោលការណ៍អ្នកខ្ចីតែមួយ) មិនត្រូវលើស ៥% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ “សម្ពាធឥណទាន” (Exposure) គឺរួមមានបរិមាណសរុបនៃ (i) ចំនួនទឹកប្រាក់នៃទ្រព្យរបស់អ្នកខ្ចី ដែលអ្នកខ្ចីនោះជាកូនបំណុល (ii) ប្រាក់ដែលអ្នកខ្ចីជំពាក់ (ឥណទេយ្យ) តាមរយៈការផ្តល់ហិរញ្ញប្បទាន ឬឥណទានទៅឱ្យ ឬជំនួសឱ្យបុគ្គលនោះ ដែលរួមមានដូចជា ការធានាបំណុល លិខិតឥណទាន និស្សន្ទវត្ថុ (derivatives)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និង គោលនយោបាយបន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។ សម្ព័ន្ធធនាគារ និង ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។ ហានិភ័យឥណទានធំត្រូវបានកំណត់និយមន័យដោយធនាគារជាតិ នៃ កម្ពុជា ថាជាហានិភ័យឥណទានទូទៅជាមួយនឹងអត្ថបាតាបាតកត្តជននីមួយៗ ដែលមានចំនួនលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា តម្រូវឲ្យធនាគាររក្សាឲ្យបានគ្រប់ ពេលវេលានូវអនុបាតអតិបរមាចំនួន ២០% រវាងហានិភ័យសរុបដែលចេញពីប្រតិបត្តិការជាមួយនឹងអត្ថបាតាបាតកត្តជននីមួយៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហើយត្រូវរក្សាហានិភ័យឥណទានធំៗសរុបមិនត្រូវឲ្យលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទាន អតិថិជន ដែលជាការអនុវត្តទូទៅ។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និង ទ្រព្យសម្បត្តិផ្សេងៗ)
- កម្រៃផ្សេងៗលើទ្រព្យសកម្មក្នុងអាជីវកម្ម ដូចជាដីធ្លី អគារ
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត ។

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាមុនការកាន់កាប់វត្ថុបញ្ចាំ ឬមុនការបង្កើនឥណទាន

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឆ្លុះបញ្ចាំងនៅក្នុងតារាងតុល្យការ មានដូចជាការប្រឈមទៅនឹងហានិភ័យឥណទាន គឺស្មើនឹងតម្លៃយោងសុទ្ធ។ ឯកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាទទួល គឺជាទំហំអតិបរមាដែលសម្ព័ន្ធធនាគារ និងធនាគារ នឹងទូទាត់ ប្រសិនបើលិខិតធានា ទាំងនោះត្រូវបានហៅយក មកប្រើប្រាស់វិញ ។ ចំណែកឯឥណទានដែលទាក់ទងនឹងកិច្ចសន្យា និងយថាភាព ដែលមិនអាចបដិសេធបានពេញអាយុកាលនៃកិច្ចសន្យានោះ ជាទូទៅគឺស្មើនឹងតម្លៃទាំងស្រុងដែលមានក្នុងកិច្ចសន្យា ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាមុនការកាន់កាប់វត្ថុបញ្ចាំ ឬមុនការបង្កើនឥណទាន (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	នវត្ថុទី៣ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នវត្ថុទី៣ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នវត្ថុទី៣ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នវត្ថុទី៣ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នវត្ថុទី៣ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នវត្ថុទី៣ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នវត្ថុទី៣ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	នវត្ថុទី៣ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ក្នុងតារាងតុល្យការ៖								
សាច់ប្រាក់ក្នុងដៃ	៥៥០.០៥៨.៥៥២	៤១២.៧៥៩.០៥១	២.២២៤.៩៨៦.៨៤៣	១.៦៦៩.៦១០.៣៦១	៥៣៥.៨៨៥.៩០២	៤០០.៨១៦.១២៦	២.១៦៧.៦៥៨.៤៧៤	១.៦២១.៣០១.២៣០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៦៣៣.២៣២.៥៥៤	៥៣៤.៦៥៣.១៤៦	២.៥៦១.៤២៥.៦៨១	២.១៦២.៦៧១.៩៧៦	៦០៩.១១៨.៧៩៤	៥០៧.៦២៩.៤០៧	២.១៦៣.៨៨៥.៥២២	២.០៥៣.៣៦០.៩៥១
ការវិនិយោគហិរញ្ញវត្ថុ	៤៤៨.៨០៨.៣៥៤	៥៦៦.៦៧៤.៥២៣	១.៨១៥.៤២៩.៧៩២	២.២៩២.១៩៨.៤៤៦	៤៤៨.៨០៨.៣៥៤	៥៦៦.៦៧៤.៥២៣	១.៨១៥.៤២៩.៧៩២	២.២៩២.១៩៨.៤៤៦
ឥណទាននិងបុរេប្រទាន-សុទ្ធ	៤.៧២៩.១៤៣.៧៣៥	៤.៤៧១.៣០០.៦១៨	១៩.១២៩.៣៨៦.៤០៨	១៨.០៨៦.៤១១.០០០	៤.៥៥៤.៨៣៨.៣៣២	៤.២៩២.៦៤៩.១៥៩	១៨.៤២៤.៣២១.០៥៣	១៧.៣៦៣.៧៦៥.៨៤៨
ទ្រព្យសកម្មផ្សេងៗ	៥.៨៩៦.២០៦	៦.៩២១.៨៥២	២៣.៨៥០.១៥៣	២៧.៩៩៨.៨៩១	៥.៨៩៤.៨២៤	៦.៩២៣.២២២	២៣.៨៤៤.៥៦៣	២៨.០០៤.៤៣៣
	៦.៣៦៧.១៣៩.៤០១	៥.៩៩២.៣០៩.១៩០	២៥.៧៥៥.០៧៨.៨៧៧	២៤.២៣៨.៨៩០.៦៧៤	៦.១៥៤.៥៤៦.២០៦	៥.៧៧៤.៦៩២.៤៣៧	២៤.៨៩៥.១៣៩.៤០៤	២៣.៣៥៨.៦៣០.៩០៨
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១៣៥.៧៣៨.៦៧២	១២០.៩៣៧.៦០៧	៥៤៩.០៦២.៩២៨	៤៨៩.១៩២.៦២០	១៣៥.៣៤៨.២៨១	១២០.១០៨.៩៦២	៥៤៧.៤៨៣.៧៩៧	៤៨៥.៨៤០.៧៥១
លិខិតធានាបស់ធនាគារ	៤៦.៤៩៣.៨៨៥	៤៧.០៣៨.១៦៦	១៨៨.០៦៧.៧៦៥	១៩០.២៦៩.៣៨១	៤៦.២១៤.១៦៧	៤៦.៨៣១.៦៦២	១៨៦.៩៣១.៣០៦	១៨៩.៤៣៤.០៧៣
លិខិតឥណទាន	១១.៩៣១.៣៨៨	៧.៨៦២.៨១៨	៤៨.២៦២.៤៦៤	៣១.៨០៥.០៩៩	១១.៩៣១.៣៨៨	៧.៨៦២.៨១៨	៤៨.២៦២.៤៦៤	៣១.៨០៥.០៩៩
	១៩៤.១៦៣.៩៤៥	១៧៥.៨៣៨.៥៩១	៧៨៥.៣៩៣.១៥៧	៧១១.២៦៧.១០០	១៩៣.៤៩៣.៨៣៦	១៧៤.៨០៣.៤៤២	៧៨២.៦៧៧.៥៦៧	៧១៧.០៧៩.៩២៣
ហានិភ័យឥណទានអតិបរមាសរុប	៦.៥៦១.៣០៣.៣៤៦	៦.១៦៨.១៤៧.៧៨១	២៦.៥៤០.៤៧២.០៣៤	២៤.៩៥០.១៥៧.៧៧៤	៦.៣៤៨.០៤០.០៤២	៥.៩៤៩.៥៩៥.៨៧៩	២៥.៦៧៧.៧២១.៩៧១	២៤.០៦៥.៧១០.៨៣១

ធនាគារ អេស៊ីស៊ី ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) ហានិភ័យឥណទានអតិបរមាមុនការកាន់កាប់វត្ថុបញ្ចាំ ឬមុនការបង្កើនឥណទាន (ត)

តារាងខាងលើបង្ហាញពីស្ថានភាពអាក្រក់បំផុតនៃការប្រឈមហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយមិនគិតដល់វត្ថុបញ្ចាំ ឬការបង្កើនឥណទានផ្សេងទៀតទេ ។ ចំពោះទ្រព្យសកម្មក្នុង តារាងតុល្យការ ការប្រឈមហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ ។ ដូចបានបង្ហាញខាងលើ ៧២,០៨% នៃការប្រឈមហានិភ័យ អតិបរមាសរុបចំពោះសម្ព័ន្ធធនាគារ និង ៧១,៧៥% នៃការប្រឈមហានិភ័យអតិបរមាសរុបចំពោះធនាគារ គឺកើតមកពីឥណទាន និងបុរេប្រទានអតិថិជន (២០២០៖ ៧២,៤៩% ចំពោះសម្ព័ន្ធធនាគារ និង ៧២,១៥% ចំពោះធនាគារ) ។

អ្នកគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទាន ឱ្យស្ថិតក្នុងកម្រិតអប្បបរមាតាមវិធីដូចខាងក្រោម ។ ហានិភ័យឥណទានសំខាន់ៗ គឺជាផលប៉ះពាល់ដែលកើតឡើងពីឥណទាន និងបុរេប្រទាន សុទ្ធ។ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីហានិភ័យឥណទានដែលកើតឡើងពីឥណទាន និងបុរេប្រទាន សុទ្ធ រាល់ទំហំឥណទានដែលបានអនុម័តដោយនាយកដ្ឋានឥណទានត្រូវតែមិនលើសពី ៧៥%នៃតម្លៃដែលអាចលក់ចេញដែលបានប៉ាន់ស្មានទុករបស់វត្ថុបញ្ចាំនោះទេ។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រមាណ ៩៥,៤៨% (ឆ្នាំ២០២០៖ ប្រមាណ ៩៨,៥៩%) នៃឥណទាន និងបុរេប្រទាន សុទ្ធទាំងនេះត្រូវបានដាក់បញ្ចាំ។

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុជៀសនឹងការប្រឈមហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យឥណទានកើតឡើងនៅពេលមានភាគីដៃគូមួយចំនួន មានសកម្មភាពអាជីវកម្មប្រហាក់ប្រហែលគ្នា និងមានស្ថានភាពផ្នែកសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបណ្តាលឱ្យពួកគេពុំមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលបាន នៅពេលដែលពួកគេជួបប្រទះនឹងផលប៉ះពាល់នៃបម្រែបម្រួលផ្នែកសេដ្ឋកិច្ច ឬលក្ខខណ្ឌផ្សេងៗទៀតស្រដៀងគ្នា ។ សម្ព័ន្ធធនាគារ និងធនាគារបានវិភាគលើការផ្តោតអារម្មណ៍នៃហានិភ័យឥណទានដោយផ្អែកលើ ភូមិសាស្ត្រ និងឧស្សាហកម្មដូចខាងក្រោម៖

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីវត្តមាន ឬការបង្កើនឥណទាន) ផ្អែកទៅតាមទីតាំងនៃប្រទេស ភាគីដៃគូ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អេស៊ីប៊ីជា ដុល្លារកម្ពុជា	ឡាវ ដុល្លារកម្ពុជា	សិង្ហបុរី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	មីយ៉ាន់ម៉ា ដុល្លារកម្ពុជា	ប្រទេសផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្នុងតារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៥៣៥.៩១៥.៥២០	-	-	១១៦.៥៨.៩៥២	-	-	២.៤៨.៤១៨	-	៥៥៤.០០២.៨៧០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៤៩៤.១២៤.៤៧	៣៣៥.៦១៥	៤៨៣.១៣៥	១៧.៩៩២.៧៩៦	៣២២.១២៦	១០៦.៤០៩.៧៣១	១.៧៧៣.៨៥៩	១១.៧៩០.៦៤៥	៦៣៣.២៣២.៥៥៤
ការវិនិយោគហិរញ្ញវត្ថុ	៤៤៨.៨០៨.៣៥៥	-	-	-	-	-	-	-	៤៤៨.៨០៨.៣៥៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	៤៥៥.០០៧.១២៧	-	-	១៤៨.០០០.៩៦៣	-	-	៣១.០៦៦.៦៥៥	-	៤៧២.០៧៤.៧៤៥
ទ្រព្យសកម្មផ្សេងៗ	៤៨១.៩៦៨	-	-	៧៦.២៣៨	-	-	-	-	៥៥៨.២០៦
	<u>៦.០៣៤.៧៤៤.៩១៦</u>	<u>៣៣៥.៦១៥</u>	<u>៤៨៣.១៣៥</u>	<u>១៧៧.៧២៤.៩៤៩</u>	<u>៣២២.១២៦</u>	<u>១០៦.៤០៩.៧៣១</u>	<u>៣៤.២៤៤.៦៨៤</u>	<u>១១.៧៩០.៦៤៥</u>	<u>៦.៣៦៧.១៣៩.៤០១</u>
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១៣៥.៣៤៨.២៨១	-	-	៣៩០.៣៩១	-	-	-	-	១៣៥.៧៣៨.៧៧២
លិខិតធានារបស់ធនាគារ	៤៦.២១៤.១៦៧	-	-	២៧.៩៧១.៨	-	-	-	-	៧៤.១៨៦.៤៤៥
លិខិតឥណទាន	១១.៩៣១.៣៨៨	-	-	-	-	-	-	-	១១.៩៣១.៣៨៨
	<u>១៥៣.៤៩៣.៨៣៦</u>	<u>-</u>	<u>-</u>	<u>៦៧៨.០០៩</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>១៥៥.៤២៣.៥០៥</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>៦.២២៨.២៤៨.៧៥២</u>	<u>៣៣៥.៦១៥</u>	<u>៤៨៣.១៣៥</u>	<u>១៧៨.៣៩៣.០៥៨</u>	<u>៣២២.១២៦</u>	<u>១០៦.៤០៩.៧៣១</u>	<u>៣៤.២៤៤.៦៨៤</u>	<u>១១.៧៩០.៦៤៥</u>	<u>៦.៥២៣.១៦២.៩០៦</u>
សមមូលនឹងការរៀបរៀង(កំណត់សម្គាល់ ៥)	<u>២៥.១៩៣.២២៤.១៣៤</u>	<u>១.៣៥៧.៥៦៣</u>	<u>១.៩៦៦.២៧១</u>	<u>៧២១.៦២៤.៩៩០</u>	<u>១.៣០៣.០០០</u>	<u>៤៣០.៤២៧.៣៦២</u>	<u>១៤២.៨៨៨.៣៦៧</u>	<u>៤៧.៦៩៣.១៥៩</u>	<u>២៦.៥៥០.៤៧២.០៣៦</u>

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុរៀបរៀងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អាឡឺម៉ង់ ដុល្លារកម្ពុជា	ឡាតវី ដុល្លារកម្ពុជា	សិង្ហបុរី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	ម៉ាឡេស៊ី ដុល្លារកម្ពុជា	ប្រទេសផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្នុងតារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៤០០.៨២៩.៣០០	-	-	១១.៦២៤.៩១១	-	-	៣០៤.៨៤០	-	៤១៦.៧៥៩.០៥១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៦៩.០២២.៩៣២	៦៣១.៥៦៩	៥៦៨.៩១៦	២០.៦១២.២៦៧	២៦៣.៩៦៩	២៣២.៩៧៥.៩០១	៤.៨២៣.៤៧៥	៥.៧៥៤.១១៧	៥៣៤.៦៥៣.១៤៦
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.៦៧៤.៥២៣	-	-	-	-	-	-	-	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន-សុទ្ធ	៤.២៨៦.៤២៦.៦០១	-	-	១៤០.៩០២.៣៦៧	-	-	៤៣.៩៧១.៦៥០	-	៤.៤៧១.៣០០.៦១៨
ទ្រព្យសកម្មផ្សេងៗ	៦.៧៧៤.៥៣២	-	-	១៤៧.៣២០	-	-	-	-	៦.៩២១.៨៥២
	៥.៥២៩.៧២៧.៨៨៨	៦៣១.៥៦៩	៥៦៨.៩១៦	១៧៣.២៨៦.៨៦៥	២៦៣.៩៦៩	២៣២.៩៧៥.៩០១	៤៩.០៩៩.៩៦៥	៥.៧៥៤.១១៧	៥.៩៩២.៣០៩.១៩០
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១២០.១០៨.៩៦២	-	-	៨២៨.៦៤៥	-	-	-	-	១២០.៩៣៧.៦០៧
លិខិតធានារបស់ធនាគារ	៥៦.៨៣១.៦៦២	-	-	២០៦.៥០៤	-	-	-	-	៥៧.០៣៩.១៦៦
លិខិតឥណទាន	៧.៨៦២.៨១៨	-	-	-	-	-	-	-	៧.៨៦២.៨១៨
	១៧៤.៨០៣.៤៤២	-	-	១០៣.១៤៩	-	-	-	-	១៧៥.៨០៧.៤៩១
ការប្រឈមឥណទានអតិបរមាសរុប	៥.៧០៤.៥៣១.៣៣០	៦៣១.៥៦៩	៥៦៨.៩១៦	១៧៤.៣៩០.០១៤	២៦៣.៩៦៩	២៣២.៩៧៥.៩០១	៤៩.០៩៩.៩៦៥	៥.៧៥៤.១១៧	៦.១៦៨.១៤៧.៧៨១
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)	២៣.០៧៤.៨២៩.២៣០	២.៥៥៤.៦៩៧	២.៣០១.២៦៥	៧០៥.១៣២.៥៤៧	១.០៦៧.៧៥៥	៩៥២.៣៨៧.៥២០	១៩៨.៦០៩.៣៥៨	២៣.២៧៥.៤០៣	២៤.៩៥០.១៥៧.៧៧៥

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អាឡឺម៉ង់ ដុល្លារកម្ពុជា	ឡាវ ដុល្លារកម្ពុជា	សិង្ហបុរី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	មីយ៉ាន់ម៉ា ដុល្លារកម្ពុជា	ប្រទេសដទៃៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្នុងតារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៥៣៥.៨៨៥.៩០២	-	-	-	-	-	-	-	៥៣៥.៨៨៥.៩០២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៤៨៩.៨១៦.២២៨	៣៣៥.៦១៥	៤៨៣.១៣៥	៤៩៩.៥៤៩	៣២២.១២៦	១០៦.៤០៩.៧៣១	៤៦.៧៨៧	១១.២០៥.៦២៣	៦០៩.១១៨.៧៩៤
ការវិនិយោគហិរញ្ញវត្ថុ	៤៤៨.៨០៨.៣៥៤	-	-	-	-	-	-	-	៤៤៨.៨០៨.៣៥៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	៤.៥៥៤.៨៣៨.៣៣២	-	-	-	-	-	-	-	៤.៥៥៤.៨៣៨.៣៣២
ទ្រព្យសកម្មផ្សេងៗ	៥.៨០២.០០៨	-	-	៩២.៨១៦	-	-	-	-	៥.៨៩៤.៨២៤
	៦.០៣៥.១៥០.៨២៤	៣៣៥.៦១៥	៤៨៣.១៣៥	៥៩២.៣៦៥	៣២២.១២៦	១០៦.៤០៩.៧៣១	៤៦.៧៨៧	១១.២០៥.៦២៣	៦.១៥៤.៥៤០.២០៦
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបាន									
ប្រើប្រាស់	១៣៥.៣៤៨.២៨១	-	-	-	-	-	-	-	១៣៥.៣៤៨.២៨១
លិខិតធានារបស់ធនាគារ	៤៦.២១៤.១៦៧	-	-	-	-	-	-	-	៤៦.២១៤.១៦៧
លិខិតឥណទាន	១១.៩៣១.៣៨៨	-	-	-	-	-	-	-	១១.៩៣១.៣៨៨
	១៩៣.៤៩៣.៨៣៦	-	-	-	-	-	-	-	១៩៣.៤៩៣.៨៣៦
ការប្រឈមឥណទានអតិបរមាសរុប	៦.២២៨.៦៤៤.៦៦០	៣៣៥.៦១៥	៤៨៣.១៣៥	៥៩២.៣៦៥	៣២២.១២៦	១០៦.៤០៩.៧៣១	៤៦.៧៨៧	១១.២០៥.៦២៣	៦.៣៤៨.០៤០.០៤២
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)	២៥.១៩៤.៨៦៧.៦៥០	១.៣៥៧.៥៦៣	១.៩៥៤.២៨១	២.៣៩៦.១១៦	១.៣០៣.០០០	៤៣០.៤២៧.៣៦២	១៨៩.២៥៣	៤៥.៣២៦.៧៤៥	២៥.៦៧៧.៨២១.៩៧០

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អាមេរិក ដុល្លារកម្ពុជា	ឡាវ ដុល្លារកម្ពុជា	សិង្ហបុរី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	មីយ៉ាន់ម៉ា ដុល្លារកម្ពុជា	ប្រទេសផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ									
សាច់ប្រាក់ក្នុងដៃ	៤០០.៨១៦.១២៦	-	-	-	-	-	-	-	៤០០.៨១៦.១២៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៦៧.៤៤៤.៤២១	៦៣១.៥៦៩	៥៦៨.៩១៦	៤៩៩.៨៦១	២៦៣.៩៦៩	២៣២.៩៧៥.៩០១	៤៦.៨៧៣	៥.១៩៧.៨៩៧	៥០៧.៦២៩.៥០៧
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.៦៧៤.៥២៣	-	-	-	-	-	-	-	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន-សុទ្ធ	៤.២៩២.៦៤៩.១៥៩	-	-	-	-	-	-	-	៤.២៩២.៦៤៩.១៥៩
ទ្រព្យសកម្មផ្សេងៗ	៦.៧៥៦.៣៥៦	-	-	-	-	-	១៦៦.៨៦៦	-	៦.៩២៣.២២២
	៥.៥៣៨.៣៤០.៥៨៥	៦៣១.៥៦៩	៥៦៨.៩១៦	៤៩៩.៨៦១	២៦៣.៩៦៩	២៣២.៩៧៥.៩០១	២១៣.៧៣៩	៥.១៩៧.៨៩៧	៥.៧៧៤.៦៩២.៤៧៧
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្រៅតារាងតុល្យការ									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១២០.១០៨.៩៦២	-	-	-	-	-	-	-	១២០.១០៨.៩៦២
លិខិតធានារបស់ធនាគារ	៤៦.៨៣១.៦៦២	-	-	-	-	-	-	-	៤៦.៨៣១.៦៦២
លិខិតឥណទាន	៧.៨៦២.៨១៨	-	-	-	-	-	-	-	៧.៨៦២.៨១៨
	១៧៤.៨០៣.៤៤២	-	-	-	-	-	-	-	១៧៤.៨០៣.៤៤២
ការប្រឈមឥណទានអតិបរមាសរុប	៥.៧០៩.១៤៩.០២៧	៦៣១.៥៦៩	៥៦៨.៩១៦	៤៩៩.៨៦១	២៦៣.៩៦៩	២៣២.៩៧៥.៩០១	២១៣.៧៣៩	៥.១៩៧.៨៩៧	៥.៩៤៩.៩៤៥.៨៧៩
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)	២៣.០៩៣.៨៨៧.៥៨៩	២.៥៥៤.៦៩៧	២.៣០១.២៦៥	២.០២១.៩៣៨	១.០៦៧.៧៥៥	៩៤២.៣៨៧.៥២០	៨៦៤.៥៧៤	២១០.២៥៥.៤៩៣	២៤.០៦៥.៧១០.៨៣១

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីវត្ថុបញ្ចាំ ឬការពង្រឹងឥណទាន) ទៅតាមតម្លៃយោង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ផ្អែកទៅតាមប្រភេទអាជីវកម្មរបស់ភាគីដែលមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារកម្ពុជា	ការលក់ដុំនិង លក់រាយ ដុល្លារកម្ពុជា	សេវាកម្ម ដុល្លារកម្ពុជា	កេហដ្ឋាន ដុល្លារកម្ពុជា	ផលិតកម្ម ដុល្លារកម្ពុជា	កសិកម្ម ដុល្លារកម្ពុជា	រោងចក្រផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២១								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ក្នុងតារាងតុល្យការ៖								
សាច់ប្រាក់ក្នុងដៃ	៥៥០.០៥៨.៥៥២	-	-	-	-	-	-	៥៥០.០៥៨.៥៥២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៦៣៣.២៣២.៥៥៤	-	-	-	-	-	-	៦៣៣.២៣២.៥៥៤
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤៤៨.៨០៨.៣៥៤	៤៤៨.៨០៨.៣៥៤
ឥណទាន និងបុព្វបទាន-សុទ្ធ	២២.១៤៥.២៤៩	១.៥៩២.៤២៧.៤២៩	១.១៩៤.៤១៨.៥២៥	១៩៤.៤៨៧.៣០៣	១៣៩.៥៧៥.១៨៦	៩៣៧.០១៩.៩៥០	៦៤៩.០៧០.០៩៣	៤.៧២៩.១៤៣.៧៣៥
ទ្រព្យសកម្មផ្សេងៗ	៣.៣៣៥.៤៧៧	-	-	-	-	-	២.៥៦០.៧២៩	៥.៨៩៦.២០៦
	១.២០៨.៧៧១.៨៣២	១.៥៩២.៤២៧.៤២៩	១.១៩៤.៤១៨.៥២៥	១៩៤.៤៨៧.៣០៣	១៣៩.៥៧៥.១៨៦	៩៣៧.០១៩.៩៥០	១.១០០.៤៣៩.១៧៦	៦.៣៦៧.១៣៩.៤០៩
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១៣៥.៧៣៨.៦៧២	១៣៥.៧៣៨.៦៧២
លិខិតធានារបស់ធនាគារ	-	-	-	-	-	-	៤៦.៤៩៣.៨៨៥	៤៦.៤៩៣.៨៨៥
លិខិតឥណទាន	-	-	-	-	-	-	១១.៩៣១.៣៨៨	១១.៩៣១.៣៨៨
	-	-	-	-	-	-	១៩៤.១៦៣.៩៤៥	១៩៤.១៦៣.៩៤៥
	១.២០៨.៧៧១.៨៣២	១.៥៩២.៤២៧.៤២៩	១.១៩៤.៤១៨.៥២៥	១៩៤.៤៨៧.៣០៣	១៣៩.៥៧៥.១៨៦	៩៣៧.០១៩.៩៥០	១.២៩៦.៦០៣.១២១	៦.៥៦១.៣០៣.៣៤៦
សម្រួលនឹងពាន់រៀល(កំណត់សម្គាល់ ៤)								
	៤.៨៨៩.៤៨២.០៦០	៦.៤៨១.៣៦៨.៩៥០	៤.៨៣១.៤២២.៩៣៤	៧៦៦.៧០១.១៤១	៥៦៤.៥៨១.៦២៧	៣.៧៩០.២៤៥.៦៩៨	៥.២៣៦.៦៦៩.៦២៤	២៦.៥៤០.៤៧២.០៣៤

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	សម្ព័ន្ធធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ជុំនួនរយភាគរយ	កាតបកម្ម ជុំនួនរយភាគរយ	សេវាធានា ជុំនួនរយភាគរយ	គណនីប្រាក់ ជុំនួនរយភាគរយ	ធនាគារ ជុំនួនរយភាគរយ	កាតបកម្ម ជុំនួនរយភាគរយ	លើធនាគារផ្សេងៗ ជុំនួនរយភាគរយ	សរុប ជុំនួនរយភាគរយ
ទី៣១ ខែមីនា ឆ្នាំ២០២១								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ក្នុងតារាងតុល្យការ								
សាច់ប្រាក់ក្នុងដៃ	៤១២.៧៥៩.០៥១	-	-	-	-	-	-	៤១២.៧៥៩.០៥១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៥៣៤.៦៥៣.១៤៦	-	-	-	-	-	-	៥៣៤.៦៥៣.១៤៦
កាតបកម្ម ធានាហិរញ្ញវត្ថុ	៥៦៦.៥២០.៩៩៤	-	-	-	-	-	១៥៣.៥២៩	៥៦៦.៦៧៤.៥២៣
ឥណទាននិងបុរេប្រទាន-សុទ្ធ	២២.៦៧២.៩៣៦	១.៥១១.៣២៧.០៤២	១.០៨៦.៤០៩.៤៨១	១៦០.២៣២.៥៥៨	១៣០.៩៣៣.១៣៦	៨៨៨.៨៣៩.៧៨៨	៦៧០.៨៨៥.៦៧៧	៤.៤៧១.៣០០.៦១៨
ទ្រព្យសកម្មផ្សេងៗ	៣.៧៨៧.៦៨៦	-	-	-	-	-	៣.១៣៤.១៦៦	៦.៩២១.៨៥២
	១.៥៤០.៣៩៣.៨១៣	១.៥១១.៣២៧.០៤២	១.០៨៦.៤០៩.៤៨១	១៦០.២៣២.៥៥៨	១៣០.៩៣៣.១៣៦	៨៨៨.៨៣៩.៧៨៨	៦៧៤.១៧៣.៣៧២	៥.៩៩២.៣០៩.១៩០
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ក្រៅតារាងតុល្យការ								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១២០.៩៣៧.៦០៧	១២០.៩៣៧.៦០៧
លិខិតធានាបស់ធនាគារ	-	-	-	-	-	-	៤៧.០៣៨.១៦៦	៤៧.០៣៨.១៦៦
លិខិតឥណទាន	-	-	-	-	-	-	៧.៨៦២.៨១៨	៧.៨៦២.៨១៨
	-	-	-	-	-	-	១៧៥.៨៣៨.៥៩១	១៧៥.៨៣៨.៥៩១
ការប្រឈមឥណទានអតិបរមាសរុប	១.៥៤០.៣៩៣.៨១៣	១.៥១១.៣២៧.០៤២	១.០៨៦.៤០៩.៤៨១	១៦០.២៣២.៥៥៨	១៣០.៩៣៣.១៣៦	៨៨៨.៨៣៩.៧៨៨	៨៩០.០១១.៩៦៣	៦.១៦៨.១៤៧.៧៨១
សម្បូលនឹងព្រំប្រកាសសម្គាល់	៦.២៣០.៨៩២.៩៧៤	៦.១១៣.៣១៧.៨៨៥	៤.៣៩៤.៥២៦.៣៥១	៦៤៨.១៤០.៦៩៧	៥២៩.៦២៤.៥៣៥	៣.៥៩៥.៣៥៦.៩៥២	៣.៤៣៨.២៩៨.៣៩០	២៤.៩៥០.១៥៧.៧៧៤

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ជុំនួនរដ្ឋបាល	ការបង់ប្រាក់ ជុំនួនរដ្ឋបាល	សេវាកម្ម ជុំនួនរដ្ឋបាល	កេរដ្ឋបាល ជុំនួនរដ្ឋបាល	ផលិតកម្ម ជុំនួនរដ្ឋបាល	កសិកម្ម ជុំនួនរដ្ឋបាល	អាជីវកម្មផ្សេងៗ ជុំនួនរដ្ឋបាល	សរុប ជុំនួនរដ្ឋបាល
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១								
ការប្រឈមឥណទានទាក់ទងនឹង								
ទ្រព្យសកម្មក្នុងតារាងតុល្យការ៖								
សាច់ប្រាក់ក្នុងដៃ	៥៣៥.៨៨៥.៩០២	-	-	-	-	-	-	៥៣៥.៨៨៥.៩០២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៦០៩.១១៨.៧៩៤	-	-	-	-	-	-	៦០៩.១១៨.៧៩៤
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤៤៨.៨០៨.៣៥៤	៤៤៨.៨០៨.៣៥៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	២២.១៤៥.២៤៩	១.៥១៦.៧៤២.៨៨០	១.១៦០.៤២២.៧៥២	១៩៣.៩៨៣.៦៨៨	១៣៣.១៦៩.២៨៣	៨៩៨.៤០៩.៦៤៨	៦២៩.៩៦៤.៨៣២	៤.៥៥៤.៨៨៨.៣៣២
ទ្រព្យសកម្មផ្សេងៗ	៣.៣៥២.៤៨៨	-	-	-	-	-	២.៥៤២.៣៣៦	៥.៨៩៤.៨២៤
	១.១៧០.៥០២.៤៣៣	១.៥១៦.៧៤២.៨៨០	១.១៦០.៤២២.៧៥២	១៩៣.៩៨៣.៦៨៨	១៣៣.១៦៩.២៨៣	៨៩៨.៤០៩.៦៤៨	១.០៨១.៣១៥.៥២២	៦.១៥៤.៥៨៦.២០៦
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យ								
សកម្មក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១៣៥.៣៨៨.២៨១	១៣៥.៣៨៨.២៨១
លិខិតធានារបស់ធនាគារ	-	-	-	-	-	-	៤៦.២១៤.១៦៧	៤៦.២១៤.១៦៧
លិខិតឥណទាន	-	-	-	-	-	-	១១.៩៣១.៣៨៨	១១.៩៣១.៣៨៨
	-	-	-	-	-	-	១៩៣.៥៣៣.៨៣៦	១៩៣.៥៣៣.៨៣៦
ការប្រឈមឥណទានអតិបរមាសរុប	១.១៧០.៥០២.៤៣៣	១.៥១៦.៧៤២.៨៨០	១.១៦០.៤២២.៧៥២	១៩៣.៩៨៣.៦៨៨	១៣៣.១៦៩.២៨៣	៨៩៨.៤០៩.៦៤៨	១.២៧៤.៨០៩.៣៥៨	៦.៣៤៨.០៤០.០៤២
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)	៤.៧៣៤.៦៨២.៣៤១	៦.១៣៥.២២៤.៩៥០	៤.៦៩៣.៩១០.០៣២	៧៨៤.៦៦៤.០១៨	៥៣៨.៦៦៩.៧៥០	៣៦៣.៤០៦.៧០២	៥.១៥៦.៦០៣.៨៥៣	២៥.៦៧៧.៨២១.៩៧០

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

- (ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)
- (ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ជុំនួនករណី	ការគ្រប់គ្រង ជុំនួនករណី	សេវាធានា ជុំនួនករណី	គេហដ្ឋាន ជុំនួនករណី	ធនាគារ ជុំនួនករណី	កម្មវិធី ជុំនួនករណី	រោងចក្រផ្សេងៗ ជុំនួនករណី	សរុប ជុំនួនករណី
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០								
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖								
សាច់ប្រាក់ក្នុងដៃ	៤០០.៨១៦.១២៦	-	-	-	-	-	-	៤០០.៨១៦.១២៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៥០៧.៦២៩.៤០៧	-	-	-	-	-	-	៥០៧.៦២៩.៤០៧
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.៥២០.៩៩៤	-	-	-	-	-	១៥៣.៥២៩	៥៦៦.៦៧៤.៥២៣
ឥណទាននិងបុរេប្រទាន-សុទ្ធ	២២.៦៧២.៩៣៦	១.៤៣៣.៩៤៨.៣៣៦	១.០៥៦.២៣៨.០៩៣	១៥៩.២៨៩.៨៥១	១២៤.០៥៨.០៥៧	៨៤៨.២៤១.៥៤៧	៦៤៨.២០០.៣៣៩	៤.២៩២.៦៨៩.១៥៩
ទ្រព្យសកម្មផ្សេងៗ	៣.៨៣២.៨៨៧	-	-	-	-	-	៣.០៩០.៣៣៥	៦.៩២៣.២២២
	១.៥០១.៤៧២.៣៥០	១.៤៣៣.៩៤៨.៣៣៦	១.០៥៦.២៣៨.០៩៣	១៥៩.២៨៩.៨៥១	១២៤.០៥៨.០៥៧	៨៤៨.២៤១.៥៤៧	៦៥១.៩៤៩.២០៣	៥.៧៧៤.៦៩២.៤៧៧
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្មក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១២០.១០៨.៩៦២	១២០.១០៨.៩៦២
លិខិតធានាបស់ធនាគារ	-	-	-	-	-	-	៤៦.៨៣១.៦៦២	៤៦.៨៣១.៦៦២
លិខិតឥណទាន	-	-	-	-	-	-	៧.៨៦២.៨១៨	៧.៨៦២.៨១៨
	-	-	-	-	-	-	១៧៤.៨០៣.៤៤២	១៧៤.៨០៣.៤៤២
ការប្រឈមឥណទានអតិបរមាសរុប	១.៥០១.៤៧២.៣៥០	១.៤៣៣.៩៤៨.៣៣៦	១.០៥៦.២៣៨.០៩៣	១៥៩.២៨៩.៨៥១	១២៤.០៥៨.០៥៧	៨៤៨.២៤១.៥៤៧	៨២៦.២៤៧.៦៤៥	៥.៩៤៩.៤៩៥.៨៧៩
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៨)	៦.០៧៣.៤៥៥.៦៥៦	៥.៨០០.៣២១.០១៩	៤.២៧២.៤៨៣.០៨៦	៦៤៤.៣២៧.៤៤៧	៥០១.៨១៤.៨៤១	៣.៤៣១.១៣៧.០៥៨	៣.៣៤២.១៧១.៧២៤	២៤.០៦៦.៧១០.៨៣១

ធនាគារ អេស៊ីលីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គោលនយោបាយលុបចោល

ឧបករណ៍ហិរញ្ញវត្ថុអាចត្រូវបានលុបចោលនៅក្រោមការអនុម័តរបស់គណៈកម្មាធិការឥណទាន ក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួនលើទីតាំងនោះ ឬនៅពេលដែលផ្នែកខ្លះ ឬផ្នែកទាំងអស់ត្រូវបាន ចាត់ទុកថាមិនអាចប្រមូលបាន។ នេះជាករណីពិសេសនៅពេលដែលគ្មានការរំពឹងទុកពិតប្រាកដនៃការស្តារឡើងវិញរបស់គូភាគី ឬនៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារបានបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួន នៅលើទីតាំងដោយសារ ការសម្រេចចិត្តរបស់តុលាការ។ កាលៈទេសៈដែលកន្លែងមួយត្រូវបានលុបចោលរួមបញ្ចូលផងដែរ ប៉ុន្តែមិនមាន កំណត់៖

- ក) គ្រប់មូលបត្រ ឬទ្រព្យបញ្ចាំទាំងអស់ ដែលត្រូវបាន ធ្វើការដោះដូរនិងទូទាត់ជាសាច់ប្រាក់ ប៉ុន្តែសាច់ប្រាក់ដែលទទួលបាន មិនអាចទូទាត់ជាមួយចំនួនទឹកប្រាក់របស់ហ្វាស៊ីលីតធីដែលនៅសល់បានទេ។
- ខ) សម្ព័ន្ធធនាគារ និងធនាគារមិនអាចប្រមូលបាន ឬក៏គ្មានការធានាសមហេតុផលណាមួយដែលថា ធនាគារនឹងប្រមូលប្រាក់ដែលខកខានទាំងអស់ទៅនឹងលក្ខខណ្ឌកិច្ចសន្យានៃកិច្ចព្រមព្រៀង។
- គ) គូភាគីបានក្ស័យធន ឬកំពុងស្ថិតក្នុងទម្រង់នៃការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញដែលជាលទ្ធផលដែលវាមិនទំនងជាអាចផ្តល់សេវាកម្មហ្វាស៊ីលីតធីបាន។
- ឃ) ហ្វាស៊ីលីតធីនេះត្រូវបានចាត់ថ្នាក់តាមប្រភេទខាតបង់។

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

យោងតាមណែនាំ ស.រ.ហ.អ.ក ៩ ពីទស្សនៈរបស់ ECL ដែលធនាគាររំពឹងថានឹងទទួលបានបទពិសោធន៍លើគណនីដូចគ្នាទាំង ១២ខែ (ដំណាក់កាលទី១) ឬពេញអាយុកាល (ដំណាក់កាលទី២ និងទី៣)។ ការផ្លាស់ប្តូរវិធីសាស្ត្រក្នុងការផ្តល់បទប្បញ្ញត្តិណែនាំធ្វើសំវិធានធនដោយ ស.រ.ហ.អ.ក ៩ ត្រូវបានរៀបចំឡើងដើម្បី៖

- ធានាឲ្យមានការទទួលស្គាល់ទាន់ពេលវេលានៃការខាតបង់ឥណទាន ដែលមានលក្ខណៈឆ្លុះបញ្ចាំងជាងគំរូខាតបង់ដែលបានកើតឡើងដូចដែលមានពីមុន។
- បែងចែករវាងឧបករណ៍ហិរញ្ញវត្ថុដែលកាន់តែយ៉ាងយឺតយ៉ាវក្នុងការសម្គាល់នូវគុណភាពឥណទាន និងរបស់ដែលមិនទាន់មាន។
- ផ្តល់នូវការប៉ាន់ស្មានកាន់តែប្រសើរនៃ ECL ដែលបណ្តាលមកពីផលប៉ះពាល់នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទាន ចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ ៣ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ឥណទានដែលរំពឹងថានឹងបាត់បង់	ការខាតបង់ឥណទានដែលរំពឹងទុករយៈពេល១២ ខែ	ការខាតបង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាល	ការខាតបង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនានៃប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ការទទួលស្គាល់ ការខាតបង់ឥណទានដែលរំពឹងទុក ECL

ទ្រព្យសកម្មហិរញ្ញវត្ថុនឹងត្រូវបានចាត់ថ្នាក់ និងត្រូវបានទទួលស្គាល់ជាបីប្រភេទផ្សេងគ្នាដែលរួមមាន៖

- ក) ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងដោយតម្លៃដករំលស់
- ខ) ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប តាមរយៈការបែងចែកចំណូលទូទៅផ្សេងទៀត
- គ) ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់តាមតម្លៃត្រឹមត្រូវតាមរយៈប្រាក់ចំណេញ ឬខាត ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃដករំលស់ ឬតាមរយៈការបែងចែកចំណូលទូទៅផ្សេងៗ នឹងត្រូវទទួលបាននូវការវាយតម្លៃលើឱនភាពនៃតម្លៃ ។

សម្ព័ន្ធធនាគារ និងធនាគារ នឹងវាស់ ECL ដោយប្រើវិធីសាស្ត្រទូទៅនិងសាមញ្ញ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

វិធីសាស្ត្រទូទៅរួមមាន ការញែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈ ECL ពេញមួយអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាកាលបរិច្ឆេទរាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមឥណទាននីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យកាលបរិច្ឆេទដើម។

ខាងក្រោមនេះ គឺជាតារាងបង្ហាញពីការសង្ខេបនៃស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនាបស់ ECL តាមដំណាក់កាល៖

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសាធុនលើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់តូចជាង ៣០ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបានកើនឡើងជាសាធុន	ឥណទានឃ្លាំមើល	៣០ ដល់តូចជាង ៩០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	៩០ ដល់តូចជាង ១៨០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	១៨០ ដល់តូចជាង ៣៦០ ថ្ងៃ	
		ឥណទានខាតបង់	ចាប់ ពី ៣៦០ ថ្ងៃ	

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសាធុរ្ត្រ	ឥណទានធម្មតា	០ ដល់ ១៤ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបានកើនឡើងជាសាធុរ្ត្រ	ឥណទានឃ្លាំមើល	១៥ ដល់ ៣០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	៣១ ដល់ ៦០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	៦១ ដល់ ៩០ ថ្ងៃ	
		ឥណទានខាតបង់	ចាប់ពី ៩១ ថ្ងៃ	

សម្ព័ន្ធធនាគារ និងធនាគារនឹងប្រើប្រាស់ព័ត៌មានចំនួនថ្ងៃហួសកាលកំណត់សង និងការធ្វើចំណាត់ថ្នាក់របស់ធនាគារជាតិ នៃ កម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកជាដំណាក់កាល។ ដូចគ្នានេះផងដែរ សម្ព័ន្ធធនាគារ និងធនាគារនឹងបង្កើតការដាក់ពិន្ទុ ឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ ដោយប្រៀបធៀបទៅនឹងកម្រិតហានិភ័យនាការបរិច្ឆេទដែលបានផ្តល់ឲ្យ ហើយឥណទាននេះត្រូវបានចាត់ចំណាត់ថ្នាក់នៅដំណាក់កាលទី២។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានប្រើនៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាដំណាក់កាល។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការដំណាក់កាលទី១ ឬឥណទានមិនដំណើរការ (ដំណាក់កាលទី៣)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារបានធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធនជាភាគព្វកិច្ចតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា តាមប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសាកលលេខ ធ៧ ០១៨-០០១ស រ ច ឆ ណ ចុះថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ហានិភ័យឥណទាន និងការធ្វើសំវិធានធននូវឱនភាពនៃតម្លៃ។ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជា ៥ ចំណាត់ថ្នាក់ដូចបានពិពណ៌នាខាងក្រោម៖

ចំណាត់ថ្នាក់/លក្ខណៈវិនិច្ឆ័យ	បទពិសោធន៍ទូទាត់ប្រាក់	
	សម្រាប់ហ្វាស៊ីលីតឺដែលមាន រយៈពេលដើមលើសពីមួយឆ្នាំ	សម្រាប់ហ្វាស៊ីលីតឺដែលមាន រយៈពេលដើមមួយឆ្នាំ ឬតិចជាង
១-ឥណទានធម្មតា ឥណទានដែល ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិន ជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការ ទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជន មិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្មលំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះ ឡើយ។	- ទៀងទាត់	- ទៀងទាត់

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	បទពិសោធន៍ទូទាត់ប្រាក់	
	សម្រាប់ហ្វាស៊ីលីតធីដែលមានរយៈពេលដើមលើសពីមួយឆ្នាំ	សម្រាប់ហ្វាស៊ីលីតធីដែលមានរយៈពេលដើមមួយឆ្នាំ ឬតិចជាងនេះ
២-ឥណទានឃ្លាំមើល ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយ ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការទូទាត់សងរបស់កូនបំណុល នៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន ហើយធានាឲ្យមានការយកចិត្តទុកដាក់ពីធនាគារ។ ឧទាហរណ៍នៃការបែបនេះ ភាពទន់ខ្សោយនេះ រាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ចនិងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ ។ ចំណាត់ថ្នាក់នេះ មានហេតុផលផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទាន ធម្មតា និងឥណទានក្រោមស្តង់ដារទេ ។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយហួសកាលបរិច្ឆេទចាប់ពី ៣០ ថ្ងៃទៅ៨៩ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣០ទៅ៨៩ថ្ងៃ ត្រូវបានធ្វើមូលធននីយកម្មហិរញ្ញប្បទាន ឬបញ្ចូលទៅក្នុងហ្វាស៊ីលីតធីថ្មី ។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយហួសកំណត់ក្នុងរយៈពេលអតិបរិមា ៣០ ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលអតិបរិមា ៣០ ថ្ងៃ ត្រូវបានធ្វើមូលធនកម្មហិរញ្ញប្បទាន ឬបញ្ចូលទៅក្នុងហ្វាស៊ីលីតធីថ្មី ។ - ក្នុងករណីនេះ ឥណទានវិបារបន៍ដែលលើសកំណត់នៃ ទឹកប្រាក់ដែលបានអនុម័តសម្រាប់ រយៈពេលអតិបរិមា ៣០ ថ្ងៃ ឬគណនីចរន្តអសកម្មក្នុងរយៈពេល ៣០ ថ្ងៃ ឬលំហូរសាច់ប្រាក់ ចូលក្នុងគណនីចរន្តមិនគ្រប់គ្រាន់ ដើម្បីទូទាត់លើការប្រាក់ ក្នុងរយៈពេលអតិបរិមា ៣០ ថ្ងៃ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	បទពិសោធន៍ទូទាត់ប្រាក់	
	សម្រាប់ហ្វាស៊ីលីតធីដែលមានរយៈពេលដើមលើសពីមួយឆ្នាំ	សម្រាប់ហ្វាស៊ីលីតធីដែលមានរយៈពេលដើមមួយឆ្នាំ ឬតិចជាងនេះ
៣-ឥណទានក្រោមស្តង់ដារ ឥណទានដែលបានចាត់ថ្នាក់ នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ ។ និយាយឲ្យច្រើនទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូល ដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម ។ កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖ - កូនបំណុលគ្មានលទ្ធភាព ដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា - ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផលដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ អាជីវកម្មនិងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត - ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង - ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគីក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាននិង - ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ដោយដៃគូភាគី ។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយហួសកាលបរិច្ឆេទសងចាប់ពី ៩០ ថ្ងៃទៅ១៧៩ ថ្ងៃ ។ - នៅពេលដែលការទូទាត់សង ការប្រាក់ក្នុងរយៈពេលចាប់ពី ៩០ថ្ងៃទៅ ១៧៩ ថ្ងៃត្រូវបានធ្វើមូលធននីយកម្មហិរញ្ញប្បទានឬបញ្ចូលទៅក្នុងហ្វាស៊ីលីតធីថ្មី ។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយហួសកាលបរិច្ឆេទសងក្នុងរយៈពេលអតិបរមា៦០ ថ្ងៃ ។ - នៅពេលការទូទាត់សងការប្រាក់រយៈពេលអតិបរមា ៦០ ថ្ងៃ ត្រូវបានដាក់ជាមូលធនហិរញ្ញប្បទាន ឬបញ្ចូលទៅក្នុងហ្វាស៊ីលីតធីថ្មី ។ - ក្នុងករណីនេះឥណទានវិញ្ញាបន៍ដែលលើសកំណត់ នៃទឹកប្រាក់ដែលបាន អនុម័តសម្រាប់ រយៈពេលអតិបរមា៦០ថ្ងៃ ឬគណនីចរន្តអសកម្មក្នុងរយៈពេលអតិបរមា៦០ ថ្ងៃ ។ - ឥណទានរូបិយប័ណ្ណដែលមិនមានលំហូរចូលគណនីចរន្តសម្រាប់រយៈពេល ៦០ ថ្ងៃត្រូវតែកែប្រែជាប្រាក់កម្ចីមានកាលកំណត់វិញ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	បទពិសោធន៍ទូទាត់ប្រាក់	
	សម្រាប់ហ្វាស៊ីលីត៍ដែលមានរយៈពេលដើមលើសពីមួយឆ្នាំ	សម្រាប់ហ្វាស៊ីលីត៍ដែលមានរយៈពេលដើមមួយឆ្នាំ ឬតិចជាងនេះ
៤-ឥណទានជាប់សង្ស័យ ឥណទាន ដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់ គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។	- នៅពេលដែលហ្វាស៊ីលីត៍ណាមួយ ហួសកាលបរិច្ឆេទសងចាប់ពី ១៨០ ថ្ងៃ ទៅ ៣៥៩ ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលចាប់ពី ១៨០ ថ្ងៃ ទៅ ៣៥៩ ថ្ងៃត្រូវបានគេដាក់ក្នុងមូលធនកម្ម ឬរំកិលទៅដាក់ចូលក្នុង ហ្វាស៊ីលីត៍ថ្មី ។	- នៅពេលដែលហ្វាស៊ីលីត៍ណាមួយ ហួសកាលបរិច្ឆេទសងក្នុងរយៈពេលអតិបរិមាណ ៩០ ថ្ងៃ ។ - នៅពេល ការទូទាត់ការប្រាក់រយៈពេលអតិបរមា ៩០ ថ្ងៃត្រូវបានដាក់ជាមូលធនឬរំកិលចូលក្នុងហ្វាស៊ីលីត៍ថ្មី ។ - ក្នុងករណី ឥណទានវិបារូបន៍ដែលលើសកំណត់នៃ ទឹកប្រាក់ដែលបានអនុម័តសម្រាប់គឺមានរយៈពេលអតិបរមា ៩០ ថ្ងៃ ឬគណនីចរន្ត អសកម្មក្នុងរយៈពេលអតិបរមា ៩០ ថ្ងៃ ។
៥-ឥណទានខាតបង់ ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។	- នៅពេលដែលហ្វាស៊ីលីត៍ណាមួយ ហួសកាលបរិច្ឆេទសងពី ៣៦០ ថ្ងៃ ។ - នៅពេលការទូទាត់សងការប្រាក់រយៈពេល ៣៦០ ថ្ងៃឬច្រើនជាងនេះត្រូវបានដាក់មូលធនកម្មឬរំកិលទៅហ្វាស៊ីលីត៍ថ្មី ។	- នៅពេលដែលហ្វាស៊ីលីត៍ណាមួយ ហួសកាលបរិច្ឆេទសងរយៈពេលអតិបរមា ១៨០ ថ្ងៃ ។ - នៅពេល ការទូទាត់ការប្រាក់ រយៈពេលអតិបរមា ១៨០ ថ្ងៃត្រូវបានធ្វើមូលធនកម្ម ឬរំកិលចូលក្នុងហ្វាស៊ីលីត៍ថ្មី ។ - ក្នុងករណី ឥណទានវិបារូបន៍ដែលលើសកំណត់នៃ ទឹកប្រាក់ដែលបានអនុម័ត សម្រាប់រយៈពេល ១៨០ ថ្ងៃ ឬ គណនីចរន្តអសកម្មរយៈពេលអតិបរមា ១៨០ ថ្ងៃ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទាក់ទងទៅនឹងហ្វានីលីដីដែលមានការទូទាត់សងនៅលើមូលដ្ឋានប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំនេះ ហ្វានីលីដីត្រូវបានចាត់ថ្នាក់ក្រោមស្តង់ដារ ឬអាក្រក់ជាងនេះអាស្រ័យលើស្ថានភាពរបស់អ្នកខ្ចីឲ្យបានឆាប់នៅពេលមានបញ្ហាកើតឡើង ។ សម្រាប់គោលបំណងនៃតារាងខាងលើ ការខកខានសងនឹងត្រូវបានពិចារណាថាបានកើតឡើង ៥ ថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទទូទាត់ ។ ការធ្វើចំណាត់ថ្នាក់ក្រោមស្តង់ដារនឹងត្រូវបានអនុញ្ញាតតែក្នុងករណីដែលគូភាគីបានបង្ហាញយ៉ាងច្បាស់ថាពុំមានលទ្ធភាពក្នុងការបង់ប្រាក់តាមពេលវេលាកំណត់ ជាបណ្តោះអាសន្នប៉ុណ្ណោះ ។

ហ្វានីលីដីដែលត្រូវបានចាត់ថ្នាក់ជាក្រោមស្តង់ដារ សង្ស័យ ឬខាតបង់នឹងត្រូវបានចាត់ទុកថាជាហ្វានីលីដីដែលមិនដំណើរការ ។ ហ្វានីលីដីផ្សេងៗនឹងត្រូវបានចាត់ទុកថាជា “ដំណើរការ” ។

តារាងខាងក្រោមបង្ហាញពីតម្លៃអំពីគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយតម្លៃដករំលស់ ។ លើកលែងតែមានការចង្អុលបង្ហាញជាពិសេសចំពោះទ្រព្យសកម្មហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុលសរុប ។ សម្រាប់កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឲ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ប) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទាននិងបុរេប្រទានតាមតម្លៃដករំលស់	នូវថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១			នូវថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	
	ដំណាក់កាលទី ១ ECL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិនមានឱនភាពនៃតម្លៃលើ ECL ពេញមួយអាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន ឱនភាពនៃតម្លៃលើ ECL ពេញមួយអាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៤.៦២៨.៩៣២.៩៨៩	-	៤.៥៩៤.៧៦៧	៤.៦៣៣.៥២៧.៧៥៦	៤.៣៧៥.២៦២.០២៥
ឃ្លាំមើល	-	៣១.៣៤៤.៥៤៤	២៧០.៣១៣	៣១.៦១៤.៨៥៧	២៦.៤៧០.៣១០
ក្រោមស្តង់ដារ	-	-	២៩.៥២៩.៥៩០	២៩.៥២៩.៥៩០	៣២.៩៨៥.៧០៥
សង្ស័យ	-	-	៣៤.១២៨.៧៤៧	៣៤.១២៨.៧៤៧	៥០.១២៥.៨៨៩
បាត់បង់	-	-	៣៨.៣៨១.២២៤	៣៨.៣៨១.២២៤	២១.៧៩៩.២៣៦
	៤.៦២៨.៩៣២.៩៨៩	៣១.៣៤៤.៥៤៤	១០៦.៩០៤.៦៤១	៤.៧៦៧.១៨២.១៧៤	៤.៥០៦.៦៤៣.១៦៥
សំវិធានធនលើ ECL	(១៥.៥១៤.៤៤២)	(៤.០៥៧.៥៦៣)	(១៨.៥៦៦.៤៣៤)	(៣៨.១៣៨.៥៣៩)	(៣៥.៣៤២.៥៤៧)
តម្លៃយោង	៤.៦១៣.៤១៨.៥៤៧	២៧.២៨៦.៩៨១	៨៨.៣៣៨.២០៧	៤.៧២៩.០៤៣.៦៣៥	៤.៤៧១.៣០០.៦១៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	១៨.៦៦១.៦៨២.៥២៣	១១០.៣៧៥.៨៣៨	៣៥៧.៣២៨.០៤៧	១៩.១២៩.៣៨៦.៤០៨	១៨.០៨៦.៤១១.០០០
ធនាគារ					
ធម្មតា	៤.៤៥៦.៧៩៩.៤៣១	-	-	៤.៤៥៦.៧៩៩.៤៣១	៤.១៩៨.៧៥៧.៣១៧
ឃ្លាំមើល	-	២៨.៤១៤.១១១	-	២៨.៤១៤.១១១	២៣.៩៥៥.៤៩៤
ក្រោមស្តង់ដារ	-	-	២៨.២៩៣.៨៧៣	២៨.២៩៣.៨៧៣	៣១.៧៧៣.៦៨៣
សង្ស័យ	-	-	៣២.៥៥៣.៤៨០	៣២.៥៥៣.៤៨០	៤៨.១៧៨.២៩៩
បាត់បង់	-	-	៣៧.៧០៤.៩១១	៣៧.៧០៤.៩១១	២១.២០៣.៧៥៥
	៤.៤៥៦.៧៩៩.៤៣១	២៨.៤១៤.១១១	៩៨.៥៥២.២៦៤	៤.៥៨៣.៧៦៨.៥០៥	៤.៣២៣.៨៦៨.៥៤៨
សំវិធានធនលើ ECL	(១២.៤៨១.៧០៦)	(៣.៣៣៤.៦៦៦)	(១៣.១១១.១០២)	(២៨.៩២៧.៤៧៤)	(៣១.២០៩.៣៨៩)
តម្លៃយោង	៤.៤៤៤.៣១៧.៧២៥	២៥.០៧៩.៤៤៥	៨៥.៤៤១.១៦២	៤.៥៥៤.៨៤១.០៣១	៤.២៩២.៦៥៩.១៥៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	១៧.៩៧៧.២៦៥.១៩៨	១០១.៤៤៦.៣៥៥	៣៤៥.៦០៩.៥០០	១៨.៤២៤.៣២១.០៥៣	១៧.៣៦៣.៧៦៥.៨៤៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ប) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិយោគហិរញ្ញវត្ថុតាមតម្លៃ ដករំលស់	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដំណាក់កាលទី ១ ECL ១២ ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានឱនភាពនៃតម្លៃ លើ ECL ពេញមួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន ឱ នភាពនៃតម្លៃលើ ECL ពេញមួយ អាយុ កាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៤៤៨.៨០៨.៣៥៤	-	-	៤៤៨.៨០៨.៣៥៤	៥៦៦.៥២០.៩៩៤
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៤៤៨.៨០៨.៣៥៤	-	-	៤៤៨.៨០៨.៣៥៤	៥៦៦.៥២០.៩៩៤
សំវិធានធនលើ ECL	-	-	-	-	-
តម្លៃយោង-តម្លៃសមស្រប	៤៤៨.៨០៨.៣៥៤	-	-	៤៤៨.៨០៨.៣៥៤	៥៦៦.៥២០.៩៩៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	១.៨១៥.៤២៩.៧៩២	-	-	១.៨១៥.៤២៩.៧៩២	២.២៨១.៩៥០.៧៨៦
ធនាគារ					
ធម្មតា	៤៤៨.៨០៨.៣៥៤	-	-	៤៤៨.៨០៨.៣៥៤	៥៦៦.៥២០.៩៩៤
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៤៤៨.៨០៨.៣៥៤	-	-	៤៤៨.៨០៨.៣៥៤	៥៦៦.៥២០.៩៩៤
សំវិធានធនលើ ECL	-	-	-	-	-
តម្លៃយោង-តម្លៃសមស្រប	៤៤៨.៨០៨.៣៥៤	-	-	៤៤៨.៨០៨.៣៥៤	៥៦៦.៥២០.៩៩៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	១.៨១៥.៤២៩.៧៩២	-	-	១.៨១៥.៤២៩.៧៩២	២.២៨១.៩៥០.៧៨៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ប) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សាច់ប្រាក់ និងប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដំណាក់កាលទី ១ ECL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានឱនភាពនៃតម្លៃ លើ ECL ពេញមួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន ឱនភាពនៃតម្លៃលើ ECL ពេញមួយ អាយុ កាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	១.៥៥៦.៦៨៩.០៤៦	-	-	១.៥៥៦.៦៨៩.០៤៦	១.៣០៨.៣៧១.៦៤៩
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១.៥៥៦.៦៨៩.០៤៦	-	-	១.៥៥៦.៦៨៩.០៤៦	១.៣០៨.៣៧១.៦៤៩
សំវិធានធនលើ ECL	(៧១០.០០៥)	-	-	(៧១០.០០៥)	(៥៨២.៤៤៤)
តម្លៃយោង	១.៥៥៥.៩៧៩.០៤១	-	-	១.៥៥៥.៩៧៩.០៤១	១.៣០៧.៧៨៩.២០៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	៦.២៩៣.៩៣៥.២២១	-	-	៦.២៩៣.៩៣៥.២២១	៥.២៩០.០០៧.៣៣៤
ធនាគារ					
ធម្មតា	១.៥១៤.៤១៧.៤៩៦	-	-	១.៥១៤.៤១៧.៤៩៦	១.២៦៥.៣៤០.៨៣២
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១.៥១៤.៤១៧.៤៩៦	-	-	១.៥១៤.៤១៧.៤៩៦	១.២៦៥.៣៤០.៨៣២
សំវិធានធនលើ ECL	(៥៤៩.៩១៧)	-	-	(៥៤៩.៩១៧)	(១៤១.៥៤៣)
តម្លៃយោង - តម្លៃសមស្រប	១.៥១៣.៨៦៧.៥៧៩	-	-	១.៥១៣.៨៦៧.៥៧៩	១.២៦៤.៧៩៩.២៨៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	៦.១២៣.៥៩៤.៣៥៧	-	-	៦.១២៣.៥៩៤.៣៥៧	៥.១១៧.៧៣១.១២៤

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គណនីត្រូវទទួលផ្សេងៗ	នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដំណាក់កាលទី ១ ECL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិនមានឱនភាពនៃតម្លៃលើ ECL ពេញមួយអាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមានឱនភាពនៃតម្លៃលើ ECL ពេញមួយអាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៥.៨៩៦.២០៦	-	-	៥.៨៩៦.២០៦	៦.៩២១.៨៥២
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	៥.៨៩៦.២០៦	-	-	៥.៨៩៦.២០៦	៦.៩២១.៨៥២
សំវិធានធនលើ ECL	(១៩៨.៥៨៥)	-	-	(១៩៨.៥៨៥)	(១៩៩.៣៩៣)
តម្លៃយោង	៥.៦៩៧.៦២១	-	-	៥.៦៩៧.៦២១	៦.៧២២.៤៥៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៣.០៥៦.៨៧៧	-	-	២៣.០៥៦.៨៧៧	២៧.១៩២.៣៤៧
ធនាគារ					
ធម្មតា	៥.៨៩៤.៨២៤	-	-	៥.៨៩៤.៨២៤	៦.៩២៣.២២២
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	៥.៨៩៤.៨២៤	-	-	៥.៨៩៤.៨២៤	៦.៩២៣.២២២
សំវិធានធនលើ ECL	(១៩៦.៨៨៤)	-	-	(១៩៦.៨៨៤)	(១៩៧.០៤៥)
តម្លៃយោង	៥.៦៩៧.៩៤០	-	-	៥.៦៩៧.៩៤០	៦.៧២៦.១៧៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៣.០៥៨.១៦៧	-	-	២៣.០៥៨.១៦៧	២៧.២០៧.៣៨៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ប) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដំណាក់កាលទី ១ ECL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានឱនភាពនៃតម្លៃ លើ ECL ពេញមួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមានឱន ភាពនៃតម្លៃលើ ECL ពេញមួយអាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៤៦.៤៩៣.៨៨៥	-	-	៤៦.៤៩៣.៨៨៥	៤៧.០៣៨.១៦៦
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៤៦.៤៩៣.៨៨៥	-	-	៤៦.៤៩៣.៨៨៥	៤៧.០៣៨.១៦៦
សំវិធានធនលើ ECL	(៣១.៦៧៧)	-	-	(៣១.៦៧៧)	(១៤៤.៩០៧)
តម្លៃយោង - តម្លៃសមស្រប	៤៦.៤៦២.២០៨	-	-	៤៦.៤៦២.២០៨	៤៦.៨៩៣.២៥៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៨)	១៨៧.៩៣៩.៦៣១	-	-	១៨៧.៩៣៩.៦៣១	១៨៩.៦៤២.៧៨៣
ធនាគារ					
ធម្មតា	៥៦.៧៥៤.២០០	-	-	៥៦.៧៥៤.២០០	៥៦.៩៧៨.៥៤៣
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៥៦.៧៥៤.២០០	-	-	៥៦.៧៥៤.២០០	៥៦.៩៧៨.៥៤៣
សំវិធានធនលើ ECL	(៤០៥.៣០៥)	-	-	(៤០៥.៣០៥)	(៥២៥.៣២៤)
តម្លៃយោង - តម្លៃសមស្រប	៥៦.៣៤៨.៨៩៥	-	-	៥៦.៣៤៨.៨៩៥	៥៦.៤៥៣.២១៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៨)	២២៧.៩៣១.២៨០	-	-	២២៧.៩៣១.២៨០	២២៨.៣៥៣.២៧១

ធនាគារ អេស៊ីលីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL

ការកើនឡើងហានិភ័យឥណទានជាសារវន្ត

សម្ព័ន្ធធនាគារ និងធនាគារពិចារណាថា ការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងមិនលើសពីពេលដែលឥណទានបានខកខានសង ច្រើនជាង ឬស្មើនឹង ៣០ថ្ងៃ សម្រាប់ ហ្វាស៊ីលីធីរយៈពេលវែង ឬច្រើនជាង ឬស្មើនឹង ១៥ថ្ងៃ សម្រាប់ ហ្វាស៊ីលីធីរយៈពេលខ្លី។ ថ្ងៃដែលហួសកំណត់សងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ត្រូវបានកំណត់សងដោយមិន គិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

ប្រសិនបើមានភស្តុតាងបង្ហាញថាមិនមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់ដំបូងនេះ ការធ្វើសំវិធានធន លើ ការខាតបង់លើឧបករណ៍ហិរញ្ញវត្ថុមួយនឹង ត្រូវវាស់វែងជា ECL រយៈពេល ១២ខែ។ សូចនាករ មួយចំនួននៃការកើនឡើងនៃហានិភ័យឥណទានដូចជាការខកខានសងអាចជាការចង្អុលបង្ហាញពីការកើនឡើងហានិភ័យនៃការខកខានសង ដែលនៅតែបន្តកើតមានជាបន្តបន្ទាប់។ ក្នុងករណីទាំងនេះ ធនាគារកំណត់រយៈពេលសាកល្បងក្នុងអំឡុងពេលដែលទ្រព្យសម្បត្តិហិរញ្ញវត្ថុ ត្រូវបានទាមទារដើម្បីបង្ហាញអាកប្បកិរិយាល្អអ្នកខ្ចីដើម្បីផ្តល់ភស្តុតាងថាហានិភ័យឥណទានរបស់ខ្លួនបានធ្លាក់ចុះ។ នៅពេលលក្ខខណ្ឌប្រាក់កម្ចីមានកិច្ចសន្យា ត្រូវបានកែប្រែភស្តុតាងដែលបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យសម្រាប់ការទទួលស្គាល់ពេញមួយអាយុកាល ECL លែងត្រូវបានរាប់បញ្ចូលនូវប្រវត្តិនៃការអនុវត្តការទូទាត់ប្រាក់ ធៀបនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែ។

សម្ព័ន្ធធនាគារ និងធនាគារត្រួតពិនិត្យប្រសិទ្ធភាពនៃលក្ខណៈវិនិច្ឆ័យ ដែលត្រូវបានប្រើដើម្បីកំណត់ពីការកើនឡើងជាសារវន្តនូវហានិភ័យឥណទានដោយធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីបញ្ជាក់ថា៖

- លក្ខណៈវិនិច្ឆ័យមានសមត្ថភាពកំណត់ពីការកើនឡើងជាសារវន្តនៃហានិភ័យឥណទានសំខាន់ៗ មុនពេលមានការប្រឈមហានិភ័យ។
- លក្ខណៈវិនិច្ឆ័យមិនត្រូវផ្លាស់ទៅនឹងពេលវេលាដែលទ្រព្យណាមួយហួសកាលបរិច្ឆេទកំណត់សង ៣០ថ្ងៃ ឬ ១៥ថ្ងៃ
- រយៈពេលជាមធ្យមរវាងការកំណត់អត្តសញ្ញាណនៃការកើនឡើងហានិភ័យឥណទានជាសារវន្ត និងការខកខានសងបានកើតឡើងសមស្របតាមកាលៈទេសៈជាក់ស្តែង។
- ការប្រឈមជាទូទៅមិនត្រូវបានផ្ទេរដោយផ្ទាល់ពីការវាស់ស្ទង់ ECL រយៈពេល ១២ខែទៅជាឱនភាពនៃតម្លៃឥណទានឡើយ និង
- មិនមានការប្រែប្រួលដែលមិនមានការធានាចំពោះសំវិធានធនលើការបាត់បង់ពីការផ្ទេររវាង ប្រូបាប៊ីលីតេនៃការខកខានសងក្នុង រយៈពេល ១២ខែ (ដំណាក់កាលទី១) និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុងពេញមួយអាយុកាល (ដំណាក់កាលទី២)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុស្ថិតក្នុងស្ថានភាពមិនស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ស្តីពី ការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងឱនភាពនៃតម្លៃ ដែលមានចែងក្នុងមាត្រា ១៧ និងមាត្រា ១៩ នៅពេល៖

- ១) និយមន័យការខកខានសង/និយមន័យនៃ ឥណទានមិនដំណើរការ (អ៊ិនកើអិល) សម្រាប់ហ្វូស៊ីលីធីរយៈពេលវែង ជាកន្លែងដែលសិទ្ធិកាន់កាប់ដើមមានរយៈពេលជាងមួយឆ្នាំ ដូចខាងក្រោម៖

ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករនៃការយឺតយ៉ាវ
០ ដល់ ៣០ ថ្ងៃ	ធម្មតា	មិនយឺតយ៉ាវ/ដំណើរការ
៣០ ដល់ ៩០ ថ្ងៃ	ឃ្លាំមើល	
៩០ ដល់ ១៨០ ថ្ងៃ	ក្រោមស្តង់ដារ	យឺតយ៉ាវ/មិនដំណើរការ
១៨០ ដល់ ៣៦០ ថ្ងៃ	សង្ស័យ	
ចាប់ពី ៣៦០ ថ្ងៃ	បាត់បង់	

- ២) និយមន័យការខកខានសង/និយមន័យនៃ NPL សម្រាប់ហ្វូស៊ីលីធីរយៈពេលខ្លី ដែលសិទ្ធិកាន់កាប់ដើមតិចជាង ឬស្មើនឹងមួយឆ្នាំ ដូចខាងក្រោម៖

ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករនៃការយឺតយ៉ាវ
០ ដល់ ១៥ ថ្ងៃ	ធម្មតា	មិនយឺតយ៉ាវ/ដំណើរការ
១៥ ដល់ ៣០ ថ្ងៃ	ឃ្លាំមើល	
៣១ ដល់ ៦០ ថ្ងៃ	ក្រោមស្តង់ដារ	យឺតយ៉ាវ/មិនដំណើរការ
៦១ ដល់ ៩០ ថ្ងៃ	សង្ស័យ	
ចាប់ពី ៩១ ថ្ងៃ	បាត់បង់	

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យនៃការខកខានសង (ត)

៣) បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មានការខកខានសង ធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ ដោយដៃនៅពេលមានសញ្ញានៃទម្រង់ឱនភាពនៃតម្លៃឥណទាន ធនាគារអាចចាត់ថ្នាក់ឥណទានទៅជាក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ទោះបី ការខកខានសង(DPD) តិចជាង ៩០ ថ្ងៃសម្រាប់ឥណទានរយៈពេលវែង និងតិចជាង ៣០ ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត

សម្ព័ន្ធធនាគារ និងធនាគារ ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត ដោយវាយតម្លៃទាំងលើថាគឺហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL។

សម្ព័ន្ធធនាគារ និងធនាគារបង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួន ៣ គឺ៖ ករណីជាមូលដ្ឋានដែលជាសេណារីយ៉ូមេដ្យានបានកំណត់នូវប្រូបាប៊ីលីតេនៃការកើតឡើង ៥៥% ហើយសេណារីយ៉ូដែលនៅសល់ពីរទៀត គឺបានកំណត់ ២០% សម្រាប់សេណារីយ៉ូកើនឡើង និង ២៥% សម្រាប់សេណារីយ៉ូថយចុះ សេណារីយ៉ូនីមួយៗត្រូវបានកំណត់ប្រូបាប៊ីលីតេ ២០%នៃការកើតឡើង។ ករណីជាមូលដ្ឋានត្រូវបានធ្វើស្របទៅនឹង ព័ត៌មានដែលប្រើដោយសម្ព័ន្ធធនាគារ និងធនាគារសម្រាប់គោលបំណងផ្សេងទៀតដូចជា ការធ្វើផែនការយុទ្ធសាស្ត្រ និងផែនការថវិកា។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមាន ទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារប្រតិបត្តិការ អង្គការឈានមុខដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកជំនាញវិស័យឯកជននិងអ្នកព្យាករណ៍ដែលបានជ្រើសរើស។

សម្ព័ន្ធធនាគារ និងធនាគារ បានកំណត់ និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលប៉ុន្តែហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការបាត់បង់ឥណទាន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

សេណារីយ៉ូសេដ្ឋកិច្ចនៃផលប៉ះពាល់គ្រប់គ្រងឥណទានដែលបានប្រើនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រួមមានសូចនាករសំខាន់ៗដូចខាងក្រោមសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំដែលបញ្ចប់ចាប់ពី ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥៖

ហានិភ័យ	២០២១	២០២២	២០២៣	២០២៤	២០២៥
១- ឥណទានខ្នាតតូច					
- បម្រែបម្រួលឥណទាន (នាំចេញ) ពីមួយឆ្នាំទៅមួយឆ្នាំ៖					
មូលដ្ឋាន	១៣,៣៨%	១៣,៨០%	១៣,៧៧%	១៥,០៩%	១៥,០៩%
កើនឡើង	២៧,៦៨%	២៨,១០%	២៨,០៦%	២៩,៣៨%	២៩,៣៨%
ថយចុះ	-០,៩២%	-០,៤៩%	-០,៥៣%	០,៧៩%	០,៧៩%
- បម្រែបម្រួលផលិតផលក្នុងស្រុកសរុបពីមួយឆ្នាំទៅមួយឆ្នាំរបស់ប្រទេសកម្ពុជា ក្នុងតម្លៃថេរ ២០០០ (គិតជាពាន់លានរៀល)					
មូលដ្ឋាន	៤,០០%	៥,៧០%	៦,៣០%	៧,១៦%	៧,១៦%
កើនឡើង	៤,៣៩%	៦,០៩%	៦,៦៩%	៧,៥៥%	៧,៥៥%
ថយចុះ	៣,៦១%	៥,៣១%	៥,៩១%	៦,៧៧%	៦,៧៧%
- ឥណទានក្នុងស្រុកសម្រាប់វិស័យឯកជន (%នៃផលិតផលក្នុងស្រុកសរុប)					
មូលដ្ឋាន	១០១,០៥%	១០៣,២៦%	១០៤,៤១%	៦៧,៩៧%	៦៧,៩៧%
កើនឡើង	៥៧,០៩%	៥៩,៣០%	៦០,៤៦%	២៤,០១%	២៤,០១%
ថយចុះ	១៤៥,០០%	១៤៧,២១%	១៤៨,៣៧%	១១១,៩២%	១១១,៩២%
- គ្រប់ធាតុរបស់សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រទេសកម្ពុជា ឆ្នាំ២០០៦ ស្មើ ១០០					
មូលដ្ឋាន	១៧៩,៩៣	១៨០,២៤	១៨០,៣៦	១៥៩,៤២	១៥៩,៤២
កើនឡើង	១៦១,០៨	១៦១,៤០	១៦១,៥២	១៤០,៥៧	១៤០,៥៧
ថយចុះ	១៩៨,៧៧	១៩៩,០៩	១៩៩,២១	១៧៨,២៦	១៧៨,២៦

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ហានិភ័យ	២០២១	២០២២	២០២៣	២០២៤	២០២៥
២- ឥណទានខ្នាតមធ្យម					
- បម្រែបម្រួលឥណទាន (នាំចេញ) ពីមួយឆ្នាំទៅមួយឆ្នាំ:					
មូលដ្ឋាន	១៣,៣៨%	១៣,៨០%	១៣,៧០%	១៥,០៩%	១៥,០៩%
កើនឡើង	២៧,៦៨%	២៨,០៦%	២៩,៣៨%	២៩,៣៨%	២៩,៣៨%
ថយចុះ	-០,៩២%	-០,៤៩%	-០,៥៣%	០,៧៩%	០,៧៩%
- បម្រែបម្រួលផលិតផលក្នុងស្រុកសរុបពីមួយឆ្នាំទៅមួយឆ្នាំរបស់ប្រទេសកម្ពុជា ក្នុងតម្លៃថេរ ២០០០ (គិតជាពាន់លានរៀល)					
មូលដ្ឋាន	៤,០០%	៥,៧០%	៦,៣០%	៧,១៦%	៧,១៦%
កើនឡើង	៤,៣៩%	៦,០៩%	៦,៦៩%	៧,៥៥%	៧,៥៥%
ថយចុះ	៣,៦១%	៥,៣១%	៥,៩១%	៦,៧៧%	៦,៧៧%
- ឥណទាន (នាំចូល)					
មូលដ្ឋាន	២១.១៤៥	២១.៣២៦	២១.៤៨១	១២.៨៤១	១២.៨៤១
កើនឡើង	១៤.៨៣៧	១៥.០១៨	១៥.១៧៣	៦.៥៣៣	៦.៥៣៣
ថយចុះ	២៧.៤៥៣	២៧.៦៣៤	២៧.៧៩០	១៩.១៤៩	១៩.១៤៩
៣- ឥណទានបុគ្គលិក					
- ភាពអត់ការងារធ្វើនៅក្នុងប្រទេសកម្ពុជាសរុប					
មូលដ្ឋាន	០,២០%	០,២១%	០,២២%	០,៤៤%	០,៤៤%
កើនឡើង	-០,២៣%	-០,២២%	-០,២១%	-០,០១%	-០,០១%
ថយចុះ	០,៦៤%	០,៦៥%	០,៦៦%	០,៨៨%	០,៨៨%
- គ្រប់ធាតុរបស់សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រទេសកម្ពុជា ឆ្នាំ២០០៦ ស្មើ១០០					
មូលដ្ឋាន	១៨៣,៧៤	១៨៣,៩៨	១៨៤,០៩	១៦៣,៤៦	១៦៣,៤៦
កើនឡើង	១៦៤,៩៥	១៦៥,១៩	១៦៥,៣១	១៤៤,៦៧	១៤៤,៦៧
ថយចុះ	២០២,៥២	២០២,៧៦	២០២,៨៨	១៨២,២៥	១៨២,២៥
៣- ឥណទានបុគ្គលិក					
- Nominal GDP (in KHR billions)					
មូលដ្ឋាន	១៨៣,៧៤	១៨៣,៩៨	១៨៤,០៩	១៦២,៤៤	១៦២,៤៤
កើនឡើង	១៦៥,០០	១៦៥,២៥	១៦៥,៣៦	១៤៣,៧១	១៤៣,៧១
ថយចុះ	២០២,៤៧	២០២,៧១	២០២,៨៣	១៨១,១៧	១៨១,១៧
៧- ឥណទានកែលម្អគេហដ្ឋាន					
- សមតុល្យគណនីប្រចាំឆ្នាំ/GDP					
មូលដ្ឋាន	៤%	៥,៧%	៦,៣%	៦,៩៦%	៦,៩៦%
កើនឡើង	៥,៦៥%	៧,៣៥%	៧,៩៥%	៨,៦១%	៨,៦១%
ថយចុះ	២,៣៥%	៤,០៥%	៤,៦៥%	៥,៣០%	៥,៣០%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ទំនាក់ទំនងដែលបានព្យាករណ៍រវាងសូចនាករសំខាន់ៗ និងអត្រាការខាតបង់ និងការខាតបង់លើផលប៉ះពាល់ផ្សេងៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគទិន្នន័យប្រវត្តិសាស្ត្រដែលអាចរកបានក្នុងរយៈពេល ៧ឆ្នាំកន្លងមក។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

លក្ខខណ្ឌកិច្ចសន្យានៃឥណទានអាចត្រូវបានកែប្រែដោយហេតុផលមួយចំនួនរួមមាន ការផ្លាស់ប្តូរលក្ខខណ្ឌ ទីផ្សារ ការរក្សាអតិថិជន និងកត្តាផ្សេងទៀតដែលមិនទាក់ទងនឹងការថយចុះឥណទានជាសក្តានុពលនាពេលបច្ចុប្បន្ន របស់អតិថិជន។ ឥណទានដែលមានស្រាប់ដែលលក្ខខណ្ឌត្រូវបានកែប្រែអាចត្រូវបានមិនទទួលស្គាល់ និងបានចរចា ឡើងនោះ ត្រូវបានទទួលស្គាល់ថាជាឥណទានថ្មី ក្នុងតម្លៃសមស្របតាមគោលការណ៍គណនេយ្យ ដែលមាន ចែងក្នុង កំណត់សម្គាល់ ២(ច)(iv)។

នៅពេលដែលលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ហើយការកែប្រែមិនមានលទ្ធផលជាក្នុងការមិន ទទួលស្គាល់ការកំណត់ថាគឺ ហានិភ័យឥណទានរបស់ទ្រព្យសកម្មបានកើនឡើងគួរឲ្យកត់សម្គាល់ឆ្លុះបញ្ចាំងពីការ ប្រៀបធៀប៖

- ប្រូបាប៊ីលីតេនៃការខកខានសង (PD) ពេញមួយអាយុកាលរបស់វានៅកាលបរិច្ឆេទរាយការណ៍ ដោយផ្អែកលើ លក្ខខណ្ឌដែលបានកែប្រែ ជាមួយ។
- ប្រូបាប៊ីលីតេនៃការខកខានសង (PD) អាយុកាលនៅសល់ដែលប៉ាន់ស្មានផ្អែកលើទិន្នន័យស្តីពី ការទទួល ស្គាល់ ដំបូងនិងលក្ខខណ្ឌកិច្ចសន្យាដើម។

នៅពេលដែលការកែប្រែបានធ្វើឲ្យមានការខាតបង់ ឥណទានថ្មីត្រូវបានទទួលស្គាល់និងបែងចែកសម្រាប់ ដំណាក់កាលទី១ (សន្មតថាវាមិនមានឱនភាពនៃតម្លៃឥណទាននៅពេលនោះទេ)។

លក្ខខណ្ឌដែលត្រូវបានកែប្រែជាទូទៅរួមបញ្ចូលការពង្រីកឥណទានប្រតិទាន ការផ្លាស់ប្តូរពេលវេលានៃការទូទាត់ សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់

ក្នុងការិយបរិច្ឆេទ សំវិធានធនឬសំវិធានធនបញ្ជ្រាស់ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់លើប្រាក់ចំណេញ ឬខាតមានដូចខាងក្រោម៖

ប្រភេទ	សម្ព័ន្ធធនាគារ				ធនាគារ			
	នវ់ថ្នទី៣១ខែមីនា ឆ្នាំ២០២១	នវ់ថ្នទី៣១ខែធ្នូ ឆ្នាំ២០២០	នវ់ថ្នទី៣១ខែមីនា ឆ្នាំ២០២១	នវ់ថ្នទី៣១ខែធ្នូ ឆ្នាំ២០២០	នវ់ថ្នទី៣១ខែមីនា ឆ្នាំ២០២១	នវ់ថ្នទី៣១ខែធ្នូ ឆ្នាំ២០២០	នវ់ថ្នទី៣១ខែមីនា ឆ្នាំ២០២១	នវ់ថ្នទី៣១ខែធ្នូ ឆ្នាំ២០២០
	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ពាន់រៀល	ពាន់រៀល	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើនៅធនាគារនានា	១៣៣.៧៩៨	(៧.៧៨៦)	៥៤៣.២២០	(៣១.៧៤៥)	៥០៨.១០៨	៩៦.០៨៣	១.៦៥៦.៩១៨	៣៩១.៧៣០
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	៣.៦៨៣.៩៦៦	២០.៨៥២.៣៥៧	១៤.៩៥៦.៩០២	៨៥.០១៥.០៥៩	(២.០០៥.៤៥១)	១៦.២០៤.៤៦២	(៨.១៥២.០៩០)	៦៦.០៦៥.៥៩២
ទ្រព្យសកម្មផ្សេងៗ	(៨០២)	(៥០.៥៥០)	(៣.២៥៦)	(២០៦.០៥១)	(១៦២)	(៥២.៨៦៩)	(៦៥៨)	(២១៥.៥៤៧)
	៣.៨១៦.៩៦២	២០.៧៩៤.០៣១	១៥.៤៩៦.៨៦៦	៨៤.៧៧៧.២៦៤	(១.៥៩៧.៤៩៥)	១៦.២៤៧.៦៧៦	(៦.៤៨៥.៨៣០)	៦៦.២៤១.៧៧៥
កិច្ចសន្យាធានាហិរញ្ញវត្ថុ	(១២៣.២១៩)	(៥៤.១៥៦)	(៥០០.២៦៩)	(២២០.៧៩៥)	(១២០.០០៩)	(១៣២.០៨២)	(៤៨៧.២៣៧)	(៥៣៨.៤៩៨)
សរុប	៣.៦៩៣.៧៤៣	២០.៧៣៩.៨៧៥	១៤.៩៩៦.៥៩៧	៨៤.៥៥៦.៤៧០	(១.៧១៧.៥០៤)	១៦.១១៥.៥៩៤	(៦.៩៧៣.០៦៧)	៦៥.៧០៣.២៧៧

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនលើការខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

ឥណទាននិងបុរេធានាតាមផ្ទៃដីរាល់	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១				នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០			
	ដំណាច់ការងារទី ១	ដំណាច់ការងារទី ២	ដំណាច់ការងារទី ៣	សរុប	ដំណាច់ការងារទី ១	ដំណាច់ការងារទី ២	ដំណាច់ការងារទី ៣	សរុប
	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា
សម្ព័ន្ធធនាគារ								
នាថ្ងៃទី ១ ខែមករា	១១.៩០៥.៤៩៨	៣.៣០៣.៦៩៨	២០.១៣៣.៣៥១	៣៥.៣៤២.៥៤៧	២៤.៦២៧.៤២២	៣៥៤.៤៥៣	៨.២៦៣.៧០១	៣៣.២៤៥.៥៧៦
សំវិធានធនលើការបាត់បង់ក្នុងការិយបរិច្ឆេទ	៣.៥០៨.៩៨៤	៧៥៣.៨៦៥	(៥៧៨.៨៤៣)	៣.៦៨៣.៩០៦	(១២.៧២១.៩២២)	២.៩៥៩.២៤៥	៣០.៦១៥.០៣៤	២០.៨៩២.៣៥៧
ការលុបចោលក្នុងការិយបរិច្ឆេទ	-	-	(៥៦៣.២២៣)	(៥៦៣.២២៣)	-	-	(១៨.៦៧៦.៤៥៩)	(១៨.៦៧៦.៤៥៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៥២៤.៨៥១)	(៥២៤.៨៥១)	-	-	(៦៨.៩២៧)	(៦៨.៩២៧)
នាថ្ងៃទី៣១ខែមីនា	១៥.៤១៤.៤៨២	៤.០៥៧.៥៦៣	១៨.៥៦៦.៤៣៥	៣៨.០៣៨.៤៨០	១១.៩០៥.៥០០	៣.៣០៣.៦៩៨	២០.១៣៣.៣៤៩	៣៥.៣៤២.៥៤៧
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)</i>	៦២.៣៥១.៤១៧	១៦.៤១២.៨៤២	៧៥.១០១.២២៦	១៥៣.៨៦៥.៤៨៥	៤៨.១៥៧.៧៤៨	១៣.៣៦៣.៤៥៨	៨១.៤៣៩.៣៩៧	១៤២.៩៦០.៦០៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

គណនីនិងបុរេប្រទានតម្លៃដករំលស់	នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១				នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០			
	ដំណាច់ករណី ១	ដំណាច់ករណី ២	ដំណាច់ករណី ៣	សរុប	ដំណាច់ករណី ១	ដំណាច់ករណី ២	ដំណាច់ករណី ៣	សរុប
	ជុលាករណី	ជុលាករណី	ជុលាករណី	ជុលាករណី	ជុលាករណី	ជុលាករណី	ជុលាករណី	ជុលាករណី
ធនាគារ								
នាថ្ងៃទី ១ ខែមករា	១០.៨៣៩.១៥៥	២.៩០៦.៩៤១	១៧.៤៦៣.២៩៣	៣១.២០៩.៣៨៩	២៤.០៦៦.១៣៧	២៨៦.២០២	៧.៨៣៧.២៤១	៣២.១៨៩.៥៨០
សំវិធានធនលើការបាត់បង់ក្នុងការិយបរិច្ឆេទ	១.៦៤២.៥៥១	៤២៧.៧២៥	(៤.០៧៥.៧១៧)	(២.០០៥.៤៤១)	(១៣.២២៦.៩៨២)	២.៦២០.៧៣៩	២៦.៨១០.៧០៤	១៦.២០៤.៤៦២
ការលុបចោលក្នុងការិយបរិច្ឆេទ	-	-	(១៣.៨៧១)	(១៣.៨៧១)	-	-	(១៧.១៥៨.០៥៤)	(១៧.១៥៨.០៥៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(២៦២.៦០៣)	(២៦២.៦០៣)	-	-	(២៦.៥៩៩)	(២៦.៥៩៩)
នាថ្ងៃទី៣១ខែមីនា	១២.៤៨១.៧០៦	៣.៣៣៤.៦៦៦	១៣.១១១.១០២	២៨.៩២៧.៤៧៤	១០.៨៣៩.១៥៥	២.៩០៦.៩៤១	១៧.៤៦៣.២៩៣	៣១.២០៩.៣៨៩
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)</i>	<u>៥០.៤៨៨.៥០១</u>	<u>១៣.៤៨៨.៧២៥</u>	<u>៥៣.០៣៤.៤០៨</u>	<u>១១៧.០១១.៦៣៣</u>	<u>៤៣.៨៤៤.៣៨២</u>	<u>១១.៧៥៨.៥៧៦</u>	<u>៧០.៦៣៩.០២០</u>	<u>១២៦.២៤១.៩៧៨</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

សាច់ប្រាក់ និងប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ	នូវថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១			នូវថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	
	ដំណាច់កាលបរិច្ឆេទ ទី ១	ដំណាច់កាលបរិច្ឆេទ ទី ២	ដំណាច់កាលបរិច្ឆេទ ទី ៣	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
នាថ្ងៃទី ១ ខែ មករា	៥៨២.៤៤៤	-	-	៥៨២.៤៤៤	៥៨៩.៩៥៦
សំវិធានធនលើការបាត់បង់ ក្នុងការិយបរិច្ឆេទ	១៣៣.៧៩៨	-	-	១៣៣.៧៩៨	(៧.៧៨៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៦.២៣៧)	-	-	(៦.២៣៧)	២៧៤
នាថ្ងៃទី៣១ ខែមីនា	៧១០.០០៥	-	-	៧១០.០០៥	៥៨២.៤៤៤
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	២.៨៧១.៩៧១	-	-	២.៨៧១.៩៧១	២.៣៥៥.៩៨៦
ធនាគារ					
នាថ្ងៃទី ១ ខែ មករា	១៤១.៥៤៣	-	-	១៤១.៥៤៣	៤៥.២៤១
សំវិធានធនលើការបាត់បង់ ក្នុងការិយបរិច្ឆេទ	៤០៨.១០៨	-	-	៤០៨.១០៨	៩៦.០៨៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	២៦៦	-	-	២៦៦	២១៩
នាថ្ងៃទី៣១ ខែមីនា	៥៥០.៩១៧	-	-	៥៥០.៩១៧	១៤១.៥៤៣
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	២.២២៤.៤១៥	-	-	២.២២៤.៤១៥	៥៧២.៥៤២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសមិទានធនខាតបង់តាមថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

គណនីត្រូវទទួលផ្សេងៗ	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១				នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០
	ដំណាច់កាល ទី	ដំណាច់កាល ទី	ដំណាច់កាល ទី	សរុប	សរុប
	១ ដុល្លារអាមេរិក	២ ដុល្លារអាមេរិក	៣ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
នាថ្ងៃទី ១ ខែ មករា	១៩៩.៣៩៣	-	-	១៩៩.៣៩៣	២៩៥.០២៧
សំវិធានធនលើការបាត់បង់	(៨០២)	-	-	(៨០២)	(៥០.៥៤០)
ក្នុងការិយបរិច្ឆេទ					
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៦)	-	-	(៦)	(៤៥.០៩៥)
នាថ្ងៃទី ៣១ ខែមីនា	១៩៨.៥៨៥	-	-	១៩៨.៥៨៥	១៩៩.៣៩៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	៨០៣.២៧៦	-	-	៨០៣.២៧៦	៨០៦.៥៤៥
ធនាគារ					
នាថ្ងៃទី ១ ខែ មករា	១៩៧.០៤៥	-	-	១៩៧.០៤៥	២៩៥.០០៩
សំវិធានធនលើការបាត់បង់	(១៦២)	-	-	(១៦២)	(៥២.៨៦៩)
ក្នុងការិយបរិច្ឆេទ					
លម្អៀងពីការប្តូររូបិយប័ណ្ណ	១	-	-	១	(៤៥.០៩៥)
នាថ្ងៃទី ៣១ ខែមីនា	១៩៦.៨៨៤	-	-	១៩៦.៨៨៤	១៩៧.០៤៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	៧៩៦.៣៩៦	-	-	៧៩៦.៣៩៦	៧៩៧.០៤៧

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដំណាច់កាល ទី ១	ដំណាច់កាល ទី ២	ដំណាច់កាល ទី ៣	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
នាថ្ងៃទី ១ ខែ មករា	១៥៤.៩០៧	-	-	១៥៤.៩០៧	២០៧.៤៧៩
សំវិធានធនលើការបាត់បង់ ក្នុងការិយបរិច្ឆេទ	(១២៣.២១៩)	-	-	(១២៣.២១៩)	(៥៤.១៥៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១១)	-	-	(១១)	១.៥៨៤
នាថ្ងៃទី៣១ ខែមីនា	៣១.៦៧៧	-	-	៣១.៦៧៧	១៥៤.៩០៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	១២៨.១៣៣	-	-	១២៨.១៣៣	៦២៦.៥៩៩
ធនាគារ					
នាថ្ងៃទី ១ ខែ មករា	៥២៥.៣២៤	-	-	៥២៥.៣២៤	៦៥៥.៨២២
សំវិធានធនលើការបាត់បង់ ក្នុងការិយបរិច្ឆេទ	(១២០.០០៩)	-	-	(១២០.០០៩)	(១៣២.០៨២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១០)	-	-	(១០)	១.៥៨៤
នាថ្ងៃទី៣១ ខែមីនា	៤០៥.៣០៥	-	-	៤០៥.៣០៥	៥២៥.៣២៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	១.៦៣៩.៤៥៩	-	-	១.៦៣៩.៤៥៩	២.១២៤.៩៣៦

ធនាគារ អេស៊ីលីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ជ) ការរីករាលដាលនៃកូវីដ-១៩ និងផលប៉ះពាល់ទៅលើ ECL

ផលប៉ះពាល់នៃការរីករាលដាលរបស់ កូវីដ-១៩ ទៅលើកំណើនសេដ្ឋកិច្ចបណ្តាលឱ្យអថេរសេដ្ឋកិច្ចដែលត្រូវបានប្រើប្រាស់ជាម៉ូដែលស្ថិតនៅក្រៅដែនកំណត់ ស.រ.ហ.អ.ក ៩ ដែលបង្កើតឡើងដើម្បីដំណើរការការគណនាឡើងវិញ។ លើសពីនេះទៀតការគាំទ្ររបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន និងបទប្បញ្ញត្តិស្តីពីការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃ កូវីដ-១៩ និងផលប៉ះពាល់សេដ្ឋកិច្ចដទៃទៀតត្រូវបានយកជាផ្នែកមួយទៅក្នុងម៉ូដែលនេះ។ លទ្ធផលនៃម៉ូដែល ស.រ.ហ.អ.ក ៩ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន មិនអាចវាស់វែងលទ្ធផលត្រឹមត្រូវទេ។ ដូច្នេះការត្រួតស៊ីគ្នាក្រោយគំរូដោយផ្អែកលើការវិភាគបំរែបំរួលនិងការវិនិច្ឆ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីជាគឺចាំបាច់ដើម្បីឆ្លុះបញ្ចាំងពី ECL ក្នុងវិធីសាស្ត្រមួយដើម្បីចៀសវាងការប៉ាន់ស្មានទាបពេកហួសកម្រិតពេកនៅក្នុងកាលៈទេសៈនេះ។

ម៉ូដែលត្រូវបានកែសម្រួល (calibrate) ជាញឹកញាប់ ដើម្បីអាចគ្រប់គ្រងស្ថានភាពដែលបណ្តាលមកពីផលប៉ះពាល់នៃ កូវីដ-១៩។ ដូច្នេះយើងរំពឹងថានឹងមានការកែសម្រួលម៉ូដែលក្រោយឆ្នាំ ២០២១ ដើម្បីប្រមើលមើលនាពេលអនាគតនៅពេលដែលសេដ្ឋកិច្ចបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុបជាវិជ្ជមាន។

សម្ព័ន្ធធនាគារ និងធនាគារក៏ធ្វើការកំណត់អត្តសញ្ញាណ និងពិនិត្យឡើងវិញយ៉ាងទៀងទាត់ចំពោះអតិថិជនដែលធ្លាប់មានប្រវត្តិកើនឡើងនូវហានិភ័យឥណទាននិងឱនភាពឥណទាន ជាពិសេសអតិថិជនទាំងនោះបានទទួលយកការពន្យារពេលការទូទាត់និងសម្រួលនូវលក្ខខណ្ឌដទៃទៀត ដើម្បីដោះស្រាយបញ្ហាសាច់ប្រាក់ងាយស្រួល រយៈពេលខ្លី ឬបានពន្យារពេល និងផ្តល់ឱ្យនូវព័ត៌មានឥណទានក្នុងកម្រិតណាមួយដល់អតិថិជនទាំងនេះ។

ការព្យាករណ៍សេដ្ឋកិច្ចគឺស្ថិតនៅក្រោមភាពមិនប្រាកដប្រជាប្រាកដខ្ពស់នៅក្នុងស្ថានភាពបច្ចុប្បន្ន។ ជាហេតុបណ្តាលឱ្យការព្យាករណ៍និងម៉ូដែលសេដ្ឋកិច្ចអាចមិនត្រូវបានអនុវត្ត។ ដោយតម្រូវឱ្យមានការពឹងផ្អែកកាន់តែខ្លាំង លើការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារពិភពលោក ឬ ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីបញ្ចូលទៅក្នុងការវិភាគនិងវាយតម្លៃលទ្ធផល ECL។

សម្ព័ន្ធធនាគារ និងធនាគារក៏បង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួន ៣ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច ដោយចាប់ផ្តើមពីមូលដ្ឋានគ្រឹះល្អនិងអាក្រក់។ សេណារីយ៉ូនីមួយៗគឺស្របនឹងប្រូបាប៊ីលីតេ ៥៥% ២០% និង ២៥% នេះបើយោងតាមសេចក្តីសម្រេចរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារអេស៊ីលីជាចាប់តាំងពីការផ្ទុះកូវីដ-១៩ នៅខែមីនា-២០២០។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការដោះស្រាយបញ្ហាទៅលើភាពងប់ពាល់លើហានិភ័យទីផ្សារ ដែលជាហានិភ័យនៃការផ្លាស់ប្តូរនៃកម្រិត ឬភាពឡើងចុះនៃអត្រាទីផ្សារ ឬតម្លៃទីផ្សារ មានដូចជា អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស តម្លៃវត្ថុធាតុដើម និងតម្លៃទ្រព្យម្ចាស់ ដែលអាចផ្តល់ផលប៉ះពាល់ជាអវិជ្ជមានទៅលើ ចំណូលអនាគតដើមទុន ឬសមត្ថភាពក្នុងការ សម្រេចគោលដៅអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ប្រភេទចម្បងនៃហានិភ័យទីផ្សាររបស់សម្ព័ន្ធធនាគារ និង ធនាគារមានដូចជា៖

- (i) ហានិភ័យអត្រាការប្រាក់៖ អាចនាំមកនូវភាពខាតបង់ នៅពេលមានភាពអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល ហើយអត្រាការប្រាក់លើទ្រព្យទាំងនោះផ្លាស់ប្តូរជាទៀងទាត់ ឬនៅចន្លោះពេលដែលខុសគ្នា។
- (ii) ហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស៖ អាចនាំមកនូវភាពខាតបង់ នៅពេលមានអសមតុល្យរវាងទ្រព្យសកម្ម និងទ្រព្យអកម្ម របស់រូបិយប័ណ្ណជាក់លាក់ណាមួយ។
- (iii) ហានិភ័យវត្ថុធាតុដើម និងទ្រព្យម្ចាស់មិនត្រូវបានអនុវត្តក្នុងពេលវេលា ដែលធនាគារមិនមិនមានធ្វើការវិនិយោគលើភាគហ៊ុន ឬទំនិញណាមួយនោះទេ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា("BRIC") ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងលើទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យជាទៀងទាត់លើសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ហានិភ័យទីផ្សារត្រូវបានគ្រប់គ្រងផ្អែកទៅលើគោលការណ៍ និងកម្រិតកំណត់ផ្ទៃក្នុង ដូចខាងក្រោម៖

គោលការណ៍នៃហានិភ័យទីផ្សារ

- ស្របទៅតាមគោលនយោបាយធនាគាររឹងមាំ សម្ព័ន្ធធនាគារ និងធនាគារ នឹងគ្រប់គ្រងយ៉ាងសកម្មលើស្ថានភាពរូបិយប័ណ្ណ និងស្ថានភាពហានិភ័យអត្រាការប្រាក់ ក្នុងការទប់បង្ការស្ថានភាព ដោយផ្ទេរផ្ទេងទ្រព្យសកម្ម និងបំណុល។
- សម្ព័ន្ធធនាគារ និងធនាគារមិនត្រូវពាក់ព័ន្ធនឹងសកម្មភាពដោយទទួលចំណូលបានមកពីការជួញដូរផ្តាច់មុខ ឬការទស្សន៍ទាយលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់ អត្រាការប្រាក់ ឬតម្លៃនៃមូលបត្រ។
- កម្រិតកំណត់ ដូចដែលបានកំណត់ដោយធនាគារជាតិ នៃ កម្ពុជា គឺមានអត្ថន័យកម្រិតផលប៉ះពាល់អវិជ្ជមាននៃហានិភ័យទីផ្សារ និងមិនមានអត្ថន័យសម្រាប់បង្កើតឱកាសសម្រាប់ការជួញដូរផ្តាច់មុខទេ។
- ទំនួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ហានិភ័យទីផ្សារ គឺស្ថិតនៅលើគណៈគ្រប់គ្រងជាន់ខ្ពស់ នៃរតនាភិបាល។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

កម្រិតកំណត់ស្ថានភាពនៃហានិភ័យទីផ្សារ

- កម្រិតកំណត់ដោយបទបញ្ញត្តិលើភាពមិនផ្លូវផ្គងគ្នានៃការប្តូររូបិយប័ណ្ណបរទេសក្នុងមួយរូបិយប័ណ្ណ និងសរុបគួរត្រូវបាន អង្កេតគ្រប់ពេលទាំងអស់។
- គ្រប់ពេលទាំងអស់ ធនាគារត្រូវមានកម្រិតកំណត់ស្ថានភាពខាងក្នុងដែលខ្ពស់ជាងកម្រិតកំណត់របស់បញ្ញត្តិដើម្បីឲ្យមាន ដែនសុវត្ថិភាពក្នុងការធានាការអនុលោមទាំងស្រុងជាអចិន្ត្រៃយ៍ ទៅតាមកម្រិតកំណត់ដោយបទបញ្ញត្តិ។
- ការកំណត់កម្រិត ផ្ទៃក្នុង គឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់គណៈកម្មាធិការ ទ្រព្យសកម្ម និង ទ្រព្យអកម្ម (“ALCO”) ប៉ុន្តែ ចាំបាច់ត្រូវតែ ១) ចែង និង បង្ហាញអំពីហេតុផលនៅក្នុងកំណត់ហេតុ (“ALCO”) និង ២) ត្រូវបានអនុម័តជាផ្លូវការ ដោយប្រធាននាយកប្រតិបត្តិ។
- នាយកដ្ឋាន និង ការិយាល័យដែលពាក់ព័ន្ធគួររាយការណ៍ជាទៀងទាត់ និង ត្រួតពិនិត្យតាមដានលើហានិភ័យនៃការមិនអនុលោមតាមកម្រិតកំណត់។ ការបំពានកម្រិតកំណត់ផ្ទៃក្នុងគួរត្រូវបានរាយការណ៍ទៅកាន់ (“ALCO”) និងប្រធាននាយកប្រតិបត្តិ។
- រាល់ការផ្លាស់ប្តូរទៅលើកម្រិតកំណត់ផ្ទៃក្នុង ត្រូវរាយការណ៍តាមរយៈអ៊ីម៉ែល ទៅកាន់ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) នៅក្នុងថ្ងៃតែមួយនៃការផ្លាស់ប្តូរ។
- គ្រប់ពេលទាំងអស់ ធនាគារត្រូវមានផែនការយថាភាពសម្រាប់អនុវត្ត នៅពេលដែលប្រធាននាយកប្រតិបត្តិយល់ឃើញថា កម្រិតសុវត្ថិភាពអាចនឹងមិនគ្រប់គ្រាន់ និងមានហានិភ័យលើការលើសលើកម្រិតកំណត់បញ្ញត្តិ លើភាពមិនផ្លូវផ្គងគ្នានៃការប្តូររូបិយប័ណ្ណបរទេស។ ផែនការយថាភាពនេះគួរតែគ្រប់គ្រាន់ដើម្បីធានាថាកម្រិតកំណត់ដោយបទបញ្ញត្តិភាពលើ មិនផ្លូវផ្គងការប្តូររូបិយប័ណ្ណបរទេស នឹងមិនត្រូវបានលើស។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារ មិនមានឧបករណ៍ហិរញ្ញវត្ថុដែលរស់វែងតាមតម្លៃសមស្របទេ។ សម្ព័ន្ធធនាគារប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងកិច្ចសន្យាការពារអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងការប្រឈមហានិភ័យរបស់ខ្លួន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(I) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលកើតឡើងដោយសារលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលទៅតាមការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលកើតឡើងដោយសារតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ម៉ាជីន ការប្រាក់អាចកើនឡើងដោយសារ ការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយបង្គុយជាខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ អាចកើតពីប្រាក់កម្ចី។ ប្រាក់កម្ចីដែលបានផ្តល់ក្នុងអត្រាការប្រាក់អថេរ ធ្វើឲ្យសម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រង ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយប្រើប្រាស់កិច្ចសន្យាប្តូរអត្រាការប្រាក់អថេរទៅអត្រាថេរ (floating-to-fixed interest rate swaps)¹ ការប្តូរអត្រាការប្រាក់បែបនេះ មានផលប៉ះពាល់ជាសេដ្ឋកិច្ចលើការបង្វិល ប្រាក់កម្ចីពីអត្រាអថេរទៅអត្រាថេរ និង ប៉ះពាល់ដល់ការកាត់ត្រាចំណាយការប្រាក់ដែលផ្អែកទៅតាមអត្រាថេរ។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលប្រាក់កម្ចី តាមអត្រាអថេរ និង ប្តូរទៅជាអត្រាថេរដែលទាបជាងអត្រាដែលមានប្រសិទ្ធភាពសម្ព័ន្ធធនាគារ និងធនាគារ បានខ្ចីតាមអត្រាថេរដោយផ្ទាល់។ តាមការប្តូរអត្រាការប្រាក់ សម្ព័ន្ធធនាគារ និងធនាគារ ព្រមព្រៀងជាមួយភាគីផ្សេងៗដើម្បីប្តូរតាមចន្លោះពេលវេលាជាក់លាក់ (ជាធម្មតា តាមមូលដ្ឋានប្រចាំឆមាស) ភាពលម្អៀងរវាងអត្រាថេរ ក្នុងកិច្ចសន្យា និងចំនួនការប្រាក់ដែលមានអត្រាអថេរ ត្រូវបានគណនាដោយយោងទៅតាមចំនួនដែលបានព្រមព្រៀងគ្នា។

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាងនេះក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមឥណ្ឌូប្រតិទានកាលផុតកំណត់សង។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១	សម្ព័ន្ធធនាគារ						
	១ខ ជុំនួនករណី	១ខទៅ៣ខ ជុំនួនករណី	៣ខទៅ១២ខ ជុំនួនករណី	១ឆ្នាំទៅ៤ឆ្នាំ ជុំនួនករណី	លើស៤ឆ្នាំ ជុំនួនករណី	មិនមានការប្រែប្រួល ជុំនួនករណី	សរុប ជុំនួនករណី
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥៥០.០៥៨.៥៥២	៥៥០.០៥៨.៥៥២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៥៧.៣២១.២២៧	៤៥.២៤៩.៦៩១	៤.០០០.០០០	-	-	៤២៦.៦៦១.១២៦	៦៣៣.២៣២.៥៥៤
ការវិនិយោគហិរញ្ញវត្ថុ	៤៤៨.១៩៦.៨៧៩	២៩៧.៤៩៧	១៥០.០០០	-	-	១៦៣.៩៧៨	៤៤៨.៨០៨.៣៥៤
ឥណទាន និងបុរេប្រទាន-សុទ្ធ							
- ឥណទានដំណើរការ	១២១.០១៣.៨០៥	២៥៧.៨៦៥.២៧២	៨៥៧.៧៩៤.៦៥៥	២.៨៩៧.៦៤១.៧៤៤	៥២៥.៩៦២.០៥៨	-	៤.៦៦០.២៧៧.៥៣៤
- ឥណទានមិនដំណើរការ	-	-	-	-	-	១០៦.៩០៤.៦៤០	១០៦.៩០៤.៦៤០
- សំវិធានធនឥណទានបាត់បង់	-	-	-	-	-	(៣៨.០៣៨.៤៣៩)	(៣៨.០៣៨.៤៣៩)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥.៨៩៦.២០៦	៥.៨៩៦.២០៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧២៦.៥៣១.៩១១	៣០៣.៤១២.៤៦០	៨៦១.៩៤៤.៦៥៥	២.៨៩៧.៦៤១.៧៤៤	៥២៥.៩៦២.០៥៨	១.០៥១.៦៤៦.៥៧៣	៦.៣៦៧.១៣៩.៤០១
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥២.២៣៩.៥៣២	១៤.០០២.៦១១	១០៣.៦០៥.៨៤០	២៥.០៩១.៧៦១	៧៤.២៤៩.០៩១	១២២.៥៨៥.៥៩៤	៣៩១.៧៧៤.៤២៩
ប្រាក់បញ្ញើរបស់អតិថិជន	១.៩៩៤.២៣៤.៣៦៥	២៤៥.១៩៦.៩៨៩	១.០៥២.៤៥២.៨៥០	៥៧៥.៧៤១.០៦៦	១៧.៤៤៤.១២៨	៦៧៨.៥៩០.០៤៩	៤.៥៦៣.៦៥៩.៤៤៧
បំណុលផ្សេងៗ	-	-	-	-	-	៥២.១១៧.០៤៤	៥២.១១៧.០៤៤
បំណុលកតិសន្យា	៩៨៣.៦៥៤	១.៥៨៤.៩២៤	៧.២៨៧.១៤៤	១៦.១៦២.២២៩	១.៨៧៩.២៨១	-	២៧.៨៩៧.២៣២
ប្រាក់កម្ចី	៤.៤៣៦.៤៩៧	២.៥៦០.៤២៥	១០៨.៥៥៦.៧៨០	៤០៣.៣៤៥.៨៨៨	៤.១៤៤.២២៩	៣.០៦១.៥៩៣	៥២៦.១១៥.៣៨២
បំណុលបន្ទាប់បន្សំ	-	-	១០.៩៧៣.៥៩១	១០៥.៧០៩.៥៩០	៥០.០៤០.៦២១	៣.២២៥.៧២៣	១៦៩.៩៤៩.៥២៥
បំណុលហិរញ្ញវត្ថុសរុប	២.០៥១.៨៩៤.០៤៨	២៦៣.៣៤៤.៩៩៩	១.២៨២.៨៧៦.២០៥	១.១២៦.០៦០.៥០៤	១៤៧.៧៤៧.៣៥០	៨៥៩.៥៨០.០០៣	៥.៧៣១.៥១៣.០៥៩
កម្លាំងចរន្តនៃកតិសន្យាប្រាក់សុទ្ធ	(១.៣២៥.៣៦២.១៣៧)	(៤០.០៦៧.៥១១)	(៤២០.៩៣១.៥៥០)	១.៧៧១.៥៨១.២៤០	៣៧៨.២០៤.៧០៨	១៩២.០៦៦.៥៧០	៦៣៥.៦២៦.៣៤២
សមមូលនៃការរៀបចំ (កំណត់សម្គាល់ ៤)	(៥.៣៦១.១០៨.៨៤៤)	១៦២.០៧៣.០៨២	(១.៧០២.៦៦៨.១២០)	៧.១៦៦.០៤៦.១១៦	១.៥២៩.៨៣៨.០៤៤	៧៧៦.៩០៩.២៧៦	២.៥៧១.១០៨.៥៥៤
ចំណែកនៃឥណទានវិញ្ញាបន៍មិនបានប្រើប្រាស់	-	-	-	-	-	១៣៥.៧៣៨.៦៧២	១៣៥.៧៣៨.៦៧២
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៨.៤២៥.២៧៣	៥៨.៤២៥.២៧៣
កម្លាំងចរន្តនៃកតិសន្យាប្រាក់សុទ្ធ	-	-	-	-	-	១៩៤.១៦៣.៩៤៥	១៩៤.១៦៣.៩៤៥
សមមូលនៃការរៀបចំ (កំណត់សម្គាល់ ៤)	-	-	-	-	-	៧៨៥.៣៩៣.១៥៧	៧៨៥.៣៩៣.១៥៧

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០	សម្ព័ន្ធធនាគារ					
	១ខែ ដុល្លារអាមេរិក	១ខែនៃកំរិត ដុល្លារអាមេរិក	៣ខែនៃកំរិត ដុល្លារអាមេរិក	១ឆ្នាំនៃកំរិត ដុល្លារអាមេរិក	លើសពី១ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រែប្រួល ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤១២.៧៥៩.០៥១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៣៤.៧៣៨.៣៥៥	៤.០៧៦.៣១០	-	-	-	២៩៥.៨៣៤.៨៨១
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.១៣៨.៤៤២	-	៣៧២.៤៩៧	-	-	១៦៣.៥៨៤
ឥណទាន និងបុរេប្រទាន-សុទ្ធ						
- ឥណទានដំណើរការ	១១៤.៦៧២.៨៣០	២៣៩.៨៦៥.៥៨២	៨៤៥.០៤៤.៥៨៩	២.៧៤៤.៥៨៩.៨៦៤	៤៥៤.២៤៩.៥៤៥	-
- ឥណទានមិនដំណើរការ	-	-	-	-	-	១០៨.២២០.៧៥៣
- សិទ្ធិធនឥណទានបាត់បង់	-	-	-	-	-	(៣៥.៣៤២.៥៤៥)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៦.៩២១.៨៥២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩១៥.៥៤៩.៦២៧	២៤៣.៩៤១.៨៩២	៨៤៥.០៤៤.០៨៦	២.៧៤៤.៥៨៩.៨៦៤	៤៥៤.២៤៩.៥៤៥	៧៨៨.៥៦១.១៧៦
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៦៨.៥២៦.២៣២	៨.៣៤៧.១៧៤	៤០.៧១៦.០៧០	១៨.៨៥៥.០០០	៧១.៥៥៦.០២៩	១០៩.០០៨.៩៥៤
ប្រាក់បញ្ញើរបស់អតិថិជន	១.៩៩៨.២៧៩.២០៣	២៥៤.៥៦២.៥៩៧	៩២៣.០៤៣.៥៣២	៥៣២.៦៣៤.២៨៦	២១.២៩៦.៦៨៣	៤៦៤.៤៦៩.៧៤៧
បំណុលផ្សេងៗ	-	-	-	-	-	២៨.៦៩៩.២២៨
បំណុលកតិសន្យា	១.៧២២.៤១៤	១.៤៨៣.៣៤៤	៧.១០៤.១០៧	១៦.៣៣៤.៧៦៦	១.៩៧៣.២៧១	-
ប្រាក់កម្ចី	១.៧៨៤.៧៥៦	៧៤.៨៥៧.៣៧៧	១២១.០៨៥.៤៥០	៣៣២.០៤២.៩៥១	៥.៨៦០.៨៥៨	៦.៧៦៧.៥២៤
បំណុលបន្ទាប់បន្សំ	-	-	១០.៩៧៣.៥៩១	៩៨.៧៥៣.០០០	៥៦.៩៩៧.២១០	៤៣៤.៨២២
បំណុលហិរញ្ញវត្ថុសរុប	២.០៧០.៣១២.៦០៥	៣៣៩.២៥០.៤៩២	១.១០៥.៩២៦.៧៥០	៩៩៨.៦២០.០៣៧	១៥៧.៦៨៤.០៥១	៧០៩.៣៨០.២៧៥
កម្លាំងបង្កើនឥតការប្រែប្រួលសុទ្ធ	(១.១៥៤.៧៦២.៩៧៨)	(៩៥.៣០៨.៦០០)	(២៥៧.៨៨២.៦៦៤)	១.៧៤៥.៩៦៩.៨២៧	២៩៦.៥៦៥.៤៩៤	៧៧.១៨០.៩០១
សមមូលនៃការរៀប (កំណត់សម្គាល់ ៤)	(៤៦៧១.០១៦.២៤៦)	(៣៨៥.៥២៣.២៨៧)	(១.០៤១.៦១០.៤១១)	៧.០៦២.៤៤៨.០៨៨	១.១៩៩.៦០៧.៤២៣	៣២០.២៨៦.៧៤៥
ចំណែកនៃឥណទានវិបារបន្ថែមបានប្រើប្រាស់	-	-	-	-	-	១២០.៩៣៧.៦០៧
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៤.៩០០.៩៨៤
កម្លាំងបង្កើនឥតការប្រែប្រួលសុទ្ធ	-	-	-	-	-	១៧៥.៨៣៨.៥៩១
សមមូលនៃការរៀប (កំណត់សម្គាល់ ៤)	-	-	-	-	-	៧១១.២៦៧.១០០

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	ធនាគារ						
	១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ១ឆ្នាំ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	មិនមានការកំណត់ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥៣៥.៨៨៥.៩០២	៥៣៥.៨៨៥.៩០២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៥៧.៨២១.២២៧	៤៥.២៤៩.៦៩១	៤.០០០.០០០	-	-	៤០២.០៤៧.៨៧៦	៦០៩.១១៨.៧៩៤
ការវិនិយោគហិរញ្ញវត្ថុ	៤៤៨.១៩៦.៨៧៩	២៩៧.៤៩៧	១៥០.០០០	-	-	១៦៣.៩៧៨	៤៤៨.៨០៨.៣៥៤
ឥណទាន និងប្តូរប្រទាន-សុទ្ធ							
- ឥណទានដំណើរការ	១១២.៦១០.៨៧២	២៤១.២៦២.៦៩២	៨០៥.១២៤.២៣៥	២.៨០៤.៥១៥.៩១៩	៥២១.៦៩៩.៨២៥	-	៤.៤៨៥.២១៣.៥៤៣
- ឥណទានមិនដំណើរការ	-	-	-	-	-	៩៨.៥៥២.២៦៣	៩៨.៥៥២.២៦៣
- សំវិធានធនឥណទានបាត់បង់	-	-	-	-	-	(២៨.៩២៧.៤៧៤)	(២៨.៩២៧.៤៧៤)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥.៨៩៤.៨២៤	៥.៨៩៤.៨២៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧១៨.៦២៨.៩៧៨	២៨៦.៨០៩.៨៨០	៨០៩.២៧៤.២៣៥	២.៨០៤.៥១៥.៩១៩	៥២១.៦៩៩.៨២៥	១.០១៣.៦១៧.៣៦៩	៦.១៤៤.៥៤៦.២០៦
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤៦.៧៦៩.៥៧៦	៧.៦០២.១២២	៩៣.១៩៧.៥៩១	២៤.៩៨៥.៤៤៦	៧៤.២៤៩.០៩១	១២៥.៩១៨.៣៦៩	៣៧២.៧២២.១៩៥
ប្រាក់បញ្ញើរបស់អតិថិជន	១.៩៥៥.៨៧៨.៩២៧	២៣៨.១៦៩.១០០	១.០២៤.៣០១.៣៣៧	៥៥៥.១៨១.១៨០	១២.០៦៤.៩១៣	៦៧១.៣៩៩.១០៦	៤.៤៥៦.៩៩៤.៥៦៣
បំណុលផ្សេងៗ	-	-	-	-	-	៥២.០៥៤.៥២៦	៥២.០៥៤.៥២៦
បំណុលកតិសន្យា	៩២៩.២៣៥	១.៥១៥.១៤៣	៦.៨៤១.២៨០	១៥.០២៩.២២៥	៨៤០.៥៣០	-	២៥.១៥៥.៤១៣
ប្រាក់កម្ចី	១៩៣.៧៩៩	១.៦៤២.១៨៦	៩០.៥៧១.០៩៧	៣៩៤.១៤៩.៥៧៩	៣.២០៣.២៥២	២.៥៥៥.៤៩១	៤៩២.៣១៥.៤០៤
បំណុលបន្ទាប់បន្សំ	-	-	១០.៩៧៣.៥៩១	១០៥.៧០៩.៥៩០	៥០.០៤០.៦២១	៣.២២៥.៧២៣	១៦៩.៩៤៩.៥២៥
បំណុលហិរញ្ញវត្ថុសរុប	២.០០៣.៧៧១.៥៣៧	២៤៨.៩២៨.៥៥១	១.២២៥.៨៨៨.៨៩៦	១.០៩៥.០៥៥.០២០	១៤០.៣៩៨.៤០៧	៨៥៥.១៥៣.២១៥	៥.៥៦៩.១៩១.៦២៦
កន្លោះបរិច្ឆេទកតាត្រូវបានកំណត់សុទ្ធ	(១.២៨៥.១៤២.៥៥៩)	៣៧.៨៨១.៣២៩	(៤១៦.៦១៤.៦៦១)	១.៧០៩.៤៦០.៨៩៩	៣៨១.៣០១.៤១៨	១៥៨.៤៦៤.១៥៤	៥៧៥.៣៥៤.៥៨០
សមមូលនឹងការរំលែក (កំណត់សម្គាល់ ៤)	(៥.១៩៨.៤០១.៦៥១)	១៥៣.២២៩.៩៧៦	(១.៦៨៥.១៩០.១២៤)	៦.៩១៤.៧៦៩.៣៣៧	១.៥៤២.៣៦៤.២៣៦	៦៤០.៩៨៧.៥០២	២.៣៦៧.៧៥៩.២៧៦
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	-	-	-	-	-	១៣៥.៣៤៨.២៨១	១៣៥.៣៤៨.២៨១
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៨.១៤៥.៥៥៥	៥៨.១៤៥.៥៥៥
កន្លោះបរិច្ឆេទកតាត្រូវបានកំណត់សុទ្ធ	-	-	-	-	-	១៩៣.៤៩៣.៨៦៦	១៩៣.៤៩៣.៨៦៦
សមមូលនឹងការរំលែក (កំណត់សម្គាល់ ៤)	-	-	-	-	-	៧៨២.៦៨២.៥៦៧	៧៨២.៦៨២.៥៦៧

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន-សុទ្ធ

- ឥណទានដំណើរការ

- ឥណទានមិនដំណើរការ

- សំវិធានធនឥណទានបាត់បង់

ទ្រព្យសកម្មផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលផ្សេងៗ

បំណុលកតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុសរុប

តម្លាភាពយុទ្ធសាស្ត្រហិរញ្ញវត្ថុ

សមមូលនឹងការបង់ប្រាក់ (កំណត់សម្គាល់ ៤)

ចំណែកនៃឥណទានវិបារបន្តមិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លាភាពយុទ្ធសាស្ត្រហិរញ្ញវត្ថុ

សមមូលនឹងការបង់ប្រាក់ (កំណត់សម្គាល់ ៤)

	ធនាគារ						
	១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤០០.៨១៦.១២៦	៤០០.៨១៦.១២៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៣៤.៧០០.១៩៩	៣.០០០.០០០	-	-	-	២៦៩.៩២៩.២០៨	៥០៧.៦២៩.៤០៧
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.១៣៨.៤៤២	-	៣៧២.៤៩៧	-	-	១៦៣.៥៨៤	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន-សុទ្ធ							
- ឥណទានដំណើរការ	១០៥.៩៣៩.២៦៦	២២០.៩១៨.៦២៥	៧៨៧.៩៥២.៩១០	២.៦៥៦.៥៦២.៧៣៩	៤៥១.៣២៩.២៧១	-	៤.២២២.៧០២.៨១១
- ឥណទានមិនដំណើរការ	-	-	-	-	-	១០១.១៥៥.៧៣៧	១០១.១៥៥.៧៣៧
- សំវិធានធនឥណទានបាត់បង់	-	-	-	-	-	(៣១.២០៩.៣៨៩)	(៣១.២០៩.៣៨៩)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៦.៩២៣.២២២	៦.៩២៣.២២២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩០៦.៧៧៧.៩០៧	២២៣.៩១៨.៦២៥	៧៨៨.៣២៥.៤០៧	២.៦៥៦.៥៦២.៧៣៩	៤៥១.៣២៩.២៧១	៧៤៧.៧៧៤.៤៨៨	៥.៧៧៤.៦៩២.៤៣៧
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៦៧.៦៨៣.៦៥១	៦.៣៥៦.០០០	២២.៤២៩.៥៥៧	១៨.៨៥៥.០០០	៧១.៥៥៦.០២៩	១០៩.៨៨៤.៣១៧	២៩៦.៧៦៤.៥៥៤
ប្រាក់បញ្ញើរបស់អតិថិជន	១.៩៥៥.៣១៧.០២៦	២៤៦.២៣២.៧០៤	៨៩៦.៥៣៧.៣១០	៥១១.៧៦០.១៣០	១៧.៥៦៤.៧៦៣	៥៥២.៨៥៦.៨០៤	៤.១៨០.២៦៨.៧៣៧
បំណុលផ្សេងៗ	-	-	-	-	-	២៨.៤៨៨.៩៥៩	២៨.៤៨៨.៩៥៩
បំណុលកតិសន្យា	១.៦២០.៩៤៣	១.៤៨៣.៥៧២	៦.៦៤៧.៣៦៤	១៥.១២៣.១១៩	៩៣៧.៣៨៧	-	២៥.៧៧២.៣៨៥
ប្រាក់កម្ចី	១៩៣.៥៦០	៧១.១៥៧.៨១៨	១០៧.២៣៨.២០៧	៣១៨.៨៤៦.៣៣១	៣.៧៥៣.៨៥០	៦.១៦៣.១៥០	៥០៧.៣៥២.៩១៦
បំណុលបន្ទាប់បន្សំ	-	-	១០.៩៧៣.៥៩១	៩៨.៧៥៣.០០០	៥៦.៩៩៧.២១០	៤៣៤.៨២២	១៦៧.១៥៨.៦២៣
បំណុលហិរញ្ញវត្ថុសរុប	២.០២៥.៨១៥.១៨០	៣២៥.១៩០.០៩៤	១.០៤៣.៨២៦.០២៩	៩៦៣.៣៣៧.៥៨០	១៥០.៨០៩.២៣៩	៦៩៧.៨២៤.០៥២	៥.២០៥.៨០៦.១៧៤
តម្លាភាពយុទ្ធសាស្ត្រហិរញ្ញវត្ថុ	(១.១១៨.០៣៧.២៧៣)	(១០១.២៧១.៤៦៩)	(២៥៥.៥០០.៦២២)	(១.៦៩៣.២២៥.១៥៩)	(៣០០.៥២០.០៣២)	(៤៩.៩៥០.៤៣៦)	(៥.២០៥.៨០៦.១៧៤)
សមមូលនឹងការបង់ប្រាក់ (កំណត់សម្គាល់ ៤)	(៤.៥២២.៤៦០.៧៦៩)	(៤០៩.៦៤៣.០៩២)	(១.០៣៣.៥០០.០១៦)	(៦.៨៤៩.០៩៥.៧៦៨)	(១.២១៥.៦០៣.៥២៩)	(២០២.០៤៩.៥១៥)	(២.៣០១.១៥៤.៩៣៥)
ចំណែកនៃឥណទានវិបារបន្តមិនបានប្រើប្រាស់	-	-	-	-	-	១២០.១០៨.៩៦២	១២០.១០៨.៩៦២
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៤.៦៩៥.៤៨០	៥៤.៦៩៥.៤៨០
តម្លាភាពយុទ្ធសាស្ត្រហិរញ្ញវត្ថុ	-	-	-	-	-	១៧៤.៨០៣.៤៤២	១៧៤.៨០៣.៤៤២
សមមូលនឹងការបង់ប្រាក់ (កំណត់សម្គាល់ ៤)	-	-	-	-	-	៧០៧.០៧៩.៩២៣	៧០៧.០៧៩.៩២៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគវេទយិតភាពតម្លៃសមស្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

សម្ព័ន្ធធនាគារ និង ធនាគារ មិនកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមានអត្រាថេរតាមតម្លៃសមស្របទេ តាមរយៈប្រាក់ចំណេញ ឬខាត។ ដូចនេះ ប្រសិនបើមានបម្រែបម្រួលអត្រាការប្រាក់ណាមួយនាកាលបរិច្ឆេទរាយការណ៍នេះ វានឹងមិនមានផលប៉ះពាល់ដល់របាយការណ៍លទ្ធផលទេ។

ការវិភាគវេទយិតភាពលំហូរសាច់ប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាអថេរ។

របាយការណ៍លទ្ធផលមានសភាពងាយប្រែប្រួលទៅតាមចំណាយការប្រាក់លើប្រាក់កម្ចី ដែលខ្ពស់ជាង/ទាបជាងអាស្រ័យ ទៅតាមការប្រែប្រួលអត្រាការប្រាក់។ ការប្រែប្រួល២៥ពិន្ទុ នៃពិន្ទុមូលដ្ឋាន (“bp”) នៃអត្រាការប្រាក់របស់ប្រាក់កម្ចី នាកាលបរិច្ឆេទរាយការណ៍ នឹងមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍លទ្ធផលរបស់សម្ព័ន្ធធនាគារ និងធនាគារទេ។

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ

សម្ព័ន្ធធនាគារធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និង ប្រទេសមីយ៉ាន់ម៉ា និងធ្វើប្រតិបត្តិការដោយប្រើរូបិយប័ណ្ណ ច្រើនប្រភេទ ហើយត្រូវប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នាដែរ ក្នុងនោះរូបិយប័ណ្ណសំខាន់ៗរួមមាន ប្រាក់រៀល ប្រាក់អឺរ៉ូ ប្រាក់បាតថៃ ប្រាក់គីបឡាវ ប្រាក់យ៉េនជប៉ុន ប្រាក់ដុល្លារអូស្ត្រាលី ប្រាក់ដុល្លារអាមេរិក ប្រាក់ដុល្លារកាណាដា ប្រាក់ក្បាត មីយ៉ាន់ម៉ា និងរូបិយប័ណ្ណផ្សេងៗទៀត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ជាមួយនឹងទ្រព្យសកម្ម និងបំណុលដែលបានកំណត់ជាប្រាក់រូបិយប័ណ្ណមួយ ដែលវាមិនមែនជាប្រាក់រូបិយប័ណ្ណមុខងារ របស់សម្ព័ន្ធធនាគារ និងធនាគារ។

អ្នកគ្រប់គ្រងត្រួតពិនិត្យហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណមុខងារ។ ដើម្បីការពារ ហានិភ័យការប្តូររូបិយប័ណ្ណដែលកើតពីប្រតិបត្តិការ ពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាសម្ព័ន្ធធនាគារប្រើកិច្ចសន្យានាពេលអនាគត។

តារាងខាងក្រោមនេះសង្ខេបអំពីការប្រឈមហានិភ័យការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងតារាងនេះគឺជាឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរប្រាក់ប័ណ្ណ (ត)

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១	សម្ព័ន្ធចនាគារ							
	សមមូលភាពរវាងប្រាក់ប័ណ្ណកម្ពុជា និង ប្រាក់ប័ណ្ណបរទេស							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	ប្រាក់ប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១២១.៧៣៥.៦៩៥	៣៩៩.៧២៦.៦៩៩	១៣.៣៧៦.៨៦៦	២.៩២៩.៣៦២	៤៥២.០៨៧	៧.៨៤១.៣០០	៣.៩៩៦.៥៥៣	៥៥០.០៥៨.៥៥២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១២៧.៤៦០.០៧៤	៤៨២.៣៦៨.៥៦៨	៧.៨៦៩.២៨៦	៨១៩.១៦០	៤៧.៩១៧	១២.២០២.២២១	២.៣៦៥.៣២៨	៦៣៣.២៣២.៥៥៤
ការវិនិយោគហិរញ្ញវត្ថុ	២៤.៩៤៧.២៨៣	៤២៣.៨៦១.០៧១	-	-	-	-	-	៤៤៨.៨០៨.៣៥៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦៥៥.០៥៣.២១២	៣.៨៦៨.៤៩២.៦៩៨	២៦.៥៧១.៤៧០	-	-	១៤៧.៩៥៩.៧១១	៣១.០៦៦.៦៤៤	៤.៧២៩.១៤៣.៧៣៥
ទ្រព្យសកម្មផ្សេងៗ	២៦១.៧១៨	៥.៥៧៥.២៣៦	៦	-	-	៥៩.២៤៦	-	៥.៨៩៦.២០៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩២៩.៥៥៧.៩៧២	៥.១៨០.០២៤.២៧២	៤៧.៨១៧.៦២៨	៣.៧៤៨.៥២២	៥០០.០០៤	១៦៨.០៦២.៤៧៨	៣៧.៤២៨.៥២៥	៦.៣៦៧.១៣៩.៤០១
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៧.៥៩៥.៨៥២	៣៣១.១៥៧.១៣៨	១៧២.១៣៨	-	-	២២.៨៤៩.៣០១	-	៣៩១.៧៧៤.៤២៩
ប្រាក់បញ្ញើរបស់អតិថិជន	៨៧៨.២២០.៤៥១	៣.៥៣៩.៦៣៧.០២២	៤៤.៤២៤.៦០៤	៣.៥៥៤.៥៣៧	-	៩៣.៨៨៥.៣៦៦	៣.៩៣៧.៤៦៧	៤.៥៦៣.៦៥៩.៤៤៧
បំណុលផ្សេងៗ	២.៤៣៣.៣៤៤	៤៩.១៦៩.៣៨៦	៤១.១២៤	១៨៩.៤៦៥	-	៩៣.០៩៩	១៩០.៦២៦	៥២.១១៧.០៤៤
បំណុលកតិកាសន្យា	-	២៧.២៥៤.៥៨៨	១២១.៣១៧	-	-	៣៩១.៧៩៥	១២៩.៥៣២	២៧.៨៩៧.២៣២
ប្រាក់កម្ចី	៤០.០៨៥.៩៨៤	៤៦២.៦៤០.៩៣២	-	-	-	១៣.២៩១.៥៣២	១០.០៩៦.៩៣៤	៥២៦.១១៥.៣៨២
បំណុលបន្ទាប់បន្សំ	-	១៦៩.៩៤៩.៥២៥	-	-	-	-	-	១៦៩.៩៤៩.៥២៥
បំណុលហិរញ្ញវត្ថុសរុប	៩៥៨.៣៣៥.៦៣១	៤.៥៧៩.៨០៨.៥៩១	៤៤.៧៥៩.១៨៣	៣.៧៤៨.០០២	-	១៣០.៥១១.០៩៣	១៤.៣៥៤.៥៥៩	៥.៧៣១.៥១៣.០៥៩
ស្ថានភាពសុទ្ធនៃលើភាពខុសគ្នា	(២៨.៧៧៧.៦៥៩)	៦០០.២១៥.៦៨១	៣.០៥៨.៤៤៥	៤.៥២០	៥០០.០០៤	៣៧.៥៥១.៣៨៥	២៣.០៧៣.៩៦៦	៦៣៥.៦២៦.៣៤២
សមមូលនឹងការងាររៀន (កំណត់សម្គាល់ ៤)	(១១៦.៤០៥.៦៣១)	២.៤២៧.៨៧២.៤៣០	១២.៣៧១.៤១០	១៨.២៨៣	២.០២២.៥១៦	១៥១.៨៩៥.៣៥២	៩៣.៣៣៤.១៩៤	២.៥៧១.១០៨.៥៥៤
ចំណែកនៃឥណទានវិញ្ញាបន៍មិនបានប្រើប្រាស់	១.៥៨៩.៥៩១	១៣២.៧៤៣.៦១០	១.០១៥.០៨០	-	-	៣៩០.៣៩១	-	១៣៥.៧៣៨.៦៧២
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៤.៦២៨.៩៦៧	៤៩.៨៥៩.៧០២	២.៧១៣.៥៣៨	៣២២.៤៧៦	-	២៧៨.៣៥៥	៦២២.២៣៥	៥៨.៨២៥.២៧៣
កិច្ចសន្យាផ្តល់ឥណទាន	៦.២១៨.៥៥៨	១៨២.៦០៣.៣១២	៣.៧២៨.៦១៨	៣២២.៤៧៦	-	៦៦៨.៧៤៦	៦២២.២៣៥	១៩៤.៥៦៣.៩៤៥
សមមូលនឹងការងាររៀន (កំណត់សម្គាល់ ៤)	២៥.១៥៤.០៦៧	៧៣៨.៦៣០.៣៩៧	១៥.០៨២.២៦០	១.៣០៤.៤១៥	-	២.៧០៥.០៧៨	២.៥១៦.៩៤០	៧៨៥.៣៩៣.១៥៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរប័យប័ណ្ណ (ត)

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១	សម្ព័ន្ធធនាគារ							
	សម្រាប់ប្រាក់បញ្ញើប្រាក់កម្ចី							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់វិ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	ប្រាក់ប្រាក់ប្រាក់	សរុប
ប្រាក់បញ្ញើប្រាក់កម្ចី								
សាច់ប្រាក់ក្នុងដៃ	១០៣.៨៨៨.២៤៧	២៨៤.៨៩២.០៩៨	១២.២៤៧.១៦០	២.៩៦៧.៥០២	២២៦.៦២០	៧.៤៤៦.៧៣៤	១.៤៩០.៦៩០	៤១២.៧៥៩.០៥១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៧៨.៨៨២.៨៩៨	៤៣១.១០៣.៩១៤	៤.៣២៣.៣៣១	១.២០០.៣៤០	៧៨.៤៨៨	១៥.៩៤៥.៧៣៨	៣.១១៨.៤៣៧	៥៣៤.៦៥៣.១៤៦
ការវិនិយោគហិរញ្ញវត្ថុ	៣២.៣៦២.៦១៩	៥៣៤.៣១១.៩០៤	-	-	-	-	-	៥៦៦.៦៧៤.៥២៣
ឥណទាន និងប្រាក់ប្រទាន-សុទ្ធ	៦០៥.៣៥៥.២៩៦	៣.៦៥៣.៤២២.៧២៩	២៧.៥៩៤.៤៣៤	-	-	១៤០.៨៥៦.៥០៩	៤៣.៩៧១.៦៥០	៤.៤៧១.៣០០.៦១៨
ទ្រព្យសកម្មផ្សេងៗ	១១២.៦០៧	៦.៦៦១.៨៨៥	២៣.៣៤១	-	-	១២៤.០១៩	-	៦.៩២១.៨៥២
ប្រាក់បញ្ញើប្រាក់កម្ចីសរុប	៨២០.២១១.៦៦៧	៤.៩១០.៤៩២.៥៣០	៤៤.១៨៨.២៦៦	៤.១៦៧.៨៤២	៣០៥.១០៨	១៦៤.៣៧៣.០០០	៤៨.៥៨០.៧៧៧	៥.៩៩២.៣០០.៩៩០
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៤.៦៩៦.៨៥៦	២៦០.២៣១.១៨១	២៧២.១៣១	-	-	២១.៨០៩.២៩១	-	៣១៧.០០៩.៤៥៩
ប្រាក់បញ្ញើរបស់អតិថិជន	៧៣១.៦២០.១៩៥	៣.៤១៥.៨៥៣.៧២៩	៣៩.៨៤១.៩៩១	៣.៨២៤.០០១	-	៩៤.៥១៥.១២២	៨.៦៣១.០១០	៤.២៩៤.៦៨៦.០៨៨
បំណុលផ្សេងៗ	១.១៥៦.១៥៣	២៧.២៨៧.៧៩៧	៣៤.៨០០	១១២.២៨៦	-	៩៦.១៩៦	១១.៩៩៦	២៨.៦៩៩.២២៨
បំណុលកតិកាសន្យា	-	២៧.៩១៣.៣៣៥	១៤១.៣៥៦	-	-	៤១០.២៣៧	១៥២.៩៧៤	២៨.៦១៧.៩០២
ប្រាក់កម្ចី	៤០.១០១.៧២១	៤៧៧.៤៤០.១២០	-	-	-	១០.៩១០.៤១២	១៣.៩៤៦.៦៦៣	៥៤២.៣៩៨.៩១៦
បំណុលបន្ទាប់បន្សំ	-	១៦៧.១៤៨.៦២៣	-	-	-	-	-	១៦៧.១៤៨.៦២៣
បំណុលហិរញ្ញវត្ថុសរុប	៨០៧.៥៧៤.៩២៥	៤.៣៧៥.៨៨៨.៧៨៥	៤០.២៩០.២៧៨	៣.៩៣៦.២៨៧	-	១២៧.៧៤១.២៥៨	២២.៧៤២.៦៤៣	៥.៣៧៨.១៧០.១៧៦
ស្ថានភាពសុទ្ធនៃលីកាវាចក្ខុសរុប	១២.៦៣៦.៧៤២	៥៣៤.៦០៧.៧៤៥	៣.៨៩៧.៩៨៨	២៣១.៥៥៥	៣០៥.១០៨	៣៦.៦៣១.៧៤២	២៥.៨៣៨.១៣៤	៦១៥.១៣៩.០១៤
សម្រាប់ប្រាក់បញ្ញើប្រាក់កម្ចី (កំណត់សម្គាល់ ៤)	៥១.០៧៥.១៧១	២.១៦២.៤៨៨.៣២៩	១៥.៧៦៧.៣៦១	៩៣៦.៦៤០	១.២៣៤.១៦២	១៤៨.១៧៥.៣៩៦	១០៤.៥១៥.២៥៣	២.៨៨៤.១៩២.៣១២
ចំណែកនៃឥណទានវិញ្ញាបន្នមិនបានប្រើប្រាស់	២.៣៣១.៧៤៧	១១៦.៧០៥.២៧៥	១.០៧១.៩៤០	-	-	៨២៨.៦៤៥	-	១២០.៩៣៧.៦០៧
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៥៥១.១៩៦	៤៥.៧៨៤.១៤៥	២.៨១០.៨១៧	៣៤៩.៥១៥	-	២០៥.១៤១	២០០.១៧០	៥៤.៩០០.៩៨៤
កិច្ចសន្យាផ្តល់ឥណទាន	៧.៨៨២.៩៤៣	១៦២.៤៨៩.៤២០	៣.៨៨២.៧៥៧	៣៤៩.៥១៥	-	១.០៣៣.៧៨៦	២០០.១៧០	១៧៥.៨៣៨.៥៩១
សម្រាប់ប្រាក់បញ្ញើប្រាក់កម្ចី (កំណត់សម្គាល់ ៤)	៣១.៨៨៦.៥០៤	៦៥៧.២៦៩.៧០៤	១៥.៧០៥.៧៥២	១.៥៨៣.៧៨៨	-	៤.០៨១.៦៦៤	៤០០.៦៨៨	៧១១.២៦៧.១០០

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរប្រាក់ប័ណ្ណ (ត)

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១	ធនាគារ							
	សម្រាប់បុត្រសម្ព័ន្ធក្រុមហ៊ុន							សរុប
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់	ប្រាក់ប័ណ្ណផ្សេងៗ	
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១២១.៧២៤.៧៦៤	៣៩៧.៧៩៥.៥៧២	១១.៤០៨.១៣៤	២.៩២៨.៦២១	៤៥២.០១៣	៣.២៩៦	១.៥៧៣.៤០២	៥៣៥.៨៨៥.៩០២
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១២៧.៥៦០.០៧៥	៤៧៩.៤០២.៤៩៧	៦០៩.៩៧១	៨១៩.១៦០	៤៧.៩១៧	-	៦៧៩.១៧៤	៦០៩.១១៨.៧៩៤
ការវិនិយោគហិរញ្ញវត្ថុ	២៤.៩៨៧.២៨៣	៤២៣.៨៦១.០៧១	-	-	-	-	-	៤៤៨.៨០៨.៣៥៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦៥៥.០៥៣.២១២	៣.៨៧៣.២១៣.៦៥០	២៦.៥៧១.៤៧០	-	-	-	-	៤.៥៥៤.៨៣៨.៣៣២
ទ្រព្យសកម្មផ្សេងៗ	២៦១.៧១៩	៥.៦៣៣.០៩៩	៦	-	-	-	-	៥.៨៩៩.៨២៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩២៩.៨៤៧.០៥៣	៥.១៧៩.៩០៥.៨៨៩	៣៨.៥៨៩.៥៨១	៣.៧៤៧.៧៨១	៤៩៩.៩៣០	៣.២៩៦	២.២៥២.៦៧៦	៦.១៥៤.៥៤៦.២០៦
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៧.៥៩៥.៨៥២	៣៣៤.៦៨៦.០០២	៤៤០.៣៤១	-	-	-	-	៣៧២.៧២២.១៩៥
ប្រាក់បញ្ញើរបស់អតិថិជន	៨៧៨.៤៩២.៩៩៦	៣.៥៤១.០៥៨.៧៨៧	៣៣.៨៨៨.២៤៣	៣.៥៥៤.៥៣៧	-	-	-	៤.៤៥៦.៩៩៤.៥៦៣
បំណុលផ្សេងៗ	២.៤២៨.៦០៣	៤៩.២២៨.៦៧០	៤០.៧៧៨	១៨៩.៤៦៥	-	-	១៦៧.០១០	៥២.០៥៤.៥២៦
បំណុលកតិសន្យា	-	២៥.១៥៥.៤១៣	-	-	-	-	-	២៥.១៥៥.៤១៣
ប្រាក់កម្ចី	៤០.០៨៥.៩៨៤	៤៥២.២២៩.៤២០	-	-	-	-	-	៤៩២.៣១៥.៤០៤
បំណុលបន្ទាប់បន្សំ	-	១៦៩.៩៨៩.៥២៥	-	-	-	-	-	១៦៩.៩៨៩.៥២៥
បំណុលហិរញ្ញវត្ថុសរុប	៩៥៨.៦០៣.៤៣៥	៤.៥៧២.៣០៧.៨៨៧	៣៨.៣៦៩.៣៦២	៣.៧៤៤.០០២	-	-	១៦៧.០១០	៥.៥៦៩.១៩១.៦២៦
ស្ថានភាពសុទ្ធនៃការវិនិយោគបុត្រសម្ព័ន្ធ	(២៩.០៥៦.៣៨២)	៦០៧.៥៩៨.០៧២	៤.២២០.២១៩	៣.៧៧៩	៤៩៩.៩៣០	៣.២៩៦	២.០៨៥.៦៦៦	៥៨៥.៣៥៤.៥៨០
សម្រាប់បុត្រសម្ព័ន្ធក្រុមហ៊ុន (កំណត់សម្គាល់ ៤)	(១១៧.៥៣៣.០៦៥)	២.៤៥៧.៧៣៤.២១១	១៧.០៧០.៧៨៦	១៥.២៨៦	២.០២២.២១៧	១៣.៣៣២	៨.៤៣៦.៥១៩	២.៣៦៧.៧៥៩.២៧៦
ចំណែកនៃឥណទានវិបារម្ភមិនបានប្រើប្រាស់	១.៥៨៩.៥៩១	១៣២.៧៤៣.៦១០	១.០១៥.០៨០	-	-	-	-	១៣៥.៣៤៨.២៨១
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៤.៦២៨.៩៦៧	៤៩.៨៨៨.៣៣៩	២.៧១៣.៥៣៨	៣២២.៤៧៦	-	-	៦២២.២៣៥	៥៨.១៥៤.៥៥៥
កិច្ចសន្យាផ្តល់ឥណទាន	៦.២១៨.៥៨៨	១៨២.៦៣១.៩៤៩	៣.៧២៨.៦១៨	៣២២.៤៧៦	-	-	៦២២.២៣៥	១៩៣.៤៩៣.៨៣៦
សម្រាប់បុត្រសម្ព័ន្ធក្រុមហ៊ុន (កំណត់សម្គាល់ ៤)	២៥.១៥៤.០៦៧	៧៣៨.៦២៤.៨៨៤	១៥.០៨២.២០០	១.៣០៤.៤១៥	-	-	២.៥១៦.៩៨១	៧៨២.៦៨២.៥៦៧

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

ii) ហានិភ័យការប្តូរប័យប័ណ្ណ (ត)

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១	ធនាគារ							
	សម្រាប់បុត្រសម្ព័ន្ធនៃក្រុមហ៊ុន							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីឡូ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១០៣.៤៨០.៣២៥	២៨៣.០២៨.៨២៨	៩.៩២៧.០៤៤	២.៩៦៥.១០៦	២២៦.០២៣	៣.២២៧	១.១៨៥.៥៧៣	៤០០.៨១៦.១២៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៧៨.៨៨២.៨៩៨	៤២៦.១៥៣.៦១៦	៦១៣.៧២៣	១.២០០.៣៤០	៧៨.៤៨៨	-	៧០០.៣៤២	៥០៧.៦២៩.៤០៧
ការវិនិយោគហិរញ្ញវត្ថុ	៣២.៣៦២.៦១៩	៥៣៤.៣១១.៩០៤	-	-	-	-	-	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦០៥.៣៥៥.២៩៧	៣.៦៥៩.៦៩៩.៤២៨	២៧.៥៩៤.៤៣៤	-	-	-	-	៤.២៩២.៦៤៩.១៥៩
ទ្រព្យសកម្មផ្សេងៗ	១១១.៩៩៤	៦.៨១១.២២១	៧	-	-	-	-	៦.៩២៣.២២២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨២០.១៩៣.១៣៣	៤.៩១០.០០៤.៩៩៧	៣៨.១៣៥.២០៨	៤.១៦៥.៤៤៦	៣០៤.៥១១	៣.២២៧	១.៨៨៥.៩១៥	៥.៧៧៤.៦៩២.៤៣៧
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៤.៦៩៦.៨៥៦	២៦១.៧៩៤.២៨៦	២៧៣.៤១២	-	-	-	-	២៩៦.៧៦៤.៥៥៤
ប្រាក់បញ្ញើរបស់អតិថិជន	៧៣១.៨៨៩.៤៧៨	៣.៤១១.៤០៤.២៧៨	៣៣.១៥០.៩៨០	៣.៨២៤.០០១	-	-	-	៤.១៨០.២៦៨.៧៣៧
បំណុលផ្សេងៗ	១.១៥០.២៧៦	២៧.១៩៦.៩៥៥	២៩.៣៣៥	១១២.២៨៦	-	-	១០៧	២៨.៤៨៨.៩៥៩
បំណុលកតិសន្យា	-	២៥.៧៧២.៣៨៥	-	-	-	-	-	២៥.៧៧២.៣៨៥
ប្រាក់កម្ចី	៤០.១០១.៧២១	៤៦៧.២៥១.១៩៥	-	-	-	-	-	៥០៧.៣៥២.៩១៦
បំណុលបន្ទាប់បន្សំ	-	១៦៧.១៥៨.៦២៣	-	-	-	-	-	១៦៧.១៥៨.៦២៣
បំណុលហិរញ្ញវត្ថុសរុប	៨០៧.៨៣៨.៣៣១	៤.៣៦០.៥៨៧.៧២២	៣៣.៤៥៣.៧២៧	៣.៩៣៦.២៨៧	-	-	១០៧	៥.២០៥.៨០៦.១៧៤
ស្ថានភាពសុទ្ធនៃហិរញ្ញវត្ថុសរុប	១២.៣៥៤.៨០២	៥៤៩.៤២៧.២៧៥	៤.៦៨១.៤៨១	២២៩.១៥៩	៣០៤.៥១១	៣.២២៧	១.៨៨៥.៩១៥	៥៦៨.៨៨៦.២៦៣
សម្រាប់បុត្រសម្ព័ន្ធនៃក្រុមហ៊ុន (កំណត់សម្គាល់ ៨)	៤៩.៩៧៥.១៧៤	២.២២២.៤៣៣.៣២៧	១៨.៩៣៦.៥៩១	៩២៦.៩៤៨	១.២៣១.៧៤៧	១៣.០៥៣	៧.៦២៨.០៩៥	២.៣០១.១៤៤.៩៣៥
ចំណែកនៃឥណទានវិញ្ញាបនបត្រមិនបានប្រើប្រាស់	២.៣៣១.៧៤៧	១១៦.៧០៥.២៧៥	១.០៧១.៩៤០	-	-	-	-	១២០.១០៨.៩៦២
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៥៥១.១៩៦	៤៥.៧៨២.៧៨២	២.៨១០.៨១៧	៣៤៩.៥១៥	-	-	២០០.១៧០	៥៤.៦៩៤.៨៨០
កិច្ចសន្យាផ្តល់ឥណទាន	៧.៨៨២.៩៤៣	១៦២.៤៨៨.០៥៧	៣.៨៨២.៧៥៧	៣៤៩.៥១៥	-	-	២០០.១៧០	១៧៤.៨០៣.៨៤២
សម្រាប់បុត្រសម្ព័ន្ធនៃក្រុមហ៊ុន (កំណត់សម្គាល់ ៨)	៣១.៨៨០.៥០៤	៦៥៧.២៦៤.១៩១	១៤.៩៥៤.៧៥២	១.៤១៣.៧៨៨	-	-	៨០៩.៦៨៨	៧០៧.០៧៩.៩២៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(#) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគផែនការយុទ្ធសាស្ត្រ

សម្ព័ន្ធធនាគារ និងធនាគារ មានការប្រឈមហានិភ័យចំពោះការប្រែប្រួលអត្រាប្តូរប្រាក់ដុល្លារអាមេរិក និងអត្រាប្តូរប្រាក់ផ្សេងៗទៀត។ ដោយសារសម្ព័ន្ធធនាគារ និងធនាគារ មាននីតិវិធីសមស្របក្នុងការពង្រឹង (ឬធ្វើឲ្យធ្លាក់ចុះ) ប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណនានា ដូចនេះការប្រឈមហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ចំពោះបម្រែបម្រួលរូបិយប័ណ្ណនានាគឺមិនមានភាពជាសារវន្តទេ។

៣៥.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ឬមិនអាចទូទាត់ ឬកាត់កងក្នុងបរិបទសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានភាពទីផ្សារជាក់លាក់ណាមួយ ។ ជាទូទៅហានិភ័យសន្ទនីយភាពនេះអាចធ្វើឲ្យធនាគាររងការខាតបង់ដែលអាចបណ្តាលមកពី ១) សម្ព័ន្ធធនាគារ និងធនាគារមិនមានសាច់ប្រាក់ និង/ឬ សាច់ប្រាក់សមមូលគ្រប់គ្រាន់ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ម្ចាស់ប្រាក់បញ្ញើ ម្ចាស់បំណុល និងការទូទាត់បំណុលយថាភាព ២) ការលក់ ទ្រព្យសកម្មអសន្ទនីយភាពទាបជាងតម្លៃទីផ្សារ។ និង ៣) ទ្រព្យសម្បត្តិមិនអាចប្តូរជាសាច់ប្រាក់នឹងមិនអាចលក់បាននៅពេលវេលាដែលដោយសារគ្មានអ្នកទិញ។

គោលបំណងក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ គឺដើម្បីធានាឲ្យបានថាសម្ព័ន្ធធនាគារអាចបំពេញកាតព្វកិច្ចលើតម្រូវការសាច់ប្រាក់ទាន់ពេលវេលា និងគ្រប់គ្រងបែបបទចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដូច្នេះ គោលដៅនៃគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ងាយស្រួល និងប្រភពទុនរបស់សម្ព័ន្ធធនាគារ គឺដើម្បីរក្សាឲ្យបានល្អនូវទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ និងពិពិធកម្មនៃទ្រព្យសកម្ម សន្ទនីយភាព និងប្រភពទុនទោះស្ថិតក្រោមលក្ខខណ្ឌអាជីវកម្មធម្មតា និងស្ថានភាពលំបាកក៏ដោយ។ ដោយសារសក្តានុពលនៃប្រព័ន្ធចែកចាយ និងការផ្តោតសំខាន់លើយុទ្ធសាស្ត្រទីផ្សារ សម្ព័ន្ធធនាគារអាចរក្សាបាននូវពិពិធកម្មនៃប្រាក់បញ្ញើស្នូល មានដូចជា ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមតម្រូវការ និងប្រាក់បញ្ញើមានកាលកំណត់។ ទាំងអស់នេះបានផ្តល់ដល់សម្ព័ន្ធធនាគារនូវស្ថិរភាពយ៉ាងរឹងមាំនៃមូលនិធិស្នូល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខ (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខ

ការទទួលខុសត្រូវលើការការព្រឹត្តិការណ៍ និងគ្រប់គ្រងហានិភ័យសន្តិសុខពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានផ្ទេរសិទ្ធិទៅ ALCO ដែលត្រូវរាយការណ៍ជូនទៅគណៈកម្មាធិការប្រតិបត្តិការរៀងរាល់ខែ។

ការគ្រប់គ្រងហានិភ័យសន្តិសុខពីមួយថ្ងៃទៅមួយថ្ងៃ ការិយាល័យរតនាភិបាល ត្រូវធានាឲ្យបាននូវមូលនិធិគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទូទាត់ និងការបង់សងរបស់ខ្លួនក្នុងថ្ងៃឲ្យទាន់ពេលវេលា។ ក្រៅពីនេះដំណើរការនៃការគ្រប់គ្រងហានិភ័យសន្តិសុខរួមមានដូចខាងក្រោម៖

គោលនយោបាយហានិភ័យសន្តិសុខ៖

- គ្រប់ពេលអ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល ត្រូវធានាឲ្យបាននូវរាល់ប្រតិបត្តិការរបស់ធនាគារ ដែលមានតម្រូវការប្រើប្រាស់មូលនិធិ និងអាចបំពេញតម្រូវការបានទាន់ពេលវេលាទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ការិយាល័យរតនាភិបាលត្រូវធ្វើស្រាវជ្រាវស្ថានភាពហានិភ័យសន្តិសុខរបស់ខ្លួនប្រចាំថ្ងៃ។
- អ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល បានបង្កើតក្របខ័ណ្ឌក្នុងការត្រួតពិនិត្យហានិភ័យ និងនីតិវិធី ដើម្បីធានាឲ្យបានគ្រប់ពេលវេលានូវសន្តិសុខគ្រប់គ្រាន់ ក្នុងនោះរួមបញ្ចូល ការកាន់កាប់ទ្រព្យសកម្មដែលមិនជាប់កាតព្វកិច្ចដើម្បីរក្សាជំហរនៅពេលដែលមានព្រឹត្តិការណ៍តានតឹង រួមមាន ការបាត់បង់ប្រភពសាច់ប្រាក់ដូចជា ប្រាក់បញ្ញើ ប្រាក់កម្ចី ការបង្កើនដើមទុន ដែលហានិភ័យសន្តិសុខត្រូវបានចាត់ចែងស្របតាមតម្រូវការរបស់ក្រុមប្រឹក្សាភិបាល។
- ការធ្វើស្រាវជ្រាវស្ថានភាព ត្រូវបានអនុវត្តយ៉ាងទៀងទាត់ដើម្បីធ្វើការវាយតម្លៃពីសេណារីយ៉ូផ្សេងៗ រួមមានរយៈពេលខ្លី មធ្យម វែង ភាពតានតឹងរបស់ស្ថាប័នជាក់លាក់ និងទីផ្សារទាំងមូល ដែលអាចនាំឲ្យធនាគារមានហានិភ័យសន្តិសុខ។
- ការិយាល័យរតនាភិបាលត្រូវធ្វើការកំណត់ ត្រួតពិនិត្យតាមដាន គ្រប់គ្រង និងត្រួតពិនិត្យសន្តិសុខក្នុងថ្ងៃ រយៈពេលខ្លី មធ្យម និងវែង។ ការិយាល័យរតនាភិបាលត្រូវបង្កើត និងការអនុវត្តស្រាវជ្រាវស្ថានភាពលើលំហូរសាច់ប្រាក់ដែលបានព្យាករណ៍ ហើយទិន្នន័យដែលទទួលបានត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ជាព័ត៌មានពីផែនការយថាភាពមូលនិធិរបស់ធនាគារ។
- ធនាគាររួមបញ្ចូលថ្លៃដើមសន្តិសុខ អត្ថប្រយោជន៍និងហានិភ័យក្នុងការកំណត់ថ្លៃផ្ទៃក្នុង ការវាស់ស្ទង់លទ្ធផល និង ដំណើរការ អនុម័តផលិតផល ឬសេវាកម្មថ្មីៗ សម្រាប់សកម្មភាពអាជីវកម្មសំខាន់ៗទាំងអស់ (ទាំងនៅក្នុង និងក្រៅតារាងតុល្យការ) ដើម្បីឲ្យស្របគ្នាជាមួយនឹងអត្ថប្រយោជន៍ពីហានិភ័យដែលអាចទទួលបានពីផ្នែកអាជីវកម្មនីមួយៗ និងហានិភ័យសន្តិសុខដែលចំពោះពេលវេលាដល់សកម្មភាពអាជីវកម្មរបស់ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖

- តាមដានជាប្រចាំនូវកម្រិតកំណត់ដោយបទប្បញ្ញត្តិ ស្តីពីអនុបាតក្របខ័ណ្ឌសន្ទនីយភាព (Liquidity Coverage Ratio LCR)។
- គ្រប់ពេលវេលា ធនាគារនឹងមាន កម្រិតកំណត់ផ្ទៃក្នុងមួយ ដែលមានកម្រិតខ្ពស់ជាង កម្រិតកំណត់ដោយបទប្បញ្ញត្តិ ដើម្បីឲ្យមានកម្រិតសុវត្ថិភាព និងដើម្បីធានាឲ្យមានការអនុវត្តជាអចិន្ត្រៃយ៍មួយពេញលេញជាមួយនឹងកម្រិតកំណត់បទប្បញ្ញត្តិ យ៉ាងពេញលេញ។
- ការកំណត់កម្រិត កម្រិតកំណត់ផ្ទៃក្នុង គឺជាធនធានសិទ្ធិក្នុងការសម្រេចចិត្តរបស់ (“ALCO”) ហើយប៉ុន្តែការកំណត់នេះ តាមទាមទារឲ្យមាន ១) បង្ហាញហេតុផលនៅក្នុងកំណត់ហេតុប្រជុំ (“ALCO”) និង ២) ការអនុម័តជាផ្លូវការដោយប្រធាននាយកប្រតិបត្តិ។
- កម្រិតហានិភ័យទទួលបាន/កម្រិតកំណត់ផ្ទៃក្នុងត្រូវតែពិនិត្យឡើងវិញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុនិងសមត្ថភាពក្នុងស្វែងរកថវិកា។
- នាយកដ្ឋាន និង ការិយាល័យពាក់ព័ន្ធ គួរតែវាយតម្លៃឲ្យបានទៀងទាត់ និងត្រួតពិនិត្យតាមដានហានិភ័យមិនអនុលោមទៅតាមកម្រិតកំណត់។ រាល់ការបំពានណាមួយនៃ កម្រិតកំណត់ផ្ទៃក្នុងគួរតែត្រូវរាយការណ៍ទៅកាន់ (“ALCO”) ដើម្បីចាត់វិធានការការពារនិងត្រូវធ្វើការរាយការណ៍ទៅប្រធាននាយកប្រតិបត្តិ ដើម្បីធ្វើការអនុម័ត។
- រាល់ការផ្លាស់ប្តូរ កម្រិតផ្ទៃក្នុង ត្រូវរាយការណ៍តាមរយៈអ៊ីម៉ែលទៅកាន់ប្រធាននៃ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) នៅក្នុងថ្ងៃដែលមាន ការផ្លាស់ប្តូរនោះ។
- គ្រប់ពេលវេលា ធនាគារនឹងមានផែនការ ដើម្បីអនុវត្តនៅពេលដែលកម្រិតសុវត្ថិភាពមិនមានភាពត្រឹមត្រូវគ្រប់គ្រាន់ (ដោយមានការដឹងឮឬយល់ព្រមពីប្រធាននាយកប្រតិបត្តិ) និងអាចមានហានិភ័យដែលបណ្តាលមកពីកម្រិតកំណត់ដោយបទប្បញ្ញត្តិ សន្ទនីយភាព អាចនឹងត្រូវបានបំពាន។ ផែនការយថាភាពបែបនេះ គួរតែត្រូវមានគ្រប់គ្រាន់ ដើម្បីធានាថាកម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាពនឹងមិន ត្រូវបានបំពាន។
- ក្នុងករណីធនាគារជួបប្រទះនឹងកង្វះសាច់ប្រាក់ងាយស្រួលធ្ងន់ធ្ងរ ធនាគារត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាជាបន្ទាន់ និងបង្ហាញនូវសកម្មភាពដែលនឹងត្រូវអនុវត្តដើម្បីដោះស្រាយស្ថានភាពនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខភាព (ត)

កម្រិតកំណត់ហានិភ័យសន្តិសុខភាព៖ (ត)

ធនាគារ បានបង្កើតនូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខភាពប្រកបដោយភាពរឹងមាំ និងទូលំទូលាយ ដោយអនុលោម តាមប្រកាសលេខ ធ៧-០១៧-៣០១ ប្រ.ក របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខភាព (LRMF) ដែលក្របខ័ណ្ឌនេះរួមមាន វិសមភាពហានិភ័យ (Risk Appetite) វិសមភាពលើផែន (Risk Tolerance) គោលនយោបាយ សូចនាករផ្តល់សញ្ញាជាមុន (early warning indicators) និងយន្តការត្រួតពិនិត្យ ដែលត្រូវបានពិនិត្យ និងអនុម័តដោយ BRIC និង អនុម័តដោយក្រុមប្រឹក្សាភិបាល។ ធាតុផ្សំសំខាន់ៗនៃក្របខ័ណ្ឌនេះ គឺដើម្បីធានាថា ធនាគារតែងតែរក្សានូវសន្តិសុខភាពគ្រប់គ្រាន់គ្រប់ពេល រួមទាំងការកាន់កាប់ទ្រព្យសកម្មមិនជាប់កាតព្វកិច្ច ដែលអាចទទួលយកបាន ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ស្រប រួមទាំង ការបាត់បង់ប្រភពមូលនិធិទាំងក្នុងស្រុក (ដូចជាប្រាក់បញ្ញើ) ឬខាងក្រៅ (ដូចជាប្រាក់កម្ចី ឬការបង្កើនមូលធនបន្ថែម) និងបញ្ហាផ្សេងទៀត។ ធនាគារធានាថាសកម្មភាពអាជីវកម្មត្រូវបានផ្គត់ផ្គង់ជាចម្បង ដោយមូលនិធិដែលមានប្រភពថេរ លើមូលដ្ឋាននិរន្តរភាព។ អ្នកគ្រប់គ្រងរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខភាពប្រចាំថ្ងៃរបស់ខ្លួន ក្នុងការកំណត់ពីការកើនឡើងនៃហានិភ័យ ឬភាពងាយរងគ្រោះនៃស្ថានភាពហានិភ័យសន្តិសុខភាពរបស់ធនាគារ ឬតម្រូវការមូលនិធិ ជាសារវន្ត។

អ្នកគ្រប់គ្រងបានរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជាជំនួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខភាពប្រចាំថ្ងៃ ដើម្បីកំណត់សញ្ញានៃ ការកើនឡើងហានិភ័យ ឬភាពងាយរងគ្រោះនៃស្ថានភាពហានិភ័យសន្តិសុខភាព ឬតម្រូវការប្រភពទុនជាចាំបាច់សម្រាប់គ្រឹះស្ថាន។

ផែនការយថាភាពសន្តិសុខភាពរបស់ធនាគារ ("CLP") ផ្តល់ជាសញ្ញាដល់អ្នកគ្រប់គ្រង និងដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ក្នុងពេលដែលមានវិបត្តិសន្តិសុខភាព និងស្ថិតក្រោមលក្ខខណ្ឌទីផ្សារអវិជ្ជមាន។ គោលបំណងនៃផែនការយថាភាពសន្តិសុខភាព គឺដើម្បីធានាថាធនាគារមានក្របខណ្ឌមួយដើម្បីចាត់ចែងសន្តិសុខភាពឲ្យមានប្រសិទ្ធភាព និងមានភាព រឹងមាំ ទោះស្ថិតក្នុងពេលមានវិបត្តិ សន្តិសុខភាពដោយផ្អែកទៅលើលទ្ធផលនៃការសាកល្បងស្ថានភាពលំបាកនៃសន្តិសុខភាពនោះ។

សម្ព័ន្ធធនាគារ ធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាពសន្តិសុខភាពអនុលោមតាមច្បាប់ស្តីពីអនុបាតក្របខ័ណ្ឌសន្តិសុខភាព។ ធនាគារត្រូវធ្វើការគណនា អនុបាតក្របខ័ណ្ឌសន្តិសុខភាពស្របតាមគំរូ របាយការណ៍ថ្មីចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ជាដំណាក់កាល រហូតដល់ពេលវេលាបានទាំងស្រុងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ ធនាគារត្រូវរក្សាជាប្រចាំនូវបរិមាណទ្រព្យសកម្ម សន្តិសុខភាពដែលអាចទទួលយកបានគ្រប់គ្រាន់ ដើម្បីឲ្យកម្រិតអនុបាតដែលបានកំណត់ស្របទៅតាមពេលវេលា ដូចខាងក្រោម៖

ធនាគារ អេស៊ីលីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖ (ត)

ចាប់អនុវត្ត	១ កញ្ញា ២០១៦	១ កញ្ញា ២០១៧	១ កញ្ញា ២០១៨	១ មិថុនា ២០១៩	១ មករា ២០២០
អនុបាតអប្បបរមា	៦០%	៧០%	៨០%	៩០%	១០០%

គោលបំណងនៃអនុបាតគ្រប់គ្រងហានិភ័យសន្ទនីយភាពគឺ ដើម្បីបង្កើនភាពធន់រយៈពេលខ្លី (Short-Term Resilience) ចំពោះហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថាននីមួយៗ ដោយធានាថាគ្រឹះស្ថានទាំងនោះមានបរិមាណទ្រព្យសកម្មសន្ទនីយ គ្រប់គ្រាន់មិនជាប់កាតព្វកិច្ច ដែលអាចបំប្លែងជាសាច់ប្រាក់ដោយមិនខាតបង់ ឬខាតបង់តិចតួចពីតម្លៃនៅលើទីផ្សារ ដើម្បីបំពេញតម្រូវការសន្ទនីយភាព ក្នុងស្រ្តូសសេណារីយ៉ូ (Stress Scenario) សម្រាប់រយៈពេល ៣០ថ្ងៃ និងធានាថានៅ ពេលដែលអនុបាតគ្រប់គ្រងហានិភ័យសន្ទនីយភាពនេះ ធ្លាក់ចុះក្រោមកម្រិតកំណត់អប្បបរមា អ្នកគ្រប់គ្រងគ្រឹះស្ថានត្រូវចាត់ វិធានការកែតម្រូវបន្ទាន់។

ធនាគារក៏ប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា៖ អនុបាតសន្ទនីយភាព ការវិភាគគម្លាតសន្ទនីយភាព កម្រិត សុវត្ថិភាព (Safety Margin) និងការព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ ដើម្បីធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថាន ភាពសន្ទនីយភាព។ ជាងនេះទៅទៀតធនាគារក៏ធ្វើដំណើរការសាកល្បងស្ថានភាពលំបាកនៃ សន្ទនីយភាពជារៀង រាល់ថ្ងៃ និងប្រចាំខែ ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណ និងបរិមាណនៃផលប៉ះពាល់ទៅនឹងភាពលំបាកនៃ សន្ទនីយភាពដែលអាចកើតមាននាពេលអនាគត ហើយវិភាគលើផលប៉ះពាល់ដែលអាច កើតមានទៅលើលំហូរ សាច់ប្រាក់ ស្ថានភាពសន្ទនីយភាពប្រាក់ចំណេញ និង សាធនភាពរបស់ធនាគារ។

(ខ) ដំណើរការអក្របអនុលោម

ប្រភពសន្ទនីយភាពចម្បងរបស់សម្ព័ន្ធធនាគារ បានមកពីដើមទុនបានបង់របស់ភាគហ៊ុនិក ប្រាក់កម្ចី បំណុល បន្ទាប់បន្សំ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ អ្នកគ្រប់គ្រងត្រួតពិនិ ត្យប្រភពសន្ទនីយភាពប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើឥណ្ឌប្រតិទាន នៃប្រាក់បញ្ញើមានកាល កំណត់ និងអតិថិជនប្រាក់បញ្ញើសំខាន់ៗ។ ចំណែកប្រាក់កម្ចី នឹងបំណុលបន្ទាប់បន្សំ ក៏ត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃពី អ្នកគ្រប់គ្រងផងដែរ ទៅលើអត្រាការប្រាក់ ការសងត្រលប់ទៅវិញនូវប្រាក់ដើម និងឥណ្ឌប្រតិទាន។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុល និង ទ្រព្យសកម្មហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities and assets) ប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាពដោយផ្អែកតាម ឥណ្ឌប្រតិទានលើកិច្ចសន្យាដែលនៅសល់ គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុង តារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលមិនធ្វើអប្បបរមា សម្ព័ន្ធធនាគារ គ្រប់គ្រងហានិភ័យសន្ទនីយភាព ដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់ ជាប់កិច្ចសន្យាដែលមិនធ្វើអប្បបរមា។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្ទនីយភាព (ត)

(ត) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow) (ត)

នាវច្ឆទី៣១ ខែមីនា ឆ្នាំ២០២១	សម្ព័ន្ធធនាគារ						សរុប ដុល្លារអាមេរិក
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ៦ខែ ដុល្លារអាមេរិក	៦ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៣.០៥១.៣៦៥	១៥.០៦២.៥៦៦	២៦.៥៤៣.៨៩៩	៨៤.៤០២.៤៧៦	៤៨.៤៤៩.៨៦០	១០៦.៧០៦.៦៨៥	៤៥៤.២២២.៨០១
ប្រាក់បញ្ញើរបស់អតិថិជន	២.៦៥១.០៥៥.១៦០	២៦២.១៥៣.០០៩	៣៥៤.៦៧៧.៦៧៦	៧៧២.៦៣៤.៩៨៦	៦៣៩.០៥៨.៤៨៧	២១.៨៥៩.៦២០	៤.៦៩១.៤៣៨.៩៣៨
បំណុលផ្សេងៗ	៥១.៨៣៧.៥៤០	៣៩.៧៥០	៧១.៨៨៧	១៦៧.៨៦៧	-	-	៥២.១១៧.០៤៤
បំណុលភក្តីសន្យា	៩៨៣.៩២៥	១.៥៩៩.៤៩៦	២.៧៤៧.២១៦	៤.៨៣២.១៤៦	១៨.៩៤៤.២៥៧	៤.៦៦០.៤០៤	៣៣.៧៦៧.៤៤៤
ប្រាក់កម្ចី	៤៥៣៧.៨៩១	៥.៦៥៣.៦២៩	៦១.៨៤៤.៧៨៧	៧១.១២៧.៦២៥	៤៣២.៦៥៨.៤៤៣	៤.១៨៩.៩៥៧	៥៨០.០០៩.៣៣២
បំណុលបន្ទាប់បន្សំ	-	៤.៦០៦.៣៨៧	១.១៨៧.០១៤	១៦.៧៧៨.៩០៣	១៣៥.៨៤៨.៩៩៨	៦០.៤៩៩.៨៨៥	២១៨.៩២១.០៨៧
បំណុលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)	<u>២.៨៧១.៥៦៥.៨៨១</u>	<u>២៨៩.១១៤.៨៣៧</u>	<u>៤៤៧.០៨៣.៥២៩</u>	<u>៩៤៩.៩៥៤.០០៣</u>	<u>១.២៧៤.៩៥៩.៩៤៥</u>	<u>១៩៧.៩១២.៥៥១</u>	<u>៦.០៣០.៤៨០.៦៥៦</u>
សមមូលនិចរាន់រៀប (កំណត់សម្គាល់ ៨)	<u>១១.៦១៤.០៧៩.៤៨៩</u>	<u>១.១៦៩.៤៦៩.៥១៦</u>	<u>១.៨០៨.៨៥២.៤៧០</u>	<u>៣.៨៥២.៥២៣.៩៩២</u>	<u>៥.១៥៧.២១២.៩៧៨</u>	<u>៨០០.៥៥៦.២៦៩</u>	<u>២៤.៣៩២.២៩៤.២១៤</u>
ទ្រព្យសកម្មប្រើប្រាស់របស់ក្រុមគ្រប់គ្រងហានិភ័យសន្ទនីយភាព (កាលដុតកំណត់ក្នុងកិច្ចសន្យា)	<u>១.៧៥១.៣៧៨.៤៩៣</u>	<u>៣៨៦.៨២៦.០១០</u>	<u>៤២៧.២១១.០២៩</u>	<u>៧៥៩.៩២៤.២៨៥</u>	<u>៣.៦៣៩.៣៦២.៣១៦</u>	<u>៦៩៨.០៥៦.៣៩៤</u>	<u>៧.៦៦២.៧៤៨.៥២៧</u>
សមមូលនិចរាន់រៀប (កំណត់សម្គាល់ ៨)	<u>៧.០៨៤.៣៦៦.០០៤</u>	<u>១.៥៦៤.៧១១.២១០</u>	<u>១.៧២៨.០២៤.១៦២</u>	<u>៣.០៧៣.៨៩៣.៧៣៣</u>	<u>១៤.៧២១.២២០.៥៦៨</u>	<u>២.៨២៣.៦៣៨.១១៤</u>	<u>៣០.៩៩៥.៨១៧.៧៩១</u>
នាវច្ឆទី៣១ ខែធ្នូ ឆ្នាំ២០២០							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៥.៩៧០.៣៨៩	៩.២១៥.០៦៩	១៣.០១៧.៥៤៦	៣៣.៥៨៤.៤២២	៤០.៧៤៧.៧២៥	១០៣.៣៥១.៧៥៥	៣៧៥.៨៨៦.៨៦៦
ប្រាក់បញ្ញើរបស់អតិថិជន	២.៥៣១.០៨៩.៥៣៩	២៧២.៣៣២.៣៧៦	៣៣៦.៤៦៨.០៤៦	៦៥៣.៦៣០.៩៣៤	៥៩២.៣៣៩.៧៧៨	២៥៤.៤៣២.៨២	៤.៤១១.១០៣.៩៩៥
បំណុលផ្សេងៗ	២.៨៦២.០២២	៦៣.៧៨៥	១២.៦៧៧	២.៥៤០	-	-	២.៨៦៩.៩២២
បំណុលភក្តីសន្យា	១.១៧០.៣០៦	១.៥៣៥.២៦០	២.៨០៣.១០៧	៥.០៥៣.២២៩	២០.៥៨១.២៩៤	៣.៨១៦.៤៦២	៣៤.៦៥៩.៦៥៨
ប្រាក់កម្ចី	៣៣៨៥.០៩១	៦៤.៨៣១.១៩៩	១០.២៩២.៨៦៤	៦៧.៤៧២.២៧៦	៤៤៥.៦៧២.១៤១	៥.៩៥៤.៧៤៥	៥៩៧.៦៤៣.៩១៦
បំណុលបន្ទាប់បន្សំ	-	៤៥.៨៣៤	៤.៥៥៨.៩៦៦	១៦.៧៧៦.៩២២	១២៧.៩៦៧.៤៧៨	៦៩.៥៥៦.៣៧៩	២១៨.៩០៤.៣០៩
បំណុលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)	<u>២.៧៤០.២៣៥.៥១១</u>	<u>៣៤៨.០២៣.៥២៣</u>	<u>៣៦៦.៨៥២.៤៧៦</u>	<u>៧៧៦.៥២៤.៣២៣</u>	<u>១.២២៧.៣០៨.៥១៦</u>	<u>២០៧.៩៥៣.៦២៣</u>	<u>៥.៦៦៦.៨៨៩.៩៧២</u>
សមមូលនិចរាន់រៀប (កំណត់សម្គាល់ ៨)	<u>១១.០៨៤.២៥២.៦៥២</u>	<u>១.៤០៧.៧៥៥.១៥១</u>	<u>១.៨៤៣.៩១៨.២៦៥</u>	<u>៣.១៤១.០៤៤.៩៣២</u>	<u>៤.៩៦៤.៤៦២.៩៥៧</u>	<u>៨៤១.១៧២.៤០៥</u>	<u>២២.៩២២.៦០៦.៣៤២</u>
ទ្រព្យសកម្មប្រើប្រាស់របស់ក្រុមគ្រប់គ្រងហានិភ័យសន្ទនីយភាព (កាលដុតកំណត់ក្នុងកិច្ចសន្យា)	<u>១.៦៦៩.៧៩០.៦៦៤</u>	<u>៣១៧.៨០៣.៣២០</u>	<u>៤២៣.៦៤១.០៨៤</u>	<u>៧១៨.៩៩៩.២០០</u>	<u>៣.៤០៥.៨៥០.៣៥៣</u>	<u>៦២០.៤៨២.២១៧</u>	<u>៧.១៥៦.១៦៦.៨៣៨</u>
សមមូលនិចរាន់រៀប (កំណត់សម្គាល់ ៨)	<u>៦.៧៥៤.៣០៣.២៦៦</u>	<u>១.២៨៥.៥១៤.៨២៩</u>	<u>១.៧១៣.៦២៨.១៨៥</u>	<u>២.៩០៦.៧៣៣.៧៦៤</u>	<u>១៣.៧៧៦.៦៦៤.៦៧៨</u>	<u>២.៨០៩.៨៥០.៥៦៦</u>	<u>២៨.៩៤៦.៦៩៤.៨៦០</u>

ធនាគារ អេស៊ីប៊ីជាក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តនិយតាព (ត)

(ត) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow) (ត)

	ធនាគារ						
	រហូតដល់១ខែ ដុល្លារដុល្លារ ម៉ារីក	១ខែទៅ៣ខែ ដុល្លារដុល្លារ ម៉ារីក	៣ខែទៅ៦ខែ ដុល្លារដុល្លារ ម៉ារីក	៦ខែទៅ១២ខែ ដុល្លារដុល្លារ ម៉ារីក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារដុល្លារ ម៉ារីក	លើសពី៥ឆ្នាំ ដុល្លារដុល្លារ ម៉ារីក	សរុប ដុល្លារដុល្លារ ម៉ារីក
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១							
ចំណូលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧១.៥៥៩.៥៨១	៨.៣២០.១៧០	២០.៨៤១.៨៣១	៧៩.០១៦.០៥៦	៨៨.៣២៤.៣៥៦	១០៦.៧០៦.៦៨៥	៨៣៤.៧២៨.២៦៩
ប្រាក់បញ្ញើរបស់អតិថិជន	២.៥៩៦.៨០៨.១២១	២៥៤.៤៤០.៨៤៩	៣៨៣.៨៥៦.៦៩១	៧៥២.៥៦៣.៨៣៣	៦១៤.៥០២.៧១២	១៤២.៤៧៩.១៩៧	៤.៥៧៦.៤០៩.៤០៣
បំណុលផ្សេងៗ	៥១.៨៣៥.៩០១	៣៩.៧៥០	៥៩.៦២៥	១១៩.២៥០	-	-	៥២.០៥៤.៥២៦
បំណុលភតិសន្យា	៩២៩.៥០១	១.៥២៨.៨៩៨	២.៥៤៤.៥១៨	៤.៥៧១.៤០៧	១៧.៦១៥.៣៥៨	១.២៦០.៩៥៨	២៨.៤៥០.៦៤០
ប្រាក់កម្ចី	២០៥.៧៦៩	៣.៧៤៥.៥៧៨	៥៥.៥២៦.០៦២	៥៧.៦៧២.៩៣០	៨២១.៤២៨.៣៦៥	៣.២០៣.២៥២	៥.៤១៧.៨១.៩៥៦
បំណុលបន្ទាប់បន្សំ	-	៤.៦០៦.៣៨៧	១.១៨៧.០១៤	១៦.៧៧៥.៩០៣	១៣៥.៨៤៨.៨៩៨	៦០.៤៩៩.៨៨៥	២១៨.៩២១.០៨៧
ចំណូលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)	២.៨២១.៣៣៨.៨៧២	២៧២.៦៨១.៦៣២	៤២៤.០០៥.៣៤១	៩១០.៧២២.៣៦៩	១.២៣៧.៧១៩.៦៨៩	១៨៥.៩១៧.៩៧៧	៥.៨៥២.៣៨៥.៨៨០
សមមូលនិយតាពផ្សេងៗ (កំណត់សម្គាល់ ៨)	១១.៤១២.៣១៥.៧៣៧	១.១០២.៩៩៧.២០១	១.៧១៥.១០១.៦០៤	៣.៦៨៣.៨៧៧.១៩៣	៥.០០៦.៥៧៦.១៤២	៧៥២.០៣៨.២១៧	២៣.៦៧២.៩០០.៨៨៤
ប្រភេទសមមូលផ្សេងៗប្រាសដោយប្រភេទហានិភ័យសន្តនិយតាព (កាលដុតកំណត់ក្នុងកិច្ចសន្យា)	១.៧០២.០៤០.២៤៦	៣៦៥.៨៥២.២៩៦	៣៩៩.៥៧៥.៤៨៥	៧១៨.៩១៩.៧៨៦	៣.៥២០.៦៤០.៦៣០	៦៩៣.៤១១.៥១៩	៧.៣៩៥.៩៣៩.៩៦២
សមមូលនិយតាពផ្សេងៗ (កំណត់សម្គាល់ ៨)	៦.៨៨៤.៧៧២.៧៩៥	១.៤៣៦.២៥៤.៥៣៧	១.៦១៥.៥២៥.៣៣៧	២.៩៦៤.៩៥៧.៤០៧	១.៤៨៥.៩៣៥.៥១៨	២.៨០៤.៨៨៤.៥៩៨	២៩.៩៣២.៧៥៧.១៤៥
នាថ្ងៃទី៣១ ខែមិ ឆ្នាំ២០២០							
ចំណូលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៦.៦៧១.០៧៥	៧.១២៤.៤៤៥	២.១៨៦.១៧០	២៥.០១៥.៩៤០	៤០.៧៤៧.៧២៥	១០៣.៣៥១.៧៥៨	៣៥៥.០៩៧.១០៩
ប្រាក់បញ្ញើរបស់អតិថិជន	២.៨៧៧.៨៩០.៦៩៦	២៦៣.៣៦៦.៣៧៩	៣២៥.៧៣៣.១៥៦	៦៣៥.០៧៣.៧០១	៥៦៧.៤៣៣.៦៤០	១៩.៧៥៦.៤៥៩	៤.២៨៩.២៥៤.០៣១
បំណុលផ្សេងៗ	២៨៩.៣៤.៣៥៩	៥៤.៦០០	-	-	-	-	២៨៩.៨៨.៩៥៩
បំណុលភតិសន្យា	១.០៨២.០៨៣	១.៤៩៤.៩៩៥	២.៣៧៤.១៣៧	៤.៧០៤.៣៨៧	១៨.៨៨៨.៨៩៦	៦៥៥.៩២៩	២៩.២០០.៨២៧
ប្រាក់កម្ចី	១.៤៤២.២០៩	៦០.៣០១.២២៩	៣.៩៩៩.៦៥៣	៥.៨១៣.៥៥៣	៤៣០.២៨២.៩៩៦	៣.៧៥៣.៥៥០	៥.៥៧៨.៧៥.៤៧០
បំណុលបន្ទាប់បន្សំ	-	៤៥.៨៣៤	៤.៥៥៥.៥៩៦	១៦.៧៧៦.៩២២	១២៧.៩៦៧.៥៧៨	៦៩.៥៦៦.៣៧៩	២១៨.៩០៥.៣០៩
ចំណូលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)	២.៦៨៥.៥២០.៨២២	៣៣២.៣៨៧.៤៨២	៣៣៨.៨៥១.១២២	៧៣៩.៧០៦.៤៨៣	១.១៨៥.២៨០.៨៣៥	១៩៧.០៧៤.៣៧០	៥.៤៧៨.៥២១.៣០៤
សមមូលនិយតាពផ្សេងៗ (កំណត់សម្គាល់ ៨)	១០.៨៦២.៩៣០.១០៧	១.៣៤៤.៥០៧.៣៦៥	១.៣៧០.៦៥៥.១៧៥	២.៩៩២.១១២.៧២៤	៤.៧៩៤.៤៦០.៩៧៧	៧៩៧.១៦៥.៥២៧	២២.១៦១.៨៣២.១៧៦
ប្រភេទសមមូលផ្សេងៗប្រាសដោយប្រភេទហានិភ័យសន្តនិយតាព (កាលដុតកំណត់ក្នុងកិច្ចសន្យា)	១.៦២២.៣៩៣.៣០៧	២៩៦.៥៨៧.៨៩៩	៣៩៨.៣៤១.៦៦៥	៦៨៥.០១៤.៨០៨	៣.៣១៨.៨៨១.២៤១	៦១៤.៩៨៧.១១១	៦.៩៣៦.២០៦.០៧១
សមមូលនិយតាពផ្សេងៗ (កំណត់សម្គាល់ ៨)	៦.៥៦២.៥៨៧.៩២៧	១.១៩៩.៦៩៨.០៥១	១.៦១១.២៩២.០៣៥	២.៧៧០.០៨៨.៨៩៨	១.៣៨២.៥៧៤.៧២២	២.៨៨៧.៦២២.៨១៤	២៨.០៥៦.៩៩៣.៥៥៧

ធនាគារ អេស៊ីស៊ីជាកីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ

(i) កិច្ចសន្យាឥណទាន និង លិខិតធានា

កាលបរិច្ឆេទនៃចំនួនក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវឥណទាន និងកញ្ចប់ឥណទានផ្សេងៗជូនអតិថិជន (កំណត់សម្គាល់៣២) ត្រូវបានសង្ខេបក្នុងតារាងខាងក្រោម៖

	សម្ព័ន្ធធនាគារ					
	រដូវកាលទី១ ដុល្លារអាមេរិក	រដូវកាលទី២ ដុល្លារអាមេរិក	រដូវកាលទី៣ ដុល្លារអាមេរិក	រដូវកាលទី៤ ដុល្លារអាមេរិក	លើសដុល្លារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២១						
ឥណទានវិញ្ញាបន៍ដែលមិនបានប្រើប្រាស់	១៣៥.៧៣៨.៦៧២	-	-	-	-	១៣៥.៧៣៨.៦៧២
លិខិតធានារបស់ធនាគារ	២.៤៣៧.០៦៩	៧.៦៧២.០០៤	២១.៤១៤.១៩៣	១៤.៩៧០.៦១៩	-	៤៦.៥៩៣.៨៨៥
លិខិតឥណទាន	១.៧៥៦.៤៧៤	៨.២៧៩.៧៦៨	១.៨៩៥.១៤៦	-	-	១១.៩៣១.៣៨៨
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត-ហានិភ័យលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	-	(១០១.៦៨១)	(៥៦៧.៧៨១)	(១.០២២.៨២២)	(៩.៧៩១)	(១.៦១៣.០៦៥)
- លំហូរសាច់ប្រាក់ចេញ	-	៥៧១.៧០៥	២.០៧៨.៩០៦	៤.២០៤.៣១៥	២២.០២០	៦.៨៧៦.៩៤៦
លំហូរសាច់ប្រាក់សុទ្ធ	-	៤៧០.០២៤	១.៥១១.១២៥	៣.១៨១.៤៩៣	១២.២២៩	៥.២៧៤.៨៧៩
សរុប	១៣៩.៩២៤.២១៥	១៦.៤២១.៧៩៦	២៤.៩២០.៤៦៤	១៨.១៥៦.១១២	១២.២២៩	១៩៩.៤៥៣.៨១៦

ធនាគារ អេស៊ីប៊ីជាក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខ (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	សម្ព័ន្ធធនាគារ					
	ឆ្នាំរៀបចំថវិកា ដុល្លារអាមេរិក	ខែខែឆ្នាំ ដុល្លារអាមេរិក	ខែខែឆ្នាំ ដុល្លារអាមេរិក	ខែខែឆ្នាំ ដុល្លារអាមេរិក	ខែខែឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១						
ឥណទានវិបាកប្រព័ន្ធ ដែលមិនបានប្រើប្រាស់	១២០.៩៣៧.៦០៧	-	-	-	-	១២០.៩៣៧.៦០៧
លិខិតធានាបស់ធនាគារ	២.៥២៥.៨៦២	៨.៩០១.០០២	២០.៦៥២.១២៧	១៤.៩៥៩.១៧៥	-	៤៧.០៣៨.១៦៦
លិខិតឥណទាន	២.០២៥.៩៩៤	៥.៥២៨.៥៥៥	៣០៨.២៦៩	-	-	៧.៨៦២.៨១៨
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត - ហានិភ័យលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	-	(៥៥.៩០៥)	(៤៩៧.០៦៨)	(១.០២២.២៦៣)	(៧.៥៦៩)	(១.៥៨២.៨០៥)
- លំហូរសាច់ប្រាក់ចេញ	-	៥២៦.៤៩៧	២.២០០.៣០៤	៤.៥០១.៨៦៦	១២.៥៨៣	៧.២៥១.២៥០
លំហូរសាច់ប្រាក់សុទ្ធ	-	៤៧០.៥៩២	១.៧០៣.២៣៦	៣.៤៧៩.៦០៣	៥.០១៤	៥.៦៥៨.៤៤៥
សរុប	១២៥.៤៨៩.៤៦៣	១៤.៩០០.១៤៩	២២.៦៦៣.៦៣២	១៨.៤៣៨.៧៧៨	៥.០១៤	១៨១.៤៩៧.០៣៦

ធនាគារ អេស៊ីប៊ីជាក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២១	ធនាគារ				
	ក្នុងរយៈពេល១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក
ឥណទានវិញ្ញាបន៍ដែលមិនបានប្រើប្រាស់	១៣៥.៣៤៨.២៨១	-	-	-	-
លិខិតធានារបស់ធនាគារ	២.៤៣៧.០៦៩	៧.៦១៣.៩៨៧	២១.១៩៣.៨៥៥	១៤.៩៦៩.២៥៦	-
លិខិតឥណទាន	១.៧៥៦.៤៧៤	៨.២៧៩.៧៦៨	១.៨៩៥.១៤៦	-	-
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត-ហានិភ័យលំហូរសាច់ប្រាក់)					
- (លំហូរសាច់ប្រាក់ចូល)	-	(១០១.៦៨១)	(៤៦៧.៧៨១)	(១.០២២.៨២២)	(៩.៧៩១)
- លំហូរសាច់ប្រាក់ចេញ	-	៥៧១.៧០៥	២.០៧៨.៩០៦	៤.២០៤.៣១៥	២២.០២០
លំហូរសាច់ប្រាក់សុទ្ធ	-	៤៧០.០២៤	១.៦១១.១២៥	៣.១៨១.៤៩៣	១២.២២៩
សរុប	១៣៩.៥៤១.៨២៤	១៦.៣៦៣.៧៧៩	២៤.៧០០.១២៦	១៨.១៥០.៧៤៩	១២.២២៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	ធនាគារ				
	អនុករណ៍ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ
ឥណទានវិញ្ញាបន៍ដែលមិនបានប្រើប្រាស់	១២០.១០៨.៩៦២	-	-	-	-
លិខិតធានារបស់ធនាគារ	២.៥២៥.៨៦២	៨.៩០១.០០២	២០.៤៤៦.៩៨៦	១៤.៩៥៧.៨១២	-
លិខិតឥណទាន	២.០២៥.៩៩៤	៥.៥២៨.៥៥៥	៣០៨.២៦៩	-	-
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត-ហានិភ័យលំហូរសាច់ប្រាក់)					
- (លំហូរសាច់ប្រាក់ចូល)	-	(៥៥.៩០៥)	(៤៩៧.០៦៤)	(១.០២២.២៦៣)	(៧.៥៦៩)
- លំហូរសាច់ប្រាក់ចេញ	-	៥២៦.៤៩៧	២.២០០.៣០៤	៤.៥០១.៨៦៦	១២.៥៨៣
លំហូរសាច់ប្រាក់សុទ្ធ	-	៤៧០.៥៩២	១.៧០៣.២៣៦	៣.៤៧៩.៦០៣	៥.០១៤
សរុប	១២៨.៦៦០.៨១៨	១៤.៩០០.១៤៩	២២.៤៥៤.៤៩១	១៨.៤៣៧.៨១៥	៥.០១៤

(ii) កញ្ចប់ហិរញ្ញវត្ថុផ្សេងៗ

កញ្ចប់ហិរញ្ញវត្ថុផ្សេងៗ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងតារាងខាងលើដែរ ដោយផ្អែកតាមកាលបរិច្ឆេទក្នុងកិច្ចសន្យាជំរឿនគេបង្គំសុំ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខ (ត)

(ខ) ការរីករាលដាលនៃកូវីដ-១៩ និងផលប៉ះពាល់ទៅលើសន្តិសុខ

ដោយអនុលោមតាមវិធានការណ៍បន្ថែមរបស់ធនាគារជាតិនៃកម្ពុជាបានដាក់ចេញ ដោយផ្តល់នូវសាច់ប្រាក់ងាយស្រួលបន្ថែមទៀតដល់វិស័យធនាគារនិងហិរញ្ញវត្ថុដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃកូវីដ-១៩ ធនាគារបានបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសាច់ប្រាក់ងាយស្រួលដោយបង្កើតនូវការវាស់វែងការគ្រប់គ្រងហានិភ័យ និង Exit Strategy នៅពេលបញ្ចប់វិធានការបន្ធូរបន្ថយ ដើម្បីកាត់បន្ថយហានិភ័យសាច់ប្រាក់ងាយស្រួលនិងរក្សានិរន្តរភាពអាជីវកម្មដូចជា៖

- ធនាគារបានរក្សានូវមូលនិធិសាច់ប្រាក់សុទ្ធក្នុងកម្រិតល្អបំផុតសម្រាប់ប្រតិបត្តិការនៅទីស្នាក់ការកណ្តាល និងម៉ាស៊ីនអេធីអឹមដើម្បីបង្កាន់ព្រឹត្តិការណ៍ដែលអាចនឹងកើតមានឡើងមិនបានរំពឹងទុក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។
- ជាផ្នែកមួយនៃការអនុវត្តផែនការយថាភាពមូលនិធិ ធនាគារបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកផ្តល់ប្រាក់កម្ចីសម្រាប់ប្រាក់កម្ចីរយៈពេលវែង (កម្ចីអាទិភាព)។
- លើសពីនេះទៀត ធនាគារបានទំនាក់ទំនង និងចរចាជាមួយអ្នកផ្តល់ប្រាក់កម្ចីដែលមានសក្តានុពលដើម្បីទទួលបានប្រាក់កម្ចីរយៈពេលវែង(កម្ចីអាទិភាព)សម្រាប់ឆ្នាំ ២០២១។

៣៦. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារមានក្របខ័ណ្ឌ និងគោលនយោបាយដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែងគោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតតម្លៃតាមរបៀបប្រុងប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងដោយតម្លៃសមស្រប។

តម្លៃសមស្របគឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសម្បត្តិ ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលេខរៀងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទកំណត់។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយការយោងទៅលើតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្ម ឬដោយប្រើបច្ចេកទេសវាយតម្លៃដោយផ្អែកលើធាតុចូលដែលអាចសង្កេតបាន ឬការបញ្ចូលដែលមិនអាចគ្រប់គ្រងបាន ។ ការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងត្រូវបានអនុវត្តក្នុងការជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្របសម្រាប់ការសន្មត និងបច្ចេកទេសគំរូដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិនត្រូវបានគេសង្កេតឃើញក្នុងការទទួលបានតម្លៃជាក់ស្តែង។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៦. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកែតម្រូវតម្លៃគឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ។ ការកែតម្រូវតម្លៃគឺដើម្បីឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជានៃការវាយតម្លៃជាទូទៅចំពោះផលិតផលដែលមិនសូវមានលក្ខណៈស្តង់ដារ មិនត្រូវបានគេជួញដូរតិចនិងមានលក្ខណៈសុគតស្មាញ។ ការកែតម្រូវការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តតាមវិធីសាស្ត្រដែលពិចារណាលើកត្តាផ្សេងៗដូចជាសន្ទនីយភាពការទិញលក់ Spread និងតម្លៃដែលមិនអាចស្ទង់បាន និងធាតុផ្សំនៅក្នុងទីផ្សារ និងភាពមិនច្បាស់លាស់នៅក្នុងការសន្មត និងប៉ារ៉ាម៉ែត្រ។

សម្ព័ន្ធធនាគារ និងធនាគារបន្តលើកស្ទួយការបង្កើត វិធីសាស្ត្រវាយតម្លៃ និងដំណើរការដើម្បីធានាថាការវាយតម្លៃមានលក្ខណៈឆ្លុះបញ្ចាំង។ ម៉ូដែលវាយតម្លៃត្រូវបានធ្វើឲ្យមានសុពលភាពទាំងខាងក្នុង និងខាងក្រៅដោយមានការត្រួតពិនិត្យតាមកាលកំណត់ ដើម្បីធានាថាគំរូនៅតែសមស្របសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ការកំណត់តម្លៃសមស្រប៖

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុដោយរាស់វែងតាមតម្លៃសមស្រប តាមឋានានុក្រមដូចខាងក្រោមដែលឆ្លុះបញ្ចាំង ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងតម្លៃសមស្រប៖

កម្រិតទី១ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃដែលបានតម្លៃដកស្រង់ (មិនទាន់មាននិយ័តកម្មកែតម្រូវ) ចំពោះទ្រព្យសកម្ម ឬបំណុលនៅក្នុងទីផ្សារស្រដៀងគ្នា។

កម្រិតទី២ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃរួមមាន៖

- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម។ ឬ
- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលដូចគ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម។ ឬ
- ធាតុចូលដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលសម្រាប់រយៈពេលពេញមួយឆ្នាំនៃឧបករណ៍ហិរញ្ញវត្ថុ។

កម្រិតទី៣ ធាតុចូលមួយ ឬច្រើនទៅវិធីសាស្ត្រវាយតម្លៃគឺមិនអាចមើលឃើញច្បាស់ និងសំខាន់ចំពោះការវាស់វែងតម្លៃសមស្រប។

ទ្រព្យសកម្ម និងបំណុលត្រូវបានចាត់ថ្នាក់ជាកម្រិត១ នៅពេលដែលការវាយតម្លៃផ្អែកលើតម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នានៅក្នុងទីផ្សារសកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានចាត់ទុកថា គេដកស្រង់នៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃអាចរកបានពីប្រភពដែលបានបោះពុម្ពផ្សាយ និងអាចទុកចិត្តបានហើយតម្លៃទាំងនោះគឺណាងឲ្យប្រតិបត្តិការជាក់ស្តែង និងកើតឡើងទៀងទាត់ ក្នុងទីផ្សារដែលលើមូលដ្ឋានជំហោងដៃ (Arm's Length Basis)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៦. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប៖ (ត)

នៅពេលដែលតម្លៃសមស្រប ត្រូវបានកំណត់ដោយប្រើប្រាស់សម្រង់តម្លៃ នៃទ្រព្យសកម្មនិងបំណុល ស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម ឬសម្រង់តម្លៃនៃទ្រព្យសកម្ម និងបំណុលដូចគ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម ទ្រព្យសកម្ម និងបំណុលទាំងនោះ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី២ ក្នុងករណីដែលថ្លៃជាទូទៅមិនអាចរកបាន សម្ព័ន្ធធនាគារ និងធនាគារកំណត់តម្លៃសមស្របដោយផ្អែកលើ បច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ម៉ូដែលជាធាតុចូល។ បច្ចេកទេសវាយតម្លៃភាគច្រើនប្រើទិន្នន័យទីផ្សារដែលអាចអង្កេតបានរាប់បញ្ចូល តែមិនកំណត់ចំពោះខ្សែកោងទិន្នផលតម្លៃភាគហ៊ុន ភាពប្រែប្រួល និងអត្រាប្តូរប្រាក់បរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់ពួកគេរួមបញ្ចូលធាតុចូលសំខាន់ៗដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូលបែបនេះត្រូវបានកំណត់ដោយផ្អែកលើធាតុចូលដែលអាចសង្កេតបានមានលក្ខណៈស្រដៀងគ្នាតាម ការសង្កេតជាប្រវត្តិសាស្ត្រ ឬបច្ចេកទេសវិភាគផ្សេងៗ។

ប្រសិនបើតម្លៃ ឬសម្រង់តម្លៃមិនអាចរកបានសម្រាប់ឧបករណ៍ ឬឧបករណ៍ប្រហាក់ប្រហែលតម្លៃសមស្រប នឹងត្រូវបានបង្កើតឡើងដោយប្រើបច្ចេកទេសវាយតម្លៃ ឬ Mark-to-Model។ ការវិនិច្ឆ័យអាចត្រូវបានទាមទារដើម្បីវាយតម្លៃតម្រូវការសម្រាប់ការកែតម្រូវការវាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឲ្យបានត្រឹមត្រូវនូវប៉ារ៉ាម៉ែត្រដែលមិនអាចគ្រប់គ្រងបាន។ ម៉ូដែលវាយតម្លៃត្រូវពិចារណាលើទិន្នន័យប្រតិបត្តិការ ដូចជា ឥណប្រតិទាន។ ធាតុចូលត្រូវបានកំណត់មូលដ្ឋាន និងបន្ថែមដើម្បីទទួលបានតម្លៃសមស្រប។

(ក) ឧបករណ៍ហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្រប

សម្ព័ន្ធធនាគារ និងធនាគារ មិនមានចំនួនឧបករណ៍ហិរញ្ញវត្ថុជាសារវន្តដែលរ៉ាប់រងតាមតម្លៃសមស្របនោះទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានរ៉ាប់រងតាមតម្លៃសមស្រប

ដូចកាលបរិច្ឆេទរបាយការណ៍តម្លៃទីផ្សារនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានតម្លៃប្រហែលរបស់ពួកគេ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៦. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

i. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

តម្លៃដែលបានប៉ាន់ស្មាន គឺផ្អែកលើវិធីសាស្ត្រនិងការសន្មតដូចខាងក្រោម៖

ប្រាក់បញ្ញើនៅធនាគារផ្សេងៗរួមមាន គណនីចរន្តដែលមិនមែនជាការប្រាក់ ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើចរន្ត។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗ គឺតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទរបាយការណ៍ដោយសារឥណ្ឌូប្រតិទាននៃឧបករណ៍ទាំងនេះ។

ii. ការវិនិយោគហិរញ្ញវត្ថុ

- ការវិនិយោគហិរញ្ញវត្ថុនៅ FVOCI

តំណាងឲ្យការវិនិយោគរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd ដោយ ៥% ជាការវិនិយោគសាច់ប្រាក់មូលធន និង ១% តាមរយៈសមាគមធនាគារនៅកម្ពុជា។ គ្មានការបង្ហាញពីតម្លៃសមស្របណាមួយត្រូវបានផ្តល់សម្រាប់មូលបត្រវិនិយោគទុនចំនួន ១៥៣.៥២៩ ដុល្លារអាមេរិក (ឆ្នាំ ២០២០៖ ១៥៣.៥២៩ ដុល្លារអាមេរិក) ដែលត្រូវបានវាស់ដោយផ្ទៃដើមពីព្រោះតម្លៃសមស្របរបស់ពួកគេមិនអាចវាស់វែងបានទេ។ ការវិនិយោគមិនអាចប្រមូលទិញទៅវិញ ឬផ្ទេរបានទេ ហើយក៏មិនមានទីផ្សារសម្រាប់ពួកគេដែរ។ សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណងលក់ការវិនិយោគឡើយ។

- ការវិនិយោគហិរញ្ញវត្ថុតាមតម្លៃដករំលស់

ការវិនិយោគហិរញ្ញវត្ថុដោយតម្លៃដករំលស់រួមមាន មូលបត្រអាចជួញដូរបាន ដែលបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា ដែលមានឥណ្ឌូប្រតិទានតិចជាងមួយឆ្នាំ។ តម្លៃសមស្របនៃការវិនិយោគហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណ្ឌូប្រតិទានរបស់ឧបករណ៍ទាំងនេះរយៈពេលខ្លី។

iii. ឥណទាន និងបុរេប្រទាន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទានគឺ ផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចសង្កេតបាន។ នៅកន្លែងដែលមិនមានប្រតិបត្តិការទីផ្សារដែលអាចកត់សម្គាល់បាន តម្លៃប៉ាន់ស្មានត្រូវបានប៉ាន់ប្រមាណដោយប្រើគំរូវាយតម្លៃដូចជាបច្ចេកទេសលំហូរសាច់ប្រាក់ដែលមានអប្បបរមានៃតម្លៃ។ ការបញ្ចូលទៅក្នុងបច្ចេកទេសវាយតម្លៃរួមមានការបាត់បង់អាយុកាលដែលរំពឹងទុកអត្រាការប្រាក់ជាមុន និងប្រភពដើម ឬការរាលដាលទីផ្សារបន្ទាប់។ ចំពោះឱនភាពនៃតម្លៃឥណទានផ្អែកលើវត្ថុបញ្ចាំតម្លៃថេរ ត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃវត្ថុបញ្ចាំមូលដ្ឋាន។ ការបញ្ចូលទៅក្នុងម៉ូដែលអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងៗ ដែលរួមបញ្ចូលទាំងទិន្នន័យដំបូង និងបន្ទាប់នៃប្រតិបត្តិការដែលបានសង្កេត។ តម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៅកាលបរិច្ឆេទនៃការរាយការណ៍។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៦. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

iv. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមាន ឥណ្ឌូប្រតិទានតិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈ ពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនដែល មានឥណ្ឌូប្រតិទានលើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារសម្ព័ន្ធ ធនាគារ និងធនាគារ បានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានឥណ្ឌូប្រតិទាន និង លក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់ បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

v. ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹង តម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ ។

vi. ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

តម្លៃសមស្របនៃប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ ត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់លើទីផ្សារដែលអនុវត្តទៅ ចំពោះប្រាក់កម្ចី ដែលមានទម្រង់ហានិភ័យ ប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយមានតែអត្រាការប្រាក់ដែលមានចុះកិច្ចសន្យាដែលត្រូវបានអះអាង និង ត្រូវបានផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបាននាកាលបរិច្ឆេទរាយការណ៍ ជំនួសឲ្យអត្រាការប្រាក់ដែល អនុវត្តទៅ។ សម្ព័ន្ធធនាគារ និងធនាគារជឿជាក់ថា អត្រាការប្រាក់ដែលមានចុះកិច្ចសន្យាមិនមានភាពខុសគ្នាជាសារវន្ត ពីអត្រាការប្រាក់លើទីផ្សារជាមូលដ្ឋានទេ ដូចនេះ មិនមានការប្រែប្រួលអត្រាការប្រាក់ ចំពោះហានិភ័យឥណទានរបស់ សម្ព័ន្ធធនាគារ និងធនាគារ នាកាលបរិច្ឆេទរាយការណ៍នោះទេ ដោយយោងទៅតាមការពិចារណារបស់ម្ចាស់ប្រាក់កម្ចី។ តាមមូលដ្ឋាននេះ តម្លៃសមស្របរបស់ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៧. ការគ្រប់គ្រងដើមទុន

វត្ថុវិស័យរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន គឺមានលក្ខណៈ ទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅលើតារាងតុល្យការគឺ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឲ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិក និង ដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារជាតិ នៃ កម្ពុជា តម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឲ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណៈអនុបាតក្របខ័ណ្ឌសន្ទនីយភាព និង អនុបាតប្រុងប្រយ័ត្នផ្សេងៗទៀត។

តារាងខាងក្រោម សង្ខេបពីសមាសភាពនៃមូលធនបទប្បញ្ញត្តិស្របតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជាហើយចំនួននេះផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

	ធនាគារ			
	នវត្សទី៣១ខែមីនា ឆ្នាំ២០២១ ដុល្លារអាមេរិក	នវត្សទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នវត្សទី៣១ខែមីនា ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៤)	នវត្សទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)
ដើមទុនភ្នាក់ងារទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៥២.១៤៤.៤១២	១.៧៥២.១៤៤.៤១២
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៧.៣៥១.៦៤០	៤៧.៣៥១.៦៤០
ចំណេញរក្សាទុក	១១៤.២៧១.៧១៥	១៣៨.៤១៤.៧៦៩	៤៦២.២២៩.០៨៧	៥៥៩.៨៨៧.៧៤១
ទុនបម្រុងទូទៅ	៥១០.៧៤១.៥៥៦	៤៥៥.៤១៣.៦២៩	២.០៦៥.៩៤៩.៥៩៤	១.៨៤២.១៤៨.១២៩
ដក៖ ទ្រព្យសកម្មអរូបី	(១២.៦៥៣.៤៣៧)	(១៣.៨៨៤.៥៥៨)	(៥១.១៨៣.១៥៣)	(៥៦.១៦៣.០៣៧)
ដក៖ ឥណទានភាគីពាក់ព័ន្ធ	(១៦.៩៩១.០៨៥)	(១៩.៤៣៦.៧៥៩)	(៦៨.៧២៨.៩៣៩)	(៧៨.៦២១.៦៩០)
	១.០៤០.២៣៧.៩៨៣	១.០០៥.៣៧៦.៣១៥	៤.២០៧.៧២២.៦៤១	៤.០៦៦.៧៤៧.១៩៥
ដើមទុនភ្នាក់ងារទី២ដើមទុនបំណុលបន្ទាប់បន្សំ				
សំវិធានធនទូទៅ	៤៧.៣៧៥.៤២២	៤៤.៤៦៧.៦៦០	១៩១.៦៣៣.៥៨២	១៧៩.៨៧១.៦៨៥
បំណុលបន្ទាប់បន្សំ (*)	១៦៦.៧២៣.៨០២	១៦៦.៧២៣.៨០២	៦៧៤.៣៩៧.៧៧៩	៦៧៤.៣៩៧.៧៧៩
ដក៖ ការចូលភាគកម្មតាមតម្លៃសុទ្ធចុះបញ្ជី				
ក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ	(៧១.៣១០.៥៧១)	(៧១.៣១០.៥៧១)	(២៨៨.៤៥១.២៦០)	(២៨៨.៤៥១.២៦០)
	១៤២.៧៨៨.៦៥៣	១៣៩.៨៨០.៨៩១	៥៧៧.៥៨០.១០១	៥៦៥.៨១៨.២០៤
	១.១៨៣.០២៦.៦៣៦	១.១៨៥.២៥៧.២០៦	៤.៧៨៥.៣០២.៧៤២	៤.៦៣៦.៩៦៥.៣៩៩

(*) បំណុលបន្ទាប់បន្សំនេះត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៣៨. បេតិកភណ្ឌនៃពន្ធ

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ធនាគារបានទទួលលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញសម្រាប់ឆ្នាំ ហិរញ្ញវត្ថុ ២០០៩ ដល់ ២០១៣ ពីនាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះធនាគារ ត្រូវបានតម្រូវឲ្យ បង់បំណុលពន្ធលើបញ្ហាពន្ធផ្សេងៗ។

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ធនាគារបានដាក់លិខិតតវ៉ានឹងការកំណត់ពន្ធឡើងវិញ ដោយផ្អែកលើបទបញ្ញត្តិ ពន្ធ។ លិខិតបដិសេធត្រូវបានធ្វើឡើងដោយធនាគារ ហើយបានផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារដោយផ្អែក លើមូលដ្ឋានថា ការកំណត់ឡើងវិញមានភាពមិនត្រឹមត្រូវ។

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានទទួលលិខិតពីអគ្គនាយកដ្ឋានពន្ធដារស្តីពីការជូនដំណឹងអំពីបំណុល ពន្ធ ដែលទាក់ទងនឹងការកំណត់ពន្ធឡើងវិញខាងលើ ពីនាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ។ នាថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានដាក់លិខិតតវ៉ានឹងការកំណត់ពន្ធឡើងវិញម្តងទៀត ហើយបានផ្ញើជូនអគ្គនាយក ដ្ឋានពន្ធដារដោយផ្អែកលើមូលដ្ឋានថាការកំណត់ឡើងវិញមានភាពមិនត្រឹមត្រូវ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ បានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការពន្យារពេលជាបណ្តោះអាសន្នលើការប្រមូលពន្ធទាក់ទងនឹង ការគណនាពន្ធឡើងវិញ។

លើសពីនេះទៀត នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ធនាគារបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើសវនកម្មពន្ធដារសម្រាប់ឆ្នាំសារពើពន្ធចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ហើយធនាគារ បានផ្តល់ឯកសារតាមការ ស្នើសុំទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ រួចរាល់ហើយ។ មិនទាន់មានការឆ្លើយតបជាផ្លូវការ នឹងលិខិតតវ៉ាខាងលើ ព្រមទាំងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារសម្រាប់ឆ្នាំសារពើពន្ធចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៨ ពី អគ្គនាយកដ្ឋានពន្ធដារនៅឡើយទេ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។ អ្នកគ្រប់គ្រងជឿជាក់ថា បំណុលពន្ធ ដែលធនាគារបានកត់ត្រា គឺគ្រប់គ្រាន់។

៣៩. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

ក្រៅពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីត-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ ដែលបានបង្ហាញក្នុង កំណត់សម្គាល់លេខ៣ នៃរបាយការណ៍ហិរញ្ញវត្ថុ មិនមានព្រឹត្តិការណ៍សំខាន់ដទៃដែលបានកើតឡើងក្រោយចុងបញ្ចប់ នៃការិយបរិច្ឆេទ និង នៅថ្ងៃអនុញ្ញាតនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលមានការកែតម្រូវ និងការលាតត្រដាងព័ត៌មាន ដែលបានរៀបចំឡើងក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

៤០. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។